

# ទង់បុប្ផជាតិ

ដកស្រង់ពីឧទ្យាននៃព្រះវិចិត្រវបស្សីស្វីលុលឡោះហ៊ី صلی اللہ علیہ وآلہ وسلم



# បញ្ជីមាតិកា

ការស្គាល់អល់ឡោះហ៍ ព្រះដ៏មហាថ្កុំថ្កើង ព្រះដ៏មហាមេត្តា.....	៧
នមស្ការ(ស្រ្តីឡាតូ) និងផលរបស់ការនមស្ការ.....	៨
នមស្ការ(ស្រ្តីឡាតូ)ក្នុងយាមយប់(ស្រ្តីឡាតូលឡៃ).....	១២
សទ្ធាចំពោះអល់ឡោះហ៍និងការចូលដល់សេចក្តីស្រឡាញ់របស់ព្រះអង្គ.....	១៤
ភក្តីភាពនិងការចាំបាច់របស់វាសម្រាប់មុស្លីម.....	១៥
ការអង្វរសុំខ្ញុំអុំ.....	១៨
អាស្តូលុលបៃត៍.....	២០
ការស្រឡាញ់អាស្តូលុលបៃត៍.....	២២
ការប្រព្រឹត្តិល្អប្រពៃ.....	២៣
ស៊ីអាស្តូរបស់អាស្តូលុលបៃត៍និងគុណសម្បត្តិរបស់ពួកគេ.....	២៦
បាបនិងផលរបស់វា.....	២៧
វិជ្ជាសាស្ត្រនិងតម្លៃរបស់វា.....	២៩
ការចេះដឹងនិងគុណធម៌របស់ការសិក្សា.....	៣១
ការចេះដឹងនិងគុណធម៌របស់ការបង្រៀនវា.....	៣២
ឧត្តមភាពនិងសេចក្តីសំខាន់របស់អ្នកមានវិជ្ជាជ្រៅជ្រះ.....	៣៣
ការយកចិត្តទុកដាក់នឹងបរលោក.....	៣៥
ការដឹងកំហុសដែលបានធ្វើហើយ.....	៣៦
ការការពារកិត្តិយសរបស់អ្នកមានសទ្ធា.....	៣៨
ទង្វើប្រកបដោយគុណធម៌.....	៣៩
អយុត្តិធម៌និងបទល្មើស.....	៤០
សិទ្ធិរបស់មិត្តមុស្លីម.....	៤១
វន្តនាការ.....	៤៣
បង្គាប់ឲ្យប្រព្រឹត្តិល្អនិងហាមប្រព្រឹត្តិអាក្រក់.....	៤៤
អណ្តាតនិងវិបត្តិរបស់វា.....	៤៧
ការនិយាយដើមនិងការវិះគន់.....	៤៨
ការនិយាយកុហក.....	៤៩
គូកននិងមិត្តភាព.....	៥១
មិត្តដែលពុំមានសីលធម៌.....	៥២
ការបម្រើប្រជាជន.....	៥៣
ការឲ្យខ្ចី.....	៥៥
ការជួយអ្នកទីលក្រ.....	៥៥
ការបរិច្ចាគនិងការសាងសេចក្តីពេញចិត្តដល់អ្នកមានសទ្ធា.....	៥៦
ការធ្វើសទ្ធាទាន.....	៥៧
ការយកចិត្តទុកដាក់នឹងសាច់ញាតិ.....	៥៨
អំពើល្អចំពោះឪពុកម្តាយ.....	៥៩
សិទ្ធិរបស់ក្មេង.....	៦០
ការបំបៅដោះទារក.....	៦២
អាពាហ៍ពិពាហ៍ជាសទ្ធាធម៌មុត្តដ៏ធំ.....	៦៣
ការជួយជម្រុញឲ្យរៀបអាពាហ៍ពិពាហ៍.....	៦៤

អាពាហ៍ពិពាហ៍ជាកូនសោនៃព្រះមេត្តាធម៌និងចរិតល្អប្រពៃ .....	៦៥
ការប្រញាប់រៀបអាពាហ៍ពិពាហ៍ .....	៦៦
ការជ្រោមជ្រែងឲ្យមានអាពាហ៍ពិពាហ៍តាមច្បាប់សាសនា .....	៦៧
ភរិយានិងខាន់ស្លា .....	៦៨
អត្រាខាន់ស្លា .....	៦៩
អាពាហ៍ពិពាហ៍ដោយគោតជំនឿនិងសេចក្តីស្មោះត្រង់ .....	៧០
បំណងរៀបអាពាហ៍ពិពាហ៍របស់បុរស .....	៧១
ការប្រកបអាជីវកម្ម .....	៧២
ភរិយានិងការប្រព្រឹត្តិល្អចំពោះស្វាមី .....	៧៣
ការផ្តល់កិត្តិយសដល់ភរិយា .....	៧៥
ភរិយានិងសេចក្តីគាប់ចិត្តស្វាមី .....	៧៦
គុណសម្បត្តិគួរសរសើររបស់ភរិយា .....	៧៧
ការលែងលះនិងលទ្ធផលរបស់វា .....	៧៩
ការដាក់ភ្នែកនិងការដាក់ខ្លួន .....	៨០
ស្រ្តីនិងអលង្ការ .....	៨១
បាបខាងបទកាមុច្ឆានិងលទ្ធផលអាក្រក់របស់វា .....	៨២
អនាម័យក្នុងសាសនាអ៊ីស្លាម .....	៨៣
ធុរៈកិច្ចនិងទំនាក់ទំនងសង្គម .....	៨៥
ការបោកប្រាសក្នុងការលក់ដូរ .....	៨៦
តណ្ហា .....	៨៦
សម្បត្តិនិងការសង្វាតទ្រព្យលោកនេះដោយលោភលន់ .....	៨៨
លោកមិនបិតថេរ ការទាក់ទាញនិងពិសពុលរបស់វា .....	៨៨
ការលង់ខ្លួនក្នុងការបោកបញ្ឆោតរបស់លោកនេះ .....	៨៩
សេចក្តីល្មោភនិងសេចក្តីសង្ឃឹមឥតខ្ចីមសារ .....	៩០
ភាពក្រអឺតក្រអោងនិងប្លកខែង .....	៩១
ការចេះប្រមាណក្នុងសេដ្ឋកិច្ច .....	៩១
ប្រឹក្សា .....	៩២
ការឧស្សាហ៍និងការខ្ជិលច្រអូស .....	៩៣
ការធ្វើពលីកម្មនិងអ្នកធ្វើពលីកម្មជីវិត .....	៩៤
ការរង់ចាំអ៊ីម៉ាម៉ាស្ត្រីយ៍និងរដ្ឋបាលយុត្តិធម៌របស់ព្រះអង្គ <small>عجل الله فرجه</small> .....	៩៥
សហគមន៍មុស្លីមនាសម័យកាលចុងក្រោយ .....	៩៨
ដំណើរជីវិត .....	១០០
សាសនានិងការសិក្សាសាសនា .....	១០០
ចរិយាល្អនិងលទ្ធផលរបស់វា .....	១០១
គុណវិត្តនៃកំហឹងនិងអារម្មណ៍អាក្រក់ .....	១០៣
ការអង្វរករសូមខមាទោសពីអល់ឡោះហ្វ៊ី <small>عز</small> .....	១០៤
នមស្ការ(ស្រ្តីឡាតូ)ជុំគ្នា (យ៉ុម៉ាអុស្ត) .....	១០៥
ការអង្វរករ .....	១០៦



# អារម្មបទ

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

1- قَالَ الْإِمَامُ السَّخَّادُ (ع) أَلْحَمْدُ لِلَّهِ وَالْحَمْدُ حَقُّهُ كَمَا يَسْتَحِقُّهُ حَدًّا كَثِيرًا. وَأَعُوذُ بِهِ مِنْ شَرِّ نَفْسِي، إِنَّ النَّفْسَ لَأَمَّارَةٌ بِالسُّوءِ إِلَّا مَا رَحِمَ رَبِّي وَأَعُوذُ بِهِ مِنْ شَرِّ الشَّيْطَانِ الَّذِي يَرِيدُنِي ذَنْبًا إِلَى ذَنْبِي، وَأَحْتَرُّ بِهِ مِنْ كُلِّ جَبَّارٍ فَاجِرٍ، وَسُلْطَانٍ جَائِرٍ، وَعَدُوٍّ قَاهِرٍ.

اللَّهُمَّ اجْعَلْنِي مِنْ جُنْدِكَ فَإِنَّ جُنْدَكَ هُمْ الْعَالِيُونَ، وَاجْعَلْنِي مِنْ حَزْبِكَ; فَإِنَّ حَزْبَكَ هُمُ الْمُفْلِحُونَ، وَاجْعَلْنِي مِنْ أَوْلِيَاءِكَ; فَإِنَّ أَوْلِيَاءَكَ لَا خَوْفَ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ.

اللَّهُمَّ أَصْلِحْ لِي دِينِي فَإِنَّهُ عِصْمَةُ أَمْرِي، وَأَصْلِحْ لِي آخِرَتِي فَإِنَّهَا دَارُ مَقَرِّي، وَإِلَيْهَا مِنْ مُجَاوِرَةِ اللَّغَامِ مَقَرِّي، وَاجْعَلْ الْحَيَاةَ زِيَادَةً لِي فِي كُلِّ خَيْرٍ، وَالْوَفَاةَ رَاحَةً لِي مِنْ كُلِّ شَرٍّ.

اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ حَاتِمِ النَّبِيِّينَ وَتَمَامِ عِدَّةِ الْمُرْسَلِينَ وَعَلَى آلِهِ الطَّاهِرِينَ وَأَصْحَابِهِ الْمُتَتَجِبِينَ وَهَبْ لِي فِي الثَّلَاثَةِ ثَلَاثًا: لَا تَدْعُ لِي ذَنْبًا إِلَّا غَفَرْتَهُ، وَلَا عَمَّا إِلَّا أَذْهَبْتَهُ، وَلَا عَدُوًّا إِلَّا دَفَعْتَهُ. بِسْمِ اللَّهِ خَيْرِ الْأَسْمَاءِ، بِسْمِ اللَّهِ رَبِّ الْأَرْضِ وَالسَّمَاءِ...

بحار الانوار/187/90 و ملحقات الصحيفة السجادية/572

ដោយនូវព្រះនាមអល់ឡោះហ្ន៎ ព្រះដ៏មានព្រះមេត្តាធម៌ ព្រះដ៏មានព្រះមេត្តាករុណាប្រណី ។

១.អ៊ីម៉ាសាច្ចុយ្យាដ្ឋ អ៊ីម៉ាទីដ صلوات الله عليه وآله បានមានវចនៈថា៖ "គ្រប់ការសរសើរមានចំពោះអល់ឡោះហ្ន៎ ع និងបណ្តាការសរសើរជាព្រះរាជសិទ្ធិដ៏មហិមារបស់អល់ឡោះហ្ន៎ ع ហើយការសរសើរដោយឥតព្រំដែនបានលើព្រះអង្គ ع ។ ទូលព្រះបង្គំជាខ្ញុំសូមស្វែងរកទីជ្រកកោននៃបារមីរបស់ព្រះអង្គ ع ឲ្យផុតអំពីអំពើអបលក្ខណ៍អប្រិយរបស់ខ្លួនទូលព្រះបង្គំជាខ្ញុំផ្ទាល់ ព្រោះការពិត អារម្មណ៍នោះ រមែងទោរទន់ទៅរកការប្រព្រឹត្តនូវអំពើអបលក្ខណ៍អប្រិយបាន លើកលែងតែព្រះអភិបាលរបស់ទូលព្រះបង្គំជាខ្ញុំមានព្រះមេត្តាប៉ុណ្ណោះ ។ ហើយទូលព្រះបង្គំជាខ្ញុំសូមទីជ្រកកោនក្រោមបារមីរបស់ព្រះអង្គ ع ឲ្យផុតពីអំពើអបលក្ខណ៍អប្រិយដែលមកអំពីមារស្មៃតួន ដែលវានឹងនាំមកនូវអំពើបាបថែមពីលើបាបរបស់ទូលព្រះបង្គំជាខ្ញុំ ហើយទូលព្រះបង្គំជាខ្ញុំ សូមជ្រកកោនក្រោមបារមីរបស់ព្រះអង្គ ع ឲ្យផុតអំពីពួកប្រព្រឹត្តផ្ទុយសីលធម៌ និងឲ្យផុតអំពីក្សត្រសាហារយង់ឃ្នង និងសត្រូវដែលមានអនុភាពខ្លាំងក្លា ។"

"ឱព្រះអភិបាល ព្រះជាម្ចាស់ សូមព្រះអង្គ ع មេត្តាតែងតាំងទូលព្រះបង្គំជាខ្ញុំជាមនុស្សម្នាក់ ក្នុងចំណោមបណ្តាអហ័ពលយោធារបស់ព្រះអង្គ ع ផងចុះ ព្រោះការពិត ទាហាន របស់ព្រះអង្គ ع នោះនឹងទៅជាអ្នកទទួលជ័យជំនះ ហើយសូមព្រះមេត្តាតែងតាំងទូលព្រះបង្គំជាខ្ញុំ ជាម្នាក់នៅក្នុងបក្សរបស់ព្រះអង្គ ع ផង ព្រោះការពិត បក្សរបស់ព្រះអង្គ ع នោះ តែងតែបានទទួលនូវក្តីសម្រេច ហើយសូមព្រះមេត្តាតែងតាំងទូលព្រះបង្គំជាខ្ញុំ ឲ្យបានជាម្នាក់ជាទីសព្វព្រះរាជ ហឫទ័យរបស់ព្រះអង្គ ع សច្ចៈធម៌ពិតបណ្តាអ្នកជាទីសព្វព្រះរាជហឫទ័យរបស់ព្រះអង្គ ع នោះ និងពុំមានការភ័យខ្លាចអ្វីៗកើតឡើងចំពោះពួកគេ ហើយពួកគេនឹងពុំមានការព្រួយចិត្ត ឬរន្ធត់ចិត្តអ្វីឡើយ ។"

"ឱព្រះជាម្ចាស់ ع សូមព្រះមេត្តាធ្វើឲ្យសាសនារបស់ទូលព្រះបង្គំជាខ្ញុំឧត្តុង្គឧត្តមឡើង ឲ្យទូលព្រះបង្គំជាខ្ញុំផងចុះ ការពិតនោះនោះជាការការពាររបស់ព្រះអង្គ ع មកលើកិច្ចការផ្សេងៗរបស់ទូលព្រះបង្គំជាខ្ញុំ ហើយសូមព្រះមេត្តាជួយឲ្យថ្លៃបរលោករបស់ទូលព្រះបង្គំជាខ្ញុំប្រសើរឡើងផង ព្រោះការពិត វាជាលំនៅដ្ឋានដ៏ស្ថាពររបស់ទូលព្រះបង្គំជាខ្ញុំ ហើយជាទីដែលទូលព្រះបង្គំជាខ្ញុំរត់គេចពីពួកមើលងាយ ហើយសូមព្រះមេត្តាធ្វើឲ្យជីវិតរស់នៅរបស់ទូលព្រះបង្គំជាខ្ញុំ ពោរពេញទៅដោយជាសុខ និងសូមឲ្យសេចក្តីស្លាប់របស់ទូលព្រះបង្គំជាខ្ញុំប្រាសចាកពោតព្យាធិផងចុះ ។

"ឱព្រះជាម្ចាស់ ع សូមព្រះមេត្តាប្រទានពរជ័យដល់មូហាំម៉ាដ្ឋ صلوات الله عليه وآله នាចុងក្រោយបង្អស់ក្នុងចំណោមរសូលរស្វីលទាំងអម្បាលម៉ាន និងចំពោះព្រះរាជវង្សានុវង្សបរិសុទ្ធរបស់លោក صلوات الله عليه وآله និងបណ្តាសាវកភក្តីរបស់លោក صلوات الله عليه وآله អ្នកមានគុណធម៌ដ៏ប្រពៃ និងសូមព្រះមេត្តាប្រទានឲ្យទូលព្រះបង្គំជាខ្ញុំនូវបីប្រការគឺ កុំឲ្យបាបនៅជាប់នឹងទូលព្រះបង្គំជាខ្ញុំ លើកលែងតែព្រះអង្គអភ័យបាបនោះឲ្យទូល

ព្រះបង្គំជាខ្ញុំ កុំឲ្យមានទុក្ខសោកនៅលើទូលព្រះបង្គំជាខ្ញុំ លះលែងតែព្រះអង្គបានច្រានវាចេញឆ្ងាយ និងកុំឲ្យទូលព្រះបង្គំជាខ្ញុំ ពើបពះប្រទះសត្រូវ លើកលែងតែព្រះអង្គឲ្យវាយឃាតចេញឆ្ងាយ ដោយព្រះនាមរបស់អល់ឡោះហ៍ ដែលជាព្រះនាមប្រសើរ ឧត្តុង្គឧត្តម ។ ក្នុងព្រះនាមអល់ឡោះហ៍ ព្រះជាម្ចាស់នៃភពផែនដែនចក្រវាលនិងមេឃ ។

បីហាវុល អាន់រ៉ាវ ក្បាលទី៩០, ទំព័រ១៨៧ និងស្នំហ៊ីហ្វ្រេហ៍ សាច់យ៉ូឌីយះហ៍ ទំព័រ៥៧២

## ការស្គាល់អល់ឡោះហ៍ ព្រះដ៏មហាច្នៃឆ្នើម ព្រះដ៏មហាមេត្តា

2- قَالَ رَسُولُ اللَّهِ (ص) : أَيُّهَا النَّاسُ إِنَّهُ لَا نَبِيَّ بَعْدِي وَ لَا أُمَّةَ بَعْدَكُمْ أَلَا فَاعْبُدُوا رَبَّكُمْ وَصَلُّوا حَمْسَكُمْ وَصُومُوا شَهْرَكُمْ وَ حِجُّوا بَيْتَ رَبِّكُمْ وَ آدُوا زَكَاةَ أَمْوَالِكُمْ طَيِّبَةً بِهَا أَنْفُسُكُمْ وَ أَطِيعُوا وُلاةَ أَمْرِكُمْ تَدْخُلُوا جَنَّةَ رَبِّكُمْ

الخصال/322

២. រ៉ស្មីលុលឡោះហ៍ បានមានវចនៈថា៖ "ឱប្រជារាស្ត្រទាំងឡាយ ពុំមានណាមួយម្នាក់នឹងមកក្រោយពីតថាគតទៀតទេ ហើយពុំមានសហគមន៍ណាមួយក្រោយពីពួកលោកទៀតឡើយ ដូច្នោះ ចូរប្រយ័តកុំធ្វេសប្រហោសចំពោះព្រះអភិបាលរបស់ពួកលោក ចូរបំពេញនមស្ការ(សូឡាតូ ) ទាំងប្រាំដងរបស់ពួកលោកឲ្យខ្ជាប់ខ្ជួន ចូរកាន់សីលអត់អាហារក្នុងខែរ៉ម៉ាឌួន ចូរបំពេញពិធីហាជ្យនាបូជនីយដ្ឋានបៃតុលឡោះហ៍របស់ព្រះអភិបាលរបស់ពួកលោក ចូរបរិច្ចាគទ្រព្យសម្បត្តិ(ចេញស្យាកាត់)របស់ពួកលោក ដើម្បីជម្រះដុសខាត់ចិត្តថ្លើមរបស់ពួកលោកឲ្យបរិសុទ្ធ ហើយគោរពបង្គាប់អ្នកគ្រប់គ្រងរបស់ពួកលោក ដែលមានអំណាចគ្រប់គ្រងពួកលោក (បណ្តាអ៊ីម៉ាអាល់លុលបៃតុ) ពួកលោកនឹងបានឆ្ពោះទៅចូលឋានសួគ៌របស់ព្រះអភិបាលរបស់ពួកលោក (ជាក់ជាមិនខានឡើយ)" ។

អាល់យីស្វល់ អាល់ស្វ័យដុក ទំព័រ៣២២

3- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : عَظُمَ الْخَالِقِ عِنْدَكَ يُصَغَّرُ الْمَخْلُوقَ فِي عَيْنِكَ

نَهج البلاغه الكلمات القصار 129

៣. អ៊ីម៉ា អាលី មុមីនីន អាលី បានមានវចនៈថា៖ "បើសិនជាអំណាចដ៏មហិមារបស់ព្រះអង្គ អ្នកបង្កើត មាននៅក្នុងចិត្តរបស់ពួកលោក នោះនឹងធ្វើឲ្យពួកលោកឃើញថា សត្វលោកទាំងឡាយដែលត្រូវបង្កើតមកនោះមានភាពស្លូតស្តើងពេកណាស់ក្នុងខ្សែចក្ខុរបស់ពួកលោក ។"

ណាស្ម័យុល-បាឡាហ្គេត្តី សេចក្តីវាយការណ៍ទី ១២៩

4- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : طُوبَى لِمَنْ أَخْلَصَ لِلَّهِ عَمَلَهُ وَ عِلْمَهُ وَ حُبَّهُ وَ بُغْضَهُ وَ أَخَذَهُ وَ تَرَكَهُ وَ كَلَامَهُ وَ صَمْتَهُ وَ فِعْلَهُ وَ قَوْلَهُ

بحار الانوار/289/77

៤. អ៊ីម៉ា អាលី មុមីនីន អាលី បានមានវចនៈថា៖ "សុខុមាលភាពរមែងមានដល់អ្នកដែលប្រព្រឹត្តិទៅ ដោយមានអារម្មណ៍ភ័ក្តីទាំងស្រុង ចំណេះដឹង សេចក្តីស្រឡាញ់ កំហឹង ការអនុវត្តិ ការលះបង់ ការនិយាយស្តី ការនៅស្ងៀម ការប្រព្រឹត្ត និងសម្តីរបស់ខ្លួនឯងនោះដើម្បីអល់ឡោះហ៍ ដោយដាច់មុខ ។

បីហាវុល អាន់រ៉ាវ ក្បាលទី ៧៧ ទំព័រ២៨៩

5- قَالَ الْإِمَامُ الصَّادِقُ (ع) : الْقَلْبُ حَرَمٌ اللَّهِ فَلَا تُسْكِنُ حَرَمَ اللَّهِ غَيْرَ اللَّهِ

بحار الانوار/25/70

៥. អ៊ីម៉ា ស្វឡីម បានមានវចនៈថា៖ "ដួងចិត្តជាបូជនីយដ្ឋានរបស់អល់ឡោះហ៍ ដូច្នោះ ចូរកុំឲ្យដួងចិត្តទៅជាបូជនីយដ្ឋាន

របស់អ្វីផ្សេងពី អល់ឡោះហ៍ (ឲ្យការគោរពភ័ក្តីក្នុងដួងចិត្តជាសិទ្ធិរបស់អល់ឡោះហ៍តែមួយគត់ ដូច្នោះចាំបាច់ត្រូវកំចាត់ភ័ក្តីស្រឡាញ់ដល់លោកនេះឲ្យចេញពីដួងចិត្ត) ។"

ប៊ីហ្គារុល-អាន់ភ័រ ក្បាលទី៧០ ទំព័រ២៥

6- قَالَ الْإِمَامُ الصَّادِقُ (ع) : شَيْعَتُنَا الَّذِينَ إِذَا خَلَوْا ذَكَرُوا اللَّهَ كَثِيرًا

بحار الانوار/162/93

៦. អ៊ីម៉ាំ ស្វ័ឌីក្លា <sup>صلوات الله عليه</sup> បានមានវចនៈថា៖ "បក្សពួករបស់យើង(ស្វ័ឌីក្លា)គឺបណ្តាអ្នកមានសេចក្តីរលឹកដល់អល់ឡោះហ៍យ៉ាងច្រើនពេលពួកគេនៅឯកង ។"

ប៊ីហ្គារុល-អាន់ភ័រ ក្បាលទី៩៣ ទំព័រ១៦២

7- قَالَ الْإِمَامُ الْبَاقِرُ (ع) : لَا وَاللَّهِ مَا أَرَادَ اللَّهُ تَعَالَى مِنَ النَّاسِ إِلَّا خَصَلَتَيْنِ: أَنْ يُقْرُوا لَهُ بِالنَّعَمِ فَيَزِيدَهُمْ وَ بِالذُّنُوبِ فَيَعْفِرَها لَهُمْ

الكافي/426/2

៧. អ៊ីម៉ាំ បាគ្យៀរ <sup>صلوات الله عليه</sup> បានមានវចនៈថា៖ "(ទេ) សូមស្តាប់ចំពោះអល់ឡោះហ៍ ពិតប្រាកដណាស់ អល់ឡោះហ៍ទ្រង់មហាឧត្តុង្គឧត្តម ពុំប្រាថ្នាវត្តអ្វីឡើយក្រៅពីពីរប្រការគឺ ពួកគេព្រមទទួលស្គាល់ចំពោះព្រះអង្គ នូវសេចក្តីប្រោសប្រណីដែលព្រះអង្គបានប្រទានដល់ពួកគេ ហើយនិងព្រមសារភាពអំពីបាបរបស់ពួកគេចំពោះព្រះអង្គ ព្រះអង្គ នឹងអភ័យបាបឲ្យពួកគេ ។"

អាល់កាហ្វីយ៍ ក្បាលទី២ ទំព័រ៤២៦

8- قَالَ الْإِمَامُ الْحُسَيْنُ (ع) : إِنَّ اللَّهَ جَلَّ ذِكْرُهُ مَا خَلَقَ الْعِبَادَ إِلَّا لِيَعْرِفُوهُ فَإِذَا عَرَفُوهُ عَبَدُوهُ ، فَإِذَا عَبَدُوهُ اسْتَعْنَوْا بِعِبَادَتِهِ عَنْ عِبَادَةِ مَا سِوَاهُ

سفينة البحار/180/2

៨. អ៊ីម៉ាំ ហ្វាសែន <sup>صلوات الله عليه</sup> បានមានវចនៈថា៖ " ពិតប្រាកដណាស់ អល់ឡោះហ៍ ព្រះទ្រង់មហាម៉ូឡើង ពុំបានបង្កើតបណ្តាទាសៈមកដើម្បីអ្វីផ្សេងក្រៅពីឲ្យស្គាល់ព្រះអង្គ និងគោរពបូជាព្រះអង្គ ដូច្នោះ ពេលពួកគេបានស្គាល់ព្រះអង្គ ហើយពួកគេគោរពបូជាព្រះអង្គពួកគេមិនចាំបាច់គោរពបូជាបុគ្គលណាផ្សេង ឬវត្ថុអ្វីផ្សេងក្រៅពីព្រះអង្គឡើយ ព្រោះថាការគោរពបូជាចំពោះព្រះអង្គនោះជាការគ្រប់គ្រាន់ពេកណាស់ទៅហើយ ។"

សាហ្វីណាទុល-ប៊ីហ្គារុល ក្បាលទី២ ទំព័រ១៨០

9- قَالَ الْإِمَامُ عَلِيُّ بْنُ الْحُسَيْنِ (ع) : لَا يُهْلِكُ مُؤْمِنٌ بَيْنَ ثَلَاثِ حِصَالٍ: شَهَادَةُ أَنْ لَا إِلَهَ إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، وَ شَفَاعَةُ رَسُولِ اللَّهِ، وَ سِعَةُ رَحْمَةِ اللَّهِ

سفينة البحار/517

៩. អ៊ីម៉ាំ អាលី ប៊ីន ហ្វាសែន <sup>صلوات الله عليه</sup> បានមានវចនៈថា៖ "អ្នកសម្លាញ់មួយដែលមានគុណសម្បត្តិបីដូចតទៅនេះ និងមិនជួបប្រទះនឹងវិបត្តិឡើយ នោះគឺ ការប្តេជ្ញាថាពុំមានព្រះណាផ្សេងពីអល់ឡោះតែមួយគត់ ការពុំមានអ្វីចូលហ៊ុនជាមួយព្រះអង្គឡើយ ការជួយសូមរបស់ណាប៊ី <sup>صلوات الله عليه</sup> ចំពោះអល់ឡោះហ៍ និងព្រះមេតាធម៌ដ៏មហិមារបស់អល់ឡោះហ៍ ។"

សាហ្វីណាទុល-ប៊ីហ្គារុល ទំព័រ៥១៧

### នមស្តារ(ស្វ័ឡាតុ) និងផលរបស់ការនមស្តារ



10- قَالَ النَّبِيُّ (ص) : لَيْسَ مِنِّي مَنْ اسْتَحْفَتَ بِصَلَوَاتِهِ, لَا يَرِدُ عَلَيَّ الْحَوْضَ لَا وَاللَّهِ

من لا يحضره الفقيه/206/1

១០. ណាប៊ី صلوات الله عليه وآله បានមានវចនៈថា៖ "បុគ្គលណាក៏ដោយ ដែលគិតថារឿងនមស្ការ(ស្រ្តីឡាតូ) របស់គេជារឿងមិនសំខាន់នោះ ប្រៀបដូចជាអ្នកនោះពុំមែនជាតួកតថាគត صلوات الله عليه وآله ទេ សូមស្ស្តចំពោះអល់ឡោះហ៍ عجل ថា គេនឹងពុំបានវិលត្រឡប់ទៅរកតថាគត صلوات الله عليه وآله នៅឯអាល់-ហោដ៍ (ស្រៈទឹកបរិសុទ្ធនៅឋានសួគ៌) ទេ ។"

ម៉ាន់ ឡា យ៉ះហ្គីឌីហ្គុល-ហ្វាត្តីហ្គុ ក្បាលទី១ ទំព័រ២០៦

11- قَالَ الْإِمَامُ الصَّادِقُ (ع) : لَوْ كَانَ عَلَى بَابِ أَحَدِكُمْ نَهْرٌ فَأَغْتَسَلَ مِنْهُ كُلَّ يَوْمٍ حَمْسَ مَرَّاتٍ هَلْ كَانَ يُنْفَى عَلَى حَسَدِهِ مِنَ الدَّرِينِ شَيْءٌ إِمَّا مَثَلُ الصَّلَاةِ مَثَلُ النَّهْرِ الَّذِي يُنْفَى كُلَّمَا صَلَّى صَلَاةً كَانَ كَفَّارَةً لِذُنُوبِهِ إِلَّا ذَنْبَ أَخْرَجَهُ مِنَ الْإِيمَانِ مُقِيمٌ عَلَيْهِ

بحارالانوار/236/82

១១. អ៊ីម៉ាំ صلوات الله عليه وآله បានមានវចនៈថា៖ "បើសិនជាឯទ្វារផ្ទះរបស់អ្នកណាម្នាក់ក្នុងចំណោមពួកលោកមានអូរទឹកហូរមួយខ្សែហើយគេបានងូតទឹកក្នុងអូរនោះប្រាំដងក្នុងមួយថ្ងៃ រាល់ៗថ្ងៃ តើនៅមានវត្ថុស្នាក់គ្រាកនៅសល់នៅលើរាងកាយរបស់គេទៀតឬទេ ? នមស្ការ(ស្រ្តីឡាតូ) ក៏មានឧបមាដូចទឹកហូរនោះដែរ គេនឹងជម្រះឲ្យស្អាតគ្រប់គ្រាដែលបាននមស្ការ(ស្រ្តីឡាតូ) មិនថាជានមស្ការ(ស្រ្តីឡាតូ) អ៊ីក៏ដោយ វានឹងលប់លាង ដុសខាត់(កាហ្វ័ហ្វាហ្គេហ៍)បាបរបស់គេជានិច្ច លើកលែងតែបាបដែលធ្វើឲ្យចេញពីជំនឿសទ្ធាដែលជាកាតព្វកិច្ចសម្រាប់ខ្លួនគេតែប៉ុណ្ណោះ ។"

ប៊ីហ្វាវុល-អាន់រ៉ាវ ក្បាល៨២ ទំព័រ២៣៦

12- قَالَ النَّبِيُّ (ص) : وَ صَلَوَةٌ فَرِيضَةٌ تَعْدِلُ عِنْدَ اللَّهِ أَلْفَ حِجَّةٍ وَ أَلْفَ عُمْرَةٍ مَبْرُورَاتٍ مُتَّقِبَاتٍ

بحارالانوار/14/99

១២. ណាប៊ី صلوات الله عليه وآله បានមានវចនៈថា៖ "ការនមស្ការ(ស្រ្តីឡាតូ) ជាកាតព្វកិច្ច(ហ្វារ្យូ)ម្តងៗនោះ សម្រាប់អល់ឡោះហ៍ عجل នោះមានតម្លៃស្មើនឹង ១០០០ ការបំពេញហាច្ច និង ១០០០ អុំរ៉ោះត្តី ដែលត្រឹមត្រូវនិងត្រូវអល់ឡោះហ៍ عجل ទទួល ។"

ប៊ីហ្វាវុល អាន់រ៉ាវ ក្បាល៩៩ ទំព័រ១៤

13- قَالَ النَّبِيُّ (ص) : لَا تُضَيِّعُوا صَلَوَاتِكُمْ, فَإِنَّ مِنْ ضَيِّعِ صَلَاتِهِ حُشْرٌ مَعَ قَاوُونَ وَهَامَانَ وَ كَانَ حَقًّا عَلَى اللَّهِ أَنْ يُدْخِلَهُ النَّارَ مَعَ الْمُنَافِقِينَ

بحارالانوار/14/83

១៣. ណាប៊ី صلوات الله عليه وآله បានមានវចនៈថា៖ "ចូរកុំឲ្យការនមស្ការ(ស្រ្តីឡាតូ) របស់ពួកលោកទៅជាសោះសូន្យ ព្រោះថា ការពិត នរណាដែលធ្វើឲ្យការនមស្ការ(ស្រ្តីឡាតូ) របស់ខ្លួនសោះសូន្យ គេនឹងត្រូវនាំឲ្យទៅនៅក្នុងរណ្តៅជាមួយពួកគ្រូរនិងហាម៉ាន នេះគឺជាការត្រឹមត្រូវសម្រាប់អល់ឡោះហ៍ عجل ពិតប្រាកដណាស់ ដែលនឹងត្រូវនាំឡោះទៅកាន់ភ្លើងនរកជាមួយនឹងពួកលាក់ពុតត្បាត (មូណាហ្វីតូន) ។"

ប៊ីហ្វាវុល អាន់រ៉ាវ ក្បាល៨៣ ទំព័រ១៤

14- قَالَ رَسُولُ اللَّهِ (ص) : إِذَا صَلَّيْتَ صَلَاةً فَصَلِّ صَلَاةً مُوَدَّعٍ

بحارالانوار/408/69

១៤. រ៉សូលុលឡោះហ៍ صلوات الله عليه وآله បានមានវចនៈថា៖ "ពេលលោក នមស្ការ(ស្រ្តីឡាតូ) ពេលណាក៏ដោយ ចូរធ្វើឲ្យដូចលោកនមស្ការ(ស្រ្តីឡាតូ) ជាគ្រាចុងក្រោយបំផុតក្នុងជីវិតរបស់លោក (ធ្វើដូចជាពុំមានពេលសំបះយ៉ាងទៀតឡើយតទៅខាងមុខ) ។"

15- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : لَوْ يَعْلَمُ الْمُصَلِّي مَا يَعْشَاهُ مِنَ الرَّحْمَةِ لَمَا رَفَعَ رَأْسَهُ مِنَ السُّجُودِ

تصنيف غرالحكم/175

១៥. អ៊ីម៉ា អាមីរុល មុមីនីន អ៊ាលី صلوات الله عليه បានមានវចនៈថា៖ "បើសិនជាអ្នកនមស្តារ(ស្រ្តីឡាតូ) ដឹងថាមានក្តីមេត្តាករុណាប៉ុណ្ណាទៅ ដែលគ្របដណ្តប់សិរសៈ(ក្បាល) គេនោះ ពិតប្រាកដ គេច្បាស់ជាពុំងើបសិរសៈរបស់គេពីការធ្វើស្វ័យយូរឡើយ ។"

តាស្ត្រីហ្វ គួររ៉ុលហ្គីកាំ ទំព័រ ១៧៥

16- قَالَ الْإِمَامُ الْبَاقِرُ (ع) : أَوَّلُ مَا يُحَاسِبُ بِهِ الْعَبْدُ الصَّلَاةَ فَإِنْ قُبِلَتْ قُبِلَ مَا سِوَاهَا

بحارالانوار/267/7

១៦. អ៊ីម៉ា បាគ្យែរ صلوات الله عليه បានមានវចនៈថា៖ "ពេលដល់ថ្ងៃបរលោក បញ្ហាដំបូងរបស់អ្នកជាទាសាទាសី ដែលនឹងត្រូវត្រួតសួរចម្លើយ គឺរឿងនមស្តារ(ស្រ្តីឡាតូ) ដូច្នោះ បើត្រូវគេព្រមទទួល(ស្រ្តីឡាតូ) រឿងអ្វីៗផ្សេងពីនោះក៏នឹងអាចត្រូវព្រមទទួលផងដែរ ។"

បីហារុល អាន់រ៉ាវ ក្បាល៧ ទំព័រ២៦៧

17- قَالَ الْإِمَامُ الصَّادِقُ (ع) : إِنَّ شَفَاعَتَنَا لَنْ تَنَالَ مُسْتَحْفًا بِالصَّلَاةِ

بحارالانوار/236/82

១៧. អ៊ីម៉ា ស្វឌីកូ صلوات الله عليه បានមានវចនៈថា៖ " ការពិត ការអនុគ្រោះ ជំនួយ (ស្នាហ្វាមុះតូ) របស់ពួកយើង នឹងពុំមានថ្ងៃលាតសន្ធឹង ទៅដល់អ្នករាយមាយក្នុងរឿងនមស្តារ(ស្រ្តីឡាតូ) នោះទេ !"

បីហារុល-អាន់រ៉ាវ ក្បាល ៨២ ទំព័រ២៣៦

18- قَالَ الْإِمَامُ مُحَمَّدُ الْبَاقِرُ (ع) : عَشْرٌ مِنْ لَقَى اللَّهَ عَزَّ وَ جَلَّ مِنْ دَخَلَ الْجَنَّةَ: شَهَادَةُ أَنْ لَا إِلَهَ إِلَّا اللَّهُ وَ أَنَّ مُحَمَّدًا رَسُولُ اللَّهِ وَ الْإِقْرَارُ بِمَا جَاءَ مِنْ عِنْدِ اللَّهِ عَزَّ وَ جَلَّ, وَ إِقَامُ الصَّلَاةِ, وَ إِيتَاءُ الزَّكَاةِ وَ صَوْمُ شَهْرِ رَمَضَانَ, وَ حُجُّ الْبَيْتِ, وَ الْوَلَايَةُ لِأَوْلِيَاءِ اللَّهِ, وَ الْبِرَاءَةُ مِنْ أَعْدَاءِ اللَّهِ, وَ اجْتِنَابُ كُلِّ مُسْكِرٍ

الخصال/432

១៨. អ៊ីម៉ា មូហាំម៉ាដ្ត បាគ្យែរ صلوات الله عليه បានមានវចនៈថា៖ "នរណាដែលបានត្រឡប់ទៅរកអល់ឡោះហ៍ عز وجل ព្រះទ្រង់មហារុងរឿង ព្រះទ្រង់មហាធំផ្អើង ព្រមជាមួយដប់ប្រការដូចតទៅនេះ គេនឹងបានចូលឋានសួគ៌ នោះគឺ៖

- ១. ប្តេជ្ញាថា៖ "ពុំមានព្រះណាផ្សេងក្រៅពីអល់ឡោះហ៍ عز وجل ឡើយ" ។
- ២. ប្តេជ្ញាថា៖ "ការពិត ណាបីមូហាំម៉ាដ្ត صلوات الله عليه ជាព្រះរាជទូតរបស់អល់ឡោះហ៍ عز وجل ។"
- ៣. អះអាងទទួលស្គាល់យ៉ាងមុតមាំថា វត្ថុទាំងឡាយដែលមានមកលើណាបី صلوات الله عليه នោះ គឺមកអំពីអល់ឡោះហ៍ عز وجل ព្រះទ្រង់មហារុងរឿង ព្រះទ្រង់មហាធំផ្អើង ។
- ៤. នមស្តារ(ស្រ្តីឡាតូ) យ៉ាងខ្ជាប់ខ្ជួនមិនដាច់ ។
- ៥. បរិច្ចាគស្លាកាត់ ។
- ៦. កាន់សីលអំណត់បូសក្នុងខែរ៉ម៉ាដ្តន ។
- ៧. ធ្វើរកុសហាឃ្លីនៅឯបៃតុលឡោះហ៍ ។
- ៨. ព្រមទទួលស្គាល់អំណាចគ្រប់គ្រង (វិទ្យាយ៉ាសុ) របស់បណ្តាអ្នកជាទីស្រឡាញ់របស់អល់ឡោះហ៍ عز وجل ។
- ៩. ជាអ្នកបដិសេធយ៉ាងដាច់ខាតសត្រូវរបស់អល់ឡោះហ៍ عز وجل ។
- ១០. គេចខ្លួនឲ្យឆ្ងាយអំពីរបស់ពុលស្រវឹងគ្រប់ប្រភេទ ។

19- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : الصَّلَاةُ قُرْبَانٌ كُلُّ تَقِيٍّ, وَالْحُجُّ جِهَادٌ كُلُّ ضَعِيفٍ, وَ لِكُلِّ شَيْءٍ زَكَاةٌ وَ زَكَاةُ الْبَدَنِ الصِّيَامُ, وَ جِهَادُ الْمَرْأَةِ حُسْنُ التَّبَعْلِ

نهج البلاغه, الكلمات القصار/136

១៩. អ៊ីមាំ អាមីរុលមូមីនីន អាលី صلوات الله عليه وآله បានមានវចនៈថា៖ "ការនមស្ការ(ស្រ្តីឡាតូ ) ជាការស្វែងរកនូវកិត្តិយសដ៏តម្លៃថ្លៃពោះព្រះជាម្ចាស់ عَلِيٍّ, សម្រាប់អ្នកគ្រប់គ្នាដែលបន្ទាបខ្លួនចំពោះអល់ឡោះហ៍ عَلِيٍّ, និងការបំពេញពិធីហាជ្រូគឺការតស៊ូលះបង់ (ឃ្មីហាដូ) របស់អ្នកទន់ខ្សោយគ្រប់គ្នា ចំពោះវត្ថុគ្រប់យ៉ាងដែលមាននោះសុទ្ធតែមានច្បាប់ត្រូវដកស្កាកាត់ នៅក្នុងទ្រព្យរបស់ទាំងនោះជានិច្ច ការបរិច្ចាគស្កាកាត់ផ្នែករាងកាយគឺការកាន់សីលអំណាច ហើយការតស៊ូលះបង់របស់ស្រ្តី ស្ថិតនៅលើការបដិបត្តិដ៏ល្អប្រពៃចំពោះស្វាមី ។"

ណៈហ្វ្យូលបាឡាហ្វ្យោះហ៍ របាយការណ៍១៣៦

20- قَالَ رَسُولُ اللَّهِ (ص) : مَا مِنْ لَيْلَةٍ إِلَّا وَ مَلَكَ الْمَوْتِ يُنَادِي يَا أَهْلَ الْقُبُورِ لِمَنْ تَعْبِطُونَ الْيَوْمَ وَ قَدْ عَابَيْتُمْ هَوْلَ الْمُطَّلَعِ, فَيَقُولُ الْمَوْتَى إِنَّمَا نَعْبِطُ الْمُؤْمِنِينَ فِي مَسَاجِدِهِمْ لِأَنَّهُمْ يُصَلُّونَ وَ لَا نُصَلِّي, وَ يُؤْتُونَ الزَّكَاةَ وَ لَا نُزَكِّي, وَ يَصُومُونَ شَهْرَ رَمَضَانَ وَ لَا نَصُومُ, وَ يَتَصَدَّقُونَ بِمَا فَضَّلَ عَنْ عِيَالِهِمْ وَ نَحْنُ لَا نَتَصَدَّقُ ...

ارشادالقلوب/53

២០. រ៉ស្វលុលឡោះហ្វ្យូ صلوات الله عليه وآله បានមានវចនៈថា៖ "ពុំមានយប់ណានៅឯសួសាន(ប៉ាឆា)កន្លងដុតទៅបាន ដោយពុំមានម៉ាឡាអ៊ីកាសុយមទូត(ម៉ាឡាអ៊ីកាសុដែលមានមុខការយកជីវិត)ស្រែកសួរថា៖ "ឱបណ្តាអ្នកនៅក្នុងផ្ទះ ថ្ងៃនេះពួកលោកត្រេកអរនឹងអ្នកណាខ្លះ កាលបើពួកលោកបានមកប្រចក្សនឹងសេចក្តីពិតទាំងឡាយដែលប្រាកដឲ្យឃើញ (ជីវិតថ្មីក្រោយពីស្លាប់) យ៉ាងនេះហើយ ? អ្នកស្តាប់ឆ្លើយថា៖ "យើងត្រេកអរនឹងបណ្តាអ្នកសទ្ធាដែលនៅក្នុងម៉ាស៍ឃ្មីដូ ព្រោះថាពួកគេបាន នមស្ការ(ស្រ្តីឡាតូ ) ពួកគេបានដកស្កាកាត់ ពួកគេបានអំណាចបូសក្នុងខែរ៉ម៉ាដូន ក្នុងខណៈដែលយើងពុំបានអំណាចបូស ហើយពួកគេបរិច្ចាគចំណែកសល់ពីការចាយវាយក្នុងគ្រួសាររបស់ពួកគេ ក្នុងខណៈយើងពុំបានបរិច្ចាគ ។"

អៀរស្វាខុលតូលូប ទំព័រ៥៣

21- قَالَ رَسُولُ اللَّهِ (ص) : سَمِعْتُ مُنَادِيًا يُنَادِي عِنْدَ حَضْرَةِ كُلِّ صَلَاةٍ , فَيَقُولُ يَا بَنِي آدَمَ قُومُوا فَاطْفُوا عَنْكُمْ مَا أَوْقَدْتُمُوهُ عَلَى أَنْفُسِكُمْ

مستدرك الوسائل/102/3

២១. រ៉ស្វលុលឡោះហ្វ្យូ صلوات الله عليه وآله បានមានវចនៈថា៖ "ក្នុងគ្រប់វេលារបស់ការនមស្ការ(ស្រ្តីឡាតូ ) តថាគត عليه السلام នឹងបានឮសម្លេងមួយប្រកាសហៅជានិច្ចថា៖ "ឱកូនចៅរបស់អាដ្វាំ ចូរនមស្ការ (ស្រ្តីឡាតូ) ហើយចូររំលត់ភ្លើងដែលពួកលោកបានដុតវាឡើងមក ដើម្បីដុតខ្លួនរបស់ពួកលោកទៅ ។"

មុសតាដ្វ្វរ៉ក់ អាល់រ៉ាសាអ៊ីល ក្បាល៣ ទំព័រ១០២

22- قَالَ رَسُولُ اللَّهِ (ص) : حَافِظُوا عَلَى الصَّلَاةِ, فَإِنَّ اللَّهَ تَبَارَكَ وَ تَعَالَى إِذَا كَانَ يَوْمَ الْقِيَامَةِ يَأْتِي بِالْعَبْدِ, فَأَوَّلُ شَيْءٍ يَسْأَلُهُ عَنْهُ الصَّلَاةُ, فَإِنْ جَاءَ بِهَا تَامَةً , وَ الْإِخْلَاقَ فِي النَّارِ

بحارالانوار/202/82

២២. រ៉ស្វលុលឡោះហ្វ្យូ صلوات الله عليه وآله បានមានវចនៈថា៖ "ពួកលោកចូររក្សាការ នមស្ការ(ស្រ្តីឡាតូ ) ផ្សេងៗព្រោះថា កាលបើដល់ថ្ងៃត្រឡប់មានជីវិតឡើងវិញនោះ ពិតប្រាកដណាស់ អល់ឡោះហ៍ عَلِيٍّ, ព្រះទ្រង់មហាឧត្តុង្គឧត្តម និងនាំទាសាទាសីរបស់ព្រះអង្គ عليه السلام, មកសួរ

ចម្លើយ ពោលគឺរឿងដំបូងបំផុតដែលព្រះអង្គនឹងសាកសួរគេ គឺរឿង នមស្ការ(ស្រីឡាតូ ) ដូច្នោះ បើសិនជាគេបានសំបះយ៉ាងបាន យ៉ាងគ្រប់សព្វ គេនឹងបានទទួលនូវក្តីផុតភ័យ តែបើមិនដូច្នោះទេ គេនឹងត្រូវបោះចូលទៅក្នុងភ្លើងនរកអវិចី ។"

បីហារុល អាន់រ៉ាវ ក្បាល៨២ ទំព័រ២០២

23- عَنْ أَبِي بصيرٍ، قَالَ دَخَلْتُ عَلَى أُمِّ حَمِيدَةَ أَعَزَّهَا بِأَبِي عَبْدِ اللَّهِ (ع) فَبَكَتْ وَ بَكَتْ لِيَكَاثِهِ ثُمَّ قَالَتْ: يَا أبا مُحَمَّدٍ لَوْ رَأَيْتَ أبا عَبْدِ اللَّهِ (ع) عِنْدَ الْمَوْتِ لَرَأَيْتَ عَجَبًا، فَتَحَّ عَيْنَيْهِ ثُمَّ قَالَ اجْمَعُوا كُلَّ مَنْ بَيْنِي وَ بَيْنَهُ قَرَابَةً، قَالَتْ: فَمَا تَرَكْنَا أَحَدًا إِلَّا جَمَعْنَاهُ فَتَنَظَّرَ إِلَيْهِمْ ثُمَّ قَالَ: إِنَّ شَفَاعَتَنَا لَا تَنَالُ مُسْتَحْفًا بِالصَّلَاةِ

وسائل الشيعة/26/4

២៣. រាយការណ៍ពី អាថូ បាស្ត្រី ថា៖ "ក្នុងគ្រាមួយខ្ញុំបានទៅសួរសុខទុក្ខព្រះនាង អ៊ីមុល ហ្វាមីដូហ្វ ដើម្បីប្រលោមចិត្តព្រះនាង ក្នុងរឿងមរណភាពរបស់លោកអាថូ អាប័ឌុលឡោះហ៍ (អ៊ីម៉ាហ្គាក់ហ្វារ ប៊ិន មូហ្គាម៉ាដូ <sup>صلوات الله عليه والسلام</sup>) ដូច្នោះ ព្រះនាងព្រះកន្សែង ខ្ញុំក៏យំ ជាមួយព្រះនាងដែរ ក្រោយពីនោះ ព្រះនាងទ្រង់ព្រះសរសើរថា៖ "ឱមូហ្គាម៉ាដូ បើសិនជាឯងបានឃើញពេលដែលលោកអាថូ អាប័ឌុលឡោះហ៍ជិតចូលទីវង្គត ពិតណាស់ឯងច្បាស់ជាប្លែកក្នុងចិត្តយ៉ាងច្រើន លោកបានបើកនេត្រាទាំងពីររបស់លោក ហើយ មានវចនៈថា៖ "ចូរហៅគ្រប់គ្នាដែលត្រូវជាញាតិវង្សរបស់តថាគតមកនៅទីនេះរួមគ្នាស្តាប់មក ។" ព្រះនាង អ៊ីមុល ហ្វាមីដូហ្វបាន បន្លឺសរសើរតទៅទៀតថា៖ "យើងមករួមគ្នានៅចំពោះព្រះភក្ត្រលោកទាំងអស់ ពុំមានសល់ម្នាក់ណាឡើយ ។ គ្រាបន្ទាប់មក លោក បានសំឡឹងឆ្ពោះទៅញាតិវង្ស ហើយលោកមានវចនៈថា៖ "ពិតប្រាកដ ការជួយសូមអនុគ្រោះ (សាហ្វាអះហ៍) របស់យើងនឹងពុំ បានលាតសន្ធឹងទៅដល់អ្នករាយមាយខ្លីខ្លាយក្នុងការ នមស្ការ(ស្រីឡាតូ ) ទេ ។"

វ៉ាសាអ៊ីលុស្ត ឡូអាស្ត ក្បាល៤ ទំព័រ២៦

24- قَالَ رَسُولُ اللَّهِ (ص) : أَلْعِبَادَةُ مَعَ أَكْلِ الْحَرَامِ كَالْبِنَاءِ عَلَى الرَّمْلِ

بحار الانوار/258/84

២៤. វ៉ាស៊ីលុលឡោះហ្វ <sup>صلوات الله عليه</sup> បានមានវចនៈថា៖ "ការគោរពភក្តីដែលបានធ្វើទៅក្នុងខណៈជាមនុស្សទទួលបានអាហារប្រភេទដែល ត្រូវហាម(ហាវ៉ា) ប្រៀបប្រដូចនឹងទៅធ្វើផ្ទះលើពុំនូវកខ្វក់ (គឺពេលភ្លៀងមកវាលាយអស់) ។"

បីហារុល អាន់រ៉ាវ ក្បាល៨៤ ទំព័រ២៥៨

### នមស្ការ(ស្រីឡាតូ)ក្នុងយាមយប់(ស្រីឡាតូលឡៃល៍)

25- قَالَ رَسُولُ اللَّهِ (ص) : شَرَفُ الْمُؤْمِنِ قِيَامُهُ بِاللَّيْلِ وَ عِزُّهُ اسْتِعْنَاؤُهُ عَنِ النَّاسِ

بحار الانوار/20/77

២៥. វ៉ាស៊ីលុលឡោះហ្វ <sup>صلوات الله عليه</sup> បានមានវចនៈថា៖ "កិត្តិយសរបស់អ្នកមានសទ្ធានៅនឹងការ នមស្ការ(ស្រីឡាតូ ) ក្នុងយាមយប់ (ស្រីឡាតូលឡៃល៍) និងគុណសម្បត្តិរបស់គេនៅនឹងការពឹងពាក់លើខ្លួនឯង ដោយមិនត្រូវការអ្វីពីអ្នកទាំងឡាយ ។"

បីហារុល-អាន់រ៉ាវ ក្បាល៧៧ ទំព័រ២០

26- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : مَنْ كَثُرَ فِي لَيْلِهِ نَوْمُهُ فَاتَهُ مِنَ الْعَمَلِ مَا لَا يَسْتَدْرِكُهُ فِي يَوْمِهِ

غرر الحكم/289

២៦. អ៊ីម៉ា អាមីរុលមុមីនីន អាលី صلوات الله عليه والسلام បានវចនៈថា៖ "បុគ្គលណាដេកលក់ច្រើនក្នុងពេលយប់ គេនឹងត្រូវខូចបង់អ្វីមួយអំពីផលការងាររបស់គេ (ការនមស្ការ(ស្រ្តីឡាតូ) ពេលយប់) ដែលគេពុំអាចធ្វើបាននៅក្នុងពេលថ្ងៃ ។"

គ្រូបង្ហាញ ទំព័រ២៨៩

27- قَالَ الْإِمَامُ الصَّادِقُ (ع) فِيمَا نَاجَى اللَّهَ عَزَّوَجَلَّ بِهِ مُوسَى بْنُ عِمْرَانَ (ع) قَالَ : يَا بْنَ عِمْرَانَ كَذَبَ مَنْ زَعَمَ أَنَّه يُجْبَنِي فَإِذَا جَنَّهُ اللَّيْلُ نَامَ عَنِّي

بحارالانوار/329/13

២៧. អ៊ីម៉ា ស្រ្តីឡាតូ صلوات الله عليه والسلام បានមានវចនៈថា៖ "រឿងដែលអស់ឡោះហ្នឹង ព្រះទ្រង់មហារុងរឿង មហាធំធេង បានត្រាស់នឹងណាប៊ី មូសា عليه السلام ប៊ីន អ៊ីម៉ា عليه السلام ថា៖ "ឱបុត្ររបស់អ៊ីម៉ា អ្នកដែលអះអាងថាគេស្រឡាញ់អញនោះសុទ្ធសឹងមុសា ព្រោះថា លុះពេលយប់ ចូលមកដល់ គេបានដេកលក់ដោយពុំបានយកចិត្តទុកដាក់ចំពោះយើងឡើយ ។"

បីហារុល-អាស័រ ក្បាល១៣ ទំព័រ៣២៩

28- قَالَ الْإِمَامُ الصَّادِقُ (ع) : لَا تَدْعُ قِيَامَ اللَّيْلِ فَإِنَّ الْمَعْمُونَ مِنْ حُرْمِ قِيَامِ اللَّيْلِ

بحارالانوار/127/83

២៨. អ៊ីម៉ា ស្រ្តីឡាតូ صلوات الله عليه والسلام បានមានវចនៈថា៖ "ចូរកុំបំភ្លេចឲ្យសោះអំពីនមស្ការ(ស្រ្តីឡាតូ) ក្នុងពេលយប់ (ស្រ្តីឡាតូលឡើយ) ព្រោះការពិត បុគ្គលដែលជួបប្រទះនូវសេចក្តីខូចខាតធំ គឺអ្នកដែលមិនបាន នមស្ការ(ស្រ្តីឡាតូ) នៅក្នុងយាមយប់ ។"

បីហារុល អាស័រ ក្បាល៨៣ ទំព័រ១២៧

29- عَنْ أَبِي عَبْدِ اللَّهِ (ع) قَالَ قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلهِ لِجِبْرِئِيلَ عَطِنِي فَقَالَ: يَا مُحَمَّدُ عِشْ مَا شِئْتَ فَإِنَّكَ مَيِّتٌ، وَ أَحِبِّ مَا شِئْتَ فَإِنَّكَ مُفَارِقُهُ، وَاعْمَلْ مَا شِئْتَ فَإِنَّكَ مَلَاقِيهِ، شَرَفُ الْمُؤْمِنِ صَلَوَتُهُ بِاللَّيْلِ، وَ عِزُّهُ كَفُّهُ عَنِ أَعْرَاضِ النَّاسِ

الخصال/72

២៩. លោកអាធិ អាប់ខុលឡោះហ្នឹង បានថ្លែងថា៖ "វិស្វលុលឡោះហ្នឹង صلوات الله عليه والسلام បានមានវចនៈជាមួយយ៉ូបអ៊ីលថា៖ "មេត្តាបង្ហាត់តថាគតផងចុះ ។" យ៉ូបអ៊ីល عليه السلام បានពោលថា៖ "ឱមហ្នឹងម៉ាដូ عليه السلام ចូរប្រើជីវិតទៅតាមក្តីត្រូវការរបស់លោកចុះ តែការពិតនោះ លោក عليه السلام ជាម្នាក់ដែលនឹងត្រូវទទួលសោយព្រះទ័រដ្ឋត ហើយចូរគាប់ព្រះទ័រដ្ឋតាមតែលោកចុះ តែថា ការពិតនោះ លោក عليه السلام គឺត្រូវព្រាត់ប្រាស់ពីវត្តទាំងនោះ ហើយចូរធ្វើអ្វីផ្សេងៗទៅតាមក្តីត្រូវការរបស់លោក عليه السلام ចុះ តែលោកនឹងត្រូវជួបវាយ៉ាងពិតប្រាកដ ហើយកិត្តិយសរបស់អ្នកសទ្ធានៅលើការ នមស្ការ(ស្រ្តីឡាតូ) នៅពេលយប់ ហើយគុណសម្បត្តិដ៏ខ្ពង់ខ្ពស់ក្នុងខ្លួនរបស់គេ និងស្ថិតនៅត្រង់ដែលគេមិនបំផ្លាញកិត្តិយសកេរ្តិ៍ឈ្មោះរបស់មនុស្សទាំងឡាយ ។"

អាល់យ៉ូស្តស ៧២

30- قَالَ الْإِمَامُ الصَّادِقُ (ع) : ثَلَاثَةٌ هُنَّ فَخْرُ الْمُؤْمِنِ وَ زِينَةُ فِي الدُّنْيَا وَ الْآخِرَةِ : الْأَصْلَاحُ فِي آخِرِ اللَّيْلِ، وَ يَأْسُهُ مِمَّا فِي أَيْدِي النَّاسِ، وَ وِلَايَةُ الْإِمَامِ مِنْ آلِ مُحَمَّدٍ

بحارالانوار/107/75

៣០. អ៊ីម៉ា ស្រ្តីឡាតូ صلوات الله عليه والسلام មានវចនៈថា៖ "មានបីប្រការដែលជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់អ្នកមានសទ្ធា និងជាគ្រឿងលំអរបស់គេ ទាំងក្នុងលោកនេះ និងលោកខាងមុខ នោះគឺ៖ នមស្ការ(ស្រ្តីឡាតូ) ចុងបំផុតរបស់ពេលយប់ ការពុំប្រាថ្នាវត្តអ្វីទាំងពួងដែលនៅក្នុងដៃមនុស្សទាំងឡាយ និងគោងជាប់ខ្លាបខ្លួននូវអំណាចគ្រប់គ្រងនៃអ៊ីម៉ា عليه السلام ដែលមកអំពី វង្សានុវង្សរបស់ណាប៊ី មូហ្នឹងម៉ាដូ عليه السلام ។"

(ب) قَالَ الْإِمَامُ الْحَوَاضِيُّ (ع) : مَنْ وَثِقَ بِاللَّهِ أَرَاهُ السُّرُورَ وَ مَنْ تَوَكَّلَ عَلَى اللَّهِ كَفَاهُ الْأُمُورُ

بحارالانوار/79/78

អ៊ីម៉ាំ អាល់-យ៉ាវ៉ាដ្ឋ <sup>صلوات الله عليه والسلام</sup> មានវចនៈថា៖ "បុគ្គលណាដែលជឿយ៉ាងមុតមាំពិតប្រាកដចំពោះអល់ឡោះហ៍ <sup>عجل</sup> ព្រះអង្គ <sup>عجل</sup> នឹងបណ្តាលឲ្យគេមើលឃើញសេចក្តីរីករាយ ហើយបុគ្គលណាដែលទុកចិត្តលើអល់ឡោះហ៍ <sup>عجل</sup> ព្រះអង្គ <sup>عجل</sup> នឹងធ្វើឲ្យគេគ្រប់គ្រាន់ចំពោះកិច្ចការផ្សេងៗរបស់គេ ។"

បីហារុល អាន់ក័រ ក្បាល៧៨ ទំព័រ៧៩

### សទ្ទាចំពោះអល់ឡោះហ៍និងការចូលដល់សេចក្តីស្រឡាញ់របស់ព្រះអង្គ <sup>عجل</sup>

31- قَالَ الصَّادِقُ (ع) حَدَّثَنِي أَبِي عَنْ أَبِيهِ (ع) : أَنَّ رَجُلًا مِنْ أَهْلِ الْكُوفَةِ كَتَبَ إِلَى أَبِي الْحُسَيْنِ بْنِ عَلِيٍّ (ع) يَا سَيِّدِي أَخْبِرْنِي بِخَيْرِ الدُّنْيَا وَالْآخِرَةِ فَكَتَبَ صَلَوَاتُ اللَّهِ عَلَيْهِ بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ، أَمَا بَعْدُ فَإِنَّ مَنْ طَلَبَ رِضَى اللَّهِ بِسَخَطِ النَّاسِ كَفَاهُ اللَّهُ أُمُورَ النَّاسِ، وَ مَنْ طَلَبَ رِضَى النَّاسِ بِسَخَطِ اللَّهِ وَ كَلَهُ اللَّهُ إِلَى النَّاسِ وَ السَّلَامُ

بحارالانوار/208/71

៣១. អ៊ីម៉ាំ ស្វ្រឡិក្ខ <sup>صلوات الله عليه والسلام</sup> មានវចនៈថា៖ "បិតារបស់តថាគត <sup>صلوات الله عليه والسلام</sup> បាននិទានរឿងរ៉ាវដែលទទួលមកអំពីបិតារបស់លោកថា៖ "ការពិតមានបុរសគួរហ្ន៎ក្តី បានសរសេរចុក្ខយមកដល់អ៊ីម៉ាំ ហ្វាសៃនី ប៊ិន អ៊ាលី <sup>صلوات الله عليه والسلام</sup> បិតារបស់តថាគត <sup>صلوات الله عليه والسلام</sup> ថា៖ "ឱចៅហ្វាយរបស់ខ្ញុំ សូមប្រាប់រឿងល្អបំផុតសម្រាប់លោកនេះ និងលោកខាងមុខខ្ញុំផងចុះ ។" អ៊ីម៉ាំហ្វាសៃនី <sup>صلوات الله عليه والسلام</sup> បានសរសេរតបទៅគេថា៖ "ក្នុងព្រះនាមរបស់អល់ឡោះហ៍ ទ្រង់ព្រះមហាមេត្តា ទ្រង់ព្រះមហាករុណាប្រណី (ក្រោយពីនោះ) ដូច្នោះ បុគ្គលណាដែលស្វែងរកការសព្វព្រះទ័យរបស់អល់ឡោះហ៍ <sup>عجل</sup> ដែលធ្លាក់នៅក្នុងការស្តាប់ខ្លឹមរបស់មនុស្សទាំងឡាយ អល់ឡោះហ៍ <sup>عجل</sup> នឹងធ្វើឲ្យគេគ្រប់គ្រាន់ក្នុងកិច្ចការរបស់គេ ជាមួយមនុស្សទាំងឡាយ ហើយអ្នកណាស្វែងរកការពេញចិត្តអំពីមនុស្សទាំងឡាយ ដោយធ្លាក់ក្នុងការប្រឆាំងនឹងអល់ឡោះហ៍ <sup>عجل</sup> អល់ឡោះហ៍ <sup>عجل</sup> នឹងបណ្តោយឲ្យគេពឹងពាក់មនុស្សទាំងឡាយ វ៉ាស់សា- ឡាម ។"

បីហារុល អាន់ក័រ ក្បាល៧១ ទំព័រ២០៨

32- قَالَ الْإِمَامُ السَّجَّادُ (ع) : مَنْ عَمِلَ بِمَا افْتَرَضَ اللَّهُ عَلَيْهِ فَهُوَ مِنْ خَيْرِ النَّاسِ

الکافي/81/2

៣២. អ៊ីម៉ាំ អាស័សាដ្ឋ <sup>صلوات الله عليه والسلام</sup> មានវចនៈថា៖ "ណា <sup>صلوات الله عليه والسلام</sup> បានមានព្រះវចនៈថា៖ "បុគ្គលណាដែលអាចធ្វើតាមព្រះរាជបញ្ជាអល់ឡោះហ៍ <sup>عجل</sup> ចំពោះគេបាន បុគ្គលនោះជាអ្នកល្អបំផុត ។"

អាល់កាហ្វីយ៍ ក្បាល២ ទំព័រ៨១

33- قَالَ الْإِمَامُ الصَّادِقُ (ع) : مَنْ أَحَبَّ لِلَّهِ وَ أَبْغَضَ لِلَّهِ وَ أَعْطَى لِلَّهِ فَهُوَ مِمَّنْ كَمُلَ إِيمَانُهُ

الکافي/142/2

៣៣. អ៊ីម៉ាំ ស្វ្រឡិក្ខ <sup>صلوات الله عليه والسلام</sup> មានវចនៈថា៖ "បុគ្គលណាដែលស្រឡាញ់ចូលចិត្តដើម្បីអល់ឡោះហ៍ <sup>عجل</sup> ខឹងស្តប់ក៏ដើម្បីអល់ឡោះហ៍ <sup>عجل</sup> បរិច្ចាគដើម្បីអល់ឡោះហ៍ <sup>عجل</sup> បុគ្គលនោះជាអ្នកមានសទ្ធាសម្បូរណ៍ (គ្រប់គ្រាន់ពេញលេញ) ។"

អាល់កាហ្វីយ៍ ក្បាល២ ទំព័រ១២៤

34- قَالَ الْإِمَامُ الْحَسَنُ الْعَسْكَرِيُّ (ع) : حِصْلَتَانِ لَيْسَ فَوْقَهُمَا شَيْءٌ: الْإِيمَانُ بِاللَّهِ، وَ نَفْعُ الْإِخْوَانِ

بحارالانوار/218/17

៣៤. អ៊ីម៉ាំ ហ្គាសាន់ អាស័រ صلوات الله عليه បានមានវចនៈថា៖ "មានពីរយ៉ាងដែលពុំមានអ្វីខ្ពង់ខ្ពស់ជាងឡើយនោះគឺមានសទ្ធាចំពោះអស់ឡោះហ៍ عجل ហើយធ្វើប្រយោជន៍ដើម្បីបងប្អូនមុស្លិម ។"

ប៊ីហារុល អាស័រ ក្បាល១៧ ទំព័រ២១៨

### ភក្តីភាពនិងការចាំបាច់របស់វាសម្រាប់មុស្លិម

35- قَالَ رَسُولُ اللَّهِ (ص) : أَكْثَرُ مَا يُدْخِلُ النَّاسَ الْجَنَّةَ تَقْوَى اللَّهِ وَ حُسْنُ الْخُلُقِ

بحارالانوار/373/71

៣៥. រ៉ស្មីលុលឡោះហ៍ صلوات الله عليه មានវចនៈថា៖ "វត្ថុភាគច្រើនដែលធ្វើឲ្យមនុស្សទាំងឡាយឆ្ពោះទៅចូលឋានសួគ៌បានក៏គឺ ការក្រែងខ្លាចចំពោះ អស់ឡោះហ៍ عجل និងមានឫកពារចរិយាមារយាទល្អប្រពៃ ។"

ប៊ីហារុល អាស័រ ក្បាល៧១ ទំព័រ៣៧៣

36- قَالَ رَسُولُ اللَّهِ (ص) : إِذَا هَمَمْتَ بِأَمْرٍ فَتَدَبَّرْ عَاقِبَتَهُ، فَإِنَّ يَكُ خَيْرًا وَ رُشْدًا فَاتَّبِعْهُ، وَ إِنْ يَكُ عَيْبًا فَدَعُهُ

بحارالانوار/130/77

៣៦. រ៉ស្មីលុលឡោះហ៍ صلوات الله عليه មានវចនៈថា៖ "កាលបើលោកប្រាថ្នាមុតមាំ ចង់ធ្វើកិច្ចការអ្វីមួយ លោកចូរពិចារណាមើលទៅដល់ផលដែលនឹងកើតឡើងក្នុងពេលក្រោយពីកិច្ចការនោះ ដូច្នោះ បើផលហុចឲ្យជាការប្រពៃ ហើយឲ្យផលចំរើនឈានទៅមុខ លោកចូរធ្វើទៅតាមនោះចុះ តែបើសិនជាផលនោះជាការខូចខាត ចូរឈប់ប្រល័យបង់ចោលទៅ ។"

ប៊ីហារុល អាស័រ ក្បាល៧៧ ទំព័រ១៣០

37- سُئِلَ الصَّادِقُ (ع) عَنْ تَفْسِيرِ التَّقْوَى ، فَقَالَ: أَنْ لَا يَفْقُدَكَ حَيْثُ أَمَرَكَ وَ لَا يَرَاكَ حَيْثُ هَمَّكَ

سفينة البحار/678/2

៣៧. អ៊ីម៉ាំ ស្មីឌីក្វី صلوات الله عليه ធ្លាប់ត្រូវសាកសួរទាក់ទងនឹងអត្ថន័យរបស់តាក្វី លោកបានតបថា៖ "អត្ថន័យទាំងនោះគឺ៖ កុំធ្វើឲ្យអស់ឡោះហ៍ عجل ទ្រង់មិនព្រះនេត្រលោកប្រាកដខ្លួននៅក្នុងកិច្ចការ ដែលព្រះអង្គបញ្ជាឲ្យលើលោក ហើយកុំធ្វើឲ្យអស់ឡោះហ៍ عجل ទ្រង់ព្រះនេត្រលោកប្រាកដខ្លួននៅក្នុងកិច្ចការដែលព្រះអង្គហាម ។"

សាហ្វីណាទុល ប៊ីហារ ក្បាល២ ទំព័រ៦៧៨

38- قَالَ رَسُولُ اللَّهِ (ص) : اسْتَحْيِ مِنَ اللَّهِ كَمَا تَسْتَحْيِ مِنَ الرَّجُلِ الصَّالِحِ مِنْ قَوْمِكَ

مستدرک الوسائل/466/8 رقم 10027

៣៨. រ៉ស្មីលុលឡោះហ៍ صلوات الله عليه មានវចនៈថា៖ "ចូរមានការខ្មាស់អៀនចំពោះអស់ឡោះហ៍ عجل ឲ្យដូចលោកមានការខ្មាស់អៀនចំពោះអ្នកដែលមានគុណក្នុងចំណោមពួកលោក ។"

មុសតាដ្វ័រក អាស័រ ក្បាល៨ ទំព័រ៤៦៦ ហាឌីសទី១០០២៧

غررالحکم/321

៣៩. អ៊ីម៉ា អាមីរុល មុមីនីន អ៊ាលី صلوات الله عليه មានវចនៈថា៖ "ការបន្ទាបខ្សែចក្ខុឲ្យផុតពីវត្ថុដែលត្រូវហាមគឺ វិធីកម្ចាត់កិលេលតណ្ហាបានយ៉ាងល្អប្រសើរបំផុត ។"

តួកំរុលហ្គីកាំ ទំព័រ៣២១

40- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) لِلْحَسَنِ وَ الْحُسَيْنِ عَلَيْهِمَا السَّلَامُ لَمَا ضَرَبَهُ ابْنُ مُلْحَمٍ لَعَنَهُ اللَّهُ: أَوْصِيكُمَا بِتَقْوَى اللَّهِ، وَ أَلَّا تَبْغِيَا الدُّنْيَا وَ إِن بَغَيْتُمَا، وَ لَا تَأْسَفَا عَلَى شَيْءٍ مِنْهَا زُوِيَ عَنْكُمَا، وَ قَوْلًا بِالْحَقِّ، وَاعْمَلَا لِلْآخِرِ، وَ كُونَا لِلظَّالِمِ حَصْمًا، وَ لِلْمَظْلُومِ عَوْنًا

نهج البلاغه الرسالة رقم/47

៤០. អ៊ីម៉ា អាមីរុល មុមីនីន អ៊ាលី صلوات الله عليه បានមានវចនៈជាមួយអ៊ីម៉ាហ្គាសាន់និងអ៊ីម៉ាហ្គាសែនី عليهما السلام (សិរីសួស្តីចូរមានចំពោះលោកទាំងពីរ) កាលដែល អ៊ុបនូ មុលយ្ហឹម<sup>១</sup> (សូមបណ្តាសាអល់ឡោះហ្គ័រមានដល់គេ) បានយកដាវកាប់លោក صلوات الله عليه ថា៖ "ពេលនេះ តថាគត صلوات الله عليه សូមផ្តាំនឹងអ្នកទាំងពីរ عليهما السلام អំពីការក្រែងខ្លាចអល់ឡោះហ្គ័រ ហើយចូរកុំស្វែងរកក្តីសុខនៅផ្លូវលោកនេះ ទោះបីវាស្មើសុំមកជួបនឹងទ្រង់ទាំងពីរ عليهما السلام ក៏ដោយ ហើយទ្រង់ទាំងពីរ عليهما السلام កុំសោកស្តាយអ្វីៗចំពោះវា<sup>២</sup> ដែលត្រូវខូចខាតទៅអំពីទ្រង់ទាំងពីរ عليهما السلام ហើយចូរទ្រង់មានតែសច្ចភាព ហើយធ្វើការដើម្បីផលតបស្នង ហើយចូរតាំងកាយជាគូសត្រូវនឹងមនុស្សអយុត្តិធម៌ ហើយចូរតាំងកាយជួយអ្នកដែលត្រូវគេជិះជាន់ដោយអយុត្តិធម៌ ។"

ណាស្ត័យុល បាឡាកោះត្តិ លិខិតទី៤៧

41- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : فَإِنَّ أَوْصِيكَ بِتَقْوَى اللَّهِ . أَيْ بِيٍّ . وَ لُزُومِ أَمْرِهِ، وَ عِمَارَةِ قَلْبِكَ بِذِكْرِهِ، وَالْإِعْتِصَامِ بِحَبْلِهِ . وَ أَيُّ سَبَبٍ أَوْثَقٍ مِنْ سَبَبٍ بَيْنَكَ وَ بَيْنَ اللَّهِ إِنْ أَنْتَ أَخَذْتَ بِهِ!

نهج البلاغه الرسالة 31

៤១. អ៊ីម៉ា អាមីរុល មុមីនីន អ៊ាលី صلوات الله عليه បានមានវចនៈថា៖ "ដូច្នេះ សូមផ្តាំទ្រង់អំពីរឿងក្រែងខ្លាចអល់ឡោះហ្គ័រ (គឺផ្តាំបុត្ររបស់លោក) ការប្រិតប្រៀងមាំទាំចំពោះព្រះរាជបញ្ជារបស់អល់ឡោះហ្គ័រ ការបម្រុងព្រះហឫទ័យរបស់ទ្រង់ដោយរលឹកដល់ព្រះជាម្ចាស់ وجل ការចងវិតឲ្យជាប់ខ្លួនឯងនឹងខ្សែរបស់ព្រះអង្គ وجل ហើយពុំមានសម្ព័ន្ធអ្វីផ្សេងដែលរឹងមាំជាងនោះ រវាងអ្នកនឹងអល់ឡោះហ្គ័រទេ បើសិនជាទ្រង់(បុត្រ)កាន់ទុក ។"

ណាស្ត័យុល បាឡាកោះហ្គ័រ លិខិតទី៣១

42- عَنْ أَبِي أُسَامَةَ قَالَ: سَمِعْتُ أَبَا عَبْدِ اللَّهِ (ع) يَقُولُ: عَلَيْكَ بِتَقْوَى اللَّهِ، وَالْوَرَعِ، وَالْإِجْتِهَادِ، وَ صِدْقِ الْحَدِيثِ، وَ آدَاءِ الْأَمَانَةِ، وَ حُسْنِ الْخُلُقِ؛ وَ حُسْنِ الْجَوَارِ، وَ كُونُوا دُعَاءً إِلَى أَنْفُسِكُمْ بِعَيْرِ السِّنْتِكُمْ، وَ كُونُوا زَيْنًا، وَ لَا تَكُونُوا شَيْنًا، وَ عَلَيْكُمْ بِطَوْلِ الرُّكُوعِ وَالسُّجُودِ، فَإِنَّ أَحَدَكُمْ إِذَا طَالَ الرُّكُوعَ وَالسُّجُودَ، هَتَفَ إِبْلِيسُ مِنْ خَلْفِهِ وَ قَالَ: يَا وَيْلَهُ، أَطَاعَ وَ عَصَيْتُ، وَ سَجَدَ وَ أَبَيْتُ

الكافي/77/2

៤២. សេចក្តីវាយការណ៍ពីលោកអាច្ឆិ អ៊ូសាម៉ៈហ្គ័រ បានឲ្យដឹងថា៖ "ខ្ញុំបានឮលោកអាច្ឆិ អាប័ខុលឡោះហ្គ័រ صلوات الله عليه មានវចនៈថា៖ "ចូរប្រយ័តការដាក់ទោសរបស់អល់ឡោះហ្គ័រ ពួកលោកត្រូវតែមានការក្រែងខ្លាចដាក់ខ្លួន ខំព្យាយាម កាន់សច្ចៈភាព ធ្វើតាមនាទីដែលបានប្រគល់ឲ្យមក ដោយស្មោះត្រង់ មានមារយាទល្អប្រពៃ មានមេត្រីភាពល្អចំពោះញាតិមិត្រ ចូរជាអ្នកបបូលនាំអ្នកទាំងឡាយឲ្យមករកពួកលោក ដោយមិនបាច់ប្រើសម្តីរបស់ពួកលោក ចូរមានជីវិតរស់នៅក្នុងឋានៈជាគ្រឿងលំអដែលល្អប្រពៃ ចូរកុំ

<sup>១</sup> អ៊ុបនូ មុលយ្ហឹមជាអ្នកសម្លាប់ អ៊ីម៉ា អាមីរុល មុមីនីន អ៊ាលី صلوات الله عليه មុនសម្លាប់គាត់ៗបានផ្តាំហ្គាសាន់និងហ្គាសែនី عليهما السلام ។  
<sup>២</sup> គឺចំពោះលោកនេះ(តថាគតនេះ) ។



ទៅជាមនុស្សអតមង្គល លោកចូររុករាននិងស្វ័យដូចយូរៗ ដូច្នោះ បើសិនជាអ្នកណាម្នាក់ ក្នុងចំណោមពួកលោក រុករាននិងស្វ័យដូចយូរៗ អ៊ុបលិសវាស្រែកយំ នៅខាងក្រោយពួកគេ ហើយវានិយាយថា "ឱវិបត្តិភ័យ គេមានជំនឿ តែខ្ញុំទូរយស គេស្វ័យដូច តែខ្ញុំ បដិសេធ ។"

អាល់កាហ្វីយ៍ ក្បាល២ ទំព័រ៧៧

43- قَالَ الْإِمَامُ الْبَاقِرُ(ع) وَجَدْنَا فِي كِتَابِ عَلِيِّ بْنِ الْحُسَيْنِ (ع) : (أَلَا إِنَّ أَوْلِيَاءَ اللَّهِ لَا خَوْفَ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ) إِذَا أَدُّوا فَرَائِضَ اللَّهِ وَ أَخَذُوا سُنَنَ رَسُولِ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ وَ تَوَرَّعُوا عَنْ مَحَارِمِ اللَّهِ وَ زَهَدُوا فِي عَاجِلِ زَهْرَةِ الدُّنْيَا وَ رَغِبُوا فِيمَا عِنْدَ اللَّهِ وَ انْتَسَبُوا الطَّيِّبَ مِنْ رِزْقِ اللَّهِ لَوَجْهِهِ اللَّهُ لَا يُرِيدُونَ بِهِ التَّفَاخُرَ وَ التَّكَاثُرَ ثُمَّ أَنْفَقُوا فِيمَا يَلْزَمُهُمْ مِنْ حُقُوقٍ وَاجِبَةٍ فَأَوْلَعَكَ الَّذِينَ بَارَكَ اللَّهُ لَهُمْ فِيمَا انْتَسَبُوا وَ يَتَابُونَ عَلَى مَا قَدَّمُوا لِآخِرَتِهِمْ

بحار الانوار/277/69

៤៣. អ៊ីម៉ាំ បាក្រៀរ صلوات الله عليه والسلام មានវចនៈថា៖ "យើងបានប្រទះសេចក្តីកាយការណ៍កត់ត្រាទុកនៅក្នុងសៀវភៅរបស់អាលី ប៊ិន ហ្គាស្រី صلوات الله عليه والسلام ដូចតទៅ៖ ពិតណាស់ បុគ្គលជាទីស្នេហារបស់អល់ឡោះហ្គ័រ នោះ និងមានការភ័យខ្លាចអ្វីៗកើតឡើងចំពោះពួកគេ ហើយពួកគេនឹងពុំសោកសៅ កាលបើពួកគេបានបំពេញនាទីច្បាប់បង្គាប់របស់អល់ឡោះហ្គ័រ យ៉ាងគ្រប់សព្វ គោងប្រកៀកជាប់ នឹងសុំនណៈហ៍របស់វិស្វលុលឡោះហ្គ័រ عليه السلام ប្រុងប្រយ័ត្នរក្សាខ្លួនឯងឲ្យផុតអំពីខហាមផ្សេងៗ ស្ងប់ចិត្តមិនខ្វល់ពីការបំភាន់របស់ លោកនេះ ប្រាថ្នានូវអំពើដែលនៅក្នុងរង្វង់មាតិករបស់អល់ឡោះហ្គ័រ ស្វែងរកតែវត្ថុល្អប្រពៃពីគ្រឿងទ្រទ្រង់ជីវិត ដែល អល់ឡោះហ្គ័រប្រទានឲ្យ ដើម្បីអល់ឡោះហ្គ័រ ពួកគេមិនប្រាថ្នាអំនួត និងសន្សំទុកនូវអ្វីទាំងនោះទេ តែពួកគេនឹងចាយវាយទៅ តាមច្បាប់ដែលចាំបាច់សម្រាប់ពួកគេ ដែលព្រះអង្គបានដាក់ជាបញ្ញត្តិឲ្យពួកគេ ដូច្នោះ ពួកគេទើបទៅជាក្រុមជនដែល អល់ឡោះហ្គ័រទ្រង់ប្រទាននូវសេចក្តីចម្រើនដល់ពួកគេ ក្នុងអ្វីៗដែលពួកគេស្វែងរក ហើយពួកគេនឹងបានទទួលរង្វាន់ដ៏ល្អប្រពៃ តាមដែលបានសាងទុកដើម្បីថ្ងៃបរលោករបស់ពួកគេ ។"

បីហារុល អាន់កាំ ក្បាល៦៩ ទំព័រ២៧៧

44- قَالَ رَسُولُ اللَّهِ (ص) : إِنَّ النَّاسَ مِنْ عَهْدِ آدَمَ إِلَى يَوْمِنَا هَذَا مِثْلُ أُسْنَانِ الْمُسْطِ، لَا فَضْلَ لِلْعَرَبِيِّ عَلَى الْعَجَمِيِّ وَ لَا لِلْأَحْمَرِ عَلَى الْأَسْوَدِ إِلَّا بِالتَّقْوَى

مستدرک الوسائل/89/12

៤៤. វិស្វលុលឡោះហ្គ័រ صلوات الله عليه والسلام មានវចនៈថា៖ "ការពិត មនុស្សតាំងពីសម័យអាដាមរហូត មកដល់សម័យរបស់យើងនេះ ប្រៀប ប្រដូចនឹងធ្មេញស្និត ។ ពុំមានភាពប្រសើរសម្រាប់ជនជាតិអារ៉ាប់លើសជនជាតិផ្សេងៗទេ ឬសម្រាប់ជនជាតិដែលមានស្បែក សម្បុរក្រហមក៏ពុំប្រសើរជាងជនសម្បុរខ្មៅទេដែរ រៀបរលែងតែមានការក្រែងខ្លាចអល់ឡោះហ្គ័រ ប៉ុណ្ណោះ ដែលមានលំដាប់ថ្នាក់ លើសគ្នា ។"

មុសតាដូរ៉ក់ អាល់រ៉ាសាអ៊ីល ក្បាល១២ ទំព័រ៨៩

45- قَالَ الْإِمَامُ الصَّادِقُ (ع) : إِنَّ قَلِيلَ الْعَمَلِ مَعَ التَّقْوَى خَيْرٌ مِنْ كَثِيرِ الْعَمَلِ بِلا تَقْوَى

الکافي/76/2

៤៥. អ៊ីម៉ាំ ស្វឌីកូ صلوات الله عليه والسلام បានមានវចនៈថា៖ " ការពិត ទង្វើបន្តិចបន្តួច តែប្រកបដោយក្តីក្រែងខ្លាចចំពោះអល់ឡោះហ្គ័រ តែងតែល្អ ប្រពៃជាងច្រើនទង្វើដែលពុំមានការក្រែងខ្លាចអល់ឡោះហ្គ័រ ។"

អាល់ការហ្វីយ៍ ក្បាល២ ទំព័រ៧៦

# ការអង្វរសុំខ្ញុំអា

46- قَالَ الْإِمَامُ الصَّادِقُ (ع) : كُلُّ دُعَاءٍ يُدْعَى اللَّهُ عَزَّ وَ جَلَّ بِهِ مَحْجُوبٌ عَنِ السَّمَاءِ حَتَّى يُصَلَّى عَلَى مُحَمَّدٍ وَ آلِ مُحَمَّدٍ

الكافي/2/493

៤៦. អ៊ីម៉ា ស្វ័ត្វិក្វិ صلوات الله عليه والسلم បានមានវចនៈថា៖ "គ្រប់ខ្ញុំអាដែលអស់ឡោះហ្ន៎ وَجَلَّ ទ្រង់មហាផ្តុំផ្តើម ទទួលនោះ វានឹងត្រូវរាំងរាទប់ទុកនៅឯជាន់មេឃ រហូតលុះត្រាមានការស្នូឡាភ័ក្ត្រចំពោះណាមួយម្នាក់ម៉ាដូ عليه وآله និងវង្សានុវង្សរបស់លោកជាមុនសិន ទើបខ្ញុំអាទាំងនោះត្រូវអនុញ្ញាតឲ្យចូលទៅដល់អស់ឡោះហ្ន៎ وَجَلَّ ។"

អាល់កាហ្វីយ៍ ក្បាល២ ទំព័រ៤៩៣

47- قَالَ الْإِمَامُ الصَّادِقُ (ع) : يَتَمَتَّى الْمُؤْمِنُ أَنَّهُ لَمْ يُسْتَجَبْ لَهُ دَعْوَةٌ فِي الدُّنْيَا مِمَّا يَرَى مِنْ حُسْنِ الثَّوَابِ

الكافي/2/491

៤៧. អ៊ីម៉ា ស្វ័ត្វិក្វិ صلوات الله عليه والسلم បានមានវចនៈថា៖ "អ្នកមានសទ្ធាដែលខ្ញុំអាផ្សេងៗមិនមានការឆ្លើយតបវិញពីអស់ឡោះហ្ន៎ وَجَلَّ ក្នុងលោកនេះទេនោះ នឹងគិតថាពុំមានខ្ញុំអាមួយណាដែលបស់គេត្រូវអស់ឡោះហ្ន៎ وَجَلَّ ទទួលទេ នាថ្ងៃអាយ័រ៉ោះត្តុគេនឹងបានឃើញរង្វាន់យ៉ាងច្រើនបំផុត (សម្រាប់គេជាការតបស្នងចម្លើយដែលពុំបានឆ្លើយតបវិញ និងជាការតបស្នងការរងទុក្ខវេទនារបស់គេនៅក្នុងលោកនេះ) ។"

អាល់កាហ្វីយ៍ ក្បាល២ ទំព័រ៤៩១

48- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : أَحَبُّ الْأَعْمَالِ إِلَى اللَّهِ عَزَّ وَجَلَّ فِي الْأَرْضِ الدُّعَاءُ وَ أَفْضَلُ الْعِبَادَةِ الْعَفَاةُ

بحارالانوار/3/295

៤៨. អ៊ីម៉ា អាមីរុល មុមីនីន អាលី صلوات الله عليه والسلم បានមានវចនៈថា៖ "ការងារទាំងឡាយក្នុងលោកដែលជាទីសព្វព្រះរាជហឫទ័យបំផុតរបស់អស់ឡោះហ្ន៎ وَجَلَّ ព្រះទ្រង់មហារុងរឿង នោះគឺការសុំខ្ញុំអា ។ ការគោរពបូជា(អ៊ីបាដាស្ត) ដែលប្រសើរបំផុតនោះគឺ ការដាក់ខ្លួន និងការមានគុណធម៌ ។"

ប៊ីហារុល អាន់វ៉ារ ក្បាល៩៣ ទំព័រ២៩៥

49- عَنْ أَبِي بصيرٍ وَ مُحَمَّدِ بْنِ مُسْلِمٍ عَنْ أَبِي عَبْدِ اللَّهِ (ع) قَالَ حَدَّثَنِي أَبِي عَنْ جَدِّي عَنْ آبَائِهِ أَنَّ أَمِيرَ الْمُؤْمِنِينَ (ع) قَالَ فِيمَا عَلَّمَ أَصْحَابَهُ تَفْتَحُ أَبْوَابَ السَّمَاءِ فِي خَمْسَةِ مَوَاقِيَتْ: عِنْدَ نُزُولِ الْعَيْثِ، وَ عِنْدَ الرَّحْفِ، وَ عِنْدَ الْأَذَانِ، وَ عِنْدَ قِرَاءَةِ الْقُرْآنِ وَ مَعَ زَوَالِ الشَّمْسِ، وَ عِنْدَ طُلُوعِ الْفَجْرِ

الخصال/302

៤៩. សេចក្តីរាយការណ៍ពី អាច្ឆិ បាស្ត្រៀរ និង មូហ្គាំម៉ាដូ ប៊ីន មុស្លីម ដែលទទួលបានមកពីអាច្ឆិ អាប់ខុលឡោះហ្ន៎ដែលមានវចនៈថា៖ "បិតារបស់តថាគត صلوات الله عليه والسلم បានតំណាលប្រាប់តថាគតអំពីរឿងដ៏តារបស់តថាគត صلوات الله عليه والسلم ដែលបានទទួលតមកពីបណ្តាបុព្វបុរសរបស់តថាគត صلوات الله عليه والسلم ថា៖ "អាមីរុល-មុមីនីន صلوات الله عليه والسلم បានមានវចនៈក្នុងពេលបង្រៀនមិត្តភក្តិរបស់ព្រះអង្គ صلوات الله عليه والسلم ថា ទ្វារមេឃនឹងត្រូវបើកក្នុងប្រាំវេលាដូចតទៅ៖ ពេលមានភ្លៀងធ្លាក់ ពេលកើតសង្គ្រាមសាសនា ពេលអាស្វាន (ហោរនមស្តារ(ស្រ្តីឡាតូ) ពេលគេសូត្រអាល់គូរអាននៅពេលថ្ងៃលិច និងពេលព្រឹកព្រហាម(ពេលអរុណរះ) ។"

អាល់យីស្វល់ អាល់សាឌុក ទំព័រ៣០២

50- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : إِغْتَنِمُوا الدُّعَاءَ عِنْدَ خَمْسَةِ مَوَاطِنَ: عِنْدَ قِرَاءَةِ الْقُرْآنِ، وَ عِنْدَ الْأَذَانِ، وَ عِنْدَ نُزُولِ الْعَيْثِ، وَ عِنْدَ الْإِقْبَاءِ

بحار الانوار/343/93

៥០. អ៊ីម៉ាំ អាមីរុល មុមីនីន អាឡី صلوات الله عليه បានមានវចនៈថា៖ "ចូរប្រញាប់ឆក់យកឱកាសសុំខ្ញុំអុក ក្នុងប្រាំពេលដូចតទៅនេះ៖ ពេលមានការសូត្រគម្ពីរអាល់គូរអាន ពេលមានគេអាស្យាន(ហៅនមស្តារ) ពេលមានភ្លៀងធ្លាក់ ពេលមានការច្បាំងគ្នារវាងកងទ័ពទាំងពីរ ក្នុងវេលាធ្វើសង្គ្រាមសាសនា រហូតដល់បូជាជីវិត កាលបើអ្នកណាបានរងនូវអំពើអយុត្តិធម៌ ហើយបានអង្វរសុំ ព្រោះក្នុងពេលទាំងនេះ និងពុំមានជញ្ជាំងបិទបាំងរាំងរាឡើយសម្រាប់ខ្ញុំអុកក្រោមអាល់-អាវ៉ស់ ។"

ប៊ីហារុល អាន់រ៉ាវ ក្សាល៧៣ ទំព័រ៣៤៣

51- قَالَ الْإِمَامُ الْحُسَيْنُ (ع) : اللَّهُمَّ إِنَّكَ أَقْرَبُ مَنْ دُعِيَ، وَ أَسْرَعُ مَنْ أَحَابَ، وَ أَكْرَمُ مَنْ عَفَا، وَ أَوْسَعُ مَنْ أَعْطَى، وَ أَسْمَعُ مَنْ سُئِلَ، يَا رَحْمَنَ الدُّنْيَا وَ الْآخِرَةِ وَ رَجِيمَهُمَا

دعاء عرفه

៥១. អ៊ីម៉ាំ ហ្វាសៃនី صلوات الله عليه បានមានវចនៈថា៖ "ឱព្រះជាម្ចាស់ سُبْحَانَكَ ការពិត ព្រះអង្គ سُبْحَانَكَ ទ្រង់ជាអ្នកដែលគេអង្វរសុំដែលនៅជិតបំផុត ហើយជាអ្នកតបស្នងដ៏ឆាប់បំផុត ហើយជាអ្នកបន្ទូលបន្ថយ និងបន្ថែមយ៉ាងច្រើនបំផុត ហើយជាអ្នកព្យាបាលសុំណាមរបស់អ្នកសូម បំផុត ឱព្រះដ៏មាននូវព្រះមេត្តាសម្រាប់លោកនេះនិងលោកមុខ ។"

ខ្ញុំអុក-អាវ៉ោះត៍

52- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : مَنْ أَعْطَى أَرْبَعًا لَمْ يُحْرَمَ أَرْبَعًا: مَنْ أَعْطَى الدُّعَاءَ لَمْ يُحْرَمَ الْإِجَابَةَ، وَ مَنْ أَعْطَى التَّوْبَةَ لَمْ يُحْرَمِ الْقَبُولَ، وَ مَنْ أَعْطَى الْإِسْتِعْفَارَ لَمْ يُحْرَمِ الْمَغْفِرَةَ، وَ مَنْ أَعْطَى الشُّكْرَ لَمْ يُحْرَمِ الزِّيَادَةَ

نصح البلاغه, الكلمات الفصار/135

៥២. អ៊ីម៉ាំ អាមីរុល មុមីនីន អាឡី صلوات الله عليه បានមានវចនៈថា៖ "អ្នកដែលត្រូវបានទទួលនូវ៤ប្រការនឹងមិនត្រូវបំបាត់៤ប្រការគឺ៖ អ្នកដែលគេអនុញ្ញាតឲ្យខ្ញុំអាស្យាននឹងមិនត្រូវបំបាត់ការតបស្នងទេ អ្នកដែលគេអនុញ្ញាតឲ្យត្រឡប់ខ្លួនអំពីបាប នឹងមិនត្រូវបំបាត់នូវការយល់ព្រមអភ័យឲ្យទេ អ្នកដែលគេអនុញ្ញាតឲ្យសុំនូវការអភ័យទោស នឹងពុំត្រូវបំបាត់នូវការឲ្យអភ័យទោសទេ ហើយអ្នកដែលគេអនុញ្ញាតឲ្យដឹងព្រះគុណ នឹងពុំត្រូវបំបាត់នូវគុណបូជាការៈជាមុនទេ ។"

ណាស្ត័រយុល បាឡាហ្គេហ្វ ហ្វ៊ី សេចក្តីរាយការណ៍១៣៥

### កំណត់

ណាស្ត័រយុលបាឡាហ្គេហ្វ ច្បាប់ចងក្រងដោយសៃយីដអោរវីឌីយ៍ថ្លែងថា នេះជារឿង ដែលបានទទួលអះអាងបញ្ជាក់ដោយព្រះគម្ពីរនៃអាល់ឡេហ្វ៊ី ទាក់ទងនឹងការសុំពរពីអាល់ឡេហ្វ៊ី ទ្រង់ត្រាស់ថា៖ "ពួកអ្នកចូរអង្វរសុំយើងចុះ ហើយយើងនឹងតបស្នងអ្នក(អាល់គូរអាន សូរ៉េវ៉ាត៍ទី៩ អាយ៉ាស្ត៍ទី៦០) ។" ទាក់ទងនឹងការសុំអភ័យ អាល់គូរអានបានចែងថា៖ "ហើយអ្នកណាបានប្រព្រឹត្តអំពើអាក្រក់ ឬអយុត្តិធម៌ចំពោះខ្លួនគេផ្ទាល់ ក្រោយពីនោះគេបានសុំអភ័យទោសចំពោះអាល់ឡេហ្វ៊ី គេនឹងឃើញថាអាល់ឡេហ្វ៊ីទ្រង់ជាអ្នកឲ្យអភ័យ ព្រះទ្រង់មេត្តាជានិច្ច (អាល់គូរអាន សូរ៉េវ៉ាត៍ទី៩ អាយ៉ាស្ត៍ទី១១០) ។" ទាក់ទងនឹងការអរព្រះគុណ ព្រះអង្គទ្រង់មានតម្រាស់ថា៖ "ពិតប្រាកដណាស់ បើសិនជាពួកគេអរព្រះគុណ យើងនឹងបន្ថែមករុណាឲ្យពួកអ្នកយ៉ាងពិតប្រាកដ (អាល់គូរអាន សូរ៉េវ៉ាត៍ទី១៤ អាយ៉ាស្ត៍ទី៧) ។" ទាក់ទងនឹងការសម្តែងនូវការសោកស្តាយចំពោះអាល់ឡេហ្វ៊ី ដល់កំហុសដែលបានប្រព្រឹត្តទៅហើយនោះព្រះអង្គទ្រង់មានព្រះតម្រាស់ថា៖ "ការពិត អាល់ឡេហ្វ៊ី នឹងទទួលការសារភាពកំហុស តែពីបណ្តាអ្នកប្រព្រឹត្តិអំពើអាក្រក់ដោយក្តីល្ងង់ខ្លៅ ក្រោយពីនោះពួកគេក៏សូមសារភាពកំហុសភ្លាម តថភាវៈអាល់ឡេហ្វ៊ីទទួលការសារភាពកំហុសអំពីពួកគេ ។ ហើយអាល់ឡេហ្វ៊ី មហាទ្រង់ញាណ និងជាមុនីរាជ (សូរ៉េវ៉ាត៍ទី៩ អាយ៉ាស្ត៍ទី១៧) ។"

53- عَنْ أَبِي عَبْدِ اللَّهِ (ع) فِي رِسَالَةِ طَوِيلَةٍ : وَاللَّهُ مُصَيِّرٌ دُعَاءَ الْمُؤْمِنِينَ يَوْمَ الْقِيَامَةِ لَهُمْ عَمَلًا يَرِيدُهُمْ فِي الْجَنَّةِ

بحار الانوار/216/78

៥៣. សេចក្តីរាយការណ៍ដោយអាចូ អាប់ខ្នុរឡោះហ៍ صلوات الله عليه والسلام ក្នុងសារលិខិតដែលមានសេចក្តីវែងមួយច្បាប់ បញ្ជាក់ថា៖ "ក្នុងថ្ងៃរស់ឡើងវិញ អល់ឡោះហ៍ عجل ព្រះទ្រង់បណ្តាលឲ្យការសុំខ្ញុំអារបស់បណ្តាអ្នកមានសទ្ធា ជាផលនៃអំពើមួយដែលនឹងបានទទួលការបន្ថែមរង្វាន់ឲ្យពួកគេក្នុងឋានសួគ៌ ។"

ប៊ែហារុល អាន់ភ័រ ក្បាល៧៨ ទំព័រ២១៦

54- قَالَ الْإِمَامُ الصَّادِقُ (ع) : دَاوُوا مَرْضَاكُمْ بِالصَّدَقَةِ وَادْفَعُوا أَبْوَابَ الْبَلَاءِ بِالْدُّعَاءِ

التهديب/112/4

៥៤. អ៊ីមាំ ស្វឺឌីកូ صلوات الله عليه والسلام បានមានវចនៈថា៖ "ពួកលោកចូរព្យាបាលជម្ងឺរបស់ពួកលោក ដោយការបរិច្ចាគទាន(ស្រ្តីដូរក្បែរត៍) ហើយចូរទប់ស្កាត់ការពារទ្វារទាំងឡាយរបស់វិបត្តិភ័យដោយការសុំខ្ញុំអុ ។"

អាត់តៈស្តុប ក្បាល៥ ទំព័រ១១២

55- قَالَ الْإِمَامُ الصَّادِقُ (ع) : سَلْ حَاجَتَكَ وَ اَلِحْ فِي الطَّلَبِ فَإِنَّ اللَّهَ يُحِبُّ الْخَاحِ الْمَلِحِينَ مِنْ عِبَادِهِ الْمُؤْمِنِينَ

وسائل الشيعة/60/7

៥៥. អ៊ីមាំ ស្វឺឌីកូ صلوات الله عليه والسلام បានមានវចនៈថា៖ "លោកចូរអង្វរសុំនូវវត្ថុចាំបាច់សម្រាប់ខ្លួនលោក ហើយចូរព្យាយាមអង្វរសុំ ព្រោះការពិតអល់ឡោះហ៍ عجل ព្រះទ្រង់ស្រឡាញ់ការព្យាយាមអង្វររបស់បណ្តាខ្ញុំរបស់ព្រះអង្គ ។"

វ៉ាសាអ៊ីលុលស្ត្រីអាន់ ក្បាល៧ ទំព័រ៦០

56- قَالَ الْإِمَامُ الصَّادِقُ (ع) : عَلَيْكُمْ بِالْدُّعَاءِ فَإِنَّكُمْ لَا تُقَرَّبُونَ بِمِثْلِهِ

الكاظمي/467/2

៥៦. អ៊ីមាំ ស្វឺឌីកូ صلوات الله عليه والسلام បានមានវចនៈថា៖ "នាទីរបស់ពួកលោកគឺការសុំខ្ញុំអុ ព្រោះការពិត លោកពុំអាចចូលជិតអល់ឡោះហ៍ عجل ដោយវិធីផ្សេងដែលល្អជាងវិធីនេះទេ ។"

អាល់កាហ្វីយ៍ ក្បាល២ ទំព័រ៤៦៧

57- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : رُبَّمَا سَأَلْتَ الشَّيْءَ فَلَمْ تُعْطَهُ وَ أُعْطِيتَ خَيْرًا مِنْهُ

غرر الحكم/185

៥៧. អ៊ីមាំ អាមីរុល មុមីនីន អុលី صلوات الله عليه والسلام បានមានវចនៈថា៖ "ត្រាខ្លះ លោកអាចអង្វរសុំដើម្បីឲ្យបានអ្វីមួយ ហើយលោកពុំបានទទួលអ្វីនោះទេ តែបែរជាបានអ្វីដែលល្អជាងនោះ ។"

គួររុលហ្គីកាំ ទំព័រ១៨៥

### អាន់លុលបៃត عليهم السلام

58- قَالَ رَسُولُ اللَّهِ (ص) : مَثَلُ أَهْلِ بَيْتِي فِي أُمَّتِي مَثَلُ سَفِينَةِ نُوحٍ مَنْ رَكِبَهَا بَاحًا وَ مَنْ رَغِبَ عَنْهَا هَلَكَ

៥៨. រឿងលុលឡោះហ្ន៍<sup>صلوات الله عليه وآله</sup> បានមានវចនៈថា៖ "ឧទាហរណ៍នៃអាស្ថានលុលឡោះហ្ន៍របស់តថាគត<sup>صلوات الله عليه وآله</sup> ប្រៀបដូចសំពៅរបស់ណាមីនូហ៍ អ្នកណាបានធ្វើដំណើរលើសំពៅ នឹងត្រូវផុតភ័យ ចំណែកអ្នកណាដែលបានបដិសេធ(មិនឡើងលើសំពៅ)នឹងត្រូវវិនាស(លិចលង់) ។"

ប៊ីហារុល អាន់វ៉ា ក្បាល២៧ ទំព័រ១១៣

59- قَالَ الْإِمَامُ الْبَاقِرُ (ع) : إِنَّ حَدِيثَنَا يُحْيِي الْقُلُوبَ

៥៩. អ៊ីម៉ា បាក្យែរ<sup>صلوات الله عليه وآله</sup> បានមានវចនៈថា៖ "ហាឌ្ឌិស្ត្ររបស់ពួកយើង និងជួយឲ្យបេះដូងមានជីវិតជីវា ។"

ប៊ីហារុល អាន់វ៉ា ក្បាល២៧ ទំព័រ១៤៤

60- قَالَ رَسُولُ اللَّهِ (ص) : زَيَّنُوا بِمَحَالِسِكُمْ بِذِكْرِ عَلِيِّ بْنِ أَبِي طَالِبٍ

៦០. រឿងលុលឡោះហ្ន៍<sup>صلوات الله عليه وآله</sup> បានមានវចនៈថា៖ "ចូរតុបតែងទីប្រជុំរបស់ពួកលោកឲ្យស្អាតស្រស់បស់ដោយការរំលឹកដល់អ្នកលើស<sup>صلوات الله عليه وآله</sup> ប៊ីន អាប៊ូតាលីប<sup>صلوات الله عليه وآله</sup> ។"

ប៊ីហារុល អាន់វ៉ា ក្បាល៣៨ ទំព័រ១៩៩

61- فِي إِكْمَالِ الدِّينِ فِي حَدِيثِ عَنْ جَابِرِ الْجَعْفِيِّ عَنْ جَابِرِ بْنِ عَبْدِ اللَّهِ الْأَنْصَارِيِّ قَالَ: قُلْتُ: يَا رَسُولَ اللَّهِ عَرَفْنَا اللَّهَ وَرَسُولَهُ، فَمَنْ أَوْلُوا الْأَمْرِ الدِّينَ قَرَنَ اللَّهُ طَاعَتَهُمْ بِطَاعَتِكَ فَقَالَ (ص) هُمْ خُلَفَائِي يَا جَابِرُ، وَ أَيْمَةُ الْمُسْلِمِينَ مِنْ بَعْدِي أَوْهُمْ عَلِيُّ بْنُ أَبِي طَالِبٍ، ثُمَّ الْحَسَنُ وَ الْحُسَيْنُ، ثُمَّ عَلِيُّ بْنُ الْحُسَيْنِ، ثُمَّ مُحَمَّدُ بْنُ عَلِيٍّ الْمَعْرُوفُ فِي التَّوْرَةِ بِالْبَاقِرِ، وَسُنْدَرُكَهُ يَا جَابِرُ، فَإِذَا لَقَيْتَهُ فَأَقْرَأْهُ مَنَى السَّلَامِ، ثُمَّ الصَّادِقُ جَعْفَرُ بْنُ مُحَمَّدٍ، ثُمَّ مُوسَى بْنُ جَعْفَرٍ، ثُمَّ عَلِيُّ بْنُ مُوسَى، ثُمَّ مُحَمَّدُ بْنُ عَلِيٍّ، ثُمَّ عَلِيُّ بْنُ مُحَمَّدٍ، ثُمَّ الْحَسَنُ بْنُ عَلِيٍّ، ثُمَّ سَمِيِّ وَ كَتَبِي حُجَّهَ اللَّهِ فِي أَرْضِهِ، وَ بَقِيَّتُهُ فِي عِبَادِهِ ابْنُ الْحَسَنِ بْنِ عَلِيٍّ، ذَاكَ الَّذِي يَفْتَحُ اللَّهُ تَعَالَى ذِكْرَهُ عَلَى يَدَيْهِ مَشَارِقَ الْأَرْضِ وَ مَغَارِبَهُ، ذَاكَ الَّذِي يَغِيْبُ عَنْ شَيْعَتِهِ وَ أَوْلِيَائِهِ غَيْبَةً لَا يَنْبُتُ فِيهَا عَلَى الْقَوْلِ بِإِمَامَتِهِ إِلَّا مَنْ ائْتَحَنَ اللَّهُ قَلْبَهُ لِلْإِيمَانِ قَالَ جَابِرٌ، فَقُلْتُ لَهُ: يَا رَسُولَ اللَّهِ فَهَلْ يَقَعُ لِشَيْعَتِهِ الْأَنْتِفَاعُ بِهِ فِي غَيْبَتِهِ، فَقَالَ إِي وَالَّذِي بَعَثَنِي بِالنَّبْوَةِ إِنَّهُمْ يَسْتَضِيئُونَ بِنُورِهِ وَ يَنْتَفِعُونَ بِوَلَايَتِهِ فِي غَيْبَتِهِ كَانْتِفَاعِ النَّاسِ بِالشَّمْسِ وَ إِنْ جَلَّلَهَا سَحَابٌ

៦១. ក្នុងសៀវភៅអ៊ីកម៉ាលុដ្ឋនីន មានរាយការណ៍ហ្វាឌ្ឌិស្ត្រពីលោកយ៉ូហ្សែ អាល់យូហ្ស័យ ដែលបានទទួលពីលោកយ៉ូហ្សែ ប៊ីន អ៊ាប់ខុលឡោះហ្ន៍ អាល់អាន់ស្ត្រីយ៍ ថ្លែងថា៖ "ខ្ញុំបានសួរថា ឱរឿងលុលឡោះហ្ន៍<sup>صلوات الله عليه وآله</sup> ពួកយើងស្គាល់អស់ឡោះហ្ន៍<sup>صلوات الله عليه وآله</sup> និង រឿងលុលឡោះហ្ន៍<sup>صلوات الله عليه وآله</sup> ព្រះអង្គហើយ ដូច្នេះអ្នកណាទៅគឺអ្នកមានអំណាចគ្រប់គ្រងតាមដែលអស់ឡោះហ្ន៍<sup>صلوات الله عليه وآله</sup> នាំយកមកជាគោលការណ៍គោរពប្រតិបត្តិតាមពួកគេ មកចងក្លាប់នឹងការស្តាប់បង្គាប់លោក? ណាមីនូហ៍<sup>صلوات الله عليه وآله</sup> បានមានវចនៈថា៖ "គេទាំងនោះជាខលីហ្វៈហ៍របស់តថាគត<sup>صلوات الله عليه وآله</sup> ក្រោយពីតថាគត<sup>صلوات الله عليه وآله</sup> ឱយ៉ូហ្សែ គេនឹងទៅជាអ្នកដឹកនាំរបស់មុស្លីមក្រោយពីតថាគត<sup>صلوات الله عليه وآله</sup> បុគ្គលដំបូងក្នុងចំណោមគ្នាគេគឺ អ្នកលើស<sup>صلوات الله عليه وآله</sup> ប៊ីន ត្ថាលីប<sup>صلوات الله عليه وآله</sup> តពីនោះគឺ ហ្វាសាន់ និងហ្វាសែន<sup>صلوات الله عليه وآله</sup> តពីនោះទៀតគឺ អ្នកលើស<sup>صلوات الله عليه وآله</sup> ប៊ីន ហ្វាសែន<sup>صلوات الله عليه وآله</sup> បន្ទាប់ពីនោះមកគឺមូហ្វាម៉ាដ្ឋូ<sup>صلوات الله عليه وآله</sup> ប៊ីនអ្នកដែលត្រូវស្គាល់ក្នុងគម្ពីរតថា អាល់បាត្យែរ ឱយ៉ូហ្សែ ។ អ្នកឯងនឹងបានរស់នៅរហូតទាន់គេ ពេលអ្នកនឹងបានជួបគេ ចូរនាំសាឡាមពីខ្ញុំទៅធ្វើគេផង តពីនោះគឺ ស្ត្រីខ្ញុំ យ៉ូកុហ្សា<sup>صلوات الله عليه وآله</sup> ប៊ីន មូហ្វាម៉ាដ្ឋូ<sup>صلوات الله عليه وآله</sup> តពីនោះគឺ មូសា ប៊ីន យ៉ូកុហ្សា បន្ទាប់ពីនោះគឺ អ្នកលើស<sup>صلوات الله عليه وآله</sup> ប៊ីន មូសា តពីនោះគឺ មូហ្វាម៉ាដ្ឋូ<sup>صلوات الله عليه وآله</sup> ប៊ីន អ្នកលើស<sup>صلوات الله عليه وآله</sup> តពីនោះមកគឺ អ្នកលើស<sup>صلوات الله عليه وآله</sup> ប៊ីន មូហ្វាម៉ាដ្ឋូ<sup>صلوات الله عليه وآله</sup> បន្ទាប់ពីនោះគឺ ហ្វាសាន់ ប៊ីន អ្នកលើស<sup>صلوات الله عليه وآله</sup> តពីនោះគឺអ្នកដែលមានឈ្មោះដូចឈ្មោះរបស់ខ្ញុំ<sup>صلوات الله عليه وآله</sup> និងវិសេសនាមរបស់ខ្ញុំ<sup>صلوات الله عليه وآله</sup> គេនឹងទៅជាខតិសោធន៍នៃអស់ឡោះហ្ន៍<sup>صلوات الله عليه وآله</sup> នៅលើផែនដីរបស់ព្រះអង្គ ហើយជា

មរតករបស់ព្រះអង្គ ដែលទ្រង់ប្រទានទុកចំពោះខ្ញុំរបស់ព្រះអង្គ គេជាបុត្ររបស់អាល់ ហ្វាសាន់ លើសលុប ប៊ិន អ៊ាលី គេគឺជា អ្នកដែលអស់ឈ្មោះហ្នឹង ព្រះមហាខ្ពង់ខ្ពស់ ទ្រង់និងបើកបង្ហាញនាមរបស់គេចំពោះពិភពលោក ទាំងភាគខាងកើតនិងខាងលិច គេ គឺអ្នកបាត់ខ្លួនពីបក្សពួក(ស្តីអស់)របស់គេ និងបណ្តាមិត្តភក្តិរបស់គេមួយរយៈ ដែលនៅក្នុងចន្លោះនោះនិងពុំមាននរណាបញ្ជាក់ឲ្យ ច្បាស់លាស់ ដល់តំណែងអ៊ីម៉ាមរបស់គេទេ ក្រៅពីបណ្តាអ្នកដែលអស់ឈ្មោះហ្នឹងសាកល្បងចិត្តក្នុងរឿងសទ្ធា ។" លោកយ៉ាបៀរ បាននិយាយថា៖ "ខ្ញុំបានទូលសួរលោកថា៖ "ឱវស្វីលុលឡោះហ្នឹង នៅមានប្រយោជន៍អ្វីនឹងប្រាកដឡើងចំពោះបក្សពួកគេ ក្នុង ចន្លោះវេលាបាត់ខ្លួនរបស់គេឬទេ?" ណាប៊ីបានឆ្លើយថា៖ "សូមស្បថចំពោះព្រះដែលតែងតាំងតថាគតឲ្យបន្តតំណែងណាប៊ី ពិត ប្រាកដ ពួកគេនឹងបានទទួលពន្លឺស្ទើរបស់គេ និងទទួលប្រយោជន៍ពីអំណាចគ្រប់គ្រងរបស់គេ ក្នុងចន្លោះវេលានៃការបាត់ខ្លួន របស់គេទៅ ប្រៀបបាននឹងមនុស្សទាំងឡាយបានទទួលប្រយោជន៍ពីដួងអាទិត្យ ទោះមានពពកមកបិទបាំងវាក៏ដោយ ។"

អ៊ីកម៉ាលុដូឌីន ក្បាល១ ទំព័រ២៥៣ និងក្នុងយៈណាបៀរ អាល់ម៉ាវ៉ាដ្ឋឌ្វោះ ទំព័រ១១៧ ដែលមានអត្ថន័យប្រហាក់ប្រហែលគ្នា ។

62- قَالَ مَالِكُ بْنُ أَنَسٍ عَنْ فَضْلِ الْإِمَامِ الصَّادِقِ (ع) : مَا رَأَتْ عَيْنٌ وَ لَا سَمِعَتْ أُذُنٌ وَ لَا خَطَرَ عَلَى قَلْبٍ بَشَرٍ أَفْضَلَ مِنْ جَعْفَرِ الصَّادِقِ فَضْلاً وَ عِلْماً وَ عِبَادَةً وَ وَرَعاً

بحار الأنوار/28/47

៦២. លោកម៉ាលីក ប៊ិន អាន់ណាស់ បានថ្លែងដល់គុណសម្បត្តិអ៊ីម៉ាស្វឌីក ថា៖ "ខ្សែចក្តុទាំងអម្បាលម៉ានពុំប្រទះឃើញ សេចក្តីពេញចិត្ត ត្រចៀកទាំងអម្បាលម៉ានមិនបានស្តាប់សំដីជាទីគាប់ចិត្ត និងបេះដូងរបស់បណ្តាអ្នកណានឹងមិនកក់ក្តៅដោយ សេចក្តីពេញចិត្ត នឹងសេចក្តីល្អប្រពៃរបស់អ្នកណាដ៏ច្រើនស្មើនឹងសេចក្តីល្អប្រពៃ ការចេះដឹង ការគោរពភក្តី និងការដាក់កាយ របស់លោកយ៉ាកហ្វារស្វឌីកឡើយ ។"

ប៊ីហារុល អាន់ណាវ ក្បាល៤៧ ទំព័រ២៨

63- قَالَ الْإِمَامُ الْحُسَيْنُ (ع) : فَالْعَمْرِي مَا الْإِمَامُ إِلَّا الْحَاكِمُ بِالْكِتَابِ، الْقَائِمُ بِالْقِسْطِ، الدَّائِنُ بِدَيْنِ الْحَقِّ، الْخَائِسُ نَفْسَهُ عَلَى ذَاتِ اللَّهِ

الارشاد/204

៦៣. អ៊ីម៉ា ហ្វាសាន់ បានមានវចនៈថា៖ "សូមស្បថចំពោះអាយុសង្ខាររបស់ខ្ញុំ មិនមែនជាអ៊ីម៉ាទេ ក្រៅពីអ្នកគ្រប់គ្រងដែល ប្រកាន់ខ្ជាប់នូវគោលច្បាប់នៃព្រះគម្ពីររបស់អស់ឈ្មោះហ្នឹង និងជាអ្នករក្សាទុកនូវយុត្តិធម៌ អ្នកប្រកាន់ខ្ជាប់នូវគោលសាសនា អ្នក ពិសោធន៍ខ្លួនឯងចំពោះគោលការណ៍របស់អស់ឈ្មោះហ្នឹងជានិច្ច ។"

អាល់អៀរស្វាដ្ឋ ក្បាល២០៤

### ការស្រឡាញ់អស់លុលបែត عليهم السلام

64- قَالَ رَسُولُ اللَّهِ (ص) : أَدَّبُوا أَوْلَادَكُمْ عَلَى ثَلَاثٍ : حُبِّ نَبِيِّكُمْ وَ حُبِّ أَهْلِ بَيْتِهِ وَ عَلَى قِرَاءَةِ الْقُرْآنِ

الجامع الصغير/14/1

៦៤. វីស្វីលុលឡោះហ្នឹង បានមានវចនៈថា៖ "ពួកលោកចូរហ្វឹកហ្វឺនប្រដៅបីប្រការនេះចំពោះកូនចៅរបស់លោកអ្នកនោះគឺ ឲ្យ ចេះស្រឡាញ់ណាប៊ីរបស់អស់លោក ឲ្យស្រឡាញ់ អស់លុលបែតរបស់អស់លោក ឲ្យសូត្រគម្ពីរអាល់គូរអាន ។"

អាល់យ៉ាស៊ី អ៊ីស្វាហ្វៀរ ក្បាលទី ១ ទំព័រ ១៤

65- قَالَ الْإِمَامُ الصَّادِقُ (ع) : مَنْ لَمْ يَقْدِرْ عَلَى صِلَاتِنَا فَلْيَصِلْ صَالِحِي مَوْلَانَا وَ مَنْ لَمْ يَقْدِرْ عَلَى زِيَارَتِنَا فَلْيُزِرْ صَالِحِي مَوْلَانَا يُكْتَبَ لَهُ

بحار الأنوار/354/74

៦៥. អ៊ីម៉ាំ ស្មឺឌីក្វិ صلوات الله عليه والسلام បានមានវចនៈថា៖ "អ្នកណាក៏ដោយដែលពុំអាចមានការទំនាក់ទំនងជាមួយពួកយើងបានទេនោះ ចូរគេ ទំនាក់ទំនងនិងមានគុណធម៌ក្នុងចំណោមជនដែលមានភក្តីភាពចំពោះពួកយើង អ្នកណាក៏ដោយដែលពុំអាចសួរសុខទុក្ខពួកយើង បានទេនោះ ចូរគេសួរសុខទុក្ខអ្នកមានគុណធម៌ក្នុងចំណោមជន ដែលមានភក្តីភាពចំពោះពួកយើង ព្រោះគុណសម្បត្តិនឹងត្រូវ ចារឹកទុកឲ្យពួកគេ ស្មើនឹងបានមកសួរសុខទុក្ខពួកយើងដែរ ។"

បីហារុល អាន់រ៉ាវ ក្បាល៧៨ ទំព័រ៣៥៤

66- قَالَ الْإِمَامُ مُحَمَّدٌ الْبَاقِرُ (ع) : أَفْضَلُ مَا يَتَقَرَّبُ بِهِ الْعِبَادُ إِلَى اللَّهِ عَزَّ وَ جَلَّ طَاعَةُ اللَّهِ وَ طَاعَةُ رَسُولِهِ وَ طَاعَةُ أَوْلِي الْأَمْرِ قَالَ أَبُو جَعْفَرٍ (ع) : حُبُّنَا إِيمَانٌ وَ بُغْضُنَا كُفْرٌ

الكافي/187/1

៦៦. អ៊ីម៉ាំ មូហាំម៉ាដ្ឋ អាល់ បាភ្លៀវ صلوات الله عليه والسلام មានវចនៈថា៖ "មធ្យោបាយល្អបំផុតដែលនាំឲ្យខ្ញុំទាំងឡាយបាននូវសេចក្តីជិតស្និទ្ធនឹង អល់ឡោះហ្វីរ្ស្តីព្រះគេជានុភាពនិងដឹងរឿង គឺការស្តាប់ព្រះបន្ទូលអល់ឡោះហ្វីរ្ស្តី ការស្តាប់ឱវាទអល់ឡោះហ្វីរ្ស្តីរបស់ព្រះ សាស្តា صلوات الله عليه និងការស្តាប់ឱវាទបណ្តាអ្នកកាន់អំណាច(បណ្តាអ៊ីម៉ាំអាល់លុល-បៃត) ។" អ៊ីម៉ាំយ៉ាត្រា صلوات الله عليه والسلام បានមានវចនៈបន្ថែមថា៖ "សេចក្តីស្រឡាញ់ដែលមានមកលើពួកយើងជាជំនឿ(អ៊ីម៉ាន) ឯកំហឹងដែលមានមកលើពួកយើងជាការបដិសេធសាសនា (កាហ្វៀរ) ។"

អាល់កាហ្វី ក្បាលទី១ទំព័រ១៨៧

67- قَالَ الْإِمَامُ الصَّادِقُ (ع) : إِنَّ فَوْقَ كُلِّ عِبَادَةٍ عِبَادَةٌ وَ حُبُّنَا أَهْلَ الْبَيْتِ أَفْضَلُ عِبَادَةٍ

بحار الأنوار/91/27

៦៧. អ៊ីម៉ាំ ស្មឺឌីក្វិ صلوات الله عليه والسلام មានវចនៈថា៖ " ពិតណាស់ ការបម្រើអល់ឡោះហ្វីរ្ស្តីនោះមានច្រើនថ្នាក់ច្រើនជាន់ តែសេចក្តីស្រឡាញ់ ដែលមានមកលើពួកយើង អាល់លុល-បៃត ជាថ្នាក់ខ្ពស់មួយ ។"

បីហារុល អាន់រ៉ាវ ក្បាល២៧ ទំព័រ៩១

### ការប្រព្រឹត្តិល្អប្រពៃ

68- قَالَ رَسُولُ اللَّهِ (ص) : أَلَا أَنْبَأُكُمْ بِالْمُؤْمِنِ؟ مَنْ سَلِمَ الْمُسْلِمُونَ مِنْ لِسَانِهِ وَ يَدِهِ... وَ الْمُؤْمِنُ حَرَامٌ عَلَى الْمُؤْمِنِ أَنْ يَظْلِمَهُ أَوْ يَحْدِلَهُ أَوْ يَغْتَابَهُ أَوْ يَدْفَعَهُ دَفْعَةً

الكافي/235/2

៦៨. រឺស្វីលុលឡោះហ្វីរ្ស្តី صلوات الله عليه មានវចនៈថា៖ "តថាគត صلوات الله عليه មិនទាន់បានប្រាប់អស់លោកអំពីអត្ថន័យរបស់ "អ្នកសទ្ធា" ទេឬ ? អ្នកសទ្ធា នោះគឺអ្នកដែលធ្វើឲ្យបណ្តាអ្នកសទ្ធាមានការជឿជាក់ចំពោះខ្លួនគេ ទាំងចិត្ត និងទាំងទ្រព្យសម្បត្តិរបស់ពួកគេ ។ តថាគត صلوات الله عليه មិន បានប្រាប់អស់លោកអំពីអត្ថន័យរបស់ "មុស្លីម" ទេឬ ? មុស្លីមគឺអ្នកដែលធ្វើឲ្យបណ្តាមុស្លីមផុតភ័យពីអណ្តាត និងដៃរបស់គេ ។ អ្នកសទ្ធាត្រូវហាមមិនឲ្យប្រព្រឹត្តខុសចំពោះអ្នកសទ្ធាដទៃទៀត ឬបោកប្រាសគេ ឬនិយាយអាក្រក់អំពីគេ ឬប្រាសគេចោលភ្លាមៗ ។"

អាល់កាហ្វីយ័ ក្បាល២ ទំព័រ២៣៥

69- قَالَ الْإِمَامُ الصَّادِقُ (ع) : لَا يَبْغِي لِلْمُؤْمِنِ أَنْ يَجْلِسَ مَجْلِسًا يُعْصَى اللَّهُ فِيهِ وَ لَا يَقْدِرُ عَلَى تَغْيِيرِهِ

الکافی/374/2

៦៩. អ៊ីម៉ាំ សួរខ្ញុំកូសលាតាមសំណួរថា៖ "អ្នកសម្រាប់ចូលរួមក្នុងការប្រជុំណាមួយដែលប្រព្រឹត្តលើសបទបញ្ញត្តិរបស់អស់ឡោះហ្ន៎ ដោយអ្នកនោះពុំមានសមត្ថភាពបញ្ឈប់វាបានឡើយ ។"

អាល់កាហ្វីយ័ ក្បាល២ ទំព័រ៣៧៤

70- قَالَ الْإِمَامُ الصَّادِقُ (ع) : مَنْ صَدَقَ لِسَانُهُ زَكَى عَمَلُهُ، وَ مَنْ حَسَنَتْ نَبِيَّتُهُ زَادَ اللَّهُ فِي رِزْقِهِ وَ مَنْ حَسُنَ بَرُّهُ بِأَهْلِهِ زَادَ اللَّهُ فِي عُمْرِهِ

الخصال/88/1

៧០. អ៊ីម៉ាំ សួរខ្ញុំកូសលាតាមសំណួរថា៖ "បុគ្គលណាដែលមានសច្ចៈវាចា ទង្វើរបស់អ្នកនោះនឹងបរិសុទ្ធ ។ បុគ្គលណាដែលមានចេតនាល្អ អស់ឡោះហ្ន៎នឹងបង្កើនជីវិត(គ្រឿងផ្គត់ផ្គង់ជីវិត)ដល់អ្នកនោះ ។ បុគ្គលណាមានមេត្រីភាពចំពោះសមាជិកគ្រួសាររបស់គេ អស់ឡោះហ្ន៎នឹងធ្វើឲ្យជីវិតរបស់អ្នកនោះវែង ។"

អាល់យ៉ាស្វល់ ក្បាល១ ទំព័រ៨៨

71- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : جَاءَ رَجُلًا إِلَى النَّبِيِّ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ: فَقَالَ عَلَّنِي عَمَلًا يُحِبُّنِي اللَّهُ تَعَالَى عَلَيْهِ وَ يُحِبُّنِي الْمَخْلُوقُونَ وَ يُثْرِي اللَّهُ مَالِي وَ يُصِحِّحَ بَدَنِي وَ يُطِيلَ عُمْرِي وَ يَحْشُرُنِي مَعَكَ، قَالَ: هَذِهِ سِتُّ حِصَالٍ تَحْتَاجُ إِلَى سِتِّ حِصَالٍ: إِذَا أَرَدْتَ أَنْ يُحِبَّكَ اللَّهُ فَخَمَّهُ وَآتَقَهُ، وَ إِذَا أَرَدْتَ أَنْ يُحِبَّكَ الْمَخْلُوقُونَ فَأَحْسِنِ إِلَيْهِمْ وَ اِرْضُ مَا فِي أَيْدِيهِمْ، وَ إِذَا أَرَدْتَ أَنْ يُثْرِيَ اللَّهُ مَالَكَ فَزَكِّهِ، وَ إِذَا أَرَدْتَ أَنْ يُصِحِّحَ اللَّهُ بَدَنَكَ فَأَكْثِرْ مِنَ الصَّدَقَةِ، وَ إِذَا أَرَدْتَ أَنْ يُطِيلَ اللَّهُ عُمْرَكَ فَصِلْ ذَوِي أَرْحَامِكَ، وَ إِذَا أَرَدْتَ أَنْ يَحْشُرَكَ اللَّهُ مَعِي فَأَطِلِ السُّخُودَ بَيْنَ يَدَيِ اللَّهِ الْوَاحِدِ الْمَهَّارِ.

سفينة البحار/599/1

៧១. អ៊ីម៉ាំ អាមីរុល មុមីនីន អាឡី លើសលាតាមសំណួរថា៖ "បុរសម្នាក់បានមករកវិស្វលុលឡោះហ្ន៎ ហើយបានសូមឲ្យលោកបង្ហាត់គាត់ឲ្យស្គាល់នូវទង្វើមួយដែលធ្វើឲ្យអស់ឡោះហ្ន៎ ព្រះដ៏ផ្តុំផ្តើង និងបណ្តាមនុស្សស្រឡាញ់គាត់ ដែលធ្វើឲ្យគាត់មានទ្រព្យសម្បត្តិច្រើនឡើង ដែលធ្វើឲ្យខ្លួនគាត់មានសុខភាពល្អ ដែលធ្វើឲ្យអាយុរបស់គាត់វែង និងដែលធ្វើឲ្យគាត់បាននៅរួមជាមួយលោក(វិស្វលុលឡោះហ្ន៎) ។" វិស្វលុលឡោះហ្ន៎ មានសំណួរថា៖ "មានប្រការដែលអាស្រ័យខុសគ្នាសម្បត្តិគឺ៖ ១-បើអ្នកចង់ឲ្យអស់ឡោះហ្ន៎ស្រឡាញ់អ្នក ចូរអ្នកខ្លាចព្រះអង្គ ហើយចូរអ្នករក្សាខ្លួនអ្នកឲ្យបានឆ្ងាយពីបាប ។ ២-បើអ្នកចង់ឲ្យមនុស្សស្រឡាញ់អ្នក ចូរអ្នកមានមេត្តាធម៌ដល់ពួកគេ និងចូរបដិសេធអ្វីដែលមាននៅក្នុងដៃរបស់ពួកគេ ។ ៣-បើអ្នកចង់ឲ្យអស់ឡោះហ្ន៎បង្កើនទ្រព្យសម្បត្តិរបស់អ្នក ចូរអ្នកជម្រះវាដោយបរិច្ចាគស្មារតី ។ ៤-បើអ្នកចង់ឲ្យអស់ឡោះហ្ន៎ថែរក្សាសុខភាពឲ្យបានល្អ ចូរអ្នកបរិច្ចាគទានឲ្យញឹកញយ ។ ៥-បើអ្នកចង់ឲ្យអស់ឡោះហ្ន៎ធ្វើឲ្យអ្នកមានជីវិតយឺនយូរ ចូរអ្នកមានមេត្រីភាពចំពោះញាតិបងប្អូនរបស់អ្នក ។ ៦-បើអ្នកចង់ឲ្យអស់ឡោះហ្ន៎នាំអ្នកទៅនៅជាមួយតថាគត ចូរអ្នកស្វ័យដូចយូរៗចំពោះអស់ឡោះហ្ន៎ ព្រះឯកទោល ព្រះដ៏មានអំណាចលើសលុប ។"

សាហ្វីណាទុល ប៊ីហ្គារ ក្បាល១ ទំព័រ៥៩៩

72- عَنِ الْحَارِثِ بْنِ الدَّلْهَاتِ مَوْلَى الرَّضَا (ع) قَالَ سَمِعْتُ أَبَا الْحَسَنِ (ع) يَقُولُ لَا يَكُونُ الْمُؤْمِنُ مُؤْمِنًا حَتَّى يَكُونَ فِيهِ ثَلَاثُ حِصَالٍ: سُنَّةٌ مِنْ رَبِّهِ، وَ سُنَّةٌ مِنْ نَبِيِّهِ، وَ سُنَّةٌ مِنْ وَدِيِّهِ، فَالسُّنَّةُ مِنْ رَبِّهِ: كِتْمَانُ سِرِّهِ قَالَ اللَّهُ عَزَّ وَ جَلَّ (عَالِمُ الْغَيْبِ فَلَا يُظْهِرُ عَلَى غَيْبِهِ أَحَدًا إِلَّا مَنِ ارْتَضَى مِنْ رَسُولٍ) وَ أَمَّا السُّنَّةُ مِنْ نَبِيِّهِ: فَمُدَارَاةُ النَّاسِ فَإِنَّ اللَّهَ عَزَّ وَ جَلَّ أَمَرَ نَبِيَّهُ بِمُدَارَاةِ النَّاسِ فَقَالَ (خُذِ الْعَفْوَ وَأْمُرْ بِالْعُرْفِ وَ أَعْرِضْ عَنِ الْجَاهِلِينَ) وَ أَمَّا السُّنَّةُ مِنْ وَدِيِّهِ: فَالصَّبْرُ فِي الْبَأْسَاءِ وَ الصَّرَاءِ فَإِنَّ اللَّهَ عَزَّ وَ جَلَّ يَقُولُ (وَ الصَّابِرِينَ فِي الْبَأْسَاءِ وَ الصَّرَاءِ)

عيون أخبار الرضا/256/1



៧២. លោកហ្គារីស្ទ ប៊ិន អាដុំឌីហាស្ទ អ្នកបម្រើរបស់អ៊ីម៉ា រីដ្ឋី صلوات الله عليه والسلام បាននិយាយថា៖ "ខ្ញុំបានឮអ៊ីម៉ា ហ្គាសាន់ រីដ្ឋី صلوات الله عليه والسلام មានវចនៈថា៖ "អ្នកសទ្ធាពុំទាន់ទៅជាអ្នកសទ្ធាដ៏ពិតប្រាកដទេ លុះណាតែអ្នកនោះមានគុណសម្បត្តិក្នុងខ្លួនដូចតទៅនេះគឺ ចរិយារបស់ព្រះជាម្ចាស់ ﷺ របស់គេ ចរិយារបស់វិស្វលរបស់ព្រះអង្គ ﷺ និងចរិយារបស់វាលី(អ៊ីម៉ា)របស់ព្រះអង្គ ﷺ ។ ចរិយារបស់ព្រះជាម្ចាស់របស់គេនោះគឺ រក្សាអាថ៌កំបាំងរបស់ព្រះអង្គ អល់ឡោះហ្វ្លែ ﷺ មានព្រះឱង្ការថា៖ "ទ្រង់តែមួយគត់ដែលដឹងអាថ៌កំបាំង ហើយទ្រង់មិនឲ្យអ្នកណាដឹងអាថ៌កំបាំងនោះឡើយ លើកលែងតែអ្នកដែលទ្រង់គាប់ព្រះហឫទ័យ ដែលបណ្តាំវិស្វល... (សូរ. ៧២អា.២៦-២៧)" ។ ចរិយារបស់វិស្វលរបស់ព្រះអង្គនោះគឺ សំណេះសំណាលជាមួយប្រជារាស្ត្រ ព្រោះការពិត អល់ឡោះហ្វ្លែ ﷺ ព្រះដ៏មានមហិទ្ធិប្បទិ និងដ៏រុងរឿង មានព្រះបញ្ជាមកកាន់វិស្វលរបស់ព្រះអង្គ ﷺ ឲ្យមានការសំណេះសំណាល ជាមួយប្រជារាស្ត្រទាំងឡាយដោយមានព្រះបន្ទូលថា៖ "ចូរអ្នកប្រកាន់នូវអហោសិកម្ម! ចូរអ្នកបង្គាប់ឲ្យធ្វើល្អ! ចូរអ្នកដាក់ចេញពីមនុស្សទាំងឡាយដែលគ្មានសណ្តាប់ (សូរោះត្ថីទី៧ អាយ៉ាស្តុទី១៩៩) ។" ឯចរិយារបស់វាលីរបស់ព្រះអង្គនោះគឺ មានការអត់ធ្មត់ក្នុងពេលអាសន្ន និងក្នុងឱកាសល្អ ព្រោះអល់ឡោះហ្វ្លែ ﷺ ព្រះដ៏មានមហិទ្ធិប្បទិ និងដ៏ផ្តុំផ្អើង មានព្រះបន្ទូលថា៖ "...អ្នកមានខន្តីធម៌ទាំងក្នុងពេលខ្វះខាត និងក្នុងពេលក្តៅក្រហាយ..."

(សូរោះត្ថីទី២ អាយ៉ាស្តុទី១៧៧) ។"

អ៊ូយុន អាក់បារអើរីដ្ឋី ក្បាល១ ទំព័រ២៥៦

73- قَالَ الْإِمَامُ الْحَوَاضِدُ (ع) : الْمُؤْمِنُ يَخْتَارُ إِلَى ثَلَاثِ خِصَالٍ: تَوْفِيقُ مِنَ اللَّهِ، وَ وَاِعْظُ مِنْ نَفْسِهِ، وَ قَبُولُ مِمَّنْ يَنْصَحُهُ

منتهى الآمال/2/554

៧៣. អ៊ីម៉ា យ៉ាហ្គាដ្ឋ صلوات الله عليه والسلام មានវចនៈថា៖ "អ្នកសទ្ធារមែងមានគុណធម៌៣ប្រការគឺ ជ័យជំនះមកពីអល់ឡោះហ្វ្លែ ﷺ ស្តីដាស់តឿនខ្លួនឯង និងព្រមទទួលការដាស់តឿនពីអ្នកដទៃដែលដាស់តឿនខ្លួន ។"

មុនតាហ្គាល់ អាម៉ាល់ ក្បាល២ ទំព័រ៥៥៥

74- قِيلَ لِعَلِيِّ بْنِ الْحُسَيْنِ (ع) كَيْفَ أَصْبَحْتَ يَا بَنَ رَسُولِ اللَّهِ؟ قَالَ: أَصْبَحْتُ مَطْلُوبًا بِإِمَانِ خِصَالٍ: اللَّهُ تَعَالَى يَطْلُبُنِي بِالْقَرَائِصِ، وَ النَّبِيُّ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ بِالسُّنَّةِ وَالْعِيَالِ بِالْمَوْتِ، وَ النَّفْسُ بِالشَّهْوَةِ، وَ الشَّيْطَانُ بِالمَعْصِيَةِ وَالْحَافِظَانِ بِصِدْقِ الْعَمَلِ، وَ مَلَكُ الْمَوْتِ بِالرُّوحِ، وَ الْقَبْرِ بِالْحَسَدِ، فَأَنَا بَيْنَ هَذِهِ الْخِصَالِ مَطْلُوبٌ

بحار الأنوار/176/15

៧៤. មានគេសួរអ៊ីម៉ា អាលី ប៊ិន ហ្វ្លែសនី صلوات الله عليه والسلام ថា៖ "ឱបុត្ររបស់វិស្វលលុះហ្វ្លែ ﷺ តើលោកចាប់ផ្តើមរាល់ព្រឹកដោយធ្វើអ្វីខ្លះ?" អ៊ីម៉ា صلوات الله عليه والسلام បានឆ្លើយថា៖ "តថាគត صلوات الله عليه والسلام ចាប់ផ្តើមរាល់ព្រឹកដោយស្ថិតនៅក្នុងសភាពនៃបុគ្គលដែលចាំបាច់ត្រូវមានគុណធម៌ ៨ ប្រការ គឺ៖ អល់ឡោះហ្វ្លែ ﷺ ព្រះដ៏ផ្តុំផ្អើង ទាមទារឲ្យតថាគត صلوات الله عليه والسلام បំពេញបទបញ្ញត្តិផ្សេងៗ, វិស្វលលុះហ្វ្លែ ﷺ ទាមទារឲ្យតថាគត صلوات الله عليه والسلام ប្រតិបត្តិតាមសុំណាស់របស់លោក, បន្ទុកគ្រួសារទាមទារគ្រឿងផ្គត់ផ្គង់ជីវិត, អាត្មាស្រែករកតណ្ហា, ស្មៃតួនទាមទារឲ្យតថាគត صلوات الله عليه والسلام ប្រព្រឹត្តអំពើបាប, ទេវតាការពារទាំងពីរអង្គទាមទារឲ្យតថាគត صلوات الله عليه والسلام មានគុណធម៌, ទេវតាយមបាលទាមទារវិញ្ញាណតថាគត صلوات الله عليه والسلام, ឯផ្លូវទាមទាររាងកាយតថាគត صلوات الله عليه والسلام ។ តថាគត صلوات الله عليه والسلام ត្រូវឡើមព័ទ្ធជុំជិតដោយប្រការទាំងនេះ ។"

ប៊ីហ្គារុនអាន់វ៉ា ក្បាល៧៦ ទំព័រ១៥

75- قَالَ الْإِمَامُ الصَّادِقُ (ع) : إِنَّ الْمُؤْمِنَ مَنْ يَخَافُهُ كُلُّ شَيْءٍ وَ ذَلِكَ أَنَّهُ عَزِيزٌ فِي دِينِ اللَّهِ وَ لَا يَخَافُ مِنْ شَيْءٍ ۖ وَ هُوَ عَلَامَةٌ كُلِّ مُؤْمِنٍ

بحار الأنوار/305/67

៧៥. អ៊ីម៉ា ស្វឌ្ឋិក្ខ صلوات الله عليه والسلام មានវចនៈថា៖ " ការពិត អ្នកមានសទ្ធាធ្វើសព្វសារពើតក់ស្លុត ព្រោះសាសនារបស់អល់ឡោះហ្វ្លែ ﷺ ធ្វើឲ្យគេឲ្យមានឥទ្ធិពល ហើយគេមិនតក់ស្លុតនឹងសព្វសារពើទេ នោះគឺចរិតលក្ខណៈរបស់អ្នកមានសទ្ធាគ្រប់រូប ។"

### ស៊ីអាស្តុរបស់អាស្តុលុលបែត្តនិងគុណសម្បត្តិរបស់ពួកគេ عليهم السلام

76- عَنْ جَابِرٍ عَنْ أَبِي جَعْفَرٍ (ع) قَالَ لِي: يَا جَابِرُ أَيَكْتَفِي مَنْ يَنْتَحِلُ الشَّيْئِيعَ أَنْ يَقُولَ بِحُبِّنَا أَهْلَ الْبَيْتِ فَوَاللَّهِ مَا شِيعُنَا إِلَّا مَنْ اتَّقَى اللَّهَ وَ أَطَاعَهُ، وَ مَا كَانُوا يُعْرِفُونَنِي إِلَّا بِالْتَّوَّاضِعِ وَالتَّخَشُّعِ وَ الْأَمَانَةِ، وَ كَثْرَةِ ذِكْرِ اللَّهِ وَ الصَّوْمِ وَ الصَّلَاةِ وَ الْبِرِّ بِالْوَالِدَيْنِ وَ التَّعَاهُدِ لِلْجِيرَانِ مِنَ الْفُقَرَاءِ وَ أَهْلِ الْمَسْكَنَةِ وَ الْغَارِمِينَ وَ الْأَيْتَامِ وَ صِدْقِ الْحَدِيثِ وَ تِلَاوَةِ الْقُرْآنِ وَ كَفِّ الْأَلْسُنِ عَنِ النَّاسِ إِلَّا مِنْ خَيْرٍ، وَ كَانُوا أَمْنَاءَ عَشَائِرِهِمْ فِي الْأَشْيَاءِ ... الْحَدِيثِ

الكافي/2/74

៧៦. លោកយ៉ាបៀរបានថ្លែងថា៖ "អ៊ីម៉ា អាច្វិ យ៉ាក្តុហ្សារ صلوات الله عليه والسلام មានវចនៈថា៖ "ឱយ៉ាបៀរ អ្នកដែលអះអាងថាខ្លួនជាស្ត្រីអាស្តុ ដោយប្តេជ្ញាថាគេស្រឡាញ់ពួកយើង អាស្តុលុលបែត្តនោះ តើគ្រប់គ្រាន់ហើយឬ? សូមស្ម័គ្រចំពោះអល់ឡោះហ្វ្លៃ ع គេមិនទាន់ជាស្ត្រីអាស្តុ របស់ពួកយើងនៅឡើយទេ លុះណាតែគេខ្លាចអល់ឡោះហ្វ្លៃ ع និងស្តាប់បង្គាប់ព្រះអង្គ ع ។ យ៉ាបៀរអើយ ពួកគេនឹងមិនត្រូវទទួលស្គាល់ លើកលែងតែពួកគេបន្ទាបខ្លួន, ចុះចូលស៊ប់, តៀងត្រង់, បូងសូងអល់ឡោះហ្វ្លៃ ع ច្រើនបំផុត, កាន់សីលអត់អាហារ និង នមស្ការ(ស្រឡាតូ), ប្រព្រឹត្តល្អចំពោះមាតាបិតា, យកចិត្តទុកដាក់នឹងជនក្រីក្រ ជនគោកយ៉ាក ជនជំពាក់បំណុលគេ និងក្មេងកំព្រាដែលនៅក្បែរខ្លួន, និយាយការពិត, សូត្រគូរអាន, មិនរលាស់អណ្តាតនិយាយរឿងគេ រៀបរយនៃនិយាយល្អអំពីអ្នកនោះ, និងជាទីទុកចិត្តរបស់បណ្តាញាតិក្នុងកិច្ចការអ្វីមួយ... ។"

អាល់កាហ្វីយ៍ ក្បាល២ ទំព័រ៧៤

77- قَالَ حَدَّثَنَا سُلَيْمَانُ بْنُ مَهْرَانَ قَالَ دَخَلْتُ عَلَى الصَّادِقِ جَعْفَرِ بْنِ مُحَمَّدٍ (ع) وَ عِنْدَهُ نَفَرٌ مِنَ الشَّيْئِعَةِ، فَسَمِعْتُهُ وَ هُوَ يَقُولُ مَعَاشِرَ الشَّيْئِعَةِ: كُونُوا لَنَا زَيْنًا وَ لَا تَكُونُوا عَلَيْنَا شَيْنًا، فَوَلُّوا لِلنَّاسِ حُسْنًا، وَ احْفَظُوا أَلْسِنَتَكُمْ وَ كُفُّوا عَنِ الْفُضُولِ وَ فَبِيحِ الْقَوْلِ

الامالي/400

៧៧. លោកស្វីឡែម៉ាន ប៊ិន ម៉ះហ្វ្លៃន បាននិយាយថា៖ "ខ្ញុំជួបអ៊ីម៉ា ស្វីឡិក្វិ យ៉ាក្តុហ្សារ ប៊ិន មូហ្វាម៉ាដ្វី صلوات الله عليه والسلام កាលនោះមានស្ត្រីអាស្តុមួយក្រុមអង្គុយជាមួយលោកៗបានមានវចនៈទៅកាន់ពួកនោះថា៖ "អស់លោកចូរជាគ្រឿងលំអដ៏ប្រណិតរបស់ពួកយើង និងចូរកុំជាទីអាម៉ាស់សម្រាប់ពួកយើង អស់លោកចូរប្រើវាប្រពៃនឹងប្រជាពលរដ្ឋ ចូរការពារអណ្តាតរបស់អស់លោក ចូរកុំនិយាយច្រើនហួសហេតុនិងកុំនិយាយប្រមាថ ។"

អាល់អាម៉ាលី ទំព័រ១២៤

78- عَنْ عَبْدِ اللَّهِ بْنِ بُكَيْرٍ عَنْ أَبِي عَبْدِ اللَّهِ (ع) قَالَ: إِنَّا لَنُحِبُّ مَنْ كَانَ عَاقِلًا فَهَمًّا فَغَيْهَا حَلِيمًا مُدَارِيًّا صَبُورًا صَدُوقًا وَفِيًّا، إِنَّ اللَّهَ عَزَّ وَ جَلَّ خَصَّ الْأَنْبِيَاءَ (ع) بِمَكَارِمِ الْأَخْلَاقِ، فَمَنْ كَانَتْ فِيهِ فَلْيَحْمَدِ اللَّهَ عَلَى ذَلِكَ وَ مَنْ لَمْ تَكُنْ فِيهِ فَلْيَتَضَرَّعْ إِلَى اللَّهِ عَزَّ وَ جَلَّ وَ لْيَسْأَلْهُ إِيَّاهُ، قَالَ قُلْتُ جُعِلَتْ فِدَاكَ وَ مَا هُنَّ؟ قَالَ: هُنَّ الْوَرَعُ، وَ الْقِنَاعَةُ، وَ الصَّبْرُ، وَ الشُّكْرُ، وَ الْحِلْمُ، وَ الْحَيَاءُ، وَ السَّخَاءُ، وَ الشَّجَاعَةُ، وَ الْغَيْرَةُ وَ الْبِرُّ، وَ صِدْقُ الْحَدِيثِ، وَ آدَاءُ الْإِمَانَةِ

الكافي/2/56

៧៨. លោកអុប្បុលឡោះហ្វ្លៃ ប៊ិន ប៊ូកែរ បាននិយាយថា៖ "អ៊ីម៉ាអុប្បុលឡោះហ្វ្លៃ (អ៊ីម៉ាស្វីឡិក្វិ) صلوات الله عليه والسلام មានវចនៈថា៖ "ពិតណាស់ពួកយើងស្រឡាញ់ជនទាំងឡាយណាដែលមានគតិបណ្ឌិត វាងវៃ ចេះដឹង តម មានអំណត់ ជាទីទុកចិត្តនិងស្មោះត្រង់ ។ ពិតប្រាកដ អល់ឡោះហ្វ្លៃ ع ព្រះដ៏មានមហិទ្ធិបូទ្វិ និងម៉ុឡើង បានប្រទានចរិយាដ៏បរវរដល់វិស្វលុលឡោះហ្វ្លៃ صلوات الله عليه والسلام ។ ដូច្នោះ អ្នកណាមានវត្ថុទាំងនេះនៅក្នុងខ្លួន គប្បីបូងសូងអល់ឡោះហ្វ្លៃ ع ដែលខ្លួនបានទទួលវត្ថុនោះ រីឯអ្នកដែលមិនមានវត្ថុនោះទេ គប្បីបង្ហូរទឹកភ្នែកនិង

អង្វរសុំវត្ថុនោះចំពោះអល់ឡោះហ្ន៎ عَلَيْهِ السَّلَام ព្រះដ៏មានមហិទ្ធិបូជានិងដ៏ផ្អែផ្អើង ។" លោកបានសួរទៀតថា៖ "តើវត្ថុទាំងនោះគឺអ្វីទៅ?" អ៊ីម៉ាំ صَلَاتِ اللَّهِ عَلَيْهِ السَّلَام បានតបថា៖ "វត្ថុទាំងនោះគឺ សទ្ទាសិបចំពោះអល់ឡោះហ្ន៎ عَلَيْهِ السَّلَام សេចក្តីពេញចិត្ត អំណត់អត់ធន់ កតញ្ញូ សេចក្តីត្រាប្រណី សេចក្តីរម្យទម មានចិត្តទូលំទូលាយ សេចក្តីក្លាហាន ភាពមានទឹកចិត្តរីករាយ មេត្តាធម៌ សច្ចៈវាចា និងសេចក្តីទៀងត្រង់ក្នុងការ ទទួលបញ្ញើ ។"

អាល់កាហ្វីយ៍ ក្បាល២ ទំព័រ៥៦

79- قَالَ الْإِمَامُ الْبَاقِرُ (ع) : مَنْ كَانَ لِلَّهِ مُطِيعًا فَهُوَ لَنَا وَلِيٌّ وَ مَنْ كَانَ لِلَّهِ عَاصِيًا فَهُوَ لَنَا عَدُوٌّ

الكافي/2/75

៧៩. អ៊ីម៉ាំ បាក្យៀរ صَلَاتِ اللَّهِ عَلَيْهِ السَّلَام មានវចនៈថា៖ "អ្នកណាគោរពប្រតិបត្តិតាម អល់ឡោះហ្ន៎ عَلَيْهِ السَّلَام អ្នកនោះជាមិត្តរបស់ពួកយើង ឯអ្នកណា ប្រព្រឹត្តិល្មើសនឹងអល់ឡោះហ្ន៎ عَلَيْهِ السَّلَام អ្នកនោះជាសត្រូវរបស់ពួកយើង ។"

អាល់កាហ្វីយ៍ ក្បាល២ ទំព័រ៧៥

### បាបនិងផលរបស់វា

80- قَالَ رَسُولُ اللَّهِ (ص) : لَا تَنْظُرُ إِلَى صِعْرِ الْخَطِيئَةِ وَلَكِنْ انظُرْ إِلَى مَنْ عَصَيْتَ

مستدرک الوسائل/11/330 & بحار الأنوار/77/79

៨០. រ៉ស្មីលុលឡោះហ្ន៎ صَلَاتِ اللَّهِ عَلَيْهِ السَّلَام មានវចនៈថា៖ "ចូរកុំពិចារណាអំពីភាពតូចតាចរបស់បាប តែចូរពិចារណាដល់អ្នកដែលលោកបាន ប្រព្រឹត្តិអំពើបាបចំពោះគេ ។"

មុសតាដ្ឋវរក អាល់វ៉ាសាអ៊ីល ក្បាល១១ ទំព័រ៣៣០, ប៊ីហ្គារុល អាន់វ៉ារ ក្បាល៧៧ ទំព័រ៧៩

81- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : مَنْ أَرَادَ مِنْكُمْ أَنْ يَعْلَمَ كَيْفَ مَنَزَلَتُهُ عِنْدَ اللَّهِ فَلْيَنْظُرْ كَيْفَ مَنَزَلَهُ اللَّهُ مِنْهُ عِنْدَ الذُّنُوبِ، كَذَلِكَ مَنَزَلَتُهُ عِنْدَ اللَّهِ تَبَارَكَ وَ تَعَالَى

بحار الأنوار/70/18

៨១. អ៊ីម៉ាំ អាមីរុល មុមីនីន អ៊ាលី صَلَاتِ اللَّهِ عَلَيْهِ السَّلَام មានវចនៈថា៖ "បើអ្នកណាមួយក្នុងចំណោមអស់លោកចង់ដឹងអំពីឋានៈរបស់ខ្លួនចំពោះ អល់ឡោះហ្ន៎ عَلَيْهِ السَّلَام ចូរអ្នកនោះពិចារណាអំពីការទាក់ទងរវាងខ្លួនគេនិងបាបរបស់គេ ដែលមានចំពោះអល់ឡោះហ្ន៎ عَلَيْهِ السَّلَام ។ នោះគឺកំរិតនៃ ឋានៈរបស់គេចំពោះអល់ឡោះហ្ន៎ عَلَيْهِ السَّلَام ព្រះដ៏ប្រកបដោយសិរីសួស្តី និងដ៏ខ្ពង់ខ្ពស់ ។"

ប៊ីហ្គារុល អាន់វ៉ារ ក្បាល៧០ ទំព័រ១៨

82- قَالَ الْإِمَامُ الصَّادِقُ (ع) : أَمَا تَعْلَمُونَ أَنَّ أَعْمَالَكُمْ تُعْرَضُ عَلَيْهِ فَإِذَا رَأَى فِيهَا مَعْصِيَةً سَاءَهُ ذَلِكَ فَلَا تَسْؤُوا رَسُولَ اللَّهِ وَ سُرُوءَهُ

الكافي/1/219

៨២. អ៊ីម៉ាំ ស្រីឌីក្ខ صَلَاتِ اللَّهِ عَلَيْهِ السَّلَام មានវចនៈថា៖ "អស់លោកដឹងឬទេថា ពិតប្រាកដណាស់ ផលនៃទង្វើរបស់អស់លោកនឹងត្រូវនាំទៅជួប លោក (រ៉ស្មីលុលឡោះហ្ន៎ صَلَاتِ اللَّهِ عَلَيْهِ السَّلَام) ។ ដូច្នេះ ពេលលោកឃើញថាវាជាបាបចំពោះអល់ឡោះហ្ន៎ عَلَيْهِ السَّلَام លោកនឹងមានទោមនស្សនឹងទង្វើ ទាំងនោះ ។ ដូច្នេះ ចូរកុំធ្វើឲ្យរ៉ស្មីលុលឡោះហ្ន៎ صَلَاتِ اللَّهِ عَلَيْهِ السَّلَام មានទុក្ខ តែចូរធ្វើឲ្យលោកមានសោមនស្សវិញ ។"

អាល់ កាហ្វីយ៍ ក្បាល១១ ទំព័រ២១៩

غرر الحكم/235

៨៣. អ៊ីម៉ា អាមីរុល មុមីនីន អ៊ាលី صلوات الله عليه មានវចនៈថា៖ "ខ្លះការអភ័យទោសជាប្រការអាក្រក់បំផុតមួយក្នុងចំណោមការខ្លះខាតទាំងពួង ។ ការប្រញាប់សងសឹកជាបាបដ៏ធំបំផុត (ក្នុងចំណោមបាបទាំងពួង) ។"

គួររុលហ្គីកាំ ទំព័រ២៣៥

84- عَنِ الْأَصْبَغِ بْنِ نُبَاتَةَ عَنْ عَلِيٍّ (ع) قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آله: إِذَا عَضِبَ اللَّهُ عَزَّ وَ جَلَّ عَلَى أُمَّةٍ وَ لَمْ يَنْزِلْ بِهَا الْعَذَابُ غَلَّتْ أَسْعَارُهَا، وَ قَصُرَتْ أَعْمَارُهَا، وَ لَمْ تَرِيحْ تُجَارُهَا، وَ لَمْ تَزُكْ نِمَارُهَا، وَ لَمْ تَغْزُرْ أَنْهَارُهَا، وَ حَبِسَ عَنْهَا أَمْطَارُهَا، وَ سَلَّطَ عَلَيْهَا شِرَارُهَا

الخصال/2/360

៨៤. លោកអាស្វ័បាត្ត ប៊ិន ណាបាតៈត៍ បានធ្វើសេចក្តីថ្លែងការណ៍អំពីអ៊ីម៉ាអ៊ាលី صلوات الله عليه ដែលមានវចនៈថា រីស្វីលុលឡោះហ្គី عليه السلام មានវចនៈថា៖ "កាលអល់ឡោះហ្គី عليه السلام ព្រះដ៏មានមហិទ្ធិបូទិ និងដ៏រុងរឿង ទ្រង់ព្រះពិរោធនឹងប្រជារាស្ត្រមួយក្រុម ហើយព្រះអង្គមិនដាក់ទោសពួកនោះដោយព្រះពិរោធនោះទេ តម្លៃរបស់ពួកនោះនឹងឡើងខ្ពស់(ថ្លៃ) អាយុរបស់ពួកនោះនឹងខ្លី ទំនិញរបស់ពួកនោះនឹងមានកម្រៃ ផ្លែឈើរបស់ពួកនោះនឹងសម្បូរ អូរទឹករបស់ពួកនោះនឹងទៅជារឹងចុះ ភ្លៀងរបស់ពួកនោះនឹងត្រូវរាំងរាមិនឲ្យធ្លាក់ មកកាន់ពួកនោះ ជនកំណាចរបស់ពួកនោះនឹងមកគ្រប់គ្រងពួកនោះ ។"

អាល់យីស្វល់ ក្បាលទី២ ទំព័រ៣៦០

### កំណត់

សរុបសេចក្តីហាឌីសនេះគឺ បើសិនជាពុំមានការដាក់ទោសមកលើប្រជារាស្ត្រនោះដោយការកម្ទេចបំផ្លាញតែម្តងទេនោះ ពួកគេនឹងប្រទះមហន្តរាយលើប្រការជាជំនួស ព្រោះពួកគេបានប្រព្រឹត្តអំពើបាប ។

85- عَنْ أَبِي جَعْفَرٍ (ع) قَالَ وَجَدْنَا فِي كِتَابِ عَلِيٍّ (ع) قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آله: إِذَا ظَهَرَ الرِّثَا كَثُرَ مَوْتُ الْفُجَاءَةِ، وَ إِذَا طُفَّتِ الْمِكْيَالُ أَخَذَهُمُ اللَّهُ بِالسَّيِّنِ وَ النَّقْصِ، وَ إِذَا مَنَعُوا الزُّكُوَّةَ مَنَعَتِ الْأَرْضُ بَرَكَاتِهَا مِنَ الزَّرْعِ وَ النَّمَارِ وَ الْمَعَادِنِ كُلِّهَا، وَ إِذَا جَارُوا فِي الْأَحْكَامِ تَعَاوَنُوا عَلَى الظُّلْمِ وَ الْعُدْوَانِ، وَ إِذَا نَقَضُوا الْعُهُودَ سَلَّطَ اللَّهُ عَلَيْهِمْ عَدُوَّهُمْ، وَ إِذَا قَطَعُوا الْأَرْحَامَ جُعِلَتِ الْأَمْوَالُ فِي أَيْدِي الْأَشْرَارِ، وَ إِذَا لَمْ يَأْمُرُوا بِمَعْرُوفٍ وَ لَمْ يَنْهَوْا عَنْ مُنْكَرٍ وَ لَمْ يَتَّبِعُوا الْأَخْيَارَ مِنْ أَهْلِ بَيْتِي سَلَّطَ اللَّهُ عَلَيْهِمْ شِرَارَهُمْ فَيَدْعُو عِنْدَ ذَلِكَ حِيَازَهُمْ فَلَا يُسْتَجَابُ لَهُمْ

سفينه البحار/2/630

៨៥. អាឡី យ៉ាក្តាហ្គារ صلوات الله عليه មានវចនៈថា៖ "យើងបានឃើញក្នុងគម្ពីររបស់អាមីរុល មុមីនីន អ៊ាលី صلوات الله عليه មានវចនៈថា រីស្វីលុលឡោះហ្គី عليه السلام បានមាន វចនៈថា៖ "ពេលមានអំពើផិតក្បត់ ខុសបែបណា កើតមានឡើងពេលណា ពេលនោះនឹងមានការស្លាប់ដោយទាន់ហាន់កើតឡើងយ៉ាងច្រើន ។ កាលណាមានការបោកប្រាស់កើតឡើង អល់ឡោះហ្គី عليه السلام នឹងដាក់ទោសពួកគេដោយការពិបាកលក់ដូរព្រោះតម្លៃខ្ពស់ពេក និងដោយការខាតបង់ ។ កាលណាប្រជាពលរដ្ឋឈប់បរិច្ចាគស្វាភាគ កាលនោះផែនដីនឹងរារាំងសេចក្តីចម្រើនរបស់វា មិនឲ្យមកដល់បណ្តាដំណាំ ផ្លែឈើ និងរ៉ែ និងអ្វីៗគ្រប់ប្រភេទទេ ។ កាលណាពួកគេប្រព្រឹត្តដោយអយុត្តិធម៌កន្លងបទបញ្ញត្តិ កាលនោះពួកគេនឹងរួមដៃជាមួយអយុត្តិធម៌និងការឈ្លានពាន ។ កាលណាពួកគេបំពានពាក្យសន្យារបស់ខ្លួន កាលនោះព្រះជាម្ចាស់ عليه السلام នឹងធ្វើឲ្យសត្រូវរបស់ពួកគេ មានអំណាចគ្រប់គ្រងផ្តាច់ការលើពួកគេ ។ កាលណាពួកគេផ្តាច់សម្ព័ន្ធមេត្រីពិញាតិវង្ស កាលនោះទ្រព្យសម្បត្តិទាំងពួងនឹងធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ជនកំណាច ។ កាលណាពួកគេមិនបង្គាប់ឲ្យប្រព្រឹត្តិអំពើល្អ និងហាមប្រព្រឹត្តិអំពើអាក្រក់ ហើយមិនតាមអស់អ្នកដែលត្រូវជ្រើសរើស ក្នុងចំណោម អាស្វ័លុលបៃតុរបស់តថាគត صلوات الله عليه ទេ កាលនោះអល់ឡោះហ្គី عليه السلام នឹងធ្វើឲ្យជនកំណាចគ្រប់គ្រងពួកគេ កាលនោះអ្នកធ្វើល្អរបស់ពួកគេនឹងបូងស្ទូង អល់ឡោះហ្គី عليه السلام ប៉ុណ្ណាក៏ដោយ តែនឹងមិនត្រូវឆ្លើយតបវិញឡើយ ។"

86- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : مَا جَفَّتِ الدُّمُوعُ إِلَّا لِقِسْوَةِ الْقُلُوبِ وَ مَا قَسَتِ الْقُلُوبُ إِلَّا لِكَثْرَةِ الدُّنُوبِ

بحار الأنوار/55/70

៨៦. អ៊ីម៉ា អាមីរុល មុមីនីន អ៊ាលី صلوات الله عليه មានវចនៈថា៖ "ទឹកភ្នែកនឹងពុំមានថ្ងៃស្ងួតបានទេ លើកលែងតែសេចក្តីតឹងរឹងរបស់បេះដូង បេះដូងទាំងនោះនឹងមិនតឹងរឹង ក៏ព្រោះតែមានបាបដ៏សម្បើម ។"

បីប្តារុល អាន់រ៉ាវ ក្បាល៧០ ទំព័រ៥៥

87- قَالَ اللَّهُ تَعَالَى لِدَاوُدَ : يَا دَاوُدُ! بَشِّرِ الْمَذْنِينَ بِسَعَةِ رَحْمَتِي الْمَطْلَقَةِ الَّتِي وَسَعَتْ كُلَّ شَيْءٍ لِنَلَايَمُنُطُوا مِنْ رَحْمَتِي وَ أَنْذِرِ الصَّادِقِينَ بِسَطْوَةِ عَضْبِي لِنَلَايَعْتُرُوا بِطَاعَتِهِمْ لِأَنَّ الْإِعْتِرَارَ مُوجِبُ الْعُجْبِ وَالْعُجْبُ أَشَدُّ الدُّنُوبِ

اثني عشر/59

៨៧. អល់ឡោះហ្វ្លែ صلوات الله عليه ព្រះដ៏ខ្ពង់ខ្ពស់ មានព្រះបន្ទូលថា៖ "ឱដ្ឋារុដ្ឋ ចូរប្រកាសដំណឹងល្អដល់ជនបាបទាំងឡាយ អំពីសេចក្តីទូលំទូលាយនៃមេត្តារបស់អញ ដែលគ្របដណ្តប់លើសព្វសារពើ ដើម្បីនឹងកុំឲ្យពួកគេអស់សង្ឃឹមលើមេត្តារបស់អញ ហើយចូរដាស់តឿនអ្នកប្រព្រឹត្តល្អអំពីអំណាចនៃពិរោធរបស់អញ ដើម្បីកុំឲ្យពួកគេក្រអឺតក្រអោងក្នុងការគោរពឱវាទ ដ្បិតសេចក្តីក្រអឺតក្រអោងជាបុព្វហេតុនៃសេចក្តីព្រហ័នដែលជាបាបធំជាងគេ ។"

អ៊ីស្រាណា អ៊ុស្តារីយ៉ាស្ត ទំព័រ៥៥

### វិជ្ជាសាស្ត្រនិងតម្លៃរបស់វា

88- قَالَ رَسُولُ اللَّهِ (ص) : الْعَالِمُ وَالْمُتَعَلِّمُ شَرِيكَانِ فِي الْأَجْرِ وَ لَا خَيْرَ فِي سَائِرِ النَّاسِ

بحار الأنوار/25/2

៨៨. រ៉ស្វីលុលឡោះហ្វ្លែ صلوات الله عليه មានវចនៈថា៖ "គ្រូនិងសិស្សរួមគ្នាបានទទួលរង្វាន់ តែអស់អ្នកផ្សេងមិនបានទទួលរង្វាន់នេះទេ ។"

បីប្តារុល អាន់រ៉ាវ ក្បាល២ ទំព័រ២៥

89- قَالَ رَسُولُ اللَّهِ (ص) : مَنْ أَفْتَى النَّاسَ بِعَيْرِ عِلْمٍ كَانَ مَا يُفْسِدُهُ مِنَ الدِّينِ أَكْثَرَ مِمَّا يُصْلِحُهُ

بحار الأنوار/121/2

៨៩. អល់ឡោះហ្វ្លែ صلوات الله عليه មានព្រះបន្ទូលថា៖ "អ្នកណាមួយផ្សព្វផ្សាយរឿងសាសនាដោយពុំមានសមត្ថភាព អ្នកនោះធ្វើឲ្យសាសនាខូចខាតជាងធ្វើឲ្យល្អឡើង ។"

បីប្តារុល អាន់រ៉ាវក្បាល២ ទំព័រ១២១

90- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : قِيمَةُ كُلِّ امْرِئٍ مَا يُحْسِنُهُ

نهج البلاغة/482

៩០. អ៊ីម៉ា អាមីរុល មុមីនីន អ៊ាលី صلوات الله عليه មានវចនៈថា៖ " តម្លៃរបស់មនុស្សម្នាក់ៗស្ថិតនៅលើសេចក្តីប្រសប់របស់ខ្លួន ។"

ណាស្ត័យ្យុល បាឡាកុះត៍ ប្រសាសន៍៤៨២

# កំណត់

តម្លៃពិតរបស់មនុស្សម្នាក់ៗនៅលើការចេះដឹងរបស់ខ្លួន (និងសេចក្តីស្អាតជំនាញដ៏សុក្រឹតរបស់គេ) ។ តម្លៃនិងឋានៈរបស់គេរមែងស្ថិតនៅលើការចេះដឹង និងសេចក្តីជំនាញដែលខ្លួនគេមាន ។ ខ្សែភ្នែកដែលស្គាល់តម្លៃពិតនោះមិនសំឡឹងមើលមុខ ភិនភាគ ភាពខ្ពស់ទាប ខ្នាត ឬភាពខ្ពង់ខ្ពស់ផ្លូវលោកនិងឋានៈនោះទេ តែមើលទៅសេចក្តីប្រសប់នាវរបស់មនុស្សម្នាក់ៗ ហើយស្ទង់តម្លៃរបស់នាក់នោះទៅតាមសេចក្តីជំនាញទាំងនេះ ។ ពោលសរុបគឺ មនុស្សម្នាក់ៗត្រូវប្រឹងប្រែងស្វែងរកកេរ្តិ៍ឈ្មោះនិងការចេះដឹង ។ តម្លៃរបស់មនុស្សម្នាក់ៗស្ថិតនៅលើទំហំនៃការចេះដឹងរបស់ខ្លួន ។

គួររុល ហ្វីកាំ ទំព័រ៣៤១

91- قَالَ رَسُولُ اللَّهِ (ص) : أَلْعِلْمُ وَدِيْعَةُ اللَّهِ فِي أَرْضِهِ ، وَ الْعُلَمَاءُ أَمْنَاؤُهُ عَلَيْهِ، فَمَنْ عَمِلَ بِعِلْمِهِ أَدَّى أَمَانَتَهُ ...

بحار الأنوار/36/2

៩១. រ៉ស្មីលុលឡោះហ្វីកាំមានវចនៈថា៖ "ការចេះដឹងជាបញ្ជីរបស់អស់ឡោះហ្វីកាំនៅលើផែនដី ឯអស់អ្នកចេះដឹងជាអភិបាលត្រួតត្រា ឬគ្រប់គ្រងវត្ថុនោះ ជាប់របស់អស់ឡោះហ្វីកាំ ។ ដូច្នេះ អ្នកណាប្រតិបត្តិតាមការចេះដឹងរបស់ខ្លួន អ្នកនោះបានផ្ទេរបញ្ជីអស់ឡោះហ្វីកាំយ៉ាងពិតប្រាកដ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល២ ទំព័រ៣៦

92- قَالَ الْإِمَامُ الْبَاقِرُ (ع) : تَعَلَّمُوا الْعِلْمَ فَإِنَّ تَعَلُّمَهُ حَسَنَةٌ وَ طَلَبُهُ عِبَادَةٌ

بحار الأنوار/189/78

៩២. អ៊ីម៉ាំ បាគ្វៀរ<sup>صلوات الله عليه</sup>មានវចនៈថា៖ "ចូរអស់លោកស្វែងរកការចេះដឹង ព្រោះការពិត ការរៀនសូត្រនោះជាអំពើល្អមួយ ហើយការសិក្សាជាការគោរពបូជាអស់ឡោះហ្វីកាំ(អ៊ីបាដូៈត៍)មួយយ៉ាង ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល៧៨ ទំព័រ១៨៩

93- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : الشَّاحِصُ فِي طَلَبِ الْعِلْمِ كَالْمُجَاهِدِ فِي سَبِيلِ اللَّهِ

بحار الأنوار/179/1

៩៣. អ៊ីម៉ាំ អាមីរុល មុមីនីន អាលី<sup>صلوات الله عليه</sup>មានវចនៈថា៖ "បុគ្គលណាព្យាយាមស្វែងរកការចេះដឹង បុគ្គលនោះប្រដូចនឹងអ្នកច្បាំងដើម្បីសាសនាលើផ្លូវអស់ឡោះហ្វីកាំ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល១១ ទំព័រ១៧៩

94- قَالَ الْإِمَامُ الصَّادِقُ (ع) : فَانظُرُوا عِلْمَكُمْ هَذَا عَمَّنْ تَأْخُذُونَهُ

بحار الأنوار/92/2

៩៤. អ៊ីម៉ាំ ស្វ្វាឌីក្វី<sup>صلوات الله عليه</sup>មានវចនៈថា៖ "ចូរអស់លោកប្រយ័តដល់ការចេះដឹងរបស់អស់លោក ហើយចូរពិចារណាថាការចេះដឹងនោះអស់លោកបានមកពីអ្នកណា ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល២ ទំព័រ៩២

95- قَالَ الْإِمَامُ الصَّادِقُ (ع) : أَطْلُبُوا الْعِلْمَ وَ تَزَيَّنُوا مَعَهُ بِالْحِلْمِ وَالْوَقَارِ وَ تَوَاضَعُوا لِمَنْ تَعَلَّمُونَهُ الْعِلْمَ

الكافي/36/1

៩៥. អ៊ីម៉ា ស្លឌីកូ صلوات الله عليه មានវចនៈថា៖ "ចូរអស់លោកព្យាយាមស្វែងរកការចេះដឹង និងចូរតែងលំអការចេះដឹងនោះដោយអំណត់ និងសេចក្តីថ្លៃថ្នូរ ។ ហើយចូរអស់លោករាបសានឹងបុគ្គលដែលសិក្សាពីអស់លោក ។"

អាល់កាហ្វីយ៍ ក្បាល១ ទំព័រ៣៦

96- قَالَ الْإِمَامُ الصَّادِقُ (ع) : مَنْ تَعَلَّمَ الْعِلْمَ وَ عَمِلَ بِهِ وَ تَعَلَّمَ لِلَّهِ دُعَىٰ فِي مَلَكَوَاتِ السَّمَاوَاتِ عَظِيمًا

الكافي/35/1

៩៦. អ៊ីម៉ា ស្លឌីកូ صلوات الله عليه មានវចនៈថា៖ " អ្នកណាបានសិក្សាវិជ្ជានីមួយៗ ប្រតិបត្តិតាមការចេះដឹងនោះ ហើយបានបង្រៀនការចេះដឹងនោះលើផ្លូវអស់ឡោះហ្ន៎ عجل អ្នកនោះនឹងត្រូវហៅរកយ៉ាងរុងរឿងលើសលន់នៅឯអស់ជាន់មេឃ ។"

អាល់កាហ្វីយ៍ ក្បាល១ ទំព័រ៣៥

(ب) قَالَ رَسُولُ اللَّهِ (ص) : خَيْرُ الدُّنْيَا وَالْآخِرَةِ مَعَ الْعِلْمِ

بحار الأنوار/204/1

វិស្វលុលឡោះហ្ន៎ صلوات الله عليه មានវចនៈថា៖ "សេចក្តីល្អនៃលោកនេះនិងលោកខាងមុខស្ថិតនៅលើការចេះដឹង ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល១ ទំព័រ២០៤

### ការចេះដឹងនិងគុណធម៌របស់ការសិក្សា

97- قَالَ رَسُولُ اللَّهِ (ص) : مَنْ طَلَبَ الْعِلْمَ فَهُوَ كَالصَّائِمِ نَهَارَهُ الْقَائِمِ لَيْلَهُ وَ إِنَّ بَابًا مِّنَ الْعِلْمِ يَتَعَلَّمُهُ الرَّجُلُ خَيْرٌ لَهُ مِنْ أَنْ يَكُونَ لَهُ أَبُو قُبَيْسٍ ذَهَبًا فَأَنْفَقَهُ فِي سَبِيلِ اللَّهِ

بحار الأنوار/184/1

៩៧. វិស្វលុលឡោះហ្ន៎ صلوات الله عليه មានវចនៈថា៖ " អ្នកស្វែងរកការចេះដឹងប្រៀបបាននឹងអ្នកកាន់សីលអត់អាហារពេលថ្ងៃ ហើយបន្តការនមស្ការ(ស្ត្រីឡាតូ) ក្នុងពេលយប់ ព្រមទាំងរស់តែធ្វើសក្ការៈអស់ឡោះហ្ន៎ عجل ។ បើសិនជាមានអ្នកណាបានមកនូវមួយចំណែកនៃការចេះដឹង វាប្រសើរសម្រាប់អ្នកនោះជាងមានមាសយ៉ាងច្រើនប៉ុន្តែអាចត្រូវបែកចែកទៅទៀត ដែលចែកបរិច្ចាគវាក្នុងផ្លូវអស់ឡោះហ្ន៎ عجل ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល១ ទំព័រ១៨៤

98- قَالَ الْإِمَامُ زَيْنُ الْعَابِدِينَ (ع) : لَوْ يَعْلَمُ النَّاسُ مَا فِي طَلَبِ الْعِلْمِ لَطَبَّوْهُ وَلَوْ بِسَفْكِ الْمُهْجِ وَ خَوْضِ الْحَجِّ

الكافي/35/1

៩៨. អ៊ីម៉ា ស្លែនុល អ៊ុប៊ីឌីន صلوات الله عليه មានវចនៈថា៖ "បើសិនជាមនុស្សជ្រាបដល់អ្វីដែលបង្កប់នៅក្នុងការរកបានមកនូវការចេះដឹងនោះ មនុស្សច្បាស់ជាប្រដេញតាមរកការចេះដឹងនោះ ទោះបីត្រូវដើររុករាន និងត្រូវពារគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគេក៏ដោយ ឲ្យតែបាន(ការចេះដឹងនោះ)មក ។"

អាល់កាហ្វីយ៍ ក្បាល១ ទំព័រ៣៥

99- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : لَا يُدْرِكُ الْعِلْمُ بِرَاحَةِ الْجَسْمِ

៩៩. អ៊ីម៉ា អាមីរុល មុមីនីន អ៊ុលី<sup>صلوات الله عليه</sup> មានវចនៈថា៖ "ការចេះដឹងមិនអាចរកបានមក ដោយរាងកាយ(បុគ្គល)មានសេចក្តីសុខសប្បាយនោះទេ ។"

គួររុល ហ្វីកាំ ទំព័រ៣៤៨

100- قَالَ الْإِمَامُ الصَّادِقُ (ع) : اِحْتَفِظُوا بِكُتُبِكُمْ فَإِنَّكُمْ سَوْفَ تَحْتَاجُونَ إِلَيْهَا

១០០. អ៊ីម៉ា ស្វឌីក្វី<sup>صلوات الله عليه</sup> មានវចនៈថា៖ "ចូរអស់លោកថែរក្សាក្បួននិងតម្រាទាំងឡាយ ព្រោះនៅពេលឆាប់ៗខាងមុខ អស់លោកនឹងត្រូវការវា ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល២ ទំព័រ១៥២

101- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : إِنَّ كَمَالَ الدِّينِ طَلَبُ الْعِلْمِ وَالْعَمَلُ بِهِ، أَلَا وَ إِنَّ طَلَبَ الْعِلْمِ أَوْجِبُ عَلَيْكُمْ مِنْ طَلَبِ الْمَالِ

១០១. អ៊ីម៉ា អាមីរុល មុមីនីន អ៊ុលី<sup>صلوات الله عليه</sup> មានវចនៈថា៖ "ពិតណាស់ សេចក្តីពេញលេញរបស់សាសនា អាស្រ័យលើការស្វែងរកនូវការចេះដឹង និងប្រតិបត្តិតាមការចេះដឹងនោះ។ ហើយចូរអស់លោកប្រយ័ត្នខ្លួន ឲ្យការរកការចេះដឹងនោះជាកាតព្វកិច្ចចម្បងសម្រាប់អស់លោក ជាងការស្វែងរកទ្រព្យសម្បត្តិ ។"

អាល់កាហ្វីយ៍ ក្បាល១ ទំព័រ៣០

102- قَالَ الْإِمَامُ الْحَسَنُ (ع) : عَلَّمَ النَّاسَ عِلْمَكَ وَ تَعَلَّمَ عِلْمَ غَيْرِكَ

១០២. អ៊ីម៉ា ហ្គាសាន់<sup>صلوات الله عليه</sup> មានវចនៈថា៖ "ចូរបង្ហាត់បង្រៀនការចេះដឹងរបស់លោកឲ្យទៅជនឯទៀត ហើយចូរសិក្សាការចេះដឹងពីជនឯទៀត ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល៧៨ ទំព័រ១១១

103- قَالَ رَسُولُ اللَّهِ (ص) : فَضْلُ الْعِلْمِ أَحَبُّ إِلَيَّ مِنَ الْفَضْلِ مِنَ الْعِبَادَةِ

១០៣. រ៉ស្វលុលឡោះហ្វី<sup>صلوات الله عليه</sup> មានវចនៈថា៖ "គុណធម៌របស់ការចេះដឹងនោះជាទីគាប់ព្រះហឫទ័យអស់ឡោះហ្វី<sup>صلوات الله عليه</sup> លើសគុណធម៌របស់ការសក្ការៈ(អ៊ីបាដូន័ត)ទៅទៀត ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល១ ទំព័រ១៦៧

### ការចេះដឹងនិងគុណធម៌របស់ការបង្រៀនវា

104- قَالَ رَسُولُ اللَّهِ (ص) : مَنْ سُئِلَ عَنْ عِلْمٍ يَعْلَمُهُ فَكَتَمَهُ أَلْجِمَ بِلِجَامٍ مِنَ النَّارِ



១០៤. វិស្វលុលឡោះហ្ន៎ ﷺ មានវចនៈថា៖ "អ្នកណាដែលមានការចេះដឹងអំពីអ្វីមួយតែលាក់បាំងវាមិនឲ្យគេដឹង ពេលដែលមានគេសាកសួរអំពីការចេះដឹងមួយនោះ អ្នកនោះនឹងត្រូវបំពាក់បង្ហូរដែលធ្វើដោយភ្លើងនរក ។"

អ៊ីស្រាអា អ៊ាស្តារីយ៉េហ្ន៎ ទំព័រ១១

105- قَالَ رَسُولُ اللَّهِ (ص) : الْفُرْآنُ مَا دَبَّهُ اللَّهُ فَتَعَلَّمُوا مَا دَبَّتَهُ مَا اسْتَطَعْتُمْ

بحار الأنوار/19/92

១០៥. វិស្វលុលឡោះហ្ន៎ ﷺ មានវចនៈថា៖ "គម្ពីរគួរអានជាមហាវិទ្យាល័យរបស់អល់ឡោះហ្ន៎ ﷺ ដូច្នោះ ចូរអស់លោកសិក្សាឲ្យបានច្រើន តាមសមត្ថភាពដែលអាចសិក្សាទៅបាន ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្សាល៧២ ទំព័រ១៩

106- قَالَ رَسُولُ اللَّهِ (ص) : إِنَّ مِمَّا يَلْحَقُ الْمُؤْمِنَ مِنْ عَمَلِهِ وَ حَسَنَاتِهِ بَعْدَ مَوْتِهِ: عِلْمًا عَلَّمَهُ وَ نَشْرَهُ، وَ وَلَدًا صَالِحًا تَرَكَهُ، وَ مُصْحَفًا وَرَثَهُ

سنن ابن ماجه/88/1

១០៦. អល់ឡោះហ្ន៎ ﷺ មានវចនៈថា៖ " ពិតប្រាកដ អ្វីដែលនៅតាមដាប់ទៅកាន់អ្នកមានសទ្ធា ក្រោយពីគេបានស្លាប់ទៅហើយ ក្នុងចំណោមអំពើនិងទង្វើល្អទាំងឡាយរបស់គេនោះគឺ ការចេះដឹងដែលគេបានបង្ហាត់បង្រៀននិងផ្សព្វផ្សាយ កូនត្រឹមត្រូវដែលគេបានចោលនៅឯក្រោយ និងបូជនីយក្បួនតម្រា(ដែលបានសរសេរទុក)ដែលគេបានទុកឲ្យជាមរតក ។"

ស៊ូណាន់ អ៊ីបនូ ម៉ាយ៉េត ក្សាល១ ទំព័រ៨៨

107- قَالَ الْإِمَامُ الرَّضَا (ع) : رَحِمَ اللَّهُ عَبْدًا أَحْيَا أَمْرًا فَفُلْتُ لَهُ فَكَيْفَ يُحْيِي أَمْرَكُمْ؟ قَالَ (ع) يَتَعَلَّمُ غُلُومَنَا وَ يُعَلِّمُهَا النَّاسَ فَإِنَّ النَّاسَ لَوْ عَلِمُوا مَحَاسِنَ كَلَامِنَا لَا تَبْعُونَا

معاني الاخبار/180

១០៧. អ៊ីម៉ា រីដ្ឋី ﷺ មានវចនៈថា៖ "សូមព្រះមេត្តារបស់មានដល់អ្នកណាដែលថែរក្សាឱវាទរបស់តថាគត ﷺ យើងឲ្យនៅគង់វង្ស ។" មានមនុស្សម្នាក់បានសួរលោកថា តើឲ្យធ្វើដូចម្តេចដើម្បីថែរក្សាឱវាទរបស់លោក ទាំងឡាយអង្គនោះឲ្យនៅគង់វង្ស ។ លោកបានឆ្លើយថា៖ "អ្នកនោះចូររៀនចំណេះរបស់យើង និងបង្ហាត់(វិជ្ជាទាំងនោះ)ដល់ប្រជាពលរដ្ឋ ។ ការពិត បើមនុស្សទាំងឡាយដឹងនូវសេចក្តីល្អប្រពៃរបស់សុន្ទរោវាទ(ឱវាទល្អ)របស់តថាគតយើង ពួកគេប្រាកដជាតាមតថាគតយើង ។"

ម៉ាអូនីយ៍ អាល់ អាក់បារី ទំព័រ១៨០

### ឧត្តមភាពនិងសេចក្តីសំខាន់របស់អ្នកមានវិជ្ជាជ្រៅជ្រះ

108- قَالَ رَسُولُ اللَّهِ (ص) : صِنْفَانِ مِنْ أُمَّتِي إِذَا صَلَحَا صَلَحَتْ أُمَّتِي وَ إِذَا فَسَدَا فَسَدَتْ أُمَّتِي، قِيلَ يَا رَسُولَ اللَّهِ وَ مَنْ هُمَا؟ قَالَ: الْفَقَهَاءُ وَ الْأَمْرَاءُ

بحار الأنوار/49/2

១០៨. វិស្វលុលឡោះហ្ន៎ ﷺ មានវចនៈថា៖ "មានពីរក្រុមក្នុងសហគមន៍របស់តថាគត ﷺ ដែលពេលពួកគេជឿស៊ូបចំពោះអល់ឡោះហ្ន៎ ﷺ សហគមន៍របស់តថាគត ﷺ ក៏នឹងល្អឡើងដែរ ពេលពួកគេប្រព្រឹត្តផ្ទុយនឹងធម៌ សហគមន៍របស់តថាគត ﷺ ក៏នឹងខូចដែរ ។ គេបានសួរវិស្វលុលឡោះហ្ន៎ ﷺ ថា តើជនទាំងពីរក្រុមនោះគឺអ្នកណា ? វិស្វលុលឡោះហ្ន៎ ﷺ បានឆ្លើយថា៖ "វិជ្ជាករខាងសាសនា និងអ្នកគ្រប់គ្រង ។"

109- قَالَ الْإِمَامُ الْبَاقِرُ (ع) : إِذَا جَلَسْتَ إِلَى عَالِمٍ فَكُنْ عَلَى أَنْ تَسْمَعَ أَحْرَصَ مِنْكَ عَلَى أَنْ تَقُولَ وَ تَعَلَّمْ حُسْنَ الْإِسْتِمَاعِ كَمَا تَتَعَلَّمُ حُسْنَ الْقَوْلِ وَلَا تَقْطَعْ عَلَى أَحَدٍ حَدِيثَهُ

بحار الأنوار/1/222

១០៩. អ៊ីម៉ាំ បាគៀ <sup>صلوات الله عليه والسلام</sup> មានវចនៈថា៖ "កាលណាលោកសន្និដ្ឋានជាមួយអ្នកចេះដឹង ចូរលោកព្យាយាមស្តាប់ច្រើនជាងនិយាយ ចូរខិតខំរៀនស្តាប់ដោយផ្ចិតផ្ចង់ ឲ្យបានច្រើនដូចលោកនិយាយដោយផ្ចិតផ្ចង់នោះដែរ ហើយចូរកុំកាត់ប្រសាសន៍របស់អ្នកណាម្នាក់ឡើយ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល១ ទំព័រ២២២

110- قَالَ رَسُولُ اللَّهِ (ص) : يَا عَلِيُّ تَمَنَّى جَبْرِيئِيلُ أَنْ يَكُونَ مِنْ بَنِي آدَمَ بِسَبْعِ خِصَالٍ: وَ هِيَ الصَّلَاةُ فِي الْجَمَاعَةِ، وَ مُجَالَسَةُ الْعُلَمَاءِ، وَ الصُّلْحُ بَيْنَ الْإِنْتَيْنِ، وَ إِكْرَامُ الْيَتِيمِ، وَ عِيَادَةُ الْمَرِيضِ، وَ تَشْيِيعُ الْجِنَازَةِ، وَ سَقْيُ الْمَاءِ فِي الْحَجِّ، فَاحْرَصْ عَلَى ذَلِكَ

الاثني عشرية/245

១១០. រ៉ស្មីលុលឡោះហ្ន៎ <sup>صلوات الله عليه والسلام</sup> មានវចនៈថា៖ "អាលី <sup>صلوات الله عليه والسلام</sup> អើយ យ៉ឹបរ៉អ៊ីលចង់កើតជាមនុស្សព្រោះតែ ៧ មូលហេតុគឺ៖

- ១- នមស្តារ(ស្រីឡាតូ) ជុំគ្នា (យ៉ាម៉ាអុះហ៍) ។
- ២-មិត្តស្និទ្ធស្នាលជាមួយបណ្តារិជ្ជាករ ។
- ៣-រឹតចំណងសន្តិភាពរវាងមនុស្ស២នាក់ ។
- ៤-លើកស្ទួយបណ្តាកូនកំព្រា ។
- ៥-ទៅសួរសុខទុក្ខអ្នកជម្ងឺ ។
- ៦-ចូលរួមក្នុងការនាំអ្នកស្លាប់ទៅគូបូរ ។
- ៧-ឲ្យទឹកផឹកទៅបណ្តាអ្នកបំពេញពិធីហាច ។ដូច្នេះ ចូរបំប៉នប្រាថ្នារត្តិទាំងនេះ ។"

អ៊ីស្រាណា អុស្តារីអះហ្ន៎ ទំព័រ២៤៥

111- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : إِنَّ كَلَامَ الْحُكَمَاءِ إِذَا كَانَ صَوَابًا كَانَ دَوَاءً، وَإِذَا كَانَ خَطَاءً كَانَ دَاءً

نهج البلاغة الكلمات القصار/265

១១១. អ៊ីម៉ាំ អាមីរុល មុមីនីន អុលី <sup>صلوات الله عليه والسلام</sup> មានវចនៈថា៖ "កាលណាសម្តីរបស់អ្នកប្រាជ្ញនោះត្រឹមត្រូវមែន កាលនោះវាជាឱសថព្យាបាល តែកាលណាសម្តីនោះខុស កាលនោះវាជាមេរោគ ។"

ណាស្ត័យុល បាឡាកុះត្តិ សេចក្តីថ្លែងការណ៍ទី២៦៥

112- قَالَ الْإِمَامُ الْعَسْكَرِيُّ (ع) : عُلَمَاءُ شِيعَتِنَا مُرَابِطُونَ فِي الثَّغْرِ فَمَنْ انْتَصَبَ لِذَلِكَ مِنْ شِيعَتِنَا كَانَ أَفْضَلَ مِمَّنْ جَاهَدَ الرُّومَ... لِأَنَّهُ يَدْفَعُ عَنْ أَدْيَانِ مُجِبِّينَا

الاحتجاج/2/155

១១២. អ៊ីម៉ាំ អុស្តារីយ័ <sup>صلوات الله عليه والسلام</sup> មានវចនៈថា៖ "បណ្តារិជ្ជាករស្តីអាន់រ៉ាវ របស់យើងជាអ្នកថែរក្សាព្រំប្រទល់សាសនាអ៊ីស្លាម ។ ដូច្នេះ អ្នកណាមួយ ក្នុងចំណោមស្តីអាន់រ៉ាវរបស់យើង កាន់តំណែងនេះ អ្នកនោះប្រសើរជាងបុគ្គលដែលប្រយុទ្ធទល់នឹងទ័ពរូម(ព្រោះគេការពារព្រំដែនសាសនារបស់បណ្តាអ្នកមានភក្តីភាពចំពោះយើង) ។"

អាល់ អ៊ីស្តីយ៉ាប្តុំ ក្បាលទី២ ទំព័រ១៥៥

113- قَالَ الْإِمَامُ الرَّضَا (ع) : أَلَا إِنَّ الْفَقِيهَ مَنْ أَفَاضَ عَلَى النَّاسِ حَيْرَهُ وَ أَنْقَذَهُمْ مِنْ أَعْدَائِهِمْ وَ وَفَّرَ عَلَيْهِمْ نِعَمَ جَنَّاتِ اللَّهِ وَ حَصَّلَ لَهُمْ رِضْوَانَ اللَّهِ تَعَالَى

بحار الأنوار/5/2

១១៣. អ៊ីម៉ាំ រីដ្ឋី صلوات الله عليه والسلام មានវចនៈថា៖ "ចូរប្រយ័ត្នថា សភាពពិត អ្នកចេះដឹង (ពិត) ផ្លូវសាសនានោះគឺអ្នកដែលចែកអ្វីដែលល្អប្រពៃ របស់ខ្លួន ឲ្យទៅបណ្តាអ្នកដទៃ គឺអ្នកដែលរក្សាការពារពួកគេឲ្យផុតពីសត្រូវរបស់ខ្លួន គឺអ្នកដែលបង្កើនប្រសិទ្ធិពរនៃស្ថានសួគ៌ឲ្យ ពួកគេ និងស្វែងរកសេចក្តីគាប់ប្រហាប្រទ័យនៃអល់ឡោះហ្ន៎ وَعَدَلٌ ព្រះដ៏មានមហិទ្ធិបូជ្ញាឲ្យពួកគេ ។

ប៊ីហ្គារុល អាន់វ៉ារ ក្បាល២ ទំព័រ៥

114- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : ... فَإِنَّ الْعَالِمَ أَكْبَرُ مِنَ الصَّائِمِ الْقَائِمِ الْمُجَاهِدِ فِي سَبِيلِ اللَّهِ فَإِذَا مَاتَ الْعَالِمُ تَلَمَّ فِي الْإِسْلَامِ تَلْمَةً لَا يَسُدُّهَا إِلَّا خَلْفٌ مِنْهُ

بحار الأنوار/43/2

១១៤. អ៊ីម៉ាំ អាមីរុល មុមីនីន អាលី صلوات الله عليه والسلام មានវចនៈថា៖ "រង្វាន់របស់វិជ្ជាករផ្លូវសាសនានោះ ប្រសើរលើសរង្វាន់របស់អ្នកកាន់សីល អត់អាហារ ក្នុងពេលថ្ងៃ នមស្ការ(ស្រ្តីឡាតូ) ពេលយប់ និងប្រយុទ្ធក្នុងសង្គ្រាមសាសនា ដើម្បីអល់ឡោះហ្ន៎ وَعَدَلٌ ទៅទៀត ។ ពេលណា មានវិជ្ជាករផ្លូវសាសនាម្នាក់ស្លាប់ ពេលនោះនឹងមានប្រឡោះមួយកើតឡើងក្នុងសាសនាអ៊ីស្លាម ដែលមិនអាចជួសជុលបាន លើក លែងតែមានអ្នកជំនួសម្នាក់ទៀត ។

ប៊ីហ្គារុល អាន់វ៉ារ ក្បាល២ ទំព័រ៤៣

115- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : هَلَكَ خِرَانُ الْأَمْوَالِ وَ هُمْ أَحْيَاءُ، وَ الْعُلَمَاءُ بِأَقْوَنَ مَا بَقِيَ الدَّهْرُ، أَعْيَانُهُمْ مَفْقُودَةٌ، وَ أَمْتَانُهُمْ فِي الْقُلُوبِ مَوْجُودَةٌ

نهج البلاغة الكلمات القصار 147

១១៥. អ៊ីម៉ាំ អាមីរុល មុមីនីន អាលី صلوات الله عليه والسلام មានវចនៈថា៖ "គូមែល់អើយ ជនទាំងឡាយ ដែលប្រមែប្រមូលទ្រព្យសម្បត្តិនោះស្លាប់ ហើយ ថ្វីបើពួកនោះរស់ ចំណែកឯអស់បណ្ឌិតវិញនោះ ដរាបណាពិតពលោកគង់នៅ ដរាបនោះពួកគេនឹងគង់នៅរហូត ។ កាយ របស់ពួកគេរលាយសាបសូន្យ ឯគំរូបែបបទរបស់ពួកគេគង់រង្សនៅក្នុងបេះដូង ។"

ណាស្ត់យុល បាឡាភ្នោះហ្ន៎ សេចក្តីថ្លែងការណ៍១៤៧

116- قَالَ الْإِمَامُ الْحُسَيْنُ (ع) : ... إِنَّ مَجَارِي الْأُمُورِ وَالْأَحْكَامِ عَلَى أَيْدِي الْعُلَمَاءِ بِاللَّهِ، الْأَمْنَاءُ عَلَى خَلَالِهِ وَ حَرَامِهِ...

تحف العقول/172

១១៦. អ៊ីម៉ាំ ហ្វៃសនី صلوات الله عليه والسلام មានវចនៈថា៖ "ពិតប្រាកដណាស់ ផ្លូវផ្សេងៗក្នុងដំណើរការនៃកិច្ចការរបស់មុស្លិម និងបទបញ្ញត្តិ សាសនានោះនៅក្នុងដៃរបស់អស់បណ្ឌិតនៃ អល់ឡោះហ្ន៎ وَعَدَلٌ ដែលជាទីទុកចិត្តរបស់អល់ឡោះហ្ន៎ وَعَدَلٌ ក្នុងបទបញ្ញាដែល អល់ឡោះហ្ន៎ وَعَدَلٌ អនុញ្ញាតនិងបទបញ្ញាដែលអល់ឡោះហ្ន៎ وَعَدَلٌ ហាម ។"

ទុស្តហ្សិល អ៊ីត្តុល ទំព័រ ១៧២

### ការយកចិត្តទុកដាក់នឹងបរលោក

117- قَالَ رَسُولُ اللَّهِ (ص) : قَالَ الْحَوَارِيُّونَ لِعِيسَى (ع) : يَا رُوحَ اللَّهِ مَنْ نُحَالِسُ؟ قَالَ: مَنْ يُدَكِّرُكُمْ اللَّهُ رُؤْيَيْتُهُ وَ يَزِيدُ فِي عِلْمِكُمْ مَنْطِقَهُ وَ

بحار الأنوار/1/203

១១៧. រ៉ស៊ីលុលឡោះហ្ន៎ عليه السلام មានវចនៈថា៖ "បណ្តាសាវករបស់លោកបានសួរលោកថា តើគប្បីសេពគប់ជាមួយមិត្តប្រភេទណា ។ លោកបានឆ្លើយថា៖ "អ្នកដែលញ៉ាំងអស់លោកឲ្យរព្វកដល់អស់ឡោះហ្ន៎ عليه السلام សម្តីរបស់គេធ្វើការចេះដឹងរបស់អស់លោកកើនឡើង ហើយទង្វើរបស់ពួកគេញ៉ាំងអស់លោកឲ្យប្រាថ្នាលោកមុខ ។"

ប៊ីហ្គារុល អាន់រ៉ា ក្បាល១ ទំព័រ២០៣

118- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : لَا يَشْعَلَنَّكَ عَنِ الْعَمَلِ لِالْآخِرَةِ شُعْلٌ فَإِنَّ الْمُدَّةَ قَصِيرَةٌ

غرر الحكم/335

១១៨. អ៊ីម៉ា អាមីរុល មុមីនីន អ៊ាលី صلوات الله عليه មានវចនៈថា៖ "ចូរកុំឲ្យធុរៈរារាំងអស់លោកមិនឲ្យធ្វើល្អ ដើម្បីលោកមុខឡើយ ។ ដូច្នោះ ពិតណាស់ ចន្លោះពេលដែលហុចឱកាស(ដើម្បីធ្វើល្អ)មកនោះ វាខ្លីណាស់ ។"

គួររុលហ្គីកាំ ទំព័រ៣៣៥

119- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : مَنْ بَاعَ آخِرَتَهُ بِدُنْيَاهُ خَسِرَهُمَا

غرر الحكم/274

១១៩. អ៊ីម៉ា អាមីរុល មុមីនីន អ៊ាលី صلوات الله عليه មានវចនៈថា៖ "អ្នកណាមួយដូរជីវិតលោកមុខនឹងជីវិតលោកនេះ អ្នកនោះនឹងបាត់បង់ជីវិត ទាំងពីរនោះ ។"

គួររុលហ្គីកាំ ទំព័រ២៧៥

120- قَالَ الْإِمَامُ عَلِيُّ بْنُ مُحَمَّدٍ الْهَادِي (ع) : أَدُّكَ مَصْرَعَكَ بَيْنَ يَدَيْ أَهْلِكَ فَلَا طَيْبُ يَمْعُكَ وَلَا حَبِيبُ يَنْفَعُكَ

بحار الأنوار/78/370

១២០. អ៊ីម៉ា អ៊ាលី ប៊ិន មូហ្គាំម៉ាដូ អាល់ហ្គាដ្យី صلوات الله عليه មានវចនៈថា៖ "ចូរលើកដល់គ្រាដែលអ្នកដេកនៅលើគ្រែ រង់ចាំសេចក្តីស្លាប់ នៅ ចំពោះមុខសមាជិកគ្រួសាររបស់អ្នក ដោយពុំមានពេទ្យណាអាចព្យាបាលបាន (ឲ្យរួចពីសេចក្តីស្លាប់) និងពុំមានមិត្តឯណាអាច ផ្តល់ប្រយោជន៍ដល់អ្នកបានឡើយ ។"

ប៊ីហ្គារុល អាន់រ៉ា ក្បាល៧៨ ទំព័រ៣៧០

### ការដឹងកំហុសដែលបានធ្វើហើយ

121- قَالَ رَسُولُ اللَّهِ (ص) : إِنَّ أَكْثَرَ صَيَّاحِ أَهْلِ النَّارِ مِنَ التَّسْوِيفِ

المحجة البيضاء

១២១. រ៉ស៊ីលុលឡោះហ្ន៎ عليه السلام មានវចនៈថា៖ "សម្លេងថ្ងូររបស់ជននរកនោះ មកពីមូលហេតុដែលពួកគេលើកពេលសារភាពកំហុស ខ្លួន ។"

អាល់ ម៉ាហ្គាដ្យី ហ្គុល បៃដូក្តី

122- قَالَ الْإِمَامُ الْبَاقِرُ (ع) : التَّائِبُ مِنَ الذَّنْبِ كَمَنْ لَا ذَنْبَ لَهُ

១២២. អ៊ីម៉ា អាល់ បាត្រៀវ صلوات الله عليه والسلام មានវចនៈថា៖ "អ្នកណាមួយដែលកែប្រែខ្លួនពីបាបបាន អ្នកនោះប្រៀបបាននឹងអ្នកដែលពុំមានបាប ។"

វ៉ាសាអ៊ីលុស្ត ស្តីអាសូ ក្បាល១៦ ទំព័រ៧៤

123- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : كَمِ مِنْ مُسَوِّفٍ بِالْعَمَلِ حَتَّى هَجَمَ عَلَيْهِ الْأَجَلُ

غرر الحكم/240

១២៣. អ៊ីម៉ា អាមីរុល មុមីនីន អាលី صلوات الله عليه والسلام មានវចនៈថា៖ "មានច្រើនប៉ុណ្ណាហើយ ដែលលើកពេលកែប្រែខ្លួននិងប្រព្រឹត្តិទង្វើល្អ រហូតដល់សេចក្តីស្លាប់បានចំពើបពួកគេ ។"

តួរុលហ្គីកាំ ទំព័រ២៤៦

124- قَالَ رَسُولُ اللَّهِ (ص) : يَا عَلِيُّ طُوبَى لِمَنْ نَظَرَ اللَّهُ إِلَيْهَا تَبَكَّى عَلَى ذَنْبٍ لَمْ يَطَّلِعْ عَلَى ذَلِكَ الذَّنْبِ أَحَدٌ غَيْرُ اللَّهِ

بحار الأنوار/63/77

១២៤. រ៉ស្តូលុលឡោះហ្គ័រ صلوات الله عليه មានវចនៈថា៖ "អ្នកណាមួយ លើកពេលកែប្រែខ្លួន ដែលអស់ឡោះហ្គ័រទ្រង់ទតឃើញ ក្នុងពេលដែលគេបង្ហូរទឹកភ្នែក ព្រោះគេបានធ្វើអំពើបាបដែលពុំមានអ្នកណាដឹង លើកលែងតែអស់ឡោះហ្គ័រមួយគត់ ។"

ប៊ីហ្គារុល អាស័រ ក្បាល៧៧ ទំព័រ៦៣

125- قَالَ رَسُولُ اللَّهِ (ص) : إِنَّ اللَّهَ تَبَارَكَ وَ تَعَالَى يُنْزِلُ مَلَكًا إِلَى السَّمَاءِ الدُّنْيَا كُلَّ لَيْلَةٍ فِي الثَّلَاثِ الْأَخِيرِ وَ لَيْلَةَ الْجُمُعَةِ فِي أَوَّلِ اللَّيْلِ فَيَأْمُرُهُ فَيُنَادِي: هَلْ مِنْ سَائِلٍ فَأُعْطِيهِ؟ هَلْ مِنْ تَائِبٍ فَأَتُوبَ عَلَيْهِ؟ هَلْ مِنْ مُسْتَعْفِرٍ فَأَغْفِرَ لَهُ؟

بحار الأنوار/314/3

១២៥. រ៉ស្តូលុលឡោះហ្គ័រ صلوات الله عليه មានវចនៈថា៖ "ក្នុងអំឡុងពេលភាគទីបីនៃរៀងរាល់យប់ និងក្នុងពេលយប់ថ្ងៃសុក្រ ក្នុងអំឡុងដំបូងនៃយាមអធ្រាត្រ (គឺយប់ដែលចូលថ្ងៃសុក្រ) អស់ឡោះហ្គ័រនឹងបញ្ជូនទេវតាមួយអង្គមេម មកផែនដី ឲ្យប្រកាសថា៖ "តើមានអ្នកណាត្រូវការសុំអ្វីមួយទេ អញនឹងប្រទានឲ្យអ្នកនោះ ? តើមានអ្នកណាកែប្រែខ្លួនទេ អញលើកទោសឲ្យគេ ? តើមានអ្នកណាស្វែងរកការអភ័យទោសទេ អញនឹងអភ័យទោសឲ្យគេ ?"

### កំណត់

ទំនៀមទំលាប់អ៊ីស្លាមបានប្រៀនប្រដៅមកថា ការដេកលក់ក្នុងយប់ថ្ងៃសុក្រ ហៅថា "ការដេកដែលគួរឲ្យស្តាយ" ព្រោះនាថ្ងៃដម្រះសេចក្តី មនុស្សទាំងឡាយនឹងស្តាយក្រោយជាទីបំផុត ព្រោះពួកគេបានដេកលក់ក្នុងពេលយប់ថ្ងៃសុក្រ ។

ប៊ីហ្គារុល អាស័រ ក្បាល៣ ទំព័រ៣១៤

126- قَالَ الْإِمَامُ الصَّادِقُ (ع) : اغْلِقُوا أَبْوَابَ الْمَعْصِيَةِ بِالْإِسْتِعَاذَةِ وَافْتَحُوا أَبْوَابَ الطَّاعَةِ بِالتَّسْمِيَةِ

بحار الأنوار/216/92

១២៦. អ៊ីម៉ា ស្វាឌីក្វ صلوات الله عليه والسلام មានវចនៈថា៖ "ចូរបិទទ្វារនៃអំពើបាបដោយការស្វែងរកដម្រកអស់ឡោះហ្គ័រ និងចូរបើកទ្វារនៃការគោរពភក្តីដោយការពោល "ប៊ីសមីលឡាហ្គ័រ" (ពោលគឺ ប៊ីសមីលឡាហ្គ័រ ដោះហ្គ័រម៉ាន នៀវហ្គ័រម) ។

### ការការពារកិត្តិយសរបស់អ្នកមានសទ្ធា

127- قَالَ الْإِمَامُ الْبَاقِرُ (ع) : يَجِبُ لِلْمُؤْمِنِ عَلَى الْمُؤْمِنِ أَنْ يَسْتُرَ عَلَيْهِ سَبْعِينَ كَبِيرَةً

بحار الأنوار/301/74

១២៧. អ៊ីម៉ាំ អាល់ បាកៀរ صلوات الله عليه والسلام មានវចនៈថា៖ "ជាការចាំបាច់សម្រាប់មុស្លិមគ្រប់រូប ត្រូវបិទបាំងកំហុសធំរបស់មុស្លិមដូចគ្នា ទោះបីមានចំនួនចិតសិបក៏ដោយ (កំហុសរបស់អ្នកនោះនឹងត្រូវបានទទួលការចង្អុលណែនាំដោយផ្ទាល់ខ្លួន មិនបើកឲ្យសាធារណៈជនដឹងឡើយ) ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល៧៤ ទំព័រ៣០១

128- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : إِقْبَلْ عُذْرَ أَحِيكَ وَ إِنْ لَمْ يَكُنْ لَهُ عُذْرٌ فَالْتِمِسْ لَهُ عُذْرًا

بحار الأنوار/165/74

១២៨. អ៊ីម៉ាំ អាមីរុល មុមីនីន អាល្លី صلوات الله عليه والسلام មានវចនៈថា៖ "ចូរទទួលខមាទោសពីបងប្អូនមុស្លិមរបស់អ្នក តែបើគេមិនសុំខមាទោសទេ នោះ ចូរអ្នកប្រឌិត ដោយខ្លួនអ្នកផ្ទាល់ នូវការអត់ទោសឲ្យគេនោះផង ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល៧៤ ទំព័រ១៦៥

129- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : أَقْبِحُ الْعُذْرَ إِذَا عُدَّ السِّرُّ

مستدرک الوسائل/305/12 رقم 14155

១២៩. អ៊ីម៉ាំ អាមីរុល មុមីនីន អាល្លី صلوات الله عليه والسلام មានវចនៈថា៖ "ការក្បត់ដែលអាក្រក់បំផុតនោះគឺការនិយាយបរិហារអាថ៌កំបាំងគេ ។"

មុសតាដ្ឋរ៉ក់ អាល់រ៉ាសាអ៊ីល ក្បាល១២ ទំព័រ៣០៥ ហាឌីស្ត្រីទី១៤១៥៥

130- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : نُصْحَكَ بَيْنَ الْمَلَأِ تَقْرِئُ

غرر الحكم/322

១៣០. អ៊ីម៉ាំ អាមីរុល មុមីនីន អាល្លី صلوات الله عليه والسلام មានវចនៈថា៖ "ការព្រមានរបស់អ្នក (ចំពោះអ្នកប្រព្រឹត្តខុស) នៅចំពោះមុខមហាជននោះ ស្មើនឹងការបំបាក់មុខគេ (អ្នកត្រូវតែនិយាយជាមួយគេដោយផ្ទាល់ខ្លួន) ។"

គួររុលហ្គីកាំ ទំព័រ៣២២

131- قَالَ الْإِمَامُ الصَّادِقُ (ع) : مِنْ أَحَبِّ الْأَعْمَالِ إِلَى اللَّهِ عَزَّ وَ جَلَّ إِدْخَالَ السُّرُورِ عَلَى الْمُؤْمِنِ: إِشْبَاعُ جُوعَتِهِ أَوْ تَنْفِيسُ كَرْبَتِهِ أَوْ قَضَاءُ دَيْنِهِ

الكاظمي/192/2

១៣១. អ៊ីម៉ាំ ស្វ័ឌីក្វី صلوات الله عليه والسلام មានវចនៈថា៖ "ទង្វើដែលគាប់ព្រះបូជ័យអស់ឡោះហ្ន៎ ព្រះដ៏មានមហិទ្ធិបូជ័យ និងដ៏រុងរឿង គឺការនាំសុភមង្គលមកឲ្យអ្នកសទ្ធា ដូចជា៖ ការជួយឲ្យគេបាត់ស្រែកឃ្លាន ការកំចាត់ទុក្ខសោករបស់គេ ឬការសងបំណុលជូនគេ ។"

អាល់កាហ្វីយ៍ ក្បាល៩២ ទំព័រ១៩២

# ទង្វើប្រកបដោយគុណធម៌

132- قَالَ رَسُولُ اللَّهِ (ص) : إِصْلَاحُ ذَاتِ الْبَيْنِ أَفْضَلُ مِنْ عَامَّةِ الصَّلَاةِ وَالصَّوْمِ

بحار الأنوار/43/76

១៣២. រ៉ស្មីលុលឡោះហ្ន៎ عليه السلام មានវចនៈថា៖ "ផ្សះផ្សាជនពីររូបឲ្យជាគ្នាវិញ ប្រសើរជាងការនមស្ការ(ស្រីឡាតូ) នាៗ និងការកាន់សីលអត់អាហារនាៗរបស់បុគ្គលម្នាក់ ។"

បីហ្ន៎រុល អាន់រ៉ាវ ក្បាលទី ៧៦ ទំព័រ៤៣

133- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : مَنْ ظَنَّ بِكَ خَيْرًا فَصَدَّقَ ظَنَّهُ

نهج البلاغة/511

១៣៣. អ៊ីម៉ា អាមីរុល មុមីនីន អ៊ាលី صلوات الله عليه والسلام មានវចនៈថា៖ "បើអ្នកណាមួយគិតថាអ្នកជាមនុស្សល្អ ចូរអ្នកធ្វើឲ្យគំនិតរបស់អ្នកនោះទៅជាការពិតឲ្យបាន ។"

ណាស់យុល បាឡាភ្នុះត្ថ ក្បាលទី៥១១ សេចក្តីថ្លែងការណ៍ទី២៤៨

134- قَالَ رَسُولُ اللَّهِ (ص) : أَدَّالُ عَلَى الْخَيْرِ كَفَاعِلِهِ

بحار الأنوار/119/96

១៣៤. រ៉ស្មីលុលឡោះហ្ន៎ عليه السلام មានវចនៈថា៖ "អ្នកណាមួយដែលដឹកនាំ (អ្នកដទៃ) ទៅរកសិរេហាគារវតា (ជំនឿស៊ីប) អ្នកនោះប្រៀបបាននឹងអ្នកប្រព្រឹត្តិអំពើល្អនោះដែរ ។"

បីហ្ន៎រុល អាន់រ៉ាវ ក្បាលទី៦៦ ទំព័រ១១៩

135- عَنْ أَبِي عَبْدِ اللَّهِ (ع) قَالَ: سِتُّ خِصَالٍ يَنْتَفِعُ بِهَا الْمُؤْمِنُ بَعْدَ مَوْتِهِ: وَلَدٌ صَالِحٌ يَسْتَغْفِرُ لَهُ، وَ مِصْحَفٌ يُقْرَأُ فِيهِ، وَ قَلْبٌ يَخْفِرُهُ، وَ عَرْسٌ يَغْرِسُهُ، وَ صَدَقَةٌ مَاءٍ يُجْرِيهِ، وَ سُنَّةٌ حَسَنَةٌ يُؤْخَذُ بِهَا بَعْدَهُ.

الخصال/323

១៣៥. អាធូ អាប់ខុលឡោះហ្ន៎ صلوات الله عليه والسلام មានវចនៈថា៖ "មានប្រាំមួយប្រការដែលមានផលប្រយោជន៍ដល់អ្នកសទ្ធា ក្រោយពីបានស្លាប់ទៅហើយគឺ៖

- ១-កូនល្អដែលសូមការអភ័យទោសឲ្យគេ ។
- ២-គម្ពីរគួរអានដែលនឹងត្រូវសូត្រដោយគេ ។
- ៣-អណ្តូងទឹកដែលគេបានដឹកទុក (សម្រាប់ប្រជារាស្ត្រ) ។
- ៤-ដើមឈើដែលគេបានដាំ ។
- ៥-ទានទឹកដែលគេបានធ្វើឲ្យហូរទៅ ។
- ៦-គំរូល្អនីមួយៗដែលមនុស្សដទៃយកទៅអនុវត្តតាមក្រោយពីគេ ។

អាល់យីស្តូល ទំព័រ៣២៣

136- قَالَ رَسُولُ اللَّهِ (ص) : لَوْ لَا أَنَّ أَشَقَّ عَلَى أُمَّتِي لِأَمْرَتِهِمْ بِالسَّوَاكِ مَعَ كُلِّ صَلَاةٍ

بحار الأنوار/126/76

១៣៦. វិស្វលុលឡោះហ្ន៎ عليه السلام មានវចនៈថា៖ "បើសិនជាវាមិនមែនជាការលំបាកសម្រាប់សហគមន៍របស់តថាគត عليه السلام ទេនោះ តថាគត عليه السلام នឹងបញ្ជាឲ្យពួកគេដុសធ្មេញគ្រប់ពេល នមស្ការ(ស្លៀកស្លា) ។"

ប៊ីហ្គារុល អាន់វ៉ា ក្បាលទី ៧៦ ទំព័រ១២៦

### អយ្យត្តិធម៌និងបទល្មើស

137- قَالَ رَسُولُ اللَّهِ (ص) : إِذَا كَانَ يَوْمُ الْقِيَامَةِ نَادَى مُنَادٍ: أَيُّنَ الظَّالِمَةِ وَأَعْوَانُهُمْ وَ مَنْ لَأَقَ لَهُمْ دَوَاءً أَوْ رَبَطَ لَهُمْ كَيْسًا أَوْ مَدَّ لَهُمْ مَدَّةَ قَلَمٍ فَاحْشُرُوهُمْ مَعَهُمْ

ثواب الأعمال/309

១៣៧. វិស្វលុលឡោះហ្ន៎ عليه السلام មានវចនៈថា៖ "នាថ្ងៃគឺយ៉ាម៉ាស្ត គឺមានអ្នកប្រកាសថា៖ "ឯណាទៅបណ្តាអ្នកសង្កត់សង្កិននិងសហការីរបស់ពួកគេ និងពួកដែលរៀបចំដបទឹកមីកទៅឲ្យពួកនោះ ឬពួកចងថង់ឲ្យពួកនោះ ឬពួកដែលនាំទឹកមីកប៉ាកកាទៅឲ្យពួកនោះ ? ពួកទាំងនេះនឹងត្រូវប្រមូលជុំគ្នាជាមួយពួកនោះ (គឺពួកអយ្យត្តិធម៌) ។"

ស្លាហ្ន៎ប៊ុល អាអ៊ុម៉ាល ទំព័រ៣០៩

138- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : وَاللَّهِ لَوْ أُعْطِيَتْ الْأَفَالِيمُ السَّبْعَةَ بِمَا تَحْتِ أَفْلَاحِهَا عَلَى أَنْ أَعْصِيَ اللَّهَ فِي نَمَلَةٍ اسْتَبْهَأَ جُلْبَ شَعِيرَةٍ مَا فَعَلْتُهُ

نهج البلاغة/347

១៣៨. អ៊ីម៉ា អាមីរុល មុមីនីន អាឡី عليه السلام មានវចនៈថា៖ "សូមស្បថចំពោះអល់ឡោះហ្ន៎ عليه السلام បើសិនជាតថាគត عليه السلام បានទទួលការប្រគល់ស្រុកទាំង ៧ ឲ្យមកគ្រប់គ្រងជាមួយនឹងសព្វសារពើដែលមាននៅក្រោមមេឃ ដើម្បីតថាគត عليه السلام នឹងល្មើសអល់ឡោះហ្ន៎ عليه السلام ក្នុងរឿងដណ្តើមគ្រាប់ស្រូវសាលីពីស្រមោចមួយនោះ តថាគត عليه السلام នឹងមិនធ្វើជាដាច់ខាត ។"

ណាស្ត័យ្យុល បាឡាហ្ន៎ ទំព័រទី៣៨៧

139- قَالَ الْإِمَامُ الْبَاقِرُ (ع) : الظُّلْمُ ثَلَاثَةٌ: ظَلَمْتُ يَعْزُرُهُ اللَّهُ عَزَّ وَ جَلَّ وَ ظَلَمْتُ لَا يَعْزُرُهُ، وَ ظَلَمْتُ لَا يَدَعُهُ اللَّهُ، فَأَمَّا الظُّلْمُ الَّذِي لَا يَعْزُرُهُ فَالشَّرْكُ بِاللَّهِ عَزَّ وَ جَلَّ، وَ أَمَّا الظُّلْمُ الَّذِي يَعْزُرُهُ اللَّهُ فَظَلَمْتُ الرَّجُلِ نَفْسَهُ فِيمَا بَيْنَهُ وَ بَيْنَ اللَّهِ عَزَّ وَ جَلَّ، وَ أَمَّا الظُّلْمُ الَّذِي لَا يَدَعُهُ فَالْمُدَايَنَةُ بَيْنَ الْعِبَادِ

الكافي/2/330

១៣៩. អ៊ីម៉ា អាឡី បាឡាហ្ន៎ عليه السلام មានវចនៈថា៖ "បទល្មើសមាន ៣ ប្រភេទគឺ៖ បទល្មើសដែលអល់ឡោះហ្ន៎ عليه السلام ព្រះដ៏ខ្ពង់ខ្ពស់អភ័យឲ្យ, បទល្មើសដែលព្រះអង្គមិនអភ័យឲ្យ, និងបទល្មើសដែលព្រះអង្គមិនបណ្តោយបាន ។ បទល្មើសដែលព្រះអង្គមិនអភ័យឲ្យនោះគឺ ការមិនចុះចិត្តស៊ប់ចំពោះអល់ឡោះហ្ន៎ عليه السلام (ដោយយកអ្វីផ្សេងមកហ៊ុនហាយជាមួយអល់ឡោះហ្ន៎ عليه السلام) ព្រះដ៏មានមហិទ្ធិបូទ្វិ និងរុងរឿង, បទល្មើសដែលអល់ឡោះហ្ន៎ عليه السلام អភ័យឲ្យនោះគឺ កំហុសដែលបុគ្គលណាម្នាក់ធ្វើខុសចំពោះខ្លួនឯងផ្ទាល់ ក្នុងរឿងរវាងខ្លួនគេនិងអល់ឡោះហ្ន៎ عليه السلام ដែលជាម្ចាស់នៃមហិទ្ធិបូទ្វិនិងសេចក្តីរុងរឿង, ឯបទល្មើសដែលព្រះអង្គ មិនបណ្តោយបាននោះគឺ ការប្រព្រឹត្តិល្មើសសិទ្ធិមនុស្ស ។"

### កំណត់

បទល្មើសទី ៣ ចង្អុលទៅលើបុគ្គលដែលប្រព្រឹត្តិល្មើសសិទ្ធិជនដទៃ ។ ការលុបលាងកំហុសនោះគឺ ដំបូង ផ្តាច់ចិត្តម្ចាស់សិទ្ធិដែលត្រូវគេប្រព្រឹត្តិបំពាននោះ ។ បើអ្នកនោះលើកទោសឲ្យគេ បទល្មើសនោះនឹងទៅជាកំហុសមួយ ដែលបុគ្គលណាម្នាក់ប្រព្រឹត្តិចំពោះ



140- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : اَلْظُلْمُ يُزِيلُ الْقَدَمَ وَ يَسْلُبُ النَّعْمَ وَ يُهْلِكُ الْأُمَّمَ

تصنيف غرر الحكم/456

១៤០. អ៊ីមាំ អាមីរុល មុមីនីន អុលី<sup>صلوات الله عليه</sup> មានវចនៈថា៖ "ការប្រព្រឹត្តិបំពាននោះនឹងធ្វើឲ្យភ្នាក់ដើរដើរជួរខុស, និងធ្វើឲ្យសិរីសួស្តីរលះរេចចុះ, ហើយនឹងសម្លាប់ប្រជាជាតិ ។"

តាស្ត្រីហ្ន៎ គួរុល ហ្ន៎កាំ ក្បាលទី២ ទំព័រ

141- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : لَيْسَ شَيْءٌ أَدْعَى إِلَى تَغْيِيرِ نِعْمَةِ اللَّهِ وَ تَعْجِيلِ نِعْمَتِهِ مِنْ إِقَامَةِ عَلَى ظُلْمٍ، فَإِنَّ اللَّهَ سَمِيعٌ دَعْوَةَ الْمُضْطَهَدِينَ وَ هُوَ لِلظَّالِمِينَ بِالْمُرْصَادِ

نهج البلاغة الرسالة 53

១៤១. អ៊ីមាំ អាមីរុល មុមីនីន អុលី<sup>صلوات الله عليه</sup> មានវចនៈថា៖ "ពុំមានអ្វីដែលជំរុញទៅរកការប្រែក្រាបស្រមៃសេចក្តីប្រោសប្រណីរបស់អល់ឡោះហ្ន៎, ឬការតបស្នងយ៉ាងឆាប់រហ័សរបស់ព្រះអង្គ ខ្លាំងជាងសេចក្តីមានៈប្រព្រឹត្តិបំពានឡើយ ពីព្រោះអល់ឡោះហ្ន៎, ទ្រង់ព្រះសវនការការប្តូរស្នងរបស់ជនដែលត្រូវគេប្រព្រឹត្តិបំពាន ហើយព្រះអង្គឃ្នាំមើលជនប្រព្រឹត្តិបំពានទាំងពួង ។"

ណាស្ត្រីហ្ន៎ បាឡាភ្នុក្តី លិខិត៥៣

### សិទ្ធិរបស់មិត្តមុស្លីម

142- قَالَ رَسُولُ اللَّهِ (ص) : مَنْ أَخْرَجَ مُؤْمِنًا ثُمَّ أَعْطَاهُ الدُّنْيَا لَمْ يَكُنْ ذَلِكَ كَفَّارَتَهُ وَلَمْ يُؤْجَرْ عَلَيْهِ

بحار الأنوار/150/75

១៤២. រ៉ស្ត្រីលុលឡោះហ្ន៎<sup>صلوات الله عليه</sup> មានវចនៈថា៖ "អ្នកណាមួយធ្វើឲ្យអ្នកសទ្ធាកើតទុក្ខ អ្នកនោះ មិនអាចយកផលប្រយោជន៍នៃលោកនេះទៅឲ្យគេជាអំណោយដើម្បីលុបលាងអំពើនោះបានទេ ព្រោះវាមិនគ្រប់គ្រាន់ទេ រៀបរយឯតែអ្នកនោះកែប្រែខ្លួន និងធ្វើឲ្យអ្នករងអំពើអយុត្តិធម៌នោះស្រាកទុក្ខ ។"

ប៊ីហ្គារុល អាន់រ៉ា ក្បាល៧៥ ទំព័រ១៥០

143- قَالَ الْإِمَامُ الْكَاظمُ (ع) : مِنْ أَوْحَبِ حَقِّ أَحَبِّكَ إِلَّا تَكْتُمَهُ شَيْئًا يَنْفَعُهُ لَا مِنْ دُنْيَاهُ وَ لَا مِنْ آخِرَتِهِ

بحار الأنوار/75/2

១៤៣. អ៊ីមាំ អាល់ កាស្ត្រីម<sup>صلوات الله عليه</sup> មានវចនៈថា៖ "ក្នុងចំណោមកាតព្វកិច្ចរបស់អ្នកចំពោះបងប្អូនមុស្លីមរបស់អ្នកគឺ អ្នកមិនត្រូវបិទបាំងអ្វីទាល់តែសោះដែលមានប្រយោជន៍សម្រាប់ពួកគេឡើយ ទោះបីទាក់នឹងលោកនេះក្តី ឬលោកមុខក្តី ។"

ប៊ីហ្គារុល អាន់រ៉ា ក្បាល២ ទំព័រ៧៥

144- قَالَ الْإِمَامُ الْحَسَنُ بْنُ عَلِيٍّ (ع) : صَاحِبِ النَّاسِ مِثْلَ مَا تُحِبُّ أَنْ يُصَاحِبُوكَ بِهِ

بحار الأنوار/116/78

១៤៥. អ៊ីម៉ា ហ្គាសាន់ ប៊ិន អ្នកលើសលាម មានវចនៈថា៖ "ចូរមានបដិសណ្ឋារៈចំពោះអ្នកដទៃ ឲ្យដូចដែលអ្នកចង់ឲ្យអ្នកដទៃមានបដិសណ្ឋារៈមកលើខ្លួនអ្នកដែរ ។"

ប៊ីហ្គាសាន់ អាន់រ៉ា ក្បាល៧៨ ទំព័រ១១៦

145- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : رَحِمَ اللَّهُ أَمْرًا أَحْيَا حَقًّا وَ أَمَاتَ بَاطِلًا وَ دَحَضَ الْجَوْرَ وَ أَقَامَ الْعَدْلَ

غرر الحكم/181

១៤៥. អ៊ីម៉ា អាមីរុល មុមីនីន អ្នកលើសលាម មានវចនៈថា៖ "សូមអស់ឡោះហ្ន៎ ប្រទានព្រះមេត្តាមកលើជនណាដែលរក្សាអំពើយុត្តិធម៌ និងលុបបំបាត់អំពើអយុត្តិធម៌ ឬបដិសេធអយុត្តិធម៌និងរក្សាទុកយុត្តិធម៌ ។"

គ្លីវ៉ុលហ្គីកាំ ទំព័រ១៨១

146- قَالَ الْإِمَامُ الصَّادِقُ (ع) : أَرْبَعَةٌ مِنْ أَخْلَاقِ الْأَنْبِيَاءِ عَلَيْهِمُ السَّلَامُ: الْبِرُّ، وَالسَّخَاءُ، وَالصَّبْرُ عَلَى النَّايِبَةِ، وَالْقِيَامُ بِحَقِّ الْمُؤْمِنِ

تحف العقول/277

១៤៦. អ៊ីម៉ា ស្វឺឌីក្វី មានវចនៈថា៖ "ចរិតលក្ខណៈទាំងបួននេះមកពីចរិតរបស់ណាប៊ី គឺ៖ គុណធម៌, មេត្តាធម៌, អំណត់និងសេចក្តីព្យាយាមក្នុងការអត់ធ្មត់ចំពោះទុក្ខវេទនា, និងលើកតម្កើងសិទ្ធិរបស់អ្នកសទ្ធា ។"

ទុហ្គីហ្គីល អ៊ីគ្លុល ទំព័រ២៧៧

147- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : إِنَّمَا عِمَادُ الدِّينِ، وَ جَمَاعُ الْمُسْلِمِينَ، وَالْعِدَّةُ لِلْأَعْدَاءِ، الْعَامَّةُ مِنَ الْأُمَّةِ، فَلْيَكُنْ صِعْوُكَ لَهُمْ، وَمَيْلَكَ مَعَهُمْ

نهج البلاغة الرسالة/429/53

១៤៧. អ៊ីម៉ា អាមីរុល មុមីនីន អ្នកលើសលាម មានវចនៈថា៖ "ការពិត ការរូបរមគ្នារបស់ប្រជារាស្ត្រ ជាសហគមន៍តែមួយនោះជាសសរទ្រូងនៃសាសនា, ជាឥទ្ធិពលនៃបណ្តាមុស្លិម និងជាការការពារទល់នឹងបច្ចាមិត្ត ។ ដូច្នេះ គួរតែបន្ទន់ខ្លួនទៅរកពួកគេ និងទុកចិត្តពួកគេ ។"

ណាស្ត់យ្យុល បាឡាក្បោះត្តី លិខិត៥៣

148- قَالَ الْإِمَامُ الصَّادِقُ (ع) : مَا عِبَدَ اللَّهُ بِشَيْءٍ أَفْضَلَ مِنْ آدَاءِ حَقِّ الْمُؤْمِنِ

الكاظمي/170/2

១៤៨. អ៊ីម៉ា ស្វឺឌីក្វី មានវចនៈថា៖ "ពុំមានការគោរពបូជាអស់ឡោះហ្ន៎ ណាមួយដែលប្រសើរជាងការគោរពបូជាអស់ឡោះហ្ន៎ ដោយគោរពសិទ្ធិអ្នកសទ្ធានោះទេ ។"

អាល់កាហ្គីយ័ ក្បាលទី ២ ទំព័រទី១៧០

149- قَالَ رَسُولُ اللَّهِ (ص) : مَنْ آذَى مُؤْمِنًا فَقَدْ آذَانِي

بحار الأنوار/72/67

១៤៩. រ៉ស្វីលុលឡោះហ្ន៎ មានវចនៈថា៖ "អ្នកណាមួយធ្វើឲ្យអ្នកមានសទ្ធាឈឺចាប់ ពិតប្រាកដណាស់ អ្នកនោះធ្វើឲ្យតថាគត ខ្ញុំឈឺចាប់ ។"

ប៊ីហ្គាសាន់ អាន់រ៉ា ក្បាល៦៧ ទំព័រ៧២

150- قَالَ رَسُولُ اللَّهِ (ص) : مَنْ افْتَتَعَ مَالَ مُؤْمِنٍ غَضَبًا بَعِيرٍ حَقَّ لَمْ يَزَلِ اللَّهُ مُعْرِضًا عَنْهُ، مَا قَبَّتْ لِأَعْمَالِهِ الَّتِي يَعْمَلُهَا مِنَ الْبِرِّ وَالْخَيْرِ لَا يُنْتَبِهَا فِي حَسَنَاتِهِ حَتَّى يُتُوبَ وَ يُرَدَّ الْمَالُ الَّذِي أَخَذَهُ إِلَى صَاحِبِهِ

مستدرک الوسائل/89/17

១៥០. វិស្វលុលឡោះហ្ន៎ صلوات الله عليه وآله មានវចនៈថា៖ "អ្នកណាមួយដណ្តើមទ្រព្យអ្នកសទ្ធាណាម្នាក់ ដោយអយុត្តិធម៌ អស់ឡោះហ្ន៎ صلوات الله عليه وآله នឹងមានទោមនស្សចំពោះអ្នកនោះជាដរាប ហើយព្រះអង្គនឹងមិនទទួលបណ្តាអំពើល្អដែលគេបានប្រព្រឹត្តនោះទេ ។ អំពើល្អទាំងនោះនឹងមិនត្រូវកត់ត្រាទុកក្នុងចំណោមអំពើល្អទេ លុះត្រាតែអ្នកនោះភ្ញាក់រឭកកែប្រែខ្លួន ហើយឲ្យទ្រព្យដែលបានយកមកនោះទៅម្ចាស់ឲ្យគេវិញ ។"

មុសតាដូរ៉ក អាល់វ៉ាសាអ៊ីល ក្បាលទី ១៧ ទំព័រ៨៩

### វន្តនាការ

151- عَنِ النَّبِيِّ (ص) قَالَ : إِذَا تَلَقَيْتُمْ فِتْلَانًا بِالتَّسْلِيمِ وَ التَّصَافِحِ، وَ إِذَا تَفَرَّقْتُمْ فَتَفَرَّقُوا بِالِاسْتِعْفَارِ

بحار الأنوار/4/76

១៥១. ណាប៊ី صلوات الله عليه وآله មានវចនៈថា៖ "ពេលពួកលោកជួបគ្នា ចូរសម្តែងវន្តនាការ (សាឡាម) នឹងឱបប្រកៀកគ្នា ។ ពេលពួកលោកបែកគ្នា ចូរលាគ្នាដោយសូមអភ័យទោសគ្នា ។"

ប៊ីហ្គារុល អាន់វ៉ា ក្បាល៧៦ ទំព័រ៤

152- قَالَ الْحُسَيْنُ بْنُ عَلِيٍّ (ع) : لِلسَّلَامِ سَبْعُونَ حَسَنَةً تَسْعُ وَ سِتُّونَ لِلْمُبْتَدِي وَ وَاحِدَةٌ لِلرَّادِّ

بحار الأنوار/120/78

១៥២. អ៊ីម៉ា ហ្គាសែន ប៊ិន អាលី صلوات الله عليه وآله មានវចនៈថា៖ "ចិតសិបរង្វាន់ជាចំណែករបស់អ្នកណាមួយដែលផ្តើម (សម្តែងវន្តនាការ), ឯអ្នកទទួល (សាឡាម) នោះបានមួយរង្វាន់ ។ (ពេលជួបគ្នា អ្នកដែលចាប់ផ្តើមឲ្យសាឡាមបានរង្វាន់ច្រើនជាងគេ ។)"

ប៊ីហ្គារុល អាន់វ៉ា ក្បាល៧៨ ទំព័រ១២០

153- عَنْ أَبِي عَبْدِ اللَّهِ (ع) قَالَ جَمَعَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ بَيْنِي عَبْدِ الْمُطَّلِبِ فَقَالَ يَا بَنِي عَبْدِ الْمُطَّلِبِ أَفْشُوا السَّلَامَ وَصَلُّوا الْأَرْحَامَ وَ تَهَجَّدُوا وَ النَّاسُ نِيَامٌ وَ أَطْعِمُوا الطَّعَامَ وَ أَطِيبُوا الْكَلَامَ تَدْخُلُوا الْحَنَّةَ بِسَلَامٍ

بحار الأنوار/393/69

១៥៣. អ៊ីម៉ា អាប៊ី អាប់ខុលឡោះហ្ន៎ (អ៊ីម៉ា ស្វីឌីកូ صلوات الله عليه وآله) មានវចនៈថា វិស្វលុលឡោះហ្ន៎ صلوات الله عليه وآله បានប្រជុំបណ្តាកូនចៅរបស់ អាប់ខុល មុត្តត្ថ្ថិលិប عليه السلام និងបានមានវចនៈថា៖ "ឱបណ្តាកូនចៅរបស់អាប់ខុល មុត្តត្ថ្ថិលិប عليه السلام អើយ ចូរផ្តើមវន្តនាការ ចូររាប់អានសាច់ញាតិ ចូរនមស្តារ(ស្រីឡាតូ) យប់ក្នុងពេលដែលជនឯទៀតដេកលក់ ចូរឲ្យអាហារ (ដល់អ្នកដទៃ) និងចូរប្រើវាចាប្រពៃ ពួកលោកនឹងបានចូលស្ថានសួគ៌ដោយសុវត្ថិភាព ។"

ប៊ីហ្គារុល អាន់វ៉ា ក្បាល៦៩ ទំព័រ៣៩៣

154- قَالَ الْإِمَامُ الصَّادِقُ (ع) : الْبَادِيُ بِالسَّلَامِ أَوْلَى بِاللَّهِ وَ رَسُولِهِ

وسائل الشيعة/55/12

១៥៤. អ៊ីម៉ា ស្វីឌីកូ صلوات الله عليه وآله មានវចនៈថា៖ អ្នកណាមួយផ្តើមឲ្យសាឡាម រមែងជាទីស្រឡាញ់ជាងគេរបស់អស់ឡោះហ្ន៎ صلوات الله عليه وآله និងវិស្វលុល

### បង្ហាញប្រព្រឹត្តិល្អនិងហាមប្រព្រឹត្តិអាក្រក់

155- قَالَ اللَّهُ تَعَالَى : وَلَتَكُنَّ مِنْكُمْ أُمَّةٌ يَدْعُونَ إِلَى الْخَيْرِ وَ يَأْمُرُونَ بِالْمَعْرُوفِ وَ يَنْهَوْنَ عَنِ الْمُنْكَرِ وَ أُولَئِكَ هُمُ الْمُفْلِحُونَ

سورة آل عمران رقم 3 آيه 104

១៥៥. អល់ឡោះហ្ន៎ ព្រះមហាខ្ពង់ខ្ពស់ មានព្រះតម្រាស់ថា៖ "នៅក្នុងចំណោមពួកអ្នក គប្បីមានមនុស្សមួយចំណែកបច្ចុប្បន្នមករក សេចក្តីល្អ និងបង្ហាញប្រាប់ថាអ្វីជាគុណធម៌ និងហាមប្រាមអ្វីដែលខុសឆ្គង ។ ជនទាំងនោះជាជនដែលប្រកបដោយជោគជ័យ ។"

ស្វីដេន អាលី អ៊ីមរ៉ន(៣) អាយុ១០៤

156- قَالَ رَسُولُ اللَّهِ (ص) : إِذَا أُمَّتِي تَوَاكَلَتْ تَوَاكَلَتِ الْأُمَمُ بِالْمَعْرُوفِ وَ النَّهْيِ عَنِ الْمُنْكَرِ فَلْتَأْتِ بِوَقَاعٍ مِنَ اللَّهِ تَعَالَى

بحار الأنوار/100/92

១៥៦. រ៉ស្វីលុលឡោះហ្ន៎ មានវចនៈថា៖ " ពេលណាដែលសហគមន៍របស់តថាគត ទុកឲ្យអ្នកផ្សេងបង្ហាញប្រាប់ទៅកាន់គុណធម៌ និងហាមប្រាមអ្វីដែលខុសឆ្គង ពេលនោះប្រៀបបានថាពួកគេប្រកាសវាយតម្លៃនឹងអល់ឡោះហ្ន៎ ព្រះដ៏មានមហិទ្ធិបូជ្ញា ។"

ប៊ីហ្គារុល អាន់វ៉ា ក្បាល១០០ ទំព័រ៩២

157- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : مَنْ تَرَكَ انْكَارَ الْمُنْكَرِ بَقَلْبِهِ وَ لِسَانِهِ وَ يَدِهِ فَهُوَ مَيِّتٌ بَيْنَ الْأَحْيَاءِ

بحار الأنوار/100/94

១៥៧. អ៊ីម៉ា អាមីរុល មុមីនីន អាលី មានវចនៈថា៖ "អ្នកណាមួយដែលហាមប្រាមអ្វីដែលខុសឆ្គង ដោយទ្រឹស្តីនិងដោយអនុវត្ត (និងមិនអើពើពេលបានឃើញអំពើអាក្រក់កើតឡើងនៅចំពោះមុខ) អ្នកនោះប្រៀបបាននឹងសពមានជីវិត ។"

ប៊ីហ្គារុល អាន់វ៉ា ក្បាល១០០ ទំព័រ៩៤

158- قَالَ رَسُولُ اللَّهِ (ص) : رَدُّ الْمُؤْمِنِ حَرَامًا يَغْدِلُ عِنْدَ اللَّهِ سَبْعِينَ حِجَّةً مَبْرُورَةً

مستدرک وسائل الشيعة/11/278

១៥៨. រ៉ស្វីលុលឡោះហ្ន៎ មានវចនៈថា៖ "បង្ការអ្នកសទ្ធា មិនឲ្យប្រព្រឹត្តិអំពើហាមប្រាមនោះ ស្មើនឹងការបំពេញពិធីហាចដែលអល់ឡោះហ្ន៎ ទទួល ៧០ ដង សម្រាប់អល់ឡោះហ្ន៎ ។"

មុសតាដ្ឋរីក អាល់វិសាមីល អាល់ស្តីអ្នក ក្បាលទី ១១ ទំព័រ២៧៨

159- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : وَأَمْرٌ بِالْمَعْرُوفِ تَكُنْ مِنْ أَهْلِهِ، وَ أَنْكَرِ الْمُنْكَرَ بِيَدِكَ وَ لِسَانِكَ، وَ بَايُنْ مَنْ فَعَلَهُ بِجَهْدِكَ، وَ جَاهِدْ فِي اللَّهِ حَقَّ جِهَادِهِ، وَ لَا تَأْخُذْكَ فِي اللَّهِ لَوْمَةٌ لَائِمٌ وَخُصِ الْعَمْرَاتُ لِلْحَقِّ حَيْثُ كَانَ

نهج البلاغة/392 الرسالة 31

១៥៩. អ៊ីម៉ា អាមីរុល មុមីនីន អាលី មានវចនៈថា៖ "ចូរលោកបច្ចុប្បន្នជនឯទៀតឲ្យប្រព្រឹត្តិល្អ លោកនឹងជាម្នាក់ក្នុងចំណោមអ្នក

ប្រព្រឹត្តិល្អដែរ ។ ចូរលោកបញ្ឈប់ជនឯទៀតឲ្យចេញផុតពីមារ ដោយទង្វើរបស់លោកព្រមនឹងសម្តីរបស់លោក ហើយចូរលោក ចេញឆ្ងាយពីអ្នកណាមួយដែលធ្វើអំពើនោះ ដោយសមត្ថភាពរបស់អ្នក ។ ចូរលោកតស៊ូដើម្បីអស់ឡោះហ្ន៎<sup>ع</sup> ចូរកុំឲ្យការមើលងាយ របស់អ្នកមើលងាយនោះ ឃាត់ឃាំងលោកក្នុងកិច្ចការអស់ឡោះហ្ន៎<sup>ع</sup> ។ ចូរលោកសម្រុកចូលទៅក្នុងឧបសគ្គដើម្បីសេចក្តីត្រង់ត្រូវ ទោះវាកើតឡើងនៅទីណាក៏ដោយ ។"

ណាស់យូល បាឡាភ្នំ ទំព័រទី ៣៩២ លិខិតទី ៣១

160- قَالَ الْإِمَامُ الْبَاقِرُ (ع) : إِنَّ الْأَمْرَ بِالْمَعْرُوفِ وَ النَّهْيَ عَنِ الْمُنْكَرِ سَبِيلُ الْأَنْبِيَاءِ، وَ مِنْهَا جُ الصُّلْحَاءِ، فَرِيضَةٌ عَظِيمَةٌ بِهَا تُقَامُ الْفَرَائِضُ، وَ تُأْمَنُ الْمَذَاهِبُ وَ تُحْلَى الْمَكَاسِبُ وَ تُرَدُّ الْمَظَالِمُ وَ تُعْمَرُ الْأَرْضُ

الكافي/5/56

១៦០. អ៊ីម៉ាំ អាល់បាឡាភ្នំ<sup>صلوات الله عليه</sup> មានវចនៈថា៖ " ពិតប្រាកដណាស់ បង្គាប់អ្វីដែលល្អ និងហាមអ្វីដែលខុសឆ្គងនោះ ជាមាគារបស់ បណ្តាណាបី និងជាតួយ៉ាងរបស់បណ្តាអ្នកប្រព្រឹត្តិល្អ ។ នេះជាទង្វើដែលជាកាតព្វកិច្ចដ៏វិសេសវិសាលមួយ ដែលធ្វើឲ្យទង្វើចាំបាច់ ទាំងឡាយអាចគង់វង្សនៅ, ដែលធ្វើឲ្យជំនឿទាំងឡាយអាចមាននៅដោយគង់វង្ស, ដែលធ្វើឲ្យការជំនួញនោះត្រឹមត្រូវតាមច្បាប់, ដែលធ្វើឲ្យចៀសវាងបានពីអំពើអយុត្តិធម៌ និងធ្វើឲ្យវិបុលភាពអាចសុសសាយពេញផែនដីបាន ។"

អាល់កាហ្វិយ៍ ក្បាលទី ៥ ទំព័រទី ៥៦

161- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : قَوَامُ الشَّرِيعَةِ، الْأَمْرُ بِالْمَعْرُوفِ وَ النَّهْيَ عَنِ الْمُنْكَرِ وَ إِقَامَةُ الْحُدُودِ

غرر الحكم/6/236

១៦១. អ៊ីម៉ាំ អាមីរុល មុមីនីន អ៊ាលី<sup>صلوات الله عليه</sup> មានវចនៈថា៖ "សេចក្តីខ្ជាប់ខ្ជួនរបស់សាសនាស្ថិតនៅលើការបង្គាប់ឲ្យធ្វើអំពើល្អ និងការ ហាមប្រាមមិនឲ្យធ្វើអំពើខុសឆ្គង និងការគោរពច្បាប់របស់អស់ឡោះហ្ន៎<sup>ع</sup> ។"

គួររុលហ្គីកាំ ទំព័រទី ២៣៦

162- قَالَ رَسُولُ اللَّهِ (ص) : مَنْ رَأَى مُنْكَرًا فَلْيُبْكِزْهُ بِيَدِهِ إِنْ اسْتَطَاعَ، فَإِنْ لَمْ يَسْتَطِعْ فَبِلِسَانِهِ، فَإِنْ لَمْ يَسْتَطِعْ فَبِقَلْبِهِ

وسائل الشيعة/16/135

១៦២. រ៉ស្មីលុលឡោះហ្ន៎<sup>صلوات الله عليه</sup> មានវចនៈថា៖ "អ្នកណាមួយជួបប្រទះការប្រព្រឹត្តិខុសឆ្គង ចូរអ្នកនោះហាមវាដោយទង្វើរបស់ខ្លួន បើ ខ្លួនមានសមត្ថភាពធ្វើទៅបាន បើពុំអាចធ្វើទៅបានទេ ចូរអ្នកនោះធ្វើទៅដោយអណ្តាតរបស់ខ្លួន តែបើអ្នកនោះមិនអាចធ្វើទៅ ដោយវិធីនោះបានទៀតទេ ចូរគេធ្វើដោយចិត្តរបស់ខ្លួន ។"

វ៉ាសាអ៊ីលុស្ត ភ្នំអាល់ ក្បាល១៦ ទំព័រ១៣៥

163- قَالَ رَسُولُ اللَّهِ (ص) : مَنْ أَمَرَ بِالْمَعْرُوفِ وَ نَهَى عَنِ الْمُنْكَرِ فَهُوَ خَلِيفَةُ اللَّهِ فِي الْأَرْضِ وَ خَلِيفَةُ رَسُولِهِ

مستدرک الوسائل/12/179

១៦៣. រ៉ស្មីលុលឡោះហ្ន៎<sup>صلوات الله عليه</sup> មានវចនៈថា៖ "អ្នកណាមួយបង្គាប់ឲ្យធ្វើល្អនិងហាមធ្វើអាក្រក់ អ្នកនោះជាអ្នកជំនួសអស់ឡោះហ្ន៎<sup>ع</sup> និងរ៉ស្មីលុលរបស់ព្រះអង្គ<sup>ع</sup> នៅលើផែនដី ។"

មុសតាដ្វ័រីកាំ អាល់វ៉ាសាអ៊ីល ក្បាល១២ ទំព័រ១៧៩

164- قَالَ رَسُولُ اللَّهِ (ص) : لَا تَزَالُ أُمَّتِي بِخَيْرٍ مَا أَمَرُوا بِالْمَعْرُوفِ وَ نَهَوْا عَنِ الْمُنْكَرِ وَ تَعَاوَنُوا عَلَى الْبِرِّ وَ التَّقْوَى فَإِذَا لَمْ يَفْعَلُوا ذَلِكَ تَزَعَتْ

التهدیب/181/6

១៦៤. វិស្វលុលឡោះហ្ន៎ صلوات الله عليه មានវចនៈថា៖ "កាលណាសហគមន៍របស់ខ្ញុំសម្រេចចិត្តបង្គាប់ឲ្យធ្វើល្អនិងហាមធ្វើអាក្រក់ ព្រមទាំងប្រូតគ្នាប្រតិបត្តិអំពើដែលប្រកបដោយគុណធម៌ កាលនោះជនទាំងនោះនឹងរស់នៅយ៉ាងសុខសាន្តនិងរុងរឿង ។ តែបើពួកគេឈប់ធ្វើដូច្នោះ សិរិស្វស្តីនឹងត្រូវយកចេញពីពួកគេ ។"

អាត់តាស្ត់ស៊ីប ក្បាលទី ៦ ទំព័រទី ១៨១

165- مِنْ وَصِيَّةِ الْإِمَامِ أَمِيرِ الْمُؤْمِنِينَ عَلِيِّ (ع) لِلْحَسَنِ وَالْحُسَيْنِ عَلَيْهِمَا السَّلَامُ لَمَّا ضَرَبَهُ ابْنُ مُلْجَمٍ لَعَنَهُ اللَّهُ: وَاللَّهِ اللَّهُ فِي الْجِهَادِ بِأَمْوَالِكُمْ وَ أَنْفُسِكُمْ وَ أَلْسِنَتِكُمْ فِي سَبِيلِ اللَّهِ،... لَا تَنْزُكُوا الْأَمْرَ بِالْمَعْرُوفِ وَالتَّنْهِي عَنِ الْمُنْكَرِ فَيَوَلَّى عَلَيْكُمْ شِرَارَكُمْ ثُمَّ تَدْعُونَ فَلَا يُسْتَجَابُ لَكُمْ

نهج البلاغة/422 الرسالة 47

១៦៥. អ៊ីម៉ាំ អាមីរុល មុមមីនីន អាលី صلوات الله عليه មានវចនៈជាមួយអ៊ីម៉ាំ អាលី ហ្វាសាន់ និងអ៊ីម៉ាំ ហ្វាសាន់ (សូមសិរិស្វស្តីកើតមានដល់ទ្រង់ទាំងពីរ) កាលដែលអ៊ីបន្ទ មុលយ្យាំ (សូមបណ្តាសាអល់ឡោះហ្ន៎ កើតមានដល់វា) ធ្វើឃាតលោកដោយដាវ ថា៖ "ចូរពួកអ្នកខ្លាចអល់ឡោះហ្ន៎ ចូរខ្លាចអល់ឡោះហ្ន៎ ក្នុងការតស៊ូដើម្បីអល់ឡោះហ្ន៎ ដោយទ្រព្យរបស់ពួកអ្នក ដោយជីវិតពួកអ្នក និងដោយសម្តីរបស់ពួកអ្នកលើមាតិអល់ឡោះហ្ន៎..." ។ "ចូរពួកអ្នកកុំចោលការបង្គាប់ឲ្យធ្វើល្អ និងការហាមធ្វើអាក្រក់ឡើយ ព្រោះតែខ្លាចបណ្តាជនកំណាចមានប្រៀបលើពួកអ្នក ដូច្នោះ (បើសិនជាដូច្នោះមែន) ពេលណាពួកអ្នកបូងស្ទូងអល់ឡោះហ្ន៎ អល់ឡោះហ្ន៎ នឹងមិនទទួលការបូងស្ទូងរបស់ពួកអ្នកទេ ។"

ណាស្ត់យ្យុល បាឡាភ្នុះត្តុ ទំព័រទី ៤២២ លិខិតទី ៤៧

166- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : الْأَمْرُ بِالْمَعْرُوفِ أَفْضَلُ أَعْمَالِ الْخَلْقِ

مستدرک الوسائل/12/185

១៦៦. អ៊ីម៉ាំ អាមីរុល មុមមីនីន អាលី صلوات الله عليه មានវចនៈថា៖ "បង្គាប់ឲ្យធ្វើល្អជាទង្វើល្អប្រពៃជាងគេរបស់មនុស្សទាំងពួង ។"

មុសតាដ្ឋរីក អាល់វ៉ាសាអ៊ីល ក្បាលទី ១២ ទំព័រទី ១៨៥

167- قَالَ الْإِمَامُ الصَّادِقُ (ع) : وَ مَا أَعْمَالُ الْبِرِّ كُلُّهَا وَالْجِهَادُ فِي سَبِيلِ اللَّهِ عِنْدَ الْأَمْرِ بِالْمَعْرُوفِ وَالتَّنْهِي عَنِ الْمُنْكَرِ إِلَّا كَنْفَتَهُ فِي بَحْرِ لُحِيِّ

بحار الأنوار/100/89

១៦៧. អ៊ីម៉ាំ ស្វខ្វិក្វ صلوات الله عليه មានវចនៈថា៖ "ទង្វើល្អទាំងអស់ ដោយរាប់បញ្ចូលការតស៊ូក្នុងសន្តសង្គ្រាមលើមាតិអល់ឡោះហ្ន៎ នោះផង បើប្រៀបធៀបនឹងការបង្គាប់ឲ្យធ្វើល្អ និងការហាមធ្វើអំពើអាក្រក់នោះ វាស្មើនឹងទឹកមាត់មួយតំណក់ដ៏តូចធៀបនឹងនិងមហាសាគរដ៏ជ្រៅ ។"

ប៊ីហ្គារុល អាស័រ ក្បាលទី ១០០ ទំព័រទី ៨៩

168- قَالَ الْإِمَامُ الْبَاقِرُ (ع) : أَوْحَى اللَّهُ عَزَّوَجَلَّ إِلَى شُعَيْبِ النَّبِيِّ (ع): إِنِّي مُعَدِّبٌ مِنْ قَوْمِكَ مِائَةَ أَلْفٍ، أَرْعِينَ أَلْفًا مِنْ شِرَارِهِمْ وَ سِتِّينَ أَلْفًا مِنْ خِيَارِهِمْ. فَقَالَ يَا رَبِّ، هَؤُلَاءِ الْأَشْرَارُ، فَمَا بَالُ الْأَخْيَارِ؟ فَأَوْحَى اللَّهُ عَزَّ وَ جَلَّ إِلَيْهِ: دَاهَنُوا أَهْلَ الْمَعَاصِي وَلَمْ يَعْضِبُوا لِعَضْبِي

الكاظمي/5/56

១៦៨. អ៊ីម៉ាំ អាល់ បាគៀរ صلوات الله عليه មានវចនៈថា៖ "អល់ឡោះហ្ន៎ ព្រះដ៏មានមហិទ្ធិប្រទ្ធិ និងដ៏រុងរឿង បានដាក់ វ៉ាស្ត់យ្យុ (វ៉ាហ្វី) មកឲ្យណាប៊ីស្វីអ៊ែប عليه السلام ថា៖ " អញនឹងដាក់ទណ្ឌកម្មពួកអ្នក ១០០ ០០០ នាក់ ។ ៤០ ០០០ នាក់ក្នុងចំណោមពួកគេជាមនុស្សអាក្រក់ ៦០ ០០០ នាក់ជាជនប្រព្រឹត្តិល្អក្នុងចំណោមពួកគេ ។" ស្វីអ៊ែប عليه السلام បានសួរថា៖ "ឱព្រះជាម្ចាស់របស់ទូលព្រះបង្គំជាខ្ញុំអើយ ជន

ទាំងនោះជាមនុស្សអាក្រក់ (ដែលសមនឹងទទួលទោស) ឯបណ្តាអ្នកប្រព្រឹត្តិល្អវិញនោះ តើពួកគេនឹងទៅយ៉ាងណា ?" អស់ឡោះហ្ន៎ ព្រះដ៏មានមហិទ្ធិបូជ្ជៈ និងដ៏រុងរឿង បានដាក់វាស្រុយ (វាហ្ន៎) មកឲ្យលោកថា៖ "ពួកគេ (អ្នកល្អ) បាននៅជាមួយពួក ធ្វើអំពើបាបកម្ម ហើយក៏មិនបានទៅជាខឹងសម្បាដោយសារតែពិរោធរបស់អញនោះទេ ។"

អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រទី ៥៦

169- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : فَأَمُرُوا بِالْمَعْرُوفِ وَأَنْهَوْا عَنِ الْمُنْكَرِ وَأَعْلَمُوا أَنَّ الْأَمْرَ بِالْمَعْرُوفِ وَالنَّهْيَ عَنِ الْمُنْكَرِ لَنْ يُفْرَتَا أَجَلًا وَلَنْ يَفْطَعَا رِزْقًا

وسائل الشيعة 120/16

១៦៩. អ៊ីម៉ាំ អាមីរុល មុមីនីន អាលី صلوات الله عليه وسلامه មានវចនៈថា៖ "ចូរអស់លោកបង្គាប់ឲ្យធ្វើល្អ និងហាមធ្វើអាក្រក់ ហើយជ្រាបថា ការបង្គាប់ ឲ្យធ្វើល្អ និងហាមធ្វើអាក្រក់នោះ នឹងមិនឲ្យបានដល់សេចក្តីស្លាប់យ៉ាងទាន់ហាន់ឡើយ ហើយក៏មិនធ្វើឲ្យអស់ស្បៀងឡើយ ។"

វ៉ាសាអ៊ីលុស្ត ល្អិត្ត ក្បាលទី ១៦ ទំព័រទី ១២០

169(ب) قَالَ الْإِمَامُ الصَّادِقُ (ع) : وَإِنَّ لِقَوْمٍ لَا يُدِينُونَ اللَّهَ بِالْأَمْرِ بِالْمَعْرُوفِ وَ النَّهْيِ عَنِ الْمُنْكَرِ

مستدرک الوسائل 181/12

អ៊ីម៉ាំ ឥឡី صلوات الله عليه وسلامه មានវចនៈថា៖ "វិនាសនឹងកើតដល់អ្នកណាដែលមិនគាំទ្រសាសនាអស់ឡោះហ្ន៎ ដោយមិនបង្គាប់ឲ្យធ្វើល្អ និង ហាមធ្វើអាក្រក់ ។"

មុសតាដ្ឋរ៉េក អាល់វ៉ាសាអ៊ីល ក្បាលទី ១២ ទំព័រទី ១៨១

### អណ្តាតនិងវិបត្តិរបស់វា

170- قَالَ رَسُولُ اللَّهِ (ص) : فِتْنَةُ اللِّسَانِ أَشَدُّ مِنْ ضَرْبِ السَّيْفِ

بحار الأنوار 286/71

១៧០. រ៉ស្មីលុល ឡោះហ្ន៎ صلوات الله عليه وسلامه មានវចនៈថា៖ "ទុក្ខសោកដែលកើតឡើងដោយសារអណ្តាត អប្រិយជាងការប្រហារដោយផ្លែដាវទៅ ទៀត ។"

ប៊ីហ្គារុល អាន់វ៉ាវ ក្បាលទី ៧១ ទំព័រទី ២៨៦

171- قَالَ رَسُولُ اللَّهِ (ص) : مَا مِنْ شَيْءٍ أَحَقُّ بِطُولِ السَّخَنِ مِنَ اللِّسَانِ

بحار الأنوار 277/71

១៧១. រ៉ស្មីលុល ឡោះហ្ន៎ صلوات الله عليه وسلامه មានវចនៈថា៖ "ក្នុងចំណោមសព្វសារពើ អណ្តាតគប្បីត្រូវខំទុកឲ្យយូរជាងអ្វីទាំងអស់ ។" (ពីព្រោះ បាបភាគច្រើនរបស់យើងកើតមានឡើងដោយសារវា ដូចជាការនិយាយដើមគេ, និយាយកុហក, ការនិយាយបង្កាច់, ការចំអក, ការមើលងាយ ។ ល ។ល ។

ប៊ីហ្គារុល អាន់វ៉ាវ ក្បាលទី ៧១ ទំព័រទី ២៧៧

172- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : فَكَّرْتُ ثُمَّ تَكَلَّمْتُ تَسْلَمَ مِنَ الرَّألِ

228/غرر الحكم

១៧២. អ៊ីម៉ា អាមីរុល មុមីនីន អ្នកលើស្ថិតលើស្ថាន صلوات الله عليه والسلام មានវចនៈថា៖ "ចូរគិតឲ្យល្អិតល្អន់សិនសឹមនិយាយ ដូច្នេះឯងដែលលោកអាចចៀសផុតពីការប្រព្រឹត្តិខុស ។"

គួររុលហ្គីកាំ ទំព័រ២២៨

173- قَالَ رَسُولُ اللَّهِ (ص) : هَلَاكُ الْمَرْءِ فِي ثَلَاثٍ : فِي قَبْبِهِ وَ دَبْدَبِهِ وَ لَقَائِهِ

297/وقايح الأيام

១៧៣. រ៉ស្វីលុលឡោះហ្គី صلوات الله عليه والسلام មានវចនៈថា៖ "មហន្តរាយរបស់បុគ្គលកើតពី ៣ ប្រការគឺ៖ ក្រពះរបស់គេ, កាមមុញ្ញារបស់គេ (ការឯប់ក្នុងកាម), និងអណ្តាតរបស់គេ ។"

វ៉ាក្វីយីអ៊ុល អៃយ៉ាំ ទំព័រ២៩៧

174- قَالَ الْإِمَامُ الْبَاقِرُ (ع) : لَا يُسَلَّمُ أَحَدٌ مِنَ الذُّنُوبِ حَتَّى يُخْرَجَ لِسَانُهُ

178/78/بحار الأنوار

១៧៤. អ៊ីម៉ា អាល់ បាក្វីរ صلوات الله عليه والسلام មានវចនៈថា៖ "បើមិនគ្រប់គ្រងអណ្តាតខ្លួនឯងទេនោះ ពុំមានអ្នកណាម្នាក់ចៀសផុតពីបណ្តាបាបឡើយ ។"

ប៊ីហ្គារុល អាស័រ ក្សាលទី ៧៨ ទំព័រទី ១៧៨

### ការនិយាយដើមនិងការវិះគន់

175- قَالَ رَسُولُ اللَّهِ (ص) : أَلْغَيْبَةُ أَسْرَعُ فِي دِينِ الرَّجُلِ الْمُسْلِمِ مِنَ الْأَكْلَةِ فِي حَوْضِهِ

357/2/الكافي

១៧៥. រ៉ស្វីលុលឡោះហ្គី صلوات الله عليه والسلام មានវចនៈថា៖ "ការនិយាយបង្កាច់ចំពោះជំនឿរបស់អ្នកសទ្ធា មានប្រសិទ្ធិភាពលឿនជាងរោគឃ្នងដែលកើតលើខ្លួនគេទៅទៀត ។"

អាល់កាហ្គីយី ក្សាលទី២ ទំព័រ២៥៧

176- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : أَسَامِعُ لِلْغَيْبَةِ كَالْمُعْتَابِ

307/غرر الحكم

១៧៦. អ៊ីម៉ា អាមីរុល មុមីនីន អ្នកលើស្ថិតលើស្ថាន صلوات الله عليه والسلام មានវចនៈថា៖ "អ្នកស្តាប់ការនិយាយដើមគេ ដូចគ្នានឹងអ្នកនិយាយដើមគេនោះដែរ ។"

គួររុលហ្គីកាំ ទំព័រ៣០៧

177- قَالَ رَسُولُ اللَّهِ (ص) : تَزُكُّ الْغَيْبَةِ أَحَبُّ إِلَى اللَّهِ عَزَّوَجَلَّ مِنْ عَشْرَةِ آفَافٍ رُكْعَةٍ تَطُوعًا

261/75/بحار الأنوار

១៧៧. រ៉ស្វីលុលឡោះហ្គី صلوات الله عليه والسلام មានវចនៈថា៖ "បោះបង់ចោលនូវការនិយាយដើមគេរមែងជាទីគាប់ព្រះហឫទ័យអល់ឡោះហ្គី صلوات الله عليه والسلام ជាងការនមស្តារ(ស្រ្តីឡាតូ) ដោយស្ម័គ្រចិត្ត ១០០០ រីក្តាត់ (នមស្តារ(ស្រ្តីឡាតូ)ស្វីណាត់ ឬ នមស្តារ(ស្រ្តីឡាតូ) មុសតាហាប់) ទៅទៀត ។"



178- قَالَ عَبْدُ الْمُؤْمِنِ الْأَنْصَارِيُّ: دَخَلْتُ عَلَى الْإِمَامِ أَبِي الْحَسَنِ مُوسَى بْنِ جَعْفَرٍ (ع) وَ عِنْدَهُ مُحَمَّدُ بْنُ عَبْدِ اللَّهِ الْحَقْفَرِيُّ فَتَبَسَّمْتُ إِلَيْهِ فَقَالَ أَتَحِبُّهُ؟ فَقُلْتُ: نَعَمْ وَ مَا أَحَبَّبْتُهُ إِلَّا لَكُمْ، فَقَالَ هُوَ أَخُوكَ وَالْمُؤْمِنُ أَخُو الْمُؤْمِنِ لِأَمِّهِ وَ أَبِيهِ وَ إِنْ لَمْ يَلِدْهُ أَبُوهُ، مَلْعُونٌ مَنِ اتَّهَمَ أَخَاهُ مَلْعُونٌ مَنِ عَشَّ أَخَاهُ، مَلْعُونٌ مَنْ لَمْ يَنْصَحْ أَخَاهُ، مَلْعُونٌ مَنْ اغْتَابَ أَخَاهُ

بحار الأنوار/262/75

១៧៨. លោក អាប់ឌុល មុមីន អាល់ អាដ្លុសារី មានប្រសាសន៍ថា គ្រាមួយខ្ញុំបានចូលទៅលេងអីម៉ា អាល់ ហ្គាសាន់ មូសា ប៊ិន យ៉ាក្កុហ្គារ<sup>صلوات الله عليه والسلم</sup> ជួនពេលដែលលោកមូហ្គាម៉ាដូ ប៊ិន អាប់ឌុលឡោះហ្គា អាល់ យ៉ាក្កុហ្គារីយ៍ អង្គុយជាមួយលោក ខ្ញុំបានញញឹមដាក់ លោក ១ លោក (អីម៉ា<sup>صلوات الله عليه والسلم</sup>) បានសួរខ្ញុំថា៖ "លោកចូលចិត្តគាត់ឬ?" ខ្ញុំបានឆ្លើយថា៖ "បាទទាន ខ្ញុំបាទស្រឡាញ់លោក (អាប់ឌុលឡោះហ្គា) ព្រោះតែលោក ១" លោក(អីម៉ា) បានថា៖ "គេជាបងប្អូនរបស់លោក ហើយអ្នកសទ្ធាជាបងប្អូននឹងអ្នកសទ្ធា ម្នាក់ទៀត ថ្វីបើឪពុកខុសគ្នា ។ ដូច្នេះ បណ្តាសានឹងប្រទះលើអ្នកណាដែលចោទបងប្អូនគេ (មុស្លីម), បណ្តាសានឹងប្រទះលើអ្នក ណាដែលបោកប្រាស់បងប្អូនគេ (មុស្លីម), បណ្តាសានឹងប្រទះលើអ្នកណាដែលមិនដាស់តឿនបងប្អូនគេ (មុស្លីម), បណ្តាសានឹង ប្រទះលើអ្នកណាដែលនិយាយបង្ហាច់បងប្អូនគេ (មុស្លីម) ។"

179- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : شَرُّ النَّاسِ مَنْ كَانَ مُتَتَبِعًا لِغُيُوبِ النَّاسِ عَمِيًّا عَنْ مَعَايِهِ

طرائف الحكم/176

១៧៩. អីម៉ា អាមីរុល មុមីនីន អាល្លី<sup>صلوات الله عليه والسلم</sup> មានវចនៈថា៖ "មនុស្សកាចសាហាវបំផុតគឺ អ្នកដែលមមែសង្កេតមើលកំហុសតំណិះអ្នក ដទៃ ដោយមើលមិនឃើញកំហុសខ្លួនឯង ។"

180- قَالَ الْإِمَامُ مُوسَى بْنُ جَعْفَرٍ (ع) : مَلْعُونٌ مَنِ اغْتَابَ أَخَاهُ

بحار الأنوار/232/74

១៨០. អីម៉ា មូសា ប៊ិន យ៉ាក្កុហ្គារ<sup>صلوات الله عليه والسلم</sup> មានវចនៈថា៖ "បណ្តាសានឹងប្រទះលើអ្នកណាដែលនិយាយនិន្ទាបងប្អូនរបស់គេ (មុស្លីម) ។"

### ការនិយាយកុហក

181- عَنْ أَنَسِ بْنِ مَالِكٍ قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ تَقَبَّلُوا لِي بِسِتِّ أَتَقَبَّلُ لَكُمْ بِالْحَنَّةِ: إِذَا حَدَّثْتُمْ فَلَا تَكْذِبُوا، وَإِذَا وَعَدْتُمْ فَلَا تُخْلِفُوا، وَإِذَا اتُّمِنْتُمْ فَلَا تَخُونُوا، وَ غَضُّوا أَبْصَارَكُمْ، وَاحْفَظُوا فُرُوجَكُمْ، وَ كُفُّوا أَيْدِيَكُمْ وَ أَلْسِنَتَكُمْ

الخصال/321

១៨១. លោក អាណាស់ ប៊ិន ម៉ាលីក បានថ្លែងថា រ៉ស្មីលុលឡោះហ្គា<sup>صلوات الله عليه والسلم</sup> មានវចនៈថា៖ "អស់លោកចូរព្រមទទួល ៦ ប្រការ ពតថាគត<sup>صلوات الله عليه والسلم</sup> ៗនឹងព្រមធានាអស់លោកចូលឋានសួគ៌ នោះគឺ៖  
១-ពេលអស់លោកនិយាយ ចូរកុំកុហក ។  
២-ពេលអស់លោកសន្យា ចូរកុំក្បត់ពាក្យសន្យា ។"

៣-ពេលមានគេទុកចិត្តលើអស់លោក ចូរអស់លោកទៀងត្រង់ ។

៤-ចូរអស់លោកដាក់ភ្នែកឲ្យទាប (ឲ្យផុតពីអំពើបាប) ។

៥-ចូរដាក់ខ្លួន (ឲ្យរាបសា) ។

៦-ចូរទប់ដៃ និងអណ្តាតរបស់អស់លោក ។"

អាល់យីស្តល់ ទំព័រទី ៣២១

182- قَالَ أَبُو مُحَمَّدٍ الْعَسْكَرِيُّ (ع) : جُعِلَتِ الْخَبَائِثُ فِي بَيْتٍ وَ جُعِلَ مَفَاخُهُ الْكَذِبَ

بحار الأنوار/263/72

១៨២. អ៊ីម៉ាំ អាហ្វិ មូហ្គាំម៉ាដូ អូស្តការីយ៍ صلوات الله عليه والسلام មានវចនៈថា៖ "វិសមធម៌ (ភាពមិនត្រង់តាមគន្លងធម៌) បានទុកនៅក្នុងផ្ទះមួយ ឯកូនសោសម្រាប់បើកទ្វារវានោះ គឺការកុហក ។"

ប៊ីហ្គារុល អាន់វ៉ាវ ក្បាលទី ៧២ ទំព័រ២៦៣

183- قَالَ الْإِمَامُ السَّجَّادُ (ع) : اتَّقُوا الْكَذِبَ، الصَّغِيرَ مِنْهُ وَالْكَبِيرَ فِي كُلِّ جَدٍّ وَ هَزْلٍ، فَإِنَّ الرَّجُلَ إِذَا كَذَبَ فِي الصَّغِيرِ اجْتَرَأَ عَلَى الْكَبِيرِ

تحف العقول/201

១៨៣. អ៊ីម៉ាំ សាឡូយ៉ាដូ صلوات الله عليه والسلام មានវចនៈថា៖ "ចូរចៀសវាងនិយាយកុហក តិចក្តីច្រើនក្តី ទោះនិយាយពិតក្តី ឬនិយាយលេងក្តី ពីព្រោះបុគ្គលណាមួយនិយាយកុហកបន្តិចបន្តួច បុគ្គលនោះហ៊ានកុហកក្នុងរឿងធំផងដែរ ។"

ទុស្តហ្វិល អ៊ីត្តុល ទំព័រ២០១

184- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : مَا رَأَيْتُهُ عَيْنَاكَ فَهُوَ الْحَقُّ وَ مَا سَمِعْتُهُ أُذْنَاكَ فَآكْتَرُهُ بَاطِلًا

بحار الأنوار/196/75

១៨៤. អ៊ីម៉ាំ អាមីរុល មុមីនីន អាលី صلوات الله عليه والسلام មានវចនៈថា៖ "អ្វីដែលចក្ខុរបស់អ្នកមើលឃើញ នោះគឺសេចក្តីពិត ឯអ្វីដែលត្រចៀករបស់អ្នកឮ ភាគច្រើនជាសេចក្តីមិនពិត ។"

ប៊ីហ្គារុល អាន់វ៉ាវ ក្បាលទី ៧៥ ទំព័រ១៩៦

185- قَالَ الْإِمَامُ الْبَاقِرُ (ع) : إِنَّ اللَّهَ تَعَالَى جَعَلَ لِلشَّرِّ أَفْعَالًا وَ جَعَلَ مَفَاتِيحَ تِلْكَ الْأَفْعَالِ الشَّرَابَ، وَالْكَذِبُ شَرٌّ مِنَ الشَّرَابِ

الکافي/339/2

១៨៥. អ៊ីម៉ាំ អាល់ បាហ្គើរ صلوات الله عليه والسلام មានវចនៈថា៖ " ពិតប្រាកដ អល់ឡោះហ្វីដូ ព្រះដ៏មានមហិទ្ធិប្រូទ្ធិ និងដ៏រុងរឿង បានចាក់សោអធម៌ ទុក ព្រះអង្គបានដាក់កូនសោរបស់វាទុកនៅក្នុងសុរា តែអធម៌របស់ការកុហកអប្រិយជាងសុរាទៅទៀត ។"

អាល់កាហ្វីយ៍ ក្បាលទី ២ ទំព័រ៣៣៩

186- قَالَ الْإِمَامُ عَلِيُّ بْنُ مُوسَى الرَّضَا (ع) : عَلَيْكُمْ بِالصَّدَقِ وَ إِيَّاكُمْ وَالْكَذِبَ

بحار الأنوار/347/78

១៨៦. អ៊ីម៉ាំ អាលី ប៊ីន អារ صلوات الله عليه والسلام មានវចនៈថា៖ "ចូរនិយាយការពិត និងចៀសវាងការនិយាយកុហក ។"

ប៊ីហ្គារុល អាន់វ៉ាវ ក្បាលទី ៧៨ ទំព័រ៣៤៧

# គុកននិងមិត្តភាព

187- قَالَ رَسُولُ اللَّهِ (ص) : الْمَرْءُ عَلَى دِينِ خَلِيلِهِ فَلْيَنْظُرْ أَحَدُكُمْ مَنْ يُخَالِلُ

بحار الأنوار/192/74

១៨៧. វិស្វលុលឡោះហ្ន៎ صلوات الله عليه وآله មានវចនៈថា៖ "មនុស្សម្នាក់ៗនៅក្រោមឥទ្ធិពលបណ្តាមិត្តរបស់គេ ។ ដូច្នេះ ចូរអស់លោកប្រយ័ត្នខ្លួន ពេលសេពគប់នឹងអ្នកនោះ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧៤ ទំព័រ១៩២

188- قَالَ الْإِمَامُ الصَّادِقُ (ع) : إِصْحَابٌ مَنْ تَتَرَبَّصُّ بِهِ وَ لَا تَصْحَبُ مَنْ يَتَرَبَّصُّ بِكَ

بحار الأنوار/267/76

១៨៨. អ៊ីម៉ា ស្វ័ឌីក្វិ صلوات الله عليه وآله មានវចនៈថា៖ "ចូរអ្នកចងមិត្តភាពនឹងអ្នកដែលផ្តល់កិត្តិយសឲ្យអ្នក កុំចងមិត្តភាពជាមួយនឹងអ្នកណាដែល អ្នកប្រសើរជាង ។" (ចូរជាមិត្តនឹងអ្នកណាដែលចេះដឹងខ្ពស់ជាងអ្នក ព្រោះអ្នកនឹងមានការរីកចម្រើនទៅមុខ) ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧៦ ទំព័រ២៦៧

189- قَالَ الْإِمَامُ الصَّادِقُ (ع) : أَحَبُّ إِخْوَانِي إِلَيَّ مَنْ أَهْدَى عُيُوبِي إِلَيَّ

بحار الأنوار/282/74

១៨៩. អ៊ីម៉ា ស្វ័ឌីក្វិ صلوات الله عليه وآله មានវចនៈថា៖ "មិត្តដែលតថាគតខ្ញុំ صلوات الله عليه وآله ស្រឡាញ់ជាងគេ គឺអ្នកដែលញ៉ាំងតថាគតខ្ញុំ صلوات الله عليه وآله ឲ្យឃើញ កំហុសរបស់តថាគតខ្ញុំ صلوات الله عليه وآله ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧៤ ទំព័រ២៨២

190- عَنْ جَعْفَرِ بْنِ مُحَمَّدٍ عَنْ أَبِيهِ عَنْ جَدِّهِ عَلَيْهِمُ السَّلَامُ قَالَ قَالَ عَلِيُّ (ع) إِنَّ لِمَرْءٍ الْمُسْلِمِ ثَلَاثَ أَحْيَاءٍ: فَخَلِيلٌ يَقُولُ أَنَا مَعَكَ حَيًّا وَ مَيِّتًا وَ هُوَ عَمَلُهُ وَ خَلِيلٌ يَقُولُ لَهُ أَنَا مَعَكَ إِلَى أَبِ قَبْرِكَ ثُمَّ أَخْلِيكَ وَ هُوَ وَلَدُهُ وَ خَلِيلٌ يَقُولُ لَهُ أَنَا مَعَكَ إِلَى أَنْ تَمُوتَ وَ هُوَ مَالُهُ فَإِذَا مَاتَ صَارَ لِلْوَارِثِ

الخصال/114/1

១៩០. អ៊ីម៉ា យ៉ាក្កុហ្វារ ប៊ីន មូហ្គាំម៉ាដ្ឋ صلوات الله عليه وآله បានទទួលសេចក្តីថ្លែងការណ៍ពីបិតាលោក ដែលបានទទួលមកពីដីតាលោក ថា៖ "ពិត ណាស់ មុស្លិមមានមិត្ត ៣ ប្រភេទគឺ៖

- ១-មិត្តដែលនិយាយថា៖ "ខ្ញុំជាមិត្តរបស់អ្នក ទោះអ្នកនៅរស់ ឬស្លាប់ក៏ដោយ ។" នេះគឺទង្វើរបស់គេ ។
- ២-មិត្តដែលនិយាយថា៖ "ខ្ញុំជាមិត្តរបស់អ្នករហូតដល់មាត់រណ្តៅសពរបស់អ្នក ក្រោយពីនោះខ្ញុំនឹងលាអ្នក ទុកឲ្យអ្នកនៅតែឯង ។" នេះគឺកូនរបស់គេ ។
- ៣-មិត្តដែលនិយាយថា៖ "ខ្ញុំជាមិត្តរបស់អ្នករហូតដល់ពេលអ្នកស្លាប់ ។" នេះគឺទ្រព្យរបស់គេ ដែលនឹងបានទៅឯអ្នកទទួលមរតក ក្រោយពីគេស្លាប់ទៅ ។"

## កំណត់

ហាឌីសនេះឲ្យឃើញជ្រាបថា អ្វីដែលមានប្រយោជន៍សម្រាប់បុគ្គលគ្រប់រូបនាបរលោកនោះគឺជំនឿនិងទង្វើល្អ ។ សិក្ខាបទអ៊ីស្លាម ដ៏ច្រើនក៏បានចែងដូច្នោះដែរ ដូចជាអាយ៉ាត់គួរអានជាឧទាហរណ៍៖បណ្តាអ្នកដែលជឿ និងដែលប្រព្រឹត្តិដោយគុណធម៌នោះគឺ៖  
១-"ជនទាំងឡាយដែលមានសទ្ធា និងប្រព្រឹត្តិអំពើល្អ រមែងបានទទួលផលប្រយោជន៍ដ៏ធំធេង ព្រមទាំងទីលំនៅដ៏ប្រណិត

(សិ.១៣, អា.២៩)"

២-"ជនទាំងឡាយដែលមានសទ្ធា និងប្រព្រឹត្តិអំពើល្អ ប្រាកដណាស់ យើងនឹងមិនបំបាត់រង្វាន់របស់អ្នកណាមួយដែលប្រព្រឹត្តិល្អ ឡើយ (សិ.១៨, អា.៣០) ។"

៣-"រីឯជនទាំងឡាយដែលមានសទ្ធា និងធ្វើអំពើល្អ ពិតណាស់ ទីលំនៅរបស់ពួកគេគឺឋានសួគ៌ហ្នឹវដៅស៍ (សិ.១៨, អា. ១០៧) ។"

៤-"ពិតណាស់ ជនទាំងឡាយដែលមានសទ្ធា និងធ្វើអំពើល្អ ព្រះទ្រង់មហាមេត្តា និងផ្តល់សេចក្តីស្រឡាញ់ឲ្យពួកគេ (សិ.១៩, អា.៩៦) ។"

អាល់យីស្លល់ ក្បាលទី ១ ទំព័រ៨៨

191- قَالَ الْإِمَامُ الصَّادِقُ (ع) : عَلَيْكَ بِإِخْوَانِ الصُّدُقِ فَأَكْثَرَ مِنْ اِكْتِسَابِهِمْ فَاتَّهَمُ عُدَّةً عِنْدَ الرَّحَاءِ وَ جُنَّةً عِنْدَ الْبَلَاءِ

بحار الأنوار/187/74

១៩១. អ៊ីម៉ាំ ស្នូឌ្រិក្ខិ صلوات الله عليه មានវចនៈថា៖ "ចូរមានមិត្តភក្តិ និងព្យាយាមស្វែងរកពួកគេឲ្យបានច្រើន ព្រោះពួកគេជាអ្នកគាំទ្រអ្នក ពេលអ្នកមានសេចក្តីសុខ ហើយពួកគេនឹងការពារអ្នកពេលអ្នកប្រទះវិបត្តិណាមួយ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាល៧៤ ទំព័រ១៨៧

192- قَالَ الْإِمَامُ السَّخَّادُ (ع) : مَجَالِسُ الصَّالِحِينَ دَاعِيَةٌ إِلَى الصَّلَاحِ

بحار الأنوار/141/78

១៩២. អ៊ីម៉ាំ សាច្ច័យ្យាដ្ឋ صلوات الله عليه មានវចនៈថា៖ "ការប្រជុំរបស់បណ្តាអ្នកមានគុណធម៌នាំអ្នកទៅរកសេចក្តីល្អ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧៨ ទំព័រ១៤១

193- قَالَ الْإِمَامُ السَّخَّادُ (ع) : إِيَّاكُمْ وَ صُحْبَةَ الْعَاصِينَ وَ مَعُونَةَ الظَّالِمِينَ

بحار الأنوار/151/78

១៨៣. អ៊ីម៉ាំ សាច្ច័យ្យាដ្ឋ صلوات الله عليه មានវចនៈថា៖ "ចូរប្រយ័តក្នុងការចងមិត្តភាពនឹងជនប្រព្រឹត្តិអំពើបាប និងក្នុងការជួយជនអធម៌ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧៨ ទំព័រ១៥១

### មិត្តដែលពុំមានសីលធម៌

194- قَالَ الْإِمَامُ الصَّادِقُ (ع) : مَنْ قَعَدَ عِنْدَ سَبَّابٍ لِأَوْلِيَاءِ اللَّهِ فَقَدْ عَصَى اللَّهَ تَعَالَى

الكافي/379/2

១៩៤. អ៊ីម៉ាំ ស្នូឌ្រិក្ខិ صلوات الله عليه មានវចនៈថា៖ "អ្នកណាមួយជាគូកនរបស់ជនមើលងាយបណ្តាជនដែលជាទីស្រឡាញ់របស់អស់ឡោះហ្ន៊ី عَدُوٌّ ពិតប្រាកដណាស់ អ្នកនោះក្បត់អស់ឡោះហ្ន៊ី عَدُوٌّ ព្រះដ៏ខ្ពង់ខ្ពស់ឧត្តម ។"

អាល់ កាហ្វ៊ីយ៍ ក្បាលទី ២ ទំព័រ៣៧៩

195- قَالَ الْإِمَامُ الصَّادِقُ (ع) : لَوْ أَنَّكُمْ إِذَا بَلَغَكُمْ عَنِ الرَّجُلِ شَيْءٌ تَمَشَّيْتُمْ إِلَيْهِ فَقُلْتُمْ يَا هَذَا إِمَّا أَنْ تَعْتَرِكُنَا وَ تَحْتَنِينَنَا وَ إِمَّا أَنْ تَكْفَ عَنْ

هَذَا فَإِنْ فَعَلَ وَ إِلَّا فَاجْتَنِبُوهُ

وسائل الشيعة/146/16

១៩៥. អ៊ីម៉ា ស្លឺឌីក្វី صلوات الله عليه والسلام មានវចនៈថា៖ "ពេលអស់លោកបានទទួលដំណឹងថាមិត្តម្នាក់បានប្រព្រឹត្តិអំពើអាក្រក់ណាមួយ ចូរទៅរកគេ និងប្រាប់គេថា៖ "ឱ (លោក អ្នក) អើយ តើ (លោក អ្នក) នឹងជ្រើសយកការឈប់ប្រព្រឹត្តិបាបនោះ ឬមួយដកខ្លួនឆ្ងាយពីពួកយើង ?" ដូច្នេះ ចូរចៀសពីអ្នកនោះ រៀបលែងតែគេធ្វើតាម ។"

វាសាអ៊ីលុស្ត ស្ត្រីអ្នក្តី ក្បាលទី ១៦ ទំព័រ១៤៦

196- عَنْ مُحَمَّدِ بْنِ مُسْلِمٍ عَنِ الصَّادِقِ عَنْ أَبِيهِ (ع) قَالَ، قَالَ لِي أَبِي عَلِيُّ بْنُ الْحُسَيْنِ (ع): يَا بُنَيَّ انظُرْ خَمْسَةً فَلَا تُصَاحِبْهُمْ وَلَا تُحَادِثْهُمْ وَلَا تُرَافِقْهُمْ فِي طَرِيقٍ، فَعُلْتُ يَا أَبَتِ مَنْ هُمْ عَرَفْتَنِيهِمْ؟ قَالَ: إِيَّاكَ وَ مُصَاحِبَةَ الْكَذَّابِ فَإِنَّهُ بِمَنْزِلَةِ السَّرَابِ، يُقَرَّبُ لَكَ الْبَعِيدَ وَ يَبْعَدُ لَكَ الْقَرِيبَ، وَ إِيَّاكَ وَ مُصَاحِبَةَ الْفَاسِقِ فَإِنَّهُ بَايِعُكَ بِأَكَلِهِ أَوْ أَقْلَ مِنْ ذَلِكَ وَ إِيَّاكَ وَ مُصَاحِبَةَ الْبَخِيلِ فَإِنَّهُ يَخْذُلُكَ فِي مَالِهِ أَحْوَجَ مَا تَكُونُ إِلَيْهِ وَ إِيَّاكَ وَ مُصَاحِبَةَ الْأَحْمَقِ فَإِنَّهُ يُرِيدُ أَنْ يَنْفَعَكَ فَيَضُرُّكَ، وَ إِيَّاكَ وَ مُصَاحِبَةَ الْقَاطِعِ لِرِجْمِهِ فَإِنِّي وَجَدْتُهُ مَلْعُونًا فِي كِتَابِ اللَّهِ عَزَّ وَجَلَّ فِي ثَلَاثَةِ مَوَاضِعَ

الكافي/2/641

១៩៦. លោក មូហាំម៉ាដ្ឋ ប៊ិន មុស្លីម បានទទួលសេចក្តីវាយការណ៍ពីអ៊ីម៉ា ស្លឺឌីក្វី صلوات الله عليه والسلام ដែលបានទទួលមកពីបិតារបស់លោក صلوات الله عليه والسلام ដែលមានវចនៈថា៖ "អ៊ីម៉ា អ្នកលី ប៊ិន ហ្វៃសែន صلوات الله عليه والسلام បិតារបស់តាតត صلوات الله عليه والسلام បានថ្លែងថា៖ "កូនអើយ ចូរប្រយ័តមនុស្ស ៥ ប្រភេទ និងចូរកុំយកជាមិត្តនឹងពួកនោះ ចូរកុំនិយាយស្តីជាមួយពួកនោះ និងចូរកុំយកជាមិត្តរួមដំណើរជាមួយពួកនោះ ។ " ខ្ញុំបានសួរលោកថា៖ " បិតាជនទាំងនោះជាអ្នកណា សូមបិតា ប្រាប់ឲ្យខ្ញុំដឹងអំពីលក្ខណៈរបស់ពួកគេបានទេ ?" លោកបានតបថា៖

- ១-ចូរប្រយ័ត និងកុំចងមិត្តភាពនឹងអ្នកណាមួយដែលនិយាយកុហក ។ អ្នកនោះប្រៀបបាននឹងការភាន់ភ្នែក ដែលធ្វើឲ្យអ្នកមើលឃើញថាជិតអ្វីដែលនៅឆ្ងាយ និងធ្វើឲ្យអ្នកឃើញថាឆ្ងាយអ្វីដែលនៅជិត ។
- ២-ចូរប្រយ័ត និងកុំយកជាមិត្តនឹងជនមិនមានសីលធម៌ ព្រោះវានឹងលក់អ្នកដោយតម្លៃចំណីមួយម៉ាត់ ឬតិចជាងនោះទៅទៀត ។
- ៣-ចូរប្រយ័ត និងកុំយកជាមិត្តនឹងជនកំណាញ់ ព្រោះគេនឹងមិនផ្តល់ឲ្យអ្នកនូវទ្រព្យរបស់គេទេ ពេលដែលអ្នកត្រូវការវា ។
- ៤-ចូរប្រយ័ត និងកុំយកជាមិត្តរបស់ជនលេលា ព្រោះគេឲ្យប្រយោជន៍ដល់អ្នក តែគេក៏នឹងផ្តល់ទោសដល់អ្នកដែរ ។
- ៥-ចូរប្រយ័ត និងកុំយកជាមិត្តនឹងអ្នកណាដែលផ្តាច់សម្ពន្ធនឹងសាច់ញាតិ ព្រោះពិតណាស់ បិតាបានឃើញថាជននោះជាអ្នកត្រូវបណ្តាសាក្នុងគម្ពីរអស់ឡោះហ្ន៎ ព្រះដ៏មានមហិទ្ធិឫទ្ធិ និងជំរុងរឿងដល់ទៅ ៣ កន្លែង ។"

គឺមានក្នុង សិ.២ អា.២៧ ,សិ.១៣អា.២៥,សិ.៤៧ អា២ ។

អាល់ កាហ្វីយ៍ ក្បាលទី ២ ទំព័រ៦៤១

197- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : يَا كُمَّيْلُ! قُلِ الْحَقَّ عَلَى كُلِّ حَالٍ وَ وَادِّ الْمُتَّقِينَ، وَاهْجُرِ الْفَاسِقِينَ، وَ جَانِبِ الْمُنَافِقِينَ وَ لَا تُصَاحِبِ الْخَائِبِينَ

مستدرک الوسائل/12/197

១៩៧. អ៊ីម៉ា អាមីរុល មុមីនីន អ្នកលី صلوات الله عليه والسلام មានវចនៈថា៖ "គូម៉ៃល៍អើយ ! ចូរអ្នកនិយាយការពិតគ្រប់ឱកាស ។ ចូរជាមិត្តនឹងជនមានគុណធម៌ ហើយចូរចៀសពួកប្រព្រឹត្តិអាក្រក់ ចូរអ្នកនៅឲ្យឆ្ងាយពីពួកលាក់ពុត និងចូរកុំសេពគប់នឹងពួកបនក្បត់ឡើយ ។"

មុសតាដ្ឋរីក អាល់វាសាអ៊ីល ក្បាលទី ១២ ទំព័រ១៩៧

### ការបម្រើប្រជាជន

198- قَالَ رَسُولُ اللَّهِ (ص) : مَنْ فَرَّجَ عَنْ أَحَبِّهِ كَرْبَةً مِنْ كُرْبِ الدُّنْيَا فَرَّجَ اللَّهُ عَنْهُ كَرْبَةً مِنْ كُرْبِ يَوْمِ الْقِيَامَةِ

១៩៨. រ៉ស្មីលុលឡោះហ្ន៎ صلوات الله عليه وآله មានវចនៈថា៖ "អ្នកណាមួយបន្ទូរទុក្ខលោកនេះមួយចំណែកឲ្យបងប្អូនមុស្លិមរបស់គេ អស់ឡោះហ្ន៎ ﷺ នឹងបន្ទូរទុក្ខលោកមុខមួយចំណែកឲ្យអ្នកនោះ ។"

ស្នាហ្នា ប៊ុល អាត្ម័បារ ទំព័រ១៩៨

199- قَالَ الْإِمَامُ الْحُسَيْنُ (ع) : إِنَّ حَوَائِجَ النَّاسِ إِلَيْكُمْ مِنْ نِعَمِ اللَّهِ عَلَيْكُمْ، فَلَا تَمَلُّوا النَّعَمَ

بحار الأنوار/318/74

១៩៩. អ៊ីម៉ា ហ្ន៎ صلوات الله عليه وآله មានវចនៈថា៖ " ពិតប្រាកដ ប្រជាជនដែលមករកអស់លោកជាបន្តបន្ទាប់នោះ ជាសេចក្តីប្រោសប្រណី មួយបែបរបស់អស់ឡោះហ្ន៎ ﷺ ដែលកើតមានលើអស់លោក ។ ដូច្នេះ ចូរអស់លោកកុំធុញទ្រាន់នឹងសេចក្តីប្រោសប្រណីនេះ ឡើយ ។"

ប៊ីហ្នារុល អាត្ម័បារ ក្បាលទី ៧៨ ទំព័រ៣១៨

200- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : لَا يُكَلِّفُ أَحَدُكُمْ أَخَاهُ الطَّلَبَ إِذَا عَرَفَ حَاجَتَهُ

بحار الأنوار/166/74

២០០. អ៊ីម៉ា អាមីរុល មុមីនីន អាឡី صلوات الله عليه وآله មានវចនៈថា៖ "កាលបើអស់លោកឃើញថាបងប្អូនមុស្លិមរបស់អស់លោកនៅក្នុងភាព ទីលក្រ ចូរគិតគូរផង (កុំបណ្តោយឲ្យអ្នកនោះបង្ខំចិត្តហើបមាត់ ប្រាប់គេឲ្យប្រាប់អំពីសេចក្តីត្រូវការរបស់ខ្លួន) ។"

ប៊ីហ្នារុល អាត្ម័បារ ក្បាលទី ៧៨ ទំព័រ១៦៦

201- عَنِ الصَّادِقِ عَنْ آبَائِهِ (ع) عَنْ رَسُولِ اللَّهِ (ص) قَالَ مَنْ أَطْعَمَ مُؤْمِنًا مِنْ جُوعٍ أَطْعَمَهُ اللَّهُ مِنْ ثَمَارِ الْجَنَّةِ وَ مَنْ كَسَاهُ مِنْ عُرَى كَسَاهُ اللَّهُ مِنْ إِسْتَبْرَقٍ وَ حَرِيرٍ، وَ مَنْ سَقَاهُ شَرِبَهُ مِنْ عَطَشٍ سَقَاهُ اللَّهُ مِنَ الرَّحِيقِ الْمَخْتُومِ، وَ مَنْ أَعَانَهُ أَوْ كَشَفَ كُرْبَتَهُ أَظَلَّهُ اللَّهُ فِي ظِلِّ عَرْشِهِ يَوْمَ لَا ظِلَّ إِلَّا ظِلُّهُ

بحار الأنوار/382/74

២០១. អ៊ីម៉ា ស្ន័ឌ្និក្និ صلوات الله عليه وآله បានទទួលការថ្លែងការណ៍ពីបុព្វបុរសរបស់លោកថា រ៉ស្មីលុលឡោះហ្ន៎ ﷺ មានវចនៈថា៖ "អ្នកណាមួយឲ្យ អាហារដល់អ្នកសទ្ធាឲ្យរួចផុតពីការស្រែកឃ្លាន អស់ឡោះហ្ន៎ ﷺ នឹងផ្គត់ផ្គង់អ្នកនោះដោយផ្លែឈើនៃឋានសួគ៌, អ្នកណាមួយឲ្យ សំលៀកបំពាក់ដល់អ្នកសទ្ធា ដើម្បីបិទបាំងភាពអាប្រាត អស់ឡោះហ្ន៎ ﷺ នឹងឲ្យអ្នកនោះស្លៀកពាក់សំពត់ចរចាប់និងសូត្រ, អ្នក ណាមួយឲ្យទឹកដល់អ្នកសទ្ធាផឹកទាល់តែបាត់ស្រែក អស់ឡោះហ្ន៎ ﷺ នឹងឲ្យអ្នកនោះផឹកទឹកពីភាជនភណ្ឌបិទជិត, អ្នកណាមួយជួយ អ្នកនោះ ប្តូរដោះគេឲ្យផុតទុក្ខវេទនា អស់ឡោះហ្ន៎ ﷺ នឹងឲ្យអ្នកនោះបាននៅក្រោមម្លប់រាជបល្ល័ង្ករបស់ព្រះអង្គនាថ្ងៃទូទាត់ ដែល កាលនោះនឹងពុំមានម្លប់ រៀរលែងតែម្លប់របស់ព្រះអង្គ ﷺ ប៉ុណ្ណោះ ។"

ប៊ីហ្នារុល អាត្ម័បារ ក្បាលទី ៧៨ ទំព័រ៣៨២

202- قَالَ رَسُولُ اللَّهِ (ص) : الْخَلْقُ عِيَالُ اللَّهِ فَاحْبُبْ الْخَلْقَ إِلَى اللَّهِ مَنْ نَفَعَ عِيَالَ اللَّهِ وَ أَدْخَلَ عَلَى أَهْلِ بَيْتِ سُرُورًا

الکافي/164/2

២០២. រ៉ស្មីលុលឡោះហ្ន៎ ﷺ មានវចនៈថា៖ " មនុស្សអាស្រ័យអស់ឡោះហ្ន៎ ﷺ ក្នុងការទ្រទ្រង់ជីវិត ។ ដូច្នេះ អ្នកដែលអស់ឡោះហ្ន៎ ﷺ ស្រឡាញ់ជាងគេ គឺអ្នកផ្តល់ប្រយោជន៍ដល់បណ្តាអ្នកអាស្រ័យអស់ឡោះហ្ន៎ ﷺ និងធ្វើឲ្យសមាជិកក្រុមគ្រួសារមួយសប្បាយចិត្ត ។"

អាល់ កាហ្ន័យ ក្បាលទី ២ ទំព័រ១៦៤

203- قَالَ رَسُولُ اللَّهِ (ص) : مَنْ أَعَانَ مُؤْمِنًا نَفَسَ اللَّهُ عَزَّ وَ جَلَّ عَنْهُ ثَلَاثًا وَسَبْعِينَ كُرْبَةً، وَاحِدَةً فِي الدُّنْيَا وَ ثِنْتَيْنِ وَ سَبْعِينَ كُرْبَةً عِنْدَ كُرْبِهِ الْعُظْمَى، قَالَ : حَيْثُ يَتَشَاغَلُ النَّاسُ بِأَنْفُسِهِمْ

الكافي/199/2

២០៣. វិស្វលុលឡោះហ្ន៎ មានវចនៈថា៖ "អ្នកណាមួយជួយអ្នកសទ្ធាម្នាក់ (ពេលមានវិបត្តិ) អស់ឡោះហ្ន៎ ព្រះដ៏មានមហិទ្ធិបូជិ និងដ៏រុងរឿង នឹងឲ្យអ្នកនោះផុតពីការឈឺចាប់ ៧៣ ប្រការ, មួយប្រការគឺនៅឯលោកនេះ រីឯ៧២ ប្រការទៀតនៅគ្រាលឺចាប់ដ៏ សែនធំ ពេលដែលមនុស្សទាំងឡាយខ្លាចខ្លួលនឹងខ្លួនឯង ។"

អាល កាហ្វីយ៍ ក្បាលទី ២ ទំព័រ១៩៩

### ការឲ្យខ្ចី

204- قَالَ النَّبِيُّ (ص) : مَنْ شَكَاَ إِلَيْهِ أَخُوهُ الْمُسْلِمِ فَلَمْ يُفْرِضْهُ حَرَمَ اللَّهُ عَلَيْهِ الْجَنَّةَ يَوْمَ يَجْزِي الْمُحْسِنِينَ

بحار الأنوار/369/76

២០៤. ណាប៊ី មានវចនៈថា៖ "អ្នកណាមួយដែលបងប្អូនមុស្លិមរបស់គេមកសូមខ្ចី តែមិនឲ្យអ្នកនោះខ្ចី អស់ឡោះហ្ន៎ នឹងហាម មិនឲ្យអ្នកនោះចូលឋានសួគ៌ទេ នាថ្ងៃដែលព្រះអង្គប្រទានរង្វាន់ដល់បណ្តាអ្នកធ្វើល្អ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧៦ ទំព័រ៣៦៩

205- قَالَ النَّبِيُّ (ص) : مَنْ اِخْتَاَجَ إِلَيْهِ أَخُوهُ الْمُسْلِمِ فِي قَرْضٍ فَلَمْ يُفْرِضْهُ حَرَمَ اللَّهُ عَلَيْهِ الْجَنَّةَ يَوْمَ يَجْزِي الْمُحْسِنِينَ

بحار الأنوار/367/76

២០៥. ណាប៊ី មានវចនៈថា៖ "អ្នកណាមួយដែលបងប្អូនមុស្លិមរបស់គេត្រូវការខ្ចីអ្វីមួយ តែអ្នកនោះមិនឲ្យគេខ្ចីទេ អស់ឡោះហ្ន៎ នឹងហាមអ្នកនោះមិនឲ្យចូលឋានសួគ៌ នាថ្ងៃដែលព្រះអង្គនឹងប្រទានរង្វាន់ដល់អ្នកធ្វើល្អទាំងឡាយ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧៦ ទំព័រ៣៦៧

### ការជួយអ្នកទំលក្រ

206- قَالَ رَسُولُ اللَّهِ (ص) : سَائِلُوا الْعُلَمَاءَ، وَ خَاطِبُوا الْحُكَمَاءَ، وَ جَالِسُوا الْفُقَرَاءَ

تحف العقول/34

២០៦. វិស្វលុលឡោះហ្ន៎ មានវចនៈថា៖ "អស់លោកចូរសួររបណ្តាអ្នកចេះដឹង និយាយជាមួយបណ្តាអ្នកប្រាជ្ញ និងចូលរួមជាមួយ អ្នកក្រ ។"

ទូហ្គា ហ៊ុលអ៊ុតុល ទំព័រ ៣៤

207- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : سَبَبُ زَوَالِ الْاِسَارِ مَنْعُ الْمُحْتَاجِ

غرر الحكم/190/4

២០៧. អ៊ីម៉ា អាមីរុល មុមីនីន អាឡី មានវចនៈថា៖ "មូលហេតុដែលធ្វើឲ្យទ្រព្យសាបសូន្យនោះគឺ ការមិនជួយជ្រោមជ្រែងអ្នក ទំលក្រ ។"

208- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : عَنِ النَّبِيِّ (ص) عَنِ اللَّهِ تَعَالَى فِي لَيْلَةِ الْمِعْرَاجِ: يَا أَحْمَدُ مَحَبَّتِي مَحَبَّةُ الْفُقَرَاءِ، فَأَذِنِ الْفُقَرَاءَ وَ قَرَّبْ مَجْلِسَهُمْ مِنْكَ أَذْنِكَ و ...

الحياة/51/2

២០៨. អ៊ីម៉ាំ អាមីរុល មុមីនីន អាលី صلوات الله عليه والسلام មានវចនៈថា៖ "ណាប៊ី صلوات الله عليه والسلام មានវចនៈ ពីព្រះបន្ទូលអល់ឡោះហ្ន៎ ع ព្រះដ៏មានមហិទ្ធិឫទ្ធិ និងជំរុំរឿង នាយបំបិទភ័ក្ត្រ ថា៖ "អាស្ថម៉ាដូអើយ អ្នកជាទីស្រឡាញ់របស់អញគឺអ្នកជាទីស្រឡាញ់របស់ជនក្រីក្រ ។ ចូរឲ្យជនក្រីក្រនៅជិតអ្នកជាងគេ និងចូរទុកដាក់ពួកគេឲ្យបានជិតស្និទ្ធនឹងខ្លួនអ្នក ដើម្បីអញនឹងខិតចូលជិតអ្នក..."

អាល់ហ្គាយ៉ាត្ត ក្បាលទី ២ ទំព័រ ៥១

209- قَالَ الْإِمَامُ الصَّادِقُ (ع) : مَنْ أَطْعَمَ مُؤْمِنًا حَتَّى يَشْبِعَهُ لَمْ يَذَرْ أَحَدًا مِنْ خَلْقِ اللَّهِ مَالَهُ مِنَ الْأَجْرِ فِي الْآخِرَةِ لَا مَلَكَ مُقَرَّبٌ وَلَا نَبِيٌّ مُرْسَلٌ إِلَّا اللَّهُ رَبُّ الْعَالَمِينَ. ثُمَّ قَالَ: مِنْ مُوْجِبَاتِ الْمَغْفِرَةِ إِطْعَامُ الْمُسْلِمِ السَّعْبَانَ نَوْمًا تَلَا قَوْلَ اللَّهِ عَزَّ وَ جَلَّ: " أَوْ إِطْعَامُ فِي يَوْمٍ ذِي مَسْعَبَةٍ \* يَتِيمًا ذَا مَقْرَبَةٍ \* أَوْ مِسْكِينًا ذَا مَتْرَبَةٍ "

الكافي/201/2

២០៩. អ៊ីម៉ាំ ស្ទីដិក្ខី صلوات الله عليه والسلام មានវចនៈថា៖ "អ្នកណាមួយឲ្យអាហារដល់អ្នកសទ្ធាបរិភោគឆ្អែត ទោះបីមនុស្សក្នុងចំណោមប្រជារាស្ត្រក្តី ទោះបីទេវតាជំនិតក្តី ទោះបីណាប៊ីក្តីក៏មិនដឹងថារង្វាន់របស់អ្នកនោះ នាបរលោក ល្អប្រណិតប៉ុណ្ណាឡើយ លើកលែងតែ អល់ឡោះហ្ន៎ ع ម្ចាស់នៃពិភពទាំងពួង ។" លោក صلوات الله عليه والسلام បានបន្ថែមទៀតថា៖ "ឲ្យអាហារដល់មុស្លិមអ្នកស្រែកឃ្លាន នាំមកនូវការ អភ័យទោស ។" ក្រោយពីនោះលោក صلوات الله عليه والسلام បានសូត្រព្រះបន្ទូលរបស់អល់ឡោះហ្ន៎ ع ព្រះដ៏មានមហិទ្ធិឫទ្ធិ និងជំរុំរឿងថា៖ "ឬ ជួយផ្គត់ផ្គង់អាហារក្នុងថ្ងៃអត់ឃ្លាន ដល់កូនកំព្រាដែលជាសាច់ញាតិ ឬដល់អ្នកក្រីក្រដែលនៅក្នុងការខ្វះខាត (ស.៩០ អា. ១៥- ១៦)" ។

អាល់ កាហ្វីយ៍ ក្បាលទី ២ ទំព័រ ២០១

### ការបរិច្ចាគនិងការសាងសេចក្តីពេញចិត្តដល់អ្នកមានសទ្ធា

210- قَالَ رَسُولُ اللَّهِ (ص) : إِذَا خَرَجْتَ الصَّدَقَةَ مِنْ يَدِ صَاحِبِهَا تَنَكَّمُ بِخَمْسِ كَلِمَاتٍ: أَوْلَاهَا كُنْتُ فَأَيُّهَا فَاتَّبَعْتِي وَ كُنْتُ صَغِيرًا فَكَبَّرْتَنِي وَ كُنْتُ عَدُوًّا فَأَحْبَبْتَنِي وَ كُنْتُ تَحْرُسُنِي وَالْآنَ أَنَا أَحْرُسُكَ إِلَى يَوْمِ الْقِيَامَةِ

الاثني عشرية/223

២១០. រស់ូលឡោះហ្ន៎ صلوات الله عليه والسلام មានវចនៈថា៖ "ពេលទាន (ស្ត្រីដូរក្បែរត័) ចេញផុតដៃម្ចាស់វាទៅ វា (គឺវត្ថុដែលឲ្យជាទាននោះ) នឹង និយាយ ៥ ប្រយោគថា៖ "កាលពីដំបូងខ្ញុំកំពុងតែស្តាប់ តែអ្នកបានធ្វើឲ្យខ្ញុំរស់ឡើងវិញ, កាលពីមុនខ្ញុំពុំមានន័យសោះ តែអ្នកធ្វើឲ្យ ខ្ញុំផ្តុំផ្តើម, កាលពីមុនខ្ញុំជាសត្រូវ តែអ្នកធ្វើឲ្យខ្ញុំទៅជាមិត្ត, អ្នកតែងតែការពារខ្ញុំ តែពេលនេះខ្ញុំនឹងការពារអ្នក រហូតដល់ថ្ងៃដែលរស់ ឡើងវិញ ។"

អាល់អ៊ីស្តណា អាស្ត្រីស្តារីយ៉េត ទំព័រ ២២៣

211- قَالَ الْإِمَامُ الْكَاطِمُ (ع) : مَنْ سَرَّ مُؤْمِنًا فَبِاللَّهِ بَدَأَ وَ بِالنَّبِيِّ تَتَى وَ بِنَا تَلَّتْ

بحار الأنوار/314/74

២១១. អ៊ីម៉ាំ កាត្រីម صلوات الله عليه والسلام មានវចនៈថា៖ "អ្នកណាមួយធ្វើឲ្យអ្នកសទ្ធាមានសោមនស្ស ទី១- អ្នកនោះធ្វើឲ្យអល់ឡោះហ្ន៎ ع សព្វព្រះ



ហឫទ័យ ទី២- គេធ្វើឲ្យណាបីមានសោមនស្ស និងទី៣- គេធ្វើឲ្យយើង(ជាអាស្រ័យលុលបែត) មាន សោមនស្ស ។"

បីហ្វារុល អាន់រ៉ាវ ក្បាលទី ៧៤ ទំព័រ៣១៤

212- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : إِنَّ اللَّهَ سُبْحَانَهُ فَرَضَ فِي أَمْوَالِ الْأَعْيَاءِ أَقْوَاتَ الْفُقَرَاءِ فَمَا جَاعَ فَقِيرٌ إِلَّا بِمَا مَنَعَ عَنِّي

نهج البلاغة/533 الكلمات القصار/328

២១២. អ៊ីម៉ាំ អាមីរុល មុមីនីន អាស្រ័យលុល<sup>صلوات الله عليه</sup>មានវចនៈថា៖ " អល់ឡោះហ្គ័រ<sup>عجل</sup> ព្រះដ៏ជំនុំផ្អែងបានកំណត់ជីវភាពរបស់ជនគោកយ៉ាកទៅលើទ្រព្យរបស់អ្នកមាន ។ ដូច្នោះ ដែលជនគោកយ៉ាកនៅតែស្រែកឃ្លាននោះ ក៏ព្រោះតែពួកអ្នកបានបដិសេធគេ (មិនព្រមបរិច្ចាគទ្រព្យខ្លួន) ។

ណាស្ត័យ្យុល បាឡាហ្គេត្តិ ទំព័រទី ៥៣៣ សេចក្តីវាយការណ៍ទី ៣២៨

213- قَالَ الْإِمَامُ الصَّادِقُ (ع) : أَيُّمَا مُؤْمِنٍ حَبَسَ مُؤْمِنًا عَن مَالِهِ وَهُوَ يَحْتَاجُ إِلَيْهِ لَمْ يَذُقْ وَاللَّهِ مِنْ طَعَامِ الْحَنَّةِ وَ لَا يَشْرَبُ مِنَ الرَّحِيقِ

المختوم

بحار الأنوار/314/75

២១៣. អ៊ីម៉ាំ ស្វាឌីក្លី<sup>صلوات الله عليه</sup>មានវចនៈថា៖ "សូមស្ស្គចំពោះអល់ឡោះហ្គ័រ<sup>عجل</sup> អ្នកណាមួយមិនបរិច្ចាគទ្រព្យរបស់ខ្លួន ក្នុងការផ្គត់ផ្គង់ជនទីលក្រដែលមានសត្វ អ្នកនោះនឹងមិនស្គាល់រសជាតិនៃអាហារហានសួគ៌ និងពុំបានដឹកទឹកក្នុងភាជន៍បិទជិតនៅទីនោះឡើយ ។"

បីហ្វារុល អាន់រ៉ាវ ក្បាលទី ៧៥ ទំព័រ៣១៤

### ការធ្វើសទ្ទាទាន

214- قَالَ رَسُولُ اللَّهِ (ص) : لَا تَزَالُ أُمَّتِي بِخَيْرٍ مَا لَمْ يَخَاوُنُوا، وَ آدُوا الْأَمَانَةَ، وَ آتَوْا الزَّكَاةَ، وَ إِذَا لَمْ يَفْعَلُوا ذَلِكَ أُبْتُلُوا بِالْفَحْطِ وَالسَّيِّئِ

وسائل الشيعة/13/6

២១៤. រ៉ស្វលុលឡោះហ្គ័រ<sup>صلوات الله عليه</sup>មានវចនៈថា៖ "សហគមន៍របស់គាត់<sup>صلوات الله عليه</sup>នឹងរស់នៅដោយគង់វង្សតរៀងទៅដោយត្រឹមត្រូវ ដរាបណាពួកគេស្មោះត្រង់រវាងគ្នានិងគ្នា ឲ្យបញ្ជើទៅម្ចាស់គេវិញ និងដាក់ទាន (ស្យាកាត់) ។ តែបើពួកគេមិនបំពេញកាតព្វកិច្ចទាំងនេះទេ ពួកគេនឹងទទួលរងការអត់ឃ្លាន និងការខ្វះខាត ។"

វ៉ាសាអ៊ីលុស្ត ឆ្លុះអ្នះត្តិ ក្បាលទី ៦ ទំព័រ ១៣

215- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : يَا بَنَ آدَمَ، كُنْ وَصِيَّ نَفْسِكَ فِي مَالِكَ وَ اعْمَلْ فِيهِ مَا تُؤْتِي أَنْ يُعْمَلَ فِيهِ مِنْ بَعْدِكَ

نهج البلاغة/512 الكلمات القصار/254

២១៥. អ៊ីម៉ាំ អាមីរុល មុមីនីន អាស្រ័យលុល<sup>صلوات الله عليه</sup>មានវចនៈថា៖ "ឱកូនចៅអាដាំអើយ ចូរជាតំណាងខ្លួនឯងក្នុងរឿងទ្រព្យសម្បត្តិរបស់អ្នក ហើយចូរអ្នកប្រើប្រាស់ទ្រព្យនោះ តាមដែលអ្នកចង់ឲ្យប្រើប្រាស់វា ក្រោយពីអ្នកស្លាប់ទៅ ។"

### កំណត់

មានន័យថា បើអ្នកណាមួយចង់បរិច្ចាគទានទ្រព្យរបស់ខ្លួនមួយចំណែក ក្រោយពីខ្លួនស្លាប់ទៅនោះ អ្នកនោះមិនបាច់ចាំឲ្យស្លាប់សិនទេ ចូរអ្នកនោះបរិច្ចាគវាពេលណាក៏បាន ពេលខ្លួននៅរស់ ។ ព្រោះពេលគេស្លាប់ទៅនោះ វាអាចនឹងពុំអាចធ្វើបានតាមបំណងរបស់ខ្លួន ឬគេពុំអាចមានឱកាសសរសេរសំបុត្រពិន័យកម្មនោះបាន ។

216- قَالَ رَسُولُ اللَّهِ (ص) : تَصَدَّقُوا وَ دَاوُوا مَرْضَاتِكُمْ بِالصَّدَقَةِ، فَإِنَّ الصَّدَقَةَ تَدْفَعُ عَنِ الْأَعْرَاضِ وَالْأَمْرَاضِ وَ هِيَ زِيَادَةٌ فِي أَعْمَارِكُمْ وَ حَسَنَاتِكُمْ

کنز العمال/371/6

២១៦. វិស្វលុលឡោះហ្ន៎<sup>صلوات الله عليه وآله</sup> មានវចនៈថា៖ "ចូរអស់លោកដាក់ទាន ហើយចូរព្យាបាលអ្នកជម្ងឺរបស់អស់លោកដោយវា (ទាននោះ) ពីព្រោះការដាក់ទានអាចកំចាត់ភ័ព្វអាក្រក់និងជម្ងឺផ្សេងៗ ហើយវាធ្វើឲ្យអាយុរបស់អស់លោកយឺនយូរ និងបង្កើនរង្វាន់របស់អស់លោក ។"

កាន់ស្វីល ត្រីមម៉ាល់ ក្បាលទី ៦ ទំព័រទី ៣៧១

217- رُوِيَ عَنِ النَّبِيِّ (ص) قَالَ : لَمَّا أُسْرِيَ بِي إِلَى السَّمَاءِ رَأَيْتُ عَلَى بَابِ الْجَنَّةِ ثَلَاثَةَ أَسْطُرٍ، الْأَوَّلُ: بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ أَنَا اللَّهُ لَا إِلَهَ إِلَّا أَنَا سَبَقَتْ رَحْمَتِي غَضَبِي وَ السَّطْرُ الثَّانِي : بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ الصَّدَقَةُ بِعَشْرَةٍ، وَالْقَرْضُ بِثَمَانِيَةِ عَشْرٍ، وَصَلَةُ الْأَرْحَامِ بِثَلَاثِينَ وَالسَّطْرُ الثَّلَاثُ: مَنْ عَرَفَ قَدْرِي وَ زُبُوبِي فَلَا يَتَّهَمُنِي فِي الرِّزْقِ

الاثني عشرية/85

២១៧. វាយការណ៍វិស្វលុលឡោះហ្ន៎<sup>صلوات الله عليه وآله</sup> ដែលមានវចនៈថា៖ "កាលតថាគត<sup>صلوات الله عليه وآله</sup> បានឡើងទៅលើមេឃ តថាគត<sup>صلوات الله عليه وآله</sup> បានឃើញអក្សរបីបន្ទាត់នៅលើទ្វារឋានសួគ៌ ។

បន្ទាត់ទីមួយ៖ ដោយនូវព្រះនាមអស់ឡោះហ្ន៎ ព្រះដ៏មានព្រះមេត្តាធម៌ ព្រះដ៏មានព្រះ មេត្តាករុណាប្រណី ។ ។ អញគឺអស់ឡោះហ្ន៎<sup>صلوات الله عليه وآله</sup> ពុំមានព្រះផ្សេងពីអញ<sup>صلوات الله عليه وآله</sup> ឡើយ ព្រះមេត្តារបស់អញ<sup>صلوات الله عليه وآله</sup> នៅមុខព្រះពិរោធរបស់អញ<sup>صلوات الله عليه وآله</sup> ។ បន្ទាត់ទីពីរ៖ ក្នុងព្រះនាមអស់ឡោះហ្ន៎ ព្រះដ៏មានដ៏មានព្រះមេត្តាធម៌ ព្រះដ៏មានព្រះមេត្តាករុណាប្រណី ។ ការបរិច្ចាគទានបានទទួលការតបស្នងដប់ដង, ការឲ្យខ្ចីបានទទួលការតបស្នងដប់ប្រាំបីដង, ឯការចងសម្ព័ន្ធនឹងសាច់ញាតិបានទទួលការតបស្នងសាមសិបដង ។ បន្ទាត់ទីបី៖ អ្នកណាមួយយល់អំពីឋានៈរបស់អញ<sup>صلوات الله عليه وآله</sup> និងអំណាចរបស់អញ<sup>صلوات الله عليه وآله</sup> អ្នកនោះមិនតប្បីចោទអញ<sup>صلوات الله عليه وآله</sup> ក្នុងរឿងជីវភាព (ការចិញ្ចឹមជីវិត) ទេ ។"

អាល់ អ៊ីស្រាណ អ្នកស្តារអះហ្ន៎ ទំព័រ ៨៥

218- عَنْ طَاوُوسِ بْنِ الْيَمَانِ قَالَ سَمِعْتُ عَلِيَّ بْنَ الْحُسَيْنِ (ع) يَقُولُ: عَلَامَاتُ الْمُؤْمِنِ حَمْسٌ، قُلْتُ: وَ مَا هُنَّ يَا بَنَ رَسُولِ اللَّهِ؟ قَالَ: الْوَرَعُ فِي الْخُلُوةِ، وَالصَّدَقَةُ فِي الْقَلَّةِ، وَالصَّبْرُ عِنْدَ الْمُصِيبَةِ، وَالْحِلْمُ عِنْدَ الْعُزْبِ، وَالصَّدْقُ عِنْدَ الْخَوْفِ

الخصال/127

២១៨. លោក ត្រូវស ប៊ិន អាល់ យ៉ាម៉ាន បានថ្លែងថាខ្ញុំបានឮអ៊ីម៉ា អ្នកស្តារ អាល់ ហ្គ្លាស្រី<sup>صلوات الله عليه وآله</sup> មានវចនៈថា៖ "គុណសម្បត្តិរបស់អ្នកសទ្ធានោះមានប្រាំប្រការ ។" ខ្ញុំបានសួរលោក<sup>صلوات الله عليه وآله</sup> ថា៖ "មានអ្វីខ្លះ ឱបុត្ររបស់វិស្វលុលឡោះហ្ន៎<sup>صلوات الله عليه وآله</sup> ?" លោក<sup>صلوات الله عليه وآله</sup> បានឆ្លើយថា៖ "ការជឿស៊ុបពេលនៅតែឯង, ការធ្វើទានពេលទំលក្រ, ការអត់ធ្មត់ពេលជួបប្រទះភ័ព្វអាក្រក់ ការមានខន្តីពេលមានកំហឹង ការមានសេចក្តីត្រង់ត្រូវពេលមានការភ័យខ្លាច ។"

អាល់យីស្វល់ ទំព័រ១២៧

### ការយកចិត្តទុកដាក់នឹងសាច់ញាតិ

219- قَالَ رَسُولُ اللَّهِ (ص) : مَنْ سَرَّهُ أَنْ يُبْسَطَ لَهُ فِي رِزْقِهِ وَ يُنْسَأَ لَهُ فِي أَجَلِهِ فَلْيَصِلْ رَحِمَهُ

២១៩. រស្មីលុលឡោះហ្ន៎<sup>صلوات الله عليه وآله</sup> មានវចនៈថា៖ "អ្នកណាមួយប្រាថ្នាបានទទួលការបង្កើននូវគុណបុណ្យការៈ (វិសុត្តិ) ឲ្យបានច្រើនសម្រាប់ខ្លួន និងចង់បានការពន្យារថ្ងៃស្អាតរបស់ខ្លួននោះ ចូរអ្នកនោះយកចិត្តទុកដាក់ រឹតសម្ព័ន្ធមេត្រីនឹងសាច់ញាតិ ។"

បីហ្ន៎រុល អាន់រ៉ាវ ក្បាលទី ៧៤ ទំព័រ៨៩

220- قَالَ الْإِمَامُ عَلِيُّ بْنُ مُوسَى الرَّضَا (ع) : لَا يَجْتَمِعُ الْمَالُ إِلَّا بِحِصَالِ حَمْسٍ: بِبُخْلِ شَدِيدٍ وَ أَمَلٍ طَوِيلٍ وَ حِرْصٍ غَالِبٍ وَ قَطِيعَةِ الرَّحِمِ وَ إِتْيَانِ الدُّنْيَا عَلَى الْآخِرَةِ

២២០. អ៊ីម៉ា អ៊ាលី បីន មូសា អាវីរី<sup>صلوات الله عليه وآله</sup> មានវចនៈថា៖ "ទ្រព្យសម្បត្តិមិនស្ថិតនៅលើអ្វីផ្សេងពីលក្ខណៈនេះទេគឺ៖ កំណាញ់ខ្លាំង, ការស្រមៃងស្រមៃវែងខ្ពស់, សេចក្តីលោភលន់ហួសប្រមាណ, ការផ្តាច់សម្ព័ន្ធភាពនឹងសាច់ញាតិ, និងការស្រឡាញ់លោកនេះជាងលោកមុខ ។"

បីហ្ន៎រុល អាន់រ៉ាវ ក្បាលទី ៧៣ ទំព័រ១៣៨

221- قَالَ أَبُو جَعْفَرٍ الْبَاقِرُ (ع) : صَلَّةُ الْأَرْحَامِ تُرَكِّي الْأَعْمَالَ وَ تُنْمِي الْأَمْوَالَ وَ تَدْفَعُ الْبَلْوَى وَ تُيَسِّرُ الْحِسَابَ وَ تُنْسِي فِي الْأَجَلِ

២២១. អ៊ីម៉ា យ៉ាកូប្យាវ អាល់ បាក្យែរ<sup>صلوات الله عليه وآله</sup> មានវចនៈថា៖ "ការមានញាតិសម្ព័ន្ធនោះ ធ្វើឲ្យបណ្តាទង្វើជ្រះស្អាត, ធ្វើឲ្យទ្រព្យសម្បត្តិកើនឡើង, រុញច្រានភ័ព្វអាក្រក់, ធ្វើឲ្យការទូទាត់ (នាថ្ងៃអាយីរ៉ាត់) ងាយស្រួល, និងធ្វើឲ្យមានជីវិតយឺនយូរ ។"

អាល់ កាហ្សីយ៍ ក្បាលទី ២ ទំព័រ១៥០

222- قَالَ رَسُولُ اللَّهِ (ص) : ثَلَاثَةٌ لَا يَدْخُلُونَ الْجَنَّةَ: مُدْمِنٌ خَمْرٍ وَ مُدْمِنٌ سِحْرٍ وَ قَاطِعٌ رَحِمٍ

២២២. រស្មីលុលឡោះហ្ន៎<sup>صلوات الله عليه وآله</sup> មានវចនៈថា៖ "ជនបីក្រុមនឹងមិនត្រូវអនុញ្ញាតឲ្យចូលឋានសួគ៌ទេ គឺ៖ អ្នកជីកសុរា, អ្នកលេងមន្តអាគមន៍, និងអ្នកផ្តាច់ញាតិសម្ព័ន្ធ ។"

អាល់ យីស្លល់ ទំព័រ១៧៩

### អំពើល្អចំពោះឪពុកម្តាយ

223- قَالَ رَسُولُ اللَّهِ (ص) : رَضِيَ اللَّهُ فِي رِضَى الْوَالِدَيْنِ وَ سَخَطُهُ فِي سَخَطِهِمَا

២២៣. រស្មីលុលឡោះហ្ន៎<sup>صلوات الله عليه وآله</sup> មានវចនៈថា៖ "សេចក្តីគាប់ព្រះហឫទ័យរបស់អល់ឡោះហ្ន៎<sup>صلوات الله عليه وآله</sup>, ស្ថិតនៅលើសេចក្តីគាប់ចិត្តរបស់ឪពុកម្តាយ, ឯព្រះពិរោធរបស់ព្រះអង្គស្ថិតនៅលើកំហឹងរបស់អ្នកទាំងពីរ ។"

មុសតាដ្ឋរីក អាល់រ៉ាសាអ៊ីល ក្បាលទី ១៥ ទំព័រ១៧៦

224- قَالَ الْإِمَامُ الصَّادِقُ (ع) : أَفْضَلُ الْأَعْمَالِ: الْصَّلَاةُ لَوْفَتْهَا وَ بِرُّ الْوَالِدَيْنِ وَالْجِهَادُ فِي سَبِيلِ اللَّهِ

២២៤. អ៊ីម៉ា ស្មឺឌីក្វ صلوات الله عليه មានវចនៈថា៖ "ទង្វើដែលប្រសើរបំផុតគឺ ការនមស្ការ(ស្រ្តីឡាតូ) ទៀងពេល, ការប្រព្រឹត្តិល្អចំពោះឪពុកម្តាយ, និងការតស៊ូក្នុងសន្តសង្គ្រាម (ឃុំហ្វាដូ) លើផ្លូវអល់ឡោះហ្វ៊ីរ្ស៊ីន ។"

ប៊ីហ្គារុល អាន់វ៉ា ក្បាល៧៤ ទំព័រ៨៥

225- عَنْ الصَّادِقِ (ع) قَالَ: مَنْ أَحَبَّ أَنْ يُخَفَّفَ اللَّهُ عَزَّ وَ جَلَّ عَنْهُ سَكَرَاتِ الْمَوْتِ فَلْيُكُنْ لِقَرَابَتِهِ وَصُولًا وَ بِوَالِدَيْهِ بَارًّا فَإِذَا كَانَ كَذَلِكَ هَوَّنَ اللَّهُ عَلَيْهِ سَكَرَاتِ الْمَوْتِ وَلَمْ يُصِبه فِي حَيَاتِهِ فَقَرَّ أَبَدًا

سفينة البحار/553/2

២២៥. អ៊ីម៉ា ស្មឺឌីក្វ صلوات الله عليه មានវចនៈថា៖ "អ្នកណាមួយចង់ឲ្យអល់ឡោះហ្វ៊ីរ្ស៊ីន សម្រាលវេទនានៃសេចក្តីស្លាប់ អ្នកនោះគប្បីរឹតចំណងមេត្រីភាពនឹងសាច់ញាតិ និងធ្វើល្អចំពោះឪពុកម្តាយរបស់ខ្លួន ។ ដូច្នោះ កាលណាបុគ្គលណាមួយប្រព្រឹត្តិដូច្នោះ កាលនោះអល់ឡោះហ្វ៊ីរ្ស៊ីន នឹងឲ្យបុគ្គលនោះស្លាប់ដោយពុំមានសេចក្តីវេទនា ហើយគេនឹងមិនប្រទះលើសេចក្តីតោកយ៉ាកសោះឡើយ ។"

សាហ្វីណាទុល ប៊ីហ្គារ ក្បាលទី ២ ទំព័រ៥៥៣

226- قَالَ الْإِمَامُ الصَّادِقُ (ع) : مَنْ نَظَرَ إِلَى أَبِيهِ نَظَرَ مَاتٍ وَ هُمَا ظَالِمَانِ لَهُ لَمْ يَقْبَلِ اللَّهُ لَهُ صَلَاةً

الکافي/349/2

២២៦. អ៊ីម៉ា ស្មឺឌីក្វ صلوات الله عليه មានវចនៈថា៖ "អ្នកណាមួយសម្លឹងឪពុកម្តាយដោយខ្សែភ្នែកពោរពេញដោយកំហឹង ទោះអ្នកទាំងពីរធ្វើខុសមកលើខ្លួនក៏ដោយ អល់ឡោះហ្វ៊ីរ្ស៊ីននឹងមិនទទួល នមស្ការ(ស្រ្តីឡាតូ) របស់គេនោះទេ ។"

អាល់កាហ្វីយ៍ ក្បាលទី ២ ទំព័រ៣៤៩

227- قَالَ الْإِمَامُ الصَّادِقُ (ع) : بُرُّوا آبَاءَكُمْ يَبْرِكْكُمْ أَبْنَاءُكُمْ وَ عِفُّوا عَنِ نِسَاءِ النَّاسِ تَعِفَّ نِسَاؤُكُمْ

الکافي/554/5

២២៧. អ៊ីម៉ា ស្មឺឌីក្វ صلوات الله عليه មានវចនៈថា៖ "ចូរធ្វើល្អចំពោះឪពុកម្តាយរបស់អស់លោក បណ្តាកូនរបស់អស់លោកនឹងធ្វើដូច្នោះចំពោះអស់លោកដែរ ហើយចូរមានសីលធម៌ចំពោះបណ្តាភរិយារបស់អ្នកផងទាំងឡាយ បណ្តាភរិយារបស់អស់លោកនឹងនៅក្នុងសីលធម៌ ។"

អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រ៥៥៥

228- عَنْ أَبِي عَبْدِ اللَّهِ (ع) قَالَ: جَاءَ رَجُلٌ وَ سَأَلَ النَّبِيَّ (ص) عَنْ بَرِّ الْوَالِدَيْنِ فَقَالَ: ابْرُرْ أُمَّكَ ابْرُرْ أَبَاكَ ابْرُرْ أَبَاكَ وَ بَدَأَ بِالْأُمِّ قَبْلَ الْأَبِ

الکافي/162/2

២២៨. អ៊ីម៉ា អ្នកបុរសម្នាក់បានមកសួរណាប៊ី صلوات الله عليه អំពីការធ្វើល្អដល់ឪពុកម្តាយលោកតបថា៖ "ចូរអ្នកធ្វើល្អចំពោះម្តាយរបស់អ្នក, ចូរអ្នកធ្វើល្អចំពោះម្តាយរបស់អ្នក, ចូរអ្នកធ្វើល្អចំពោះម្តាយរបស់អ្នក ។ ចូរអ្នកធ្វើល្អចំពោះឪពុករបស់អ្នក, ចូរអ្នកធ្វើល្អចំពោះឪពុករបស់អ្នក, ចូរអ្នកធ្វើល្អចំពោះឪពុករបស់អ្នក តែចូរអ្នកចាប់ផ្តើម (ធ្វើល្អ) ចំពោះម្តាយរបស់អ្នក មុនឪពុករបស់អ្នក ។"

អាល់កាហ្វីយ៍ ក្បាលទី ២ ទំព័រ១៦២

### សិទ្ធិរបស់ក្មេង

229- قَالَ رَسُولُ اللَّهِ (ص) : يَا عَلِيُّ لَعَنَ اللَّهُ وَالِدَيْنِ حَمَلًا وَلَدَهُمَا عَلَى عُفُوقِهِمَا

وسائل الشيعة/21/290

២២៩. "ស្វីលុលឡោះហ្ន៎<sup>صلوات الله عليه</sup> មានវចនៈថា៖ "អុលីអើយ អល់ឡោះហ្ន៎<sup>رحمته</sup> ដាក់បណ្តាសាឪពុកម្តាយណា ដែលជាដើមហេតុធ្វើឲ្យ កូនៗរបស់ខ្លួនក្បត់ខ្លួន ដោយដាក់បណ្តាសាពួកគេ ។"

វាសាអ៊ីលុស្ត ភ្នំផ្លូវភ្នំ ក្បាលទី ២១ ទំព័រ ២៩០

230- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : لَا تَحْعَلَنَّ أَكْثَرَ شُغْلِكَ بِأَهْلِكَ وَ وَلَدِكَ فَإِنَّ يَكُنْ أَهْلَكَ وَ وَلَدَكَ أَوْلِيَاءَ اللَّهِ فَإِنَّ اللَّهَ لَا يُضَيِّعُ أَوْلِيَاءَهُ وَ إِنَّ يَكُونُوا أَعْدَاءَ اللَّهِ فَمَا هُمُّكَ وَ شُغْلِكَ بِأَعْدَاءِ اللَّهِ؟

نهج البلاغة/36/532

២៣០. អ៊ីម៉ា អាមីរុល មុមីនីន អុលី<sup>صلوات الله عليه</sup> មានវចនៈថា៖ "ចូរកុំរលំនឹងភរិយានិងកូនៗរបស់អ្នកខ្លាំងពេក ព្រោះបើភរិយារបស់អ្នក និងកូនៗរបស់អ្នកជាទីស្រឡាញ់របស់អល់ឡោះហ្ន៎<sup>رحمته</sup> មែននោះ ព្រះអង្គប្រាកដជាមិនចោលអ្នកដែលព្រះអង្គស្រឡាញ់នោះទេ ប្រសិនបើពួកគេជាសត្រូវរបស់អល់ឡោះហ្ន៎<sup>رحمته</sup> វិញ ហេតុអ្វីអ្នកបារម្ភ និងរលំនឹងពួកសត្រូវរបស់អល់ឡោះហ្ន៎<sup>رحمته</sup> ?"

ណាស្តូយុល បាឡាភ្នំ ទំព័រទី ៥៣៦ សេចក្តីថ្លែងការណ៍ទី៣៥២

231- قَالَ الْإِمَامُ الصَّادِقُ (ع) : بَادِرُوا أَوْلَادَكُمْ بِالْحَدِيثِ، قَبْلَ أَنْ يَسْبِقَكُمْ إِلَيْهِمُ الْمَرْجَةُ

الكافي/6/47

២៣១. អ៊ីម៉ា ស្វីឌីកូ<sup>صلوات الله عليه</sup> មានវចនៈថា៖ "ចូរអស់លោកបំពេញវិធានការដោយបង្ហាត់បង្រៀនឱវាទ (របស់អាស្តូលុលបៃតី) ឲ្យទៅ កូនៗរបស់លោក ឲ្យបានមុនបណ្តាជនកំណាចធ្វើឲ្យពួកគេខូចជាមុន ។"

អាល់កាហ្វីយ៍ ក្បាលទី ៦ ទំព័រ៤៧

232- قَالَ الْإِمَامُ الصَّادِقُ (ع) : بُرُّ الرَّجُلِ بِوَلَدِهِ بُرٌّ بِوَالِدَيْهِ

من لا يحضره الفقيه/3/483

២៣២. អ៊ីម៉ា ស្វីឌីកូ<sup>صلوات الله عليه</sup> មានវចនៈថា៖ "សេចក្តីល្អរបស់បុគ្គលម្នាក់ដែលបានទៅដល់កូនខ្លួននោះ គឺសេចក្តីល្អដែលខ្លួនបានធ្វើ ចំពោះឪពុកម្តាយរបស់ខ្លួននោះឯង ។"

ម៉ាន ឡា យ៉ាស្តូរហ៊ុល ហ្វាត្វិស្ត ក្បាលទី ៣ ទំព័រ៤៨៣

233- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : وَ حَقُّ الْوَالِدِ عَلَى الْوَالِدِ أَنْ يُحَسِّنَ اسْمَهُ وَ يُحَسِّنَ أَدَبَهُ وَ يُعَلِّمَهُ الْقُرْآنَ

نهج البلاغة/46/546 الكلمات القصار/399

២៣៣. អ៊ីម៉ា អាមីរុល មុមីនីន អុលី<sup>صلوات الله عليه</sup> មានវចនៈថា៖ "សិទ្ធិរបស់កូនលើឪពុករបស់ខ្លួននោះគឺ គេតប្តីដាក់ឈ្មោះល្អឲ្យកូន បង្ហាត់ឲ្យវាល្អ និងបង្រៀនបង្ហាត់គួរអានដល់វា ។"

ណាស្តូយុល បាឡាភ្នំ ទំព័រ៤៨៦ សេចក្តីថ្លែងការណ៍ទី៣៩៩

234- قَالَ رَسُولُ اللَّهِ (ص) : عَلِّمُوا أَوْلَادَكُمْ السَّبَّاحَةَ وَ الرَّمَائَةَ

الكافي/6/47

២៣៤. "ស្វីលុលឡោះហ្ន៎<sup>صلوات الله عليه</sup> មានវចនៈថា៖ "អស់លោកចូរបង្ហាត់កូនៗឲ្យចេះហែលទឹក និងចេះបាញ់ធ្នូ ។"

235- قَالَ رَسُولُ اللَّهِ (ص) : عَلَّمُوا أَوْلَادَكُمْ الصَّلَاةَ إِذَا بَلَغُوا سَبْعًا، وَاصْرُبُوهُمْ عَلَيْهَا إِذَا بَلَغُوا عَشْرًا، وَفَرِّقُوا بَيْنَهُمْ فِي الْمَضَاجِعِ

كنز العمال/16/45330

២៣៥. វិស្វលុលឡោះហ្គ័រ<sup>صلوات الله عليه</sup>មានវចនៈថា៖ "អស់លោកចូរបង្ហាត់កូនៗរបស់អស់លោកឲ្យចេះនមស្ការ(ស្លៀកស្លា) កាលបើពួកគេ មានអាយុគ្រប់ប្រាំពីរឆ្នាំ, កាលបើពួកគេបានអាយុដប់ឆ្នាំ ចូរបង្ហាត់ពួកគេ បើពួកគេមិនព្រមធ្វើ (នមស្ការ(ស្លៀកស្លា)), និងចូរ បំបែកកន្លែងដេកពួកគេ ។"

កាន់ស៊ុល អ៊ុមម៉ាល់ ក្បាលទី ១៦ ទំព័រទី ៤៥៣៣០

236- قَالَ الْإِمَامُ السَّجَّادُ (ع) : وَ أَمَّا حَقُّ وَ لَدَيْكَ فَإِنْ تَعَلَّمَ أَنَّهُ مِنْكَ وَ مُضَافٌ إِلَيْكَ فِي عَاجِلِ الدُّنْيَا بِخَيْرِهِ وَ شَرِّهِ وَ أَنَّكَ مَسْئُولٌ عَمَّا وَ لَيْتَهُ مِنْ حُسْنِ الْأَدَبِ وَ الدَّلَالَةِ عَلَى رَبِّهِ عَزَّ وَ جَلَّ وَ الْمَعُونَةَ لَهُ عَلَى طَاعَتِهِ فَاعْمَلْ فِي أَمْرِهِ عَمَلًا مَنْ يَعْلَمُ أَنَّهُ مُثَابٌ عَلَى الْإِحْسَانِ إِلَيْهِ مُعَاقِبٌ عَلَى الْإِسَاءَةِ إِلَيْهِ

من لا يحضره الفقيه/2/622

២៣៦. អ៊ីម៉ា សាច្ច៍យ៉ាដ្ឋ<sup>صلوات الله عليه</sup>មានវចនៈថា៖ "សិទ្ធិរបស់កូនអ្នកគឺ អ្នកដឹងថាគេបានកើតមកពីអ្នក ហើយក្នុងលោកនេះ អំពើខុស ត្រូវរបស់គេធ្លាក់លើអ្នក ។ អ្នកទទួលខុសត្រូវលើការបង្ហាត់បង្រៀនល្អរបស់គេ លើការចង្អុលបង្ហាញគេឆ្ពោះទៅរកម្ចាស់របស់គេ ព្រះដ៏មានមហិទ្ធិឫទ្ធិ និងជំរុំរឿង និងលើការជួយជ្រោមជ្រែងគេក្នុងការគោរពព្រះឱវាទរបស់ព្រះអង្គ ។ ដូច្នេះ ចូរអ្នកជឿជាក់ ថា បើអ្នកធ្វើល្អលើកូនរបស់អ្នក អ្នកនឹងបានទទួលសេចក្តីល្អនោះ បើអ្នកធ្វើអាក្រក់លើគេ អំពើអាក្រក់នោះនឹងវិលមករកអ្នកវិញ ដែរ ។"

ម៉ាន ឡា យ៉ាស្ត៍ឌ្រូហ៊ុល ហ្វាត្វិស្ត ក្បាលទី ២ ទំព័រ៦២២

236- (ب) قَالَ رَسُولُ اللَّهِ (ص) : اَكْرُمُوا أَوْلَادَكُمْ وَ أَحْسِنُوا آدَابَهُمْ يُغْفَرَ لَكُمْ

بحار الأنوار/104/95

២៣៦. វិស្វលុលឡោះហ្គ័រ<sup>صلوات الله عليه</sup>មានវចនៈថា៖ "ចូរផ្តល់កិត្តិយសដល់កូនៗរបស់អស់លោក និងចូរបង្ហាត់ឲ្យពួកគេល្អ អស់លោកនឹង បានទទួលការអភ័យទោសពីព្រះអង្គ ។"

ប៊ីហ្គារុល អាន់ក័រ ក្បាលទី ១០៤ ទំព័រ៩៥

### ការបំបៅដោះទារក

237- قَالَ رَسُولُ اللَّهِ (ص) : بَلَى لِلْمَرْأَةِ مَا بَيْنَ حَمْلِهَا إِلَى وَضْعِهَا إِلَى قَطَامِهَا مِنَ الْأَجْرِ كَالْمُرَابِطِ فِي سَبِيلِ اللَّهِ فَإِنْ هَلَكَتْ فِيهَا بَيْنَ ذَلِكَ كَانَ لَهَا مِثْلُ مَنْزِلَةِ الشَّهِيدِ

من لا يحضره الفقيه/3/561

២៣៧. វិស្វលុលឡោះហ្គ័រ<sup>صلوات الله عليه</sup>មានវចនៈថា៖ "មែន ស្ត្រីមានផ្ទៃពោះ រហូតដល់សម្រាលកូន រហូតទៅដល់ពេលនាងផ្តាច់ដោះកូន នោះ រង្វាន់របស់នាងស្មើនឹងអ្នកតស៊ូលើផ្លូវអស់ឡោះហ្គ័រ<sup>صلوات الله عليه</sup> ។ បើនាងស្លាប់ក្នុងពេលនោះ នាងនឹងមានឋានៈជាអ្នកបូជាជីវិតដើម្បី សាសនា ។"

ម៉ាន ឡា យ៉ាស្ត៍ឌ្រូហ៊ុល ហ្វាត្វិស្ត ក្បាលទី ៣ ទំព័រ៥៦១

238- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : مَا مِنْ لَبَنٍ رَضِيَ بِهِ الصَّبِيُّ أَعْظَمَ بَرَكَهَ عَلَيْهِ مِنْ لَبَنٍ أُمَّه

وسائل الشيعة/452/21

២៣៨. អ៊ីម៉ា អាមីរុល មុមីនីន អាឡី صلوات الله عليه وآله មានវចនៈថា៖ "ពុំមានទឹកដោះអ្វីប្រសើរដោយវិបុលភាព ជាងទឹកដោះម្តាយ សម្រាប់ ទារកចៅឡើយ ។"

វាសាអ៊ីលុស្ត រ៉ាស៊ី ក្បាលទី ២១ ទំព័រ៤៥២

239- قَالَ رَسُولُ اللَّهِ (ص) : إِذَا حَمَلَتِ الْمَرْأَةُ كَانَتْ بِمَنْزِلَةِ الصَّائِمِ الْقَائِمِ الْمُحَاهِدِ بِنَفْسِهِ وَ مَالِهِ فِي سَبِيلِ اللَّهِ فَإِذَا وَضَعَتْ كَانَ لَهَا مِنَ الْأَجْرِ مَا لَا تَدْرِي مَا هُوَ لِعَظَمِهِ فَإِذَا أَرْضَعَتْ كَانَ لَهَا بِكُلِّ مَصَّةٍ كَعْدِلِ عِنَقِ مُحَرَّرٍ مِنْ وَدِدِ إِسْمَاعِيلَ، فَإِذَا فَرَعَتْ مِنْ رِضَاعِهِ ضَرَبَ مَلَكٌ عَلَى جَنْبِهَا وَ قَالَ، اسْتَأْنَفِي الْعَمَلَ فَقَدْ عُفِرَ لَكَ

بحار الأنوار/106/104

២៣៩. រ៉ាស៊ីលុលទ្បោះហ្គ័ صلوات الله عليه وآله មានវចនៈថា៖ "ពេលស្ត្រីមានផ្ទៃពោះ នាងប្រៀបបាននឹងអ្នកច្បាំង ដែលកាន់សីលតមអាហារពេល ថ្ងៃ និង នមស្ការ(ស្ត្រីឡាតូ) ពេលយប់ ព្រមទាំងតស៊ូដោយលះបង់ជីវិតនិងទ្រព្យលើផ្លូវអល់ឡោះហ្គ័ ។ ពេលនាងសម្រាលកូនរួច នឹងមានរង្វាន់ដ៏ធំពីអល់ឡោះហ្គ័ ដែលនាងពុំដឹងថាវាប៉ុណ្ណាឡើយ ។ បន្ទាប់ពីនោះមក ពេលនាងបំបៅដោះកូន នាងនឹងបាន ទទួលរង្វាន់ដ៏ធំធេងសម្រាប់ទឹកដោះគ្រប់តំណក់ ប្រៀបបាននឹងដោះដែលបណ្តាកូនចៅរបស់អ៊ីសម៉ាអ៊ីលឲ្យមានសេរីភាព ។ ពេលនាងឈប់បំបៅដោះកូន ទេវតាមួយរូបនឹងប្រាប់នាងថា "ចូរចាប់ផ្តើមធ្វើការទៀតចុះ ពិតណាស់ នាងបានទទួលការអភ័យ ទោសហើយ ។"

ប៊ីហ្គារុល អាន់វ៉ា ក្បាល១០៤ ទំព័រ១០៦

239- (ب) قَالَ رَسُولُ اللَّهِ (ص): لَيْسَ لِلصَّبِيِّ لَبَنٌ خَيْرٌ مِنْ لَبَنِ أُمَّه

مستدرك الوسائل باب 48

២៣៩. រ៉ាស៊ីលុលទ្បោះហ្គ័ صلوات الله عليه وآله មានវចនៈថា៖ "ពុំមានទឹកដោះអ្វីល្អសម្រាប់ទារកជាងទឹកដោះម្តាយវាឡើយ ។"

មុសតាដ្ឋ័រ៉ក់ អាល់វាសាអ៊ីល វគ្គទី ៤៨

### អាពាហ៍ពិពាហ៍ជាសទ្ធាធិបុត្តដ៏ធំ

240- قَالَ رَسُولُ اللَّهِ (ص) : لَرَكْعَتَانِ يُصَلِّيَهُمَا مُتَزَوِّجٌ أَفْضَلُ مِنْ رَجُلٍ عَزَبَ يَتُومُ لَيْلَهُ وَ يَصُومُ نَهَارَهُ

من لا يحضره الفقيه/384/3

២៤០. រ៉ាស៊ីលុលទ្បោះហ្គ័ صلوات الله عليه وآله មានដីកាថា៖ " នមស្ការ(ស្ត្រីឡាតូ)ពីរវគ្គាត់ ដែលធ្វើដោយគ្រហស្ថ (អ្នកមានគ្រួសារ) មានតម្លៃជាង មនុស្សលីវ នមស្ការ(ស្ត្រីឡាតូ) ពេញមួយយប់ និងកាន់សីលអត់អាហារពេញមួយថ្ងៃ ។"

ម៉ាន ឡា យ៉ាស្ត័រហ៊ុល ហ្វាត្វិស្ត ក្បាលទី ៣ ទំព័រ៣៨៥

241- قَالَ رَسُولُ اللَّهِ (ص) : أَلْمُتَزَوِّجُ النَّائِمُ أَفْضَلُ عِنْدَ اللَّهِ مِنَ الصَّائِمِ الْقَائِمِ الْعَزَبِ

بحار الأنوار/221/103

២៤១. រ៉ាស៊ីលុលទ្បោះហ្គ័ صلوات الله عليه وآله មានវចនៈថា៖ "ការដេកលក់របស់អ្នកមានគ្រួសារប្រសើរ សម្រាប់អល់ឡោះហ្គ័ ជាងមុនស្សមិនមាន គ្រួសារដែលកាន់សីលអត់អាហារពេលថ្ងៃ និង នមស្ការ(ស្ត្រីឡាតូ) ពេលយប់ ។"

242- قَالَ رَسُولُ اللَّهِ (ص) : حَيَارُ أُمَّتِي الْمَتَاهُلُونَ وَ شِرَارُ أُمَّتِي الْعَزَابُ

بحار الأنوار/221/103

២៤២. រ៉ស្មីលុលឡោះហ្ន៎<sup>صلوات الله عليه وآله</sup> មានវចនៈថា៖ "អ្នកធ្វើល្អភាគច្រើននៃសហគមន៍របស់ខ្ញុំ<sup>صلوات الله عليه وآله</sup> គឺអ្នកមានគ្រួសារ ឯអ្នកធ្វើអាក្រក់ក្នុងសហគមន៍ខ្ញុំ<sup>صلوات الله عليه وآله</sup> គឺអ្នកនៅលីវ ។"

243- قَالَ الْإِمَامُ الصَّادِقُ (ع) : جَاءَ رَجُلٌ إِلَى أَبِي، فَقَالَ (ع) لَهُ هَلْ لَكَ زَوْجَةٌ قَالَ: لَا، قَالَ لَا أَحِبُّ أَنْ لِي الدُّنْيَا وَ مَا فِيهَا وَ أَنِّي أَبِيتُ لَيْلَةً وَ لَيْسَ لِي زَوْجَةٌ، قَالَ: ثُمَّ قَالَ إِنَّ رَكْعَتَيْنِ يُصَلِّيَهُمَا رَجُلٌ مُتَزَوِّجٌ أَفْضَلُ مِنْ رَجُلٍ يَفُومُ لَيْلَهُ وَ يَصُومُ نَهَارَهُ، أَعَزَبَ نَمَّ أَعْطَاهُ أَبِي سَبْعَةَ دَنَانِيرٍ قَالَ تَزَوَّجْ بِهِذِهِ

بحار الأنوار/217/103

២៤៣. អ៊ីម៉ា ស្មីឌីក្វា<sup>صلوات الله عليه وآله</sup> មានវចនៈថា៖ "បុរសម្នាក់បានមកជួបឪពុកខ្ញុំ ឪពុកខ្ញុំបានប្រាប់គាត់ថា៖ "អ្នកមានភរិយាហើយឬនៅ?" គាត់បានតបថា៖ "មិនទាន់មានទេ ។" លោកបានថ្លែងទៀតថា៖ "ខ្ញុំមិនចង់បានពិភពលោក និងអ្វីៗដែលមាននៅក្នុងនោះទេ បើឲ្យខ្ញុំដេកមួយយប់ដោយពុំមានភរិយា ។" លោកបានបន្ថែមថា៖ "នមស្ការ(ស្រ្តីឡាតូ) ពីរវត្តាត់របស់អ្នកមានគ្រួសារប្រសើរលើសបុរសមិនទាន់មានគ្រួសារ ដែលនមស្ការ(ស្រ្តីឡាតូ) ពេលយប់ និងកាន់សីលអត់អាហារពេលថ្ងៃ ។" បន្ទាប់ពីនោះ លោកបានឲ្យបុរសនោះប្រាំពីរកាក់មាស (ឌីណារ) ហើយប្រាប់បុរសនោះថា៖ "ចូរអ្នកយកថវិកានេះទៅរៀបការចុះ ។"

### ការជួយជម្រុញឲ្យរៀបអាពាហ៍ពិពាហ៍

244- قَالَ رَسُولُ اللَّهِ (ص) : مَنْ تَزَوَّجَ أَحْرَزَ نَصْفَ دِينِهِ ، وَ فِي حَدِيثٍ: فَلْيَتَّقِ اللَّهَ فِي النَّصْفِ الْآخِرِ أَوْ الْبَاقِي

الكافي/328/5

២៤៤. រ៉ស្មីលុលឡោះហ្ន៎<sup>صلوات الله عليه وآله</sup> មានវចនៈថា៖ "អ្នកមានគ្រួសារស្មើនឹងបានទទួលពាក់កណ្តាលនៃសទ្ធារបស់ខ្លួនហើយ ។" ហ្ន៎ឌីក្វាមួយទៀតបានចែងថា៖ "ដូច្នោះ គេត្រូវខ្លាចអស់ឡោះហ្ន៎<sup>صلوات الله عليه وآله</sup> ដើម្បីបានទទួលពាក់កណ្តាលទៀត ។"

245- قَالَ رَسُولُ اللَّهِ (ص) : أَكْثَرُ أَهْلِ النَّارِ الْعَزَابُ

من لا يحضره الفقيه/384/3

២៤៥. រ៉ស្មីលុលឡោះហ្ន៎<sup>صلوات الله عليه وآله</sup> មានវចនៈថា៖ "ជននរកភាគច្រើនជាអ្នកនៅលីវ (មិនថាប្រុស ឬស្រី) ។"

246- قَالَ رَسُولُ اللَّهِ (ص) : رِدَالٌ مَوْتَاكُمْ الْعَزَابُ

التهذيب/239/7

២៤៦. រ៉ស្មីលុលឡោះហ្ន៎<sup>صلوات الله عليه وآله</sup> មានវចនៈថា៖ "សពដែលខ្វះគុណធម៌ជាងគេ ក្នុងចំណោមសពរបស់អស់លោក គឺសពរបស់មនុស្ស



247- قَالَ رَسُولُ اللَّهِ (ص) : مَنْ سَرَّهُ أَنْ يَلْقَى اللَّهَ طَاهِرًا مُطَهَّرًا فَلْيَلْعَهُ بِرُوحِهِ

من لا يحضره الفقيه/385/3

២៤៧. រស្មីលុលឡោះហ្ន៎ មានវចនៈថា៖ "អ្នកណាមួយចង់ជួបអស់ឡោះហ្ន៎ ក្នុងសភាពជ្រះឥតមន្ទិល អ្នកនោះគប្បីមានភរិយា ។"

មាន ឡា យ៉ាស្ត្រូប ក្បាលទី ៣ ទំព័រ៣៨៥

248- قَالَ رَسُولُ اللَّهِ (ص) : تَزَوَّجْ وَإِلَّا فَأَنْتَ مِنْ زُهَبَانَ النَّصَارَى (وَ فِي رِوَايَةٍ) وَإِلَّا فَأَنْتَ مِنْ إِخْوَانِ الشَّيَاطِينِ

بحار الأنوار/221/103

២៤៨. រស្មីលុលឡោះហ្ន៎ មានវចនៈថា៖ "ចូររៀបអាពាហ៍ពិពាហ៍ ពុំនោះទេ អ្នកនឹងត្រូវចាត់ទុកជាអ្នកបួសរបស់សាសនាគ្រិស្ត ។" សេចក្តីថ្លែងការណ៍មួយទៀតថា៖ "ពុំនោះទេ អ្នកនឹងជាបងប្អូនរបស់ស្រីគ្រិស្ត ។"

បីហ្ន៎ អាត់តាស្ត្រូប ក្បាលទី១០៣ ទំព័រ២២១

### អាពាហ៍ពិពាហ៍ជាកូនសោនៃព្រះមេត្តាធម៌និងចរិតល្អប្រពៃ

249- قَالَ رَسُولُ اللَّهِ (ص) : يُفْتَحُ أَبْوَابُ السَّمَاءِ بِالرَّحْمَةِ فِي أَرْبَعَةِ مَوَاضِعَ، عِنْدَ نُزُولِ الْمَطَرِ وَ عِنْدَ نَظَرِ الْوَالِدِ فِي وَجْهِ الْوَالِدَيْنِ وَ عِنْدَ فَتْحِ بَابِ الْكَعْبَةِ وَ عِنْدَ النَّكَاحِ

بحار الأنوار/221/103

២៤៩. រស្មីលុលឡោះហ្ន៎ មានវចនៈថា៖ "ទ្វាររបស់ជាន់មេឃដែលឆ្ពោះទៅកាន់ព្រះមេត្តានឹងត្រូវបើកក្នុងបួនពេលគឺ៖ ពេលភ្លៀង, ពេលកូនមើលមុខឪពុកម្តាយដោយគុណធម៌, ពេលទ្វារកាត់បាត់បើក, និងពេលរៀបអាពាហ៍ពិពាហ៍ ។"

បីហ្ន៎ អាត់តាស្ត្រូប ក្បាលទី១០៣ ទំព័រ២២១

250- قَالَ رَسُولُ اللَّهِ (ص) : زَوْجُوا أَيَّامَكُمْ فَإِنَّ اللَّهَ يُحَسِّنُ لَهُمْ فِي أَخْلَاقِهِمْ وَ يُوسِّعُ لَهُمْ فِي أَرْزَاقِهِمْ وَ يَزِيدُهُمْ فِي مُرْوَاتِهِمْ

بحار الأنوار/222/103

២៥០. រស្មីលុលឡោះហ្ន៎ មានវចនៈថា៖ "ចូររៀបអាពាហ៍ពិពាហ៍ឲ្យបណ្តាកូនរបស់អស់លោក ព្រោះថា អស់ឡោះហ្ន៎នឹងធ្វើឲ្យពួកគេមានចរិតល្អប្រពៃ, ឲ្យពួកគេបានទទួលនូវគុណបក្សី, និងបង្កើនកិត្តិគុណដល់ពួកគេ ។"

បីហ្ន៎ អាត់តាស្ត្រូប ក្បាលទី១០៣ ទំព័រ២២២

251- قَالَ رَسُولُ اللَّهِ (ص) : تَزَوَّجُوا وَ زَوْجُوا أَلَا فَمَنْ حَطَّ أَمْرِي مُسْلِمٍ انْفَاقُ قِيَمَةِ أَيِّمَةٍ

الكافي/328/5

២៥១. រស្មីលុលឡោះហ្ន៎ មានវចនៈថា៖ "ចូរអស់លោករៀបអាពាហ៍ពិពាហ៍ និងរៀបអាពាហ៍ពិពាហ៍ឲ្យកូនស្រីរបស់អស់លោក ពីព្រោះអ្វីដែលល្អប្រសើរសម្រាប់មុស្លិមបុរសគ្រប់រូបនោះ គឺការរៀបអាពាហ៍ពិពាហ៍ឲ្យកូនស្រីខ្លួន ។"

អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រ ៣២៨

252- قَالَ رَسُولُ اللَّهِ (ص) : وَ مَا مِنْ شَيْءٍ أَحَبَّ إِلَى اللَّهِ عَزَّ وَ جَلَّ مِنْ بَيْتٍ يُعْمَرُ فِي الْإِسْلَامِ بِالنِّكَاحِ، وَ مَا مِنْ شَيْءٍ أَبْعَضُ إِلَى اللَّهِ عَزَّ وَ جَلَّ مِنْ بَيْتٍ يَخْرُبُ فِي الْإِسْلَامِ بِالْفُرْقَةِ يَعْني الطَّلَاقَ

الكافي/328/5

២៥២. វិស្វលុលឡោះហ្ន៎<sup>صلی اللہ علیہ وآلہ وسلم</sup> មានវចនៈថា៖ "ពុំមានអ្វីជាទីស្រឡាញ់សម្រាប់អស់ឡោះហ្ន៎<sup>صلی اللہ علیہ وآលہ وسلم</sup> ព្រះដ៏មានមហិទ្ធិឫទ្ធិ ព្រះដ៏រុងរឿង ជាងផ្ទះដែលរីកចម្រើនក្នុងសាសនាអ៊ីស្លាមដោយអាពាហ៍ពិពាហ៍ឡើយ ។ ពុំមានអ្វីដែលអស់ឡោះហ្ន៎<sup>صلی اللہ علیہ وآលہ وسلم</sup> ព្រះដ៏មានមហិទ្ធិឫទ្ធិ ព្រះដ៏រុងរឿង ស្អប់ជាងផ្ទះដែលបាក់បែកក្នុងសាសនាអ៊ីស្លាមដោយការបែកខ្ញែក ពោលគឺ ការលែងលះគ្នា ។"

អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រ ៣២៨

### ការប្រញាប់រៀបអាពាហ៍ពិពាហ៍

253- قَالَ رَسُولُ اللَّهِ (ص) : إِنَّ الْأُبْكَارَ بِمَنْزِلَةِ الثَّمَرِ عَلَى الشَّجَرِ إِذَا أَدْرَكَ ثَمَرُهُ فَلَمْ يُحْتَمَى أَفْسَدَتْهُ الشَّمْسُ وَ نَثَرَتْهُ الرِّيحُ وَ كَذَلِكَ الْأُبْكَارُ إِذَا أَدْرَكْنَ مَا يُدْرِكُ النِّسَاءَ فَلَيْسَ لَهُنَّ دَوَاءٌ إِلَّا الْبُعُولَةُ وَ إِلَّا لَمْ يُؤْمَرْ عَلَيْهِنَّ الْفَسَادُ لِأَنَّهِنَّ بَشَرٌ

الكافي/337/5

២៥៣. វិស្វលុលឡោះហ្ន៎<sup>صلی اللہ علیہ وآلہ وسلم</sup> មានវចនៈថា៖ "ពិតប្រាកដណាស់ យុវតីប្រៀបបាននឹងផ្លែឈើនៅលើដើម បើបណ្តោយឲ្យផ្លែនោះទុំដោយមិនបេះទេនោះ កម្ដៅថ្ងៃនឹងធ្វើឲ្យវាខូច ហើយខ្យល់នឹងធ្វើឲ្យវាខ្ចាត់ខ្ចាយ ។ យុវតីក៏ដូច្នោះដែរ ។ កាលណាពួកនាងយល់ដឹងថាចិត្តគំនិតមនុស្សស្រីយ៉ាងណានោះ ពុំមានថ្នាំណាអាចថែរក្សាបានទេ លើកលែងតែស្វាមី ។ បើពួកនាងមិនរៀបការទេ ពួកនាងចៀសពុំផុតពីការនាំឲ្យខូចខាតទេ ពីព្រោះពួកនាងជាមនុស្សដែរ ។ (ពួកនាងមានសភាវគតិមនុស្ស និងចរិតដូចមនុស្សទៀតដែរ)

អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រ ៣៣៧

254- قَالَ رَسُولُ اللَّهِ (ص) : مَا مِنْ شَابٍّ تَزَوَّجَ فِي حَدَائِثِهِ سِنَّهُ إِلَّا عَجَّ شَيْطَانُهُ يَا وَيْلَهُ، يَا وَيْلَهُ عَصَمَ مِنِّي نُلَّتِي دِينِهِ

بحار الأنوار/221/103

២៥៤. វិស្វលុលឡោះហ្ន៎<sup>صلی اللہ علیہ وآلہ وسلم</sup> មានវចនៈថា៖ "កម្លោះណាដែលរៀបការពេលនៅក្មេងខ្ចី ស្រ្តីត្រូវក្នុងខ្លួនរបស់អ្នកនោះរក្សាទុក ហើយវាស្តាយណាស់ដែលអ្នកនោះបានការពារពីភាគបីនៃសាសនារបស់ខ្លួនឲ្យផុតពីស្រ្តីត្រូវក្នុងខ្លួន ។"

ប៊ិហ្គារុល អាន់វ៉ា ក្បាលទី ១០៣ ទំព័រ ២២១

255- قَالَ رَسُولُ اللَّهِ (ص) : يَا مَعْشَرَ الشَّبَابِ مِنَ اسْتَطَاعَ مِنْكُمُ الْبَاءَ فَلْيَتَزَوَّجْ فَإِنَّهُ أَعْصَمٌ لِلْبَصْرِ وَأَخْصَنُ لِلْفَرْجِ

مستدرک وسائل الشيعة/153/14

១៥៥. វិស្វលុលឡោះហ្ន៎<sup>صلی اللہ علیہ وآلہ وسلم</sup> មានវចនៈថា៖ "ម្ចាស់យុវជនអើយ បើអ្នកណាមួយក្នុងចំណោមពួកអ្នកមានលទ្ធភាពនឹងរៀបការបាន ចូររៀបការចុះ ពីព្រោះវាល្អប្រពៃសម្រាប់ភ្នែករបស់អ្នក (មិនសម្លឹងមើលស្រ្តី) ហើយវាជួយការពារខ្នាស់របស់អ្នក (ឲ្យនៅតែមានសទ្ធាធម៌មុត) (ជឿស៊ីបចំពោះអស់ឡោះហ្ន៎<sup>صلی اللہ علیہ وآលہ وسلم</sup>) ។"

មុសតាដ្ឋរីក អាល់វ៉ាសាអ៊ីល អាល់ស្ត្រីអាស្តុ ក្បាលទី ១៤ ទំព័រ ១៥៣

256- قَالَ رَسُولُ اللَّهِ (ص) : إِنَّهُ نَهَى عَنِ التَّبَتُّلِ وَ نَهَى النِّسَاءَ أَنْ يَتَّبِلْنَ وَ يَقْطَعْنَ أَنْفُسَهُنَّ مِنَ الْأَزْوَاجِ

مستدرک وسائل الشيعة/248/14

១៥៦. វិស្វលុលឡោះហ្ន៎<sup>صلی اللہ علیہ وآលہ وسلم</sup> បានហាមមិនឲ្យនៅលីវ និងបានហាមអស់ស្រ្តីមិនឲ្យនៅក្នុងព្រហ្មចារិយភាព និងមិនព្រមរៀបការ ។"

### ការជ្រោមជ្រែងឲ្យមានអាពាហ៍ពិពាហ៍តាមច្បាប់សាសនា

257- قَالَ رَسُولُ اللَّهِ (ص) : مَنْ عَمِلَ فِي تَزْوِيجِ حَلَالٍ حَتَّى يَجْمَعَ اللَّهُ بَيْنَهُمَا زَوْجَهُ اللَّهُ مِنَ الْخُورِ الْعَيْنِ وَكَانَ لَهُ بِكُلِّ خُطْوَةٍ خَطَاهَا وَ كَلِمَةٍ تَكَلَّمَ بِهَا عِبَادَةٌ سَنَةً

بحار الأنوار/221/103

២៥៧. រស្មីលុលឡោះហ្ន៎<sup>صلوات الله عليه</sup> មានវចនៈថា៖ "អ្នកណាមួយខិតខំក្នុងការរៀបអាពាហ៍ពិពាហ៍ឲ្យមុស្លិមពីរនាក់ជាគូគ្នា តាមច្បាប់សាសនា ដើម្បី អស់ឡោះហ្ន៎<sup>صلوات الله عليه</sup> នឹងឲ្យអ្នកនោះបានរៀបការជាមួយនឹងស្រីមានស្ម័គ្រ ដែលមានប្រស្រីភ្នែកខ្មៅ ហើយគេនឹងបានទទួលរង្វាន់មួយឆ្នាំសម្រាប់អ្វីៗដែលខ្លួនបានធ្វើ រាល់ជំហានដែលខ្លួនឈាន ឬរាល់សម្តីដែលខ្លួននិយាយ ។"

បីហ្ន៎រុល អាន់ភីរ ក្បាល១០៣ ទំព័រ២២១

258- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : أَفْضَلُ الشَّفَاعَاتِ أَنْ تَشْفَعَ بَيْنَ اثْنَيْنِ فِي نِكَاحٍ حَتَّى يَجْمَعَ اللَّهُ بَيْنَهُمَا

التهديب/415/7 و الكافي/331/5

២៥៨. អ៊ីម៉ា អាមីរុល មុមីនីន អាលី<sup>صلوات الله عليه</sup> មានវចនៈថា៖ "ការសម្រុះសម្រួលដែលប្រសើររបស់បុគ្គលនោះគឺ អ្នកចូរជួយជ្រោមជ្រែងឲ្យមនុស្សពីរនាក់បានរៀបការជាមួយគ្នាស្របតាមច្បាប់ អ្នកទាំងពីរនឹងបានរៀបការក្រោមច្បាប់អស់ឡោះហ្ន៎<sup>صلوات الله عليه</sup> ។"

អាត់តាស្ត់ស្ត្រីប ក្បាលទី ៧ ទំព័រទី ៤១៥ និង អាល់កាហ្ន័យ ក្បាលទី ៥ ទំព័រ ៣៣១

259- قَالَ الْإِمَامُ الْكَاسِمُ (ع) : ثَلَاثَةٌ يَسْتَتِظَلُونَ بِظِلِّ عَرْشِ اللَّهِ يَوْمَ لَا ظِلَّ إِلَّا ظِلُّهُ رَجُلٌ زَوَّجَ أَخَاهُ الْمُسْلِمَ أَوْ أَخْدَمَهُ أَوْ كَتَمَ لَهُ سِرًّا

بحار الأنوار/356/74

២៥៩. អ៊ីម៉ា អាត់ កាស្នីម<sup>صلوات الله عليه</sup> មានវចនៈថា៖ "នាថ្ងៃជំនុំជម្រះ ថ្ងៃដែលពុំមានម្លប់ ក្រៅពីម្លប់ព្រះមេត្តារបស់អស់ឡោះហ្ន៎<sup>صلوات الله عليه</sup> នោះ មនុស្សបីចំពូកនឹងបានទទួលគុណប្រយោជន៍ពីម្លប់ព្រះរាជបល្ល័ង្កអស់ឡោះហ្ន៎<sup>صلوات الله عليه</sup> គឺ៖ បុរសដែលញ៉ាំងឲ្យបងប្អូនមុស្លិមរបស់គេបានរៀបការនឹងគ្នា, ឬបុរសដែលបានបម្រើសេវារបស់គេ, ឬអ្នកដែលលាក់បាំងរឿងសម្ងាត់របស់គេ ។"

បីហ្ន៎រុល អាន់ភីរ ក្បាល៧៤ ទំព័រ៣៥៦

260- قَالَ الْإِمَامُ الصَّادِقُ (ع) : مَنْ زَوَّجَ عَرَبًا كَانَ مِمَّنْ يَنْظُرُ اللَّهُ إِلَيْهِ يَوْمَ الْقِيَامَةِ

التهديب/404/7

២៦០. អ៊ីម៉ា ស្ន័ឌីក្នូ<sup>صلوات الله عليه</sup> មានវចនៈថា៖ "អ្នកណាមួយបានរៀបការឲ្យ មនុស្សលីវ អ្នកនោះនឹងបាននៅក្នុងចំណោមអស់អ្នក ដែលអស់ឡោះហ្ន៎<sup>صلوات الله عليه</sup> នឹងពិចារណាមើលនាថ្ងៃរស់ឡើងវិញ ។"

អាត់តាស្ត់ស្ត្រីប ក្បាលទី ៧ ទំព័រទី ៤០៤

261- قَالَ الْإِمَامُ الْكَاسِمُ (ع) : إِنَّ لِلَّهِ ظِلًّا تَحْتَ يَدِهِ يَوْمَ الْقِيَامَةِ لَا يَسْتَتِظَلُّ تَحْتَهُ إِلَّا نَبِيٌّ أَوْ وَصِيٌّ نَبِيِّ أَوْ مُؤْمِنٌ أَعْتَقَ عَبْدًا مُؤْمِنًا أَوْ مُؤْمِنٌ فَضًا مَغْرَمٌ مُؤْمِنٌ أَوْ مُؤْمِنٌ كَفَّ أَيْمَةً مُؤْمِنٌ

بحار الأنوار/356/74

២៦១. អ៊ីម៉ា អាត់ កាស្នីម<sup>صلوات الله عليه</sup> មានវចនៈថា៖ "នាថ្ងៃទូទាត់ អស់ឡោះហ្ន៎<sup>صلوات الله عليه</sup> នឹងលាតសន្ធឹងម្លប់នៃព្រះមេត្តា ហើយពុំមានអ្វីនៅពី

ក្រោមម្លប់នោះក្រៅពីបណ្តាណាមី, ឬអនុនាយករបស់ពួកលោក, ឬអ្នកសទ្ធាដែលបានដោះលែងឲ្យមានសេរីភាពនូវទាស: ដែលមានជំនឿ, ឬអ្នកមានជំនឿដែលបានសងបំណុលជូនអ្នកមានសទ្ធាម្នាក់ទៀត, ឬអ្នកមានសទ្ធាដែលបានជួយរៀបការឲ្យមនុស្សលីវ ។"

បីប្តារុល អាន់រ៉ា ក្បាល៧៤ ទំព័រ៣៥៦

262- قَالَ رَسُولُ اللَّهِ (ص) : وَ مَنْ عَمِلَ فِي تَزْوِيجِ بَيْنَ مُؤْمِنَيْنِ حَتَّى يَجْمَعَ بَيْنَهُمَا زَوْجَهُ اللَّهُ عَزَّوَجَلَّ أَلْفَ امْرَأَةٍ مِنَ الْخُورِ الْعَيْنِ كُلِّ امْرَأَةٍ فِي فَصْرٍ مِنْ دُرٍّ وَ يَأْفُوتِ

وسائل الشيعة/46/20

២៦២. រ៉ស្មីលុលឡោះហ្ន៎<sup>صلوات الله عليه وآله</sup> មានវចនៈថា៖ "អ្នកណាមួយរៀបការឲ្យអ្នកមានសទ្ធា ធ្វើឲ្យពួកគេបានរៀបការក្រោមច្បាប់អល់ឡោះហ្ន៎<sup>رحمته</sup> អល់ឡោះហ្ន៎<sup>رحمته</sup> នឹងឲ្យអ្នកនោះ បានរៀបការជាមួយស្រីស្និទ្ធិមួយពាន់នាក់ ហើយពួកនាងម្នាក់ៗនឹងនៅក្នុងប្រាសាទមួយដែលធ្វើអំពីគង់និងត្បូងទទឹម ។"

វ៉ាសាអ៊ីលុស្ត ស្តីអាលុំ ក្បាលទី ២០ ទំព័រ៤៦

### ភរិយានិងខាន់ស្លា

263- قَالَ رَسُولُ اللَّهِ (ص) : شَوْمُ الْمَرْأَةِ غَلَاءٌ مَهْرَهَا وَ سُوءُ خُلُقِهَا

بحار الأنوار/321/58

២៦៣. រ៉ស្មីលុលឡោះហ្ន៎<sup>صلوات الله عليه وآله</sup> មានវចនៈថា៖ "ប្រផ្នូលអាក្រក់របស់ស្រ្តីគឺ ប្រាក់ខាន់ស្លាថ្លៃនិងមារយាទអាក្រក់របស់នាង ។"

បីប្តារុល អាន់រ៉ា ក្បាល៥៨ ទំព័រ៣២១

264- قَالَ الْإِمَامُ أَبُو عَبْدِ اللَّهِ (ع) : الْسَّرَاقُ ثَلَاثَةٌ: مَانِعُ الزَّكَاةِ وَ مُسْتَحْلِلُ مَهْرِ النِّسَاءِ وَ كَذَّابٌ مَنْ اسْتَدَانَ وَ لَمْ يَبْنِ قَضَاءَهُ

بحار الأنوار/12/96

២៦៤. អ៊ីម៉ាំ អាប៊ូ អុប៊ុលឡោះហ្ន៎<sup>صلوات الله عليه وآله</sup> មានវចនៈថា៖ "ពួកចោរមានបីប្រភេទគឺ៖

១-បណ្តាអ្នកដែលមិនព្រមបរិច្ចាគទាន (ស្មាកាត្ត់) ។

២-បណ្តាអ្នកដែលគិតថា ការមិនព្រមប្រាក់ខាន់ស្លារបស់ស្រ្តីនោះជាការត្រឹមត្រូវតាមច្បាប់ ។

៣-បណ្តាអ្នកជំពាក់បំណុល ហើយមិនព្រមសងបំណុល ។"

បីប្តារុល អាន់រ៉ា ក្បាល៩៦ ទំព័រ១២

265- قَالَ الْإِمَامُ الصَّادِقُ (ع) : إِنَّ مِنْ بَرَكَاتِ الْمَرْأَةِ قَلَّةُ مَهْرِهَا وَ مِنْ سُوءِهَا كَثْرَةُ مَهْرِهَا

من لا يحضره الفقيه/387/3

២៦៥. អ៊ីម៉ាំ ស្តីខ្ចីក្នុង<sup>صلوات الله عليه وآله</sup> មានវចនៈថា៖ "ពិតណាស់ សិរីសួស្តីរបស់ស្រ្តីគឺ តម្លៃខាន់ស្លាទាបរបស់នាង រីឯប្រផ្នូលអាក្រក់របស់នាងគឺ តម្លៃប្រាក់ខាន់ស្លាខ្ពស់របស់នាង ។"

ម៉ាន ឡា យ៉ាស្ត់ខ្លួនហ៊ុល ហ្វាត្វិស្ត ក្បាលទី ៣ ទំព័រ៣៨៧

266- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : لَا تُعَالُوا بِمَهْرِ النِّسَاءِ فَتَكُونُ عَدَاوَةً

២៦៦. អ៊ីម៉ា អាមីរុល មុមីនីន អាណាដា មានវចនៈថា៖ "ចូរកុំដាក់តម្លៃខាន់ស្លាស្រ្តីខ្ពស់ពេក ពីព្រោះវានឹងជួញសត្រូវ ។"

វាសាអ៊ីលុស្ត ឆ្នាំ៖ តួ ក្បាលទី ២១ ទំព័រ២៥៣

267- قَالَ الْإِمَامُ الصَّادِقُ (ع) : أَقْدَرُ الدُّنْيَا ثَلَاثَةٌ: قَتْلُ الْبَهِيمَةِ وَ حَبْسُ مَهْرِ الْمَرْأَةِ وَ مَنَعُ الْأَجِيرِ أَجْرَهُ

بحار الأنوار/64/268

២៦៧. អ៊ីម៉ា ឆ្នាំ៖ ឆ្នាំ មានវចនៈថា៖ "បាបអាក្រក់បំផុតមានបីគឺ៖ ប្រើការសត្វធ្ងន់ពន់ពេកដូចសម្លាប់វា, កំណាញ់មិនព្រមឲ្យថ្លៃខាន់ស្លាស្រ្តី, មិនបង់ប្រាក់ឈ្នួលឲ្យអ្នកស៊ីឈ្នួល ។"

ប៊ីហ្គារុល អាណាដា ក្បាល១៥ ទំព័រ២៦៨

### អត្រាខាន់ស្លា

268- قَالَ رَسُولُ اللَّهِ (ص) : أَعْظَمُ النَّكَاحِ بَرَكَتُهُ أَيْسَرُهُ مَوْؤَنَةٌ

كنز العمال/16/299

២៦៨. វិស្វលុលឡោះហ្គ័រ មានវចនៈថា៖ "អាពាហ៍ពិពាហ៍ដែលមានសិរីសួស្តីលើសលុបនោះបានទៅលើ អាពាហ៍ពិពាហ៍ដែលមានខាន់ស្លាទាបបំផុត ។"

កាន់ស្តីល ឆ្នាំ៖ ម៉ាល់ ក្បាលទី ១៦ ទំព័រទី ២៩៩

269- قَالَ رَسُولُ اللَّهِ (ص) : أَفْضَلُ نِسَاءِ أُمَّتِي أَصْبَحَهُنَّ وَجْهًا وَ أَقَلَّهُنَّ مَهْرًا

بحار الأنوار/103/236

២៦៩. វិស្វលុលឡោះហ្គ័រ មានវចនៈថា៖ "ឧត្តមស្រ្តីនៃសហមគ៌្មីគឺស្រ្តីដែលមានសម្រស់មុខ និងមានខាន់ស្លាទាប ។"

ប៊ីហ្គារុល អាណាដា ក្បាល១០៣ ទំព័រ២៣៦

270- قَالَ رَسُولُ اللَّهِ (ص) : تَزَوَّجْ وَلَوْ بِخَاتَمٍ مِنْ حَدِيدٍ

كنز العمال/16/321

២៧០. វិស្វលុលឡោះហ្គ័រ មានវចនៈថា៖ "ចូររៀបការ ទោះបីមានតែដេញ្រនដៃកមួយជាខាន់ស្លាក៏ដោយ ។"

កាន់ស្តីល ឆ្នាំ៖ ម៉ាល់ ក្បាលទី ១៦ ទំព័រទី ៣២១

271- قَالَ رَسُولُ اللَّهِ (ص) : مَنْ أَعْطَى فِي صَدَاقٍ مِائَةً كَفَّهَ سَوِيْقًا أَوْ تَمْرًا فَقَدِ اسْتَحْلَأَ

كنز العمال/16/321

២៧១. វិស្វលុលឡោះហ្គ័រ មានវចនៈថា៖ "អ្នកណាមួយខាន់ស្លា ទោះបីជាធាតុជាតិមួយក្តាប់ ឬផ្លែលើកដៃដោយអាពាហ៍ពិពាហ៍របស់អ្នកនោះពិតជាត្រឹមត្រូវតាមច្បាប់ ។"

កាន់ស្តីល ឆ្នាំ៖ ម៉ាល់ ក្បាលទី ១៦ ទំព័រទី ៣២១

272- قَالَ الْإِمَامُ الصَّادِقُ (ع) : زَوْجَ رَسُولِ اللَّهِ (ص) عَلِيًّا فَاطِمَةَ (ع) عَلَى دِرْعِ حَطَمِيَّةٍ تُسَاوِي ثَلَاثِينَ دِرْهَمًا

وسائل الشيعة/251/21

២៧២. អ៊ីម៉ាំ ស្ត្រីខ្ចីកូ صلوات الله عليه والسلام មានវចនៈថា៖ "វិស្វលុលឡោះហ្នំ صلوات الله عليه وآله បានលើកហ្វាទីម៉ាស سلام الله عليها ឲ្យអុលី صلوات الله عليه والسلام ដោយមានអារក្រោះតម្លៃសាមសិបខ្ចីរហូរជាខាន់ស្លា ។"

វិសាអ៊ីលុស្ត ភ្នំអាស្ត ក្បាលទី ២១ ទំព័រ ២៥១

### អាពាហ៍ពិពាហ៍ដោយគោតជំនឿនិងសេចក្តីស្មោះត្រង់

273- قَالَ رَسُولُ اللَّهِ (ص) : إِذَا جَاءَكُمْ مِنْ تَرْضُونَ خُلُقَهُ وَ دِينَهُ فَرَوْحُوهُ، قَالَ قُلْتُ يَا رَسُولَ اللَّهِ وَ إِنْ كَانَ دِينًا فِي نَسَبِهِ، قَالَ: إِذَا جَاءَكُمْ مِنْ تَرْضُونَ خُلُقَهُ وَ دِينَهُ فَرَوْحُوهُ إِنَّكُمْ إِلَّا تَفْعَلُوهُ تَكُنْ فِتْنَةً فِي الْأَرْضِ وَ فَسَادٌ كَبِيرٌ

التهديب/394/7

២៧៣. វិស្វលុលឡោះហ្នំ صلوات الله عليه وآله មានវចនៈថា៖ "ពេលណាមានគេមករកអស់លោកដើម្បីសូមរៀបអាពាហ៍ពិពាហ៍ ហើយអស់លោកក៏យល់ព្រម ចំពោះមារយាទនិងសាសនារបស់គេនោះ ចូរអស់លោករៀបអាពាហ៍ពិពាហ៍ឲ្យគេចុះ ។" មានគេសួរវិស្វលុលឡោះហ្នំ صلوات الله عليه وآله ថា៖ "ទោះបីអ្នកនោះមានត្រកូលទាបឬ?" វិស្វលុលឡោះហ្នំ صلوات الله عليه وآله បានតបថា៖ "បើអស់លោកពេញចិត្តនឹងអ្នកណាមួយ ចំពោះមារយាទនិងសាសនារបស់គេហើយនោះ ចូរអស់លោករៀបអាពាហ៍ពិពាហ៍ឲ្យគេចុះ បើអស់លោកមិនធ្វើដូច្នោះទេ វាជាអំពើអាក្រក់មួយ និងជាអំពើថោកទាបដែលអស់លោកបានធ្វើនៅលើផែនដី ។"

អាត់តាស្ត់ស្ត្រីប ក្បាលទី ៧ ទំព័រទី ៣៩៦

274- قَالَ الْإِمَامُ الْحَوَادُّ (ع) : مَنْ خَطَبَ إِلَيْكُمْ فَرَضَيْتُمْ دِينَهُ وَ أَمَانَتَهُ (كَائِبًا مَنْ كَانَ) فَرَوْحُوهُ

من لا يحضره الفقيه/393/3

២៧៤. អ៊ីម៉ាំ ហ្គាហ្គីដូ صلوات الله عليه والسلام មានវចនៈថា៖ "អ្នកណាមួយបានមករកអស់លោកដើម្បីសូមឲ្យរៀបអាពាហ៍ពិពាហ៍ ហើយអស់លោកជឿជាក់ថាគេនៅលើគន្លងសាសនានិងស្មោះត្រង់ហើយនោះ ក៏ចូររៀបការឲ្យអ្នកនោះចុះ ។"

ម៉ាន ឡា យ៉ាស្ត់ខ្លួនហ៊ុល ហ្វាគីស្ត ក្បាលទី ៣ ទំព័រ ៣៩៣

អាល់កាហ្គីយ័ ក្បាលទី ៥ ទំព័រ ៣៧៧

អាត់តាស្ត់ស្ត្រីប ក្បាលទី ៧ ទំព័រទី ៣៩៤

275- جَاءَ رَجُلٌ إِلَى الْإِمَامِ الْحُسَيْنِ (ع) فَقَالَ : إِنَّ لِي ابْنَةً فَمَنْ تَرَى أَنْ أُزَوِّجَهَا لَهُ، قَالَ: زَوِّجَهَا مِمَّنْ يَتَّقِ اللَّهَ عَزَّوَجَلَّ فَإِنْ أَحَبَّهَا أَكْرَمَهَا وَ إِنْ أَبْغَضَهَا لَمْ يَبْغُضْهَا

المستطرف/218/2

២៧៥. មានបុរសម្នាក់បានមកជួប អ៊ីម៉ាំ អាល់ ហ្គីសែនី صلوات الله عليه والسلام ហើយបានថ្លែងថា៖ "ខ្ញុំបាទមានកូនស្រីម្នាក់ តើលោកយល់ឃើញយ៉ាងណា ខ្ញុំបាទគប្បីលើកនាងឲ្យអ្នកណា?" លោកមានវចនៈថា៖ "ចូរអ្នកលើកនាងឲ្យទៅអ្នកណាដែលខ្លាចអស់ឡោះហ្នំ صلوات الله عليه وآله ព្រះដ៏មានមហិទ្ធិឫទ្ធិ និងរុងរឿង ពីព្រោះអ្នកនោះនឹងស្រឡាញ់និងគោរពនាង ហើយបើគេខឹងនឹងនាងគេនឹងមិនធ្វើឲ្យនាងឈឺចាប់ទេ ។"

អាល់ មុសតាត្តីរហ្វ ក្បាលទី ២ ទំព័រ ២១៨

276- قَالَ رَسُولُ اللَّهِ (ص) : مَنْ زَوَّجَ كَرِيْمَتَهُ مِنْ فَاسِقٍ فَقَدْ قَطَعَ رَحْمَهَا

المحجة البيضاء/3/94

២៧៦. វិស្វលុលឡោះហ្ន៎ មានវចនៈថា៖ "អ្នកលើកកូនស្រីឲ្យទៅជនក្បត់សាសនា អ្នកនោះបានកាត់ផ្តាច់ញាតិសម្ព័ន្ធពីនាង ។"

អាល មូហ្គាថ្ម យ៉ាទុល បៃជ្ឈីអ្ន ក្បាលទី ៣ ទំព័រ ៩៤

### បំណងរៀបអាពាហ៍ពិពាហ៍របស់បុរស

277- قَالَ رَسُولُ اللَّهِ (ص) : مَنْ زَوَّجَ امْرَأَةً لَا يَتَزَوَّجُهَا إِلَّا لِحَمَالِهَا لَمْ يَرَ فِيهَا مَا يُحِبُّ وَ مَنْ زَوَّجَهَا لِمَالِهَا لَا يَتَزَوَّجُهَا إِلَّا لَهُ وَ كَلَهُ اللَّهُ إِلَيْهِ، فَعَلَيْكُمْ بِذَاتِ الدِّينِ

التهذيب/7/399

២៧៧. វិស្វលុលឡោះហ្ន៎ មានវចនៈថា៖ "អ្នកណាមួយរៀបការជាមួយស្ត្រីព្រោះតែសម្រស់នាងប៉ុណ្ណោះ (ដោយមិនមើលជំនឿរបស់នាង) អ្នកនោះនឹងមិនប្រទះលើអ្វីដែលខ្លួនគាប់ចិត្តឡើយ ។ អ្នកណាមួយរៀបការជាមួយស្ត្រីដើម្បីតែទ្រព្យរបស់នាង អល់ឡោះហ្ន៎ នឹងទុកឲ្យអ្នកនោះនៅជាមួយតែទ្រព្យនោះ ដូចរៀបការជាមួយទ្រព្យនោះ ។ ដូច្នេះ ចូរអស់លោកស្វែងរកភរិយាដែលមានជំនឿ ។"

អាត់តាស្ត់ស្តីប ក្បាលទី ៧ ទំព័រទី ៣៩៩

278- قَالَ الْإِمَامُ الصَّادِقُ (ع) : مَنْ زَوَّجَ امْرَأَةً يُرِيدُ مَالَهَا أَلْحَاهُ اللَّهُ إِلَى ذَلِكَ الْمَالِ

الکافي/5/333

២៧៨. អ៊ីម៉ាំ ស្វឌីក្នុង មានវចនៈថា៖ "អ្នកណាមួយរៀបការជាមួយស្ត្រីដោយចង់បានតែទ្រព្យរបស់នាងមួយមុខ អល់ឡោះហ្ន៎ នឹងទុកឲ្យអ្នកនោះនៅជាមួយទ្រព្យនោះតែម្យ៉ាង ។"

អាតាហ្ន័យ ក្បាលទី ៥ ទំព័រ ៣៣៣

279- قَالَ رَسُولُ اللَّهِ (ص) : مَنْ زَوَّجَ امْرَأَةً لِحَمَالِهَا وَكَلَهُ اللَّهُ إِلَيْهِ وَ مَنْ زَوَّجَهَا لِحَمَالِهَا رَأَى فِيهَا مَا يَكْرَهُ وَ مَنْ زَوَّجَهَا لِذَاتِهَا جَمَعَ اللَّهُ لَهُ ذَلِكَ

التهذيب/7/399

២៧៩. វិស្វលុលឡោះហ្ន៎ មានវចនៈថា៖ "អ្នកណាមួយរៀបការជាមួយស្ត្រីដើម្បីទ្រព្យរបស់នាង អល់ឡោះហ្ន៎ នឹងបណ្តោយឲ្យអ្នកនោះនៅជាមួយទ្រព្យនោះ ។ អ្នកណាមួយរៀបការព្រោះតែសម្រស់នាងតែម្យ៉ាង អ្នកនោះនឹងបានឃើញអ្វីដែលខ្លួនមិនគាប់ចិត្ត នៅក្នុងខ្លួននាង ។ តែអ្នកណាមួយរៀបការជាមួយស្ត្រី ព្រោះតែសាសនារបស់នាង អល់ឡោះហ្ន៎ នឹងទទួលបានផលបុណ្យរបស់អាពាហ៍ពិពាហ៍នោះសម្រាប់អ្នកនោះ ។"

អាត់តាស្ត់ស្តីប ក្បាលទី ៧ ទំព័រទី ៣៩៩

280- قَالَ رَسُولُ اللَّهِ (ص) : مَنْ زَوَّجَ امْرَأَةً لِحَمَالِهَا جَعَلَ اللَّهُ حَمَالَهَا وَبَالًا عَلَيْهِ

وسائل الشيعة/20/53

២៨០. វិស្វលុលឡោះហ្ន៎ មានវចនៈថា៖ "អ្នកណាមួយរៀបការជាមួយស្ត្រីដើម្បីសម្រស់របស់នាងតែម្យ៉ាង អល់ឡោះហ្ន៎ នឹងធ្វើឲ្យសម្រស់នោះទៅជាវិបត្តិនិងបញ្ហាសម្រាប់អ្នកនោះ ។"

281- قَالَ الْإِمَامُ السَّخَّادُ (ع) : مَنْ تَزَوَّجَ لِلَّهِ عَزَّوَجَلَّ وَ لِصَلَةِ الرَّحِمِ تَوَجَّهَ اللَّهُ بِتَاجِ الْمُلْكِ وَالْكَرَامَةِ

من لا يحضره الفقيه/385/3

២៨១. អ៊ីម៉ាំ សាច់ហ្គាដូ មានវចនៈថា៖ "អ្នកណាមួយរៀបការដើម្បីអល់ឡោះហ្គាដូ ព្រះដ៏មានមហិទ្ធិបូក និងដ៏រុងរឿង និងដើម្បី ញាតិសម្ព័ន្ធ អល់ឡោះហ្គាដូ នឹងប្រទានមកដល់រុងរឿង និងកិត្តិយសឲ្យអ្នកនោះ ។"

មាន ឡា យ៉ាស៊ុន្ទូហ៊ុល ហ្វាត្វិស្ត ក្បាលទី ៣ ទំព័រ ៣៨៥

282- قَالَ رَسُولُ اللَّهِ (ص) : لَا تَنْكِحِ الْمَرْأَةَ لِحَمَالِهَا فَلَعَلَّ حَمَالَهَا يُزِدِيهَا وَ لَا لِمَالِهَا فَلَعَلَّ مَالَهَا يُطْغِيهَا وَانْكَحِ الْمَرْأَةَ لِذِيئِهَا

المحجة البيضاء/85/3

២៨២. រ៉ស្វីលុលឡោះហ្គាដូ មានវចនៈថា៖ "ចូរកុំរៀបការដើម្បីសម្រស់នាងតែម្យ៉ាងឡើយ ព្រោះសម្រស់របស់នាងអាចធ្វើឲ្យនាង មិនខ្លាចអល់ឡោះហ្គាដូ ។ ហើយក៏ចូរកុំរៀបការដើម្បីទ្រព្យរបស់នាង ព្រោះទ្រព្យរបស់នាងអាចធ្វើឲ្យនាងប្រព្រឹត្តិល្មើស ។ តែចូរ រៀបការជាមួយស្រ្តីដែលជឿអល់ឡោះហ្គាដូ ដើម្បីជំនឿរបស់នាង ។"

អាល់ មូហ្គាដូហ្គាដូល បៃដ្ឋីអ៊ី ក្បាលទី ៣ ទំព័រ ៨៥

### ការប្រកបអាជីវកម្ម

283- قَالَ رَسُولُ اللَّهِ (ص) : مَلْعُونٌ مَلْعُونٌ مَنْ يَضِيعُ مَنْ يَعْوُلُ

من لا يحضره الفقيه/168/3

២៨៣. រ៉ស្វីលុលឡោះហ្គាដូ មានវចនៈថា៖ "អ្នកណាមួយដែលមិនយកចិត្តទុកដាក់ដល់អ្នក ដែលនៅក្រោមបន្ទុករបស់ខ្លួន អ្នក នោះនឹងត្រូវបណ្តាសា ហើយត្រូវបណ្តាសាធ្ងន់ទៀត ។"

មាន ឡា យ៉ាស៊ុន្ទូហ៊ុល ហ្វាត្វិស្ត ក្បាលទី ៣ ទំព័រ ១៦៨

284- قَالَ رَسُولُ اللَّهِ (ص) : مَنْ صَبَرَ عَلَى خُلُقِ امْرَأَةٍ سَيِّئَةِ الْخُلُقِ وَاحْتَسَبَ فِي ذَلِكَ الْأَجْرَ أَعْطَاهُ اللَّهُ ثَوَابَ الشَّاكِرِينَ

من لا يحضره الفقيه/16/4

២៨៤. រ៉ស្វីលុលឡោះហ្គាដូ មានវចនៈថា៖ "បុរសណាក៏ដោយដែលអត់ធ្មត់នឹងភរិយាខ្លួនដែលមានចរិតពុំសូវគប្បី ហើយបានសូម អំណត់នោះពីអល់ឡោះហ្គាដូ ព្រះអង្គនឹងតបស្នងអ្នកនោះដោយរង្វាន់ ដែលព្រះអង្គរមែងប្រទានឲ្យទៅបណ្តាអ្នកអរព្រះគុណព្រះ អង្គ ។"

មាន ឡា យ៉ាស៊ុន្ទូហ៊ុល ហ្វាត្វិស្ត ក្បាលទី ៤ ទំព័រ ១៦

285- قَالَ الْإِمَامُ الصَّادِقُ (ع) : الْكَادُ عَلَى عِيَالِهِ كَالْمُجَاهِدِ فِي سَبِيلِ اللَّهِ

الكافي/88/5 & من لا يحضره الفقيه/168/3

២៨៥. អ៊ីម៉ាំ ស្វីឌីត្វី មានវចនៈថា៖ "អ្នកណាមួយអត់ទ្រាំធ្វើការដើម្បីចិញ្ចឹមគ្រួសារ អ្នកនោះប្រៀបបាននឹងអ្នកប្រយុទ្ធលើផ្លូវ អល់ឡោះហ្គាដូ ។"

មាន ឡា យ៉ាស៊ុន្ទូហ៊ុល ហ្វាត្វិស្ត ក្បាលទី ៣ ទំព័រ ១៦៨  
អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រ ៨៨



286- قَالَ الْإِمَامُ الصَّادِقُ (ع) : كَفَى بِالْمَرْءِ إِثْمًا أَنْ يُضَيِّعَ مَنْ يُعُولُ

من لا يحضره الفقيه/168/3

២៨៦. អ៊ីមាំ ស្វីឌីកូ صلوات الله عليه والسلام មានវចនៈថា៖ "បាបនេះធ្ងន់ពេកណាស់សម្រាប់បុគ្គលណា ដែលទុកបណ្តាអ្នកនៅក្រោមបន្ទុករបស់ខ្លួន ចោល ដោយមិនយកចិត្តដាក់ ។"

មាន ឡា យ៉ាស៊ុន ហ្វាត្វា ក្បាលទី ៣ ទំព័រ១៦៨

287- قَالَ الْإِمَامُ الصَّادِقُ (ع) : مِنْ سَعَادَةِ الْمَرْءِ أَنْ يَكُونَ الْقِيَمَ عَلَى عِيَالِهِ

من لا يحضره الفقيه/168/3

២៨៧. អ៊ីមាំ ស្វីឌីកូ صلوات الله عليه والسلام មានវចនៈថា៖ "សុភមង្គលបានលើបុគ្គលដែលជាអ្នកគ្រប់គ្រងភរិយា និងបណ្តាបុត្ររបស់ខ្លួន ។"

មាន ឡា យ៉ាស៊ុន ហ្វាត្វា ក្បាលទី ៣ ទំព័រ១៦៨

### ភរិយានិងការប្រព្រឹត្តិល្អចំពោះស្វាមី

288- قَالَ اللَّهُ تَعَالَى : وَ مِنْ آيَاتِهِ أَنْ خَلَقَ لَكُمْ مِنْ أَنْفُسِكُمْ أَزْوَاجًا لِتَسْكُنُوا إِلَيْهَا وَ جَعَلَ بَيْنَكُمْ مَوَدَّةً وَ رَحْمَةً إِنَّ فِي ذَلِكَ لَآيَاتٍ لِقَوْمٍ يَتَفَكَّرُونَ

سورة الروم/21/30

២៨៨. អល់ឡោះហ្វាត្វា صلوات الله عليه والسلام ព្រះដ៏ខ្ពង់ខ្ពស់មានព្រះបន្ទូលថា៖ " ព្រះអង្គបង្កើតភរិយាពីពួក អ្នកសម្រាប់ពួកអ្នក ដើម្បីពួកអ្នកនឹងបាន ស្រាកស្រាន្តធូរស្រាល ដោយសារពួកនាង ។ ព្រះអង្គបានបង្កើតឲ្យមានសេចក្តីស្រឡាញ់និងសេចក្តីមេត្តារវាងពួកអ្នក[និងពួក នាង] ។ ក្នុងអ្វីទាំងមាននូវសញ្ញាសម្រាប់ជនទាំងឡាយណាដែលត្រិះរិះ ។"

(ស្វីរ៉ោះត្តី អារ រួម ៣០ អាយ៉ាស៊ុន២១) ។"

289- : فِي بَحَارِ الْأَنْوَارِ عَنِ النَّجِيِّ (ص) جَاءَتْ امْرَأَةٌ عُثْمَانَ بْنِ مَطْعُونٍ إِلَى بَيْتِ أُمِّ سَلَمَةَ فَقَالَتْ لَهَا: لِمَ عَطَلْتِ نَفْسِكَ مِنَ الطَّيِّبِ وَالصَّبْغِ وَالْخَضَابِ وَ غَيْرِهِ؟ فَقَالَتْ: لِأَنَّ عُثْمَانَ بْنَ مَطْعُونٍ زَوْجِي مَا قَرَّبَنِي مُدَّ كَذَا وَ كَذَا، قَالَتْ أُمُّ سَلَمَةَ: وَ لِمَ ذَا؟ قَالَتْ: لِإِنَّهُ قَدْ حَرَّمَ عَلَيَّ نَفْسِي النِّسَاءَ وَ تَرَهَّبَ، فَأَخْبَرْتِ أُمَّ سَلَمَةَ رَسُولَ اللَّهِ (ص) بِذَلِكَ وَ خَرَجَ إِلَى أَصْحَابِهِ وَ قَالَ: أَتَرَعْبُونَ عَنِ النِّسَاءِ، إِنِّي آتِي النِّسَاءَ وَأَفْطِرُ بِالنَّهَارِ وَ أَنَا مِنَ اللَّيْلِ، فَمَنْ رَغِبَ عَنِّي فَلَيْسَ مِنِّي

بحار الأنوار/73/93

២៨៩. មានសេចក្តីថ្លែងការណ៍ពីណាប៊ី عليه السلام ថា ភរិយារបស់លោក អ៊ីស្វាម៉ាន ប៊ីន ម៉ាស៊ុន បានមកកាន់គេហដ្ឋានរបស់អ្នកស្រី អ៊ីម សាឡាម៉ាស៊ុ ហើយលោកស្រីក៏បានសួរគាត់ថា៖ "ម៉េចបានអ្នកមិនប្រើគ្រឿងប្រអូប លាបខ្លួនឲ្យស្រស់បស់គួរគយគន់?" គាត់ បានតបថា៖ "ព្រោះលោកអ៊ីស្វាម៉ាន ប៊ីន ម៉ាស៊ុន ស្វាមីរបស់ខ្ញុំមិនចូលជិតខ្ញុំយូរមកហើយ ។" លោកស្រី អ៊ីម សាឡាម៉ាស៊ុ បាន សួរទៀតថា៖ "ហេតុអ្វី?" គាត់បានឆ្លើយថា៖ "ព្រោះលោកបានហាមប្រាមខ្លួនឯង មិនរល់នឹងភរិយាខ្លួនឯង ហើយទុកដាក់ខ្លួនជា អ្នកកាន់វិន័យ ។" លោកស្រី អ៊ីម សាឡាម៉ាស៊ុ បានថ្លែងរឿងនេះប្រាប់វិស្វលុលឡោះហ្វាត្វា عليه السلام លោកក៏បានទៅថ្លែងប្រាប់បណ្តា សាវករបស់លោកថា៖ "អស់លោកមិនចូលជិតភរិយារបស់ខ្លួនឬ? ពិតណាស់ ខ្លួនខ្ញុំផ្ទាល់ទៅរកភរិយារបស់ខ្ញុំ ខ្ញុំបរិភោគអាហារ ពេលថ្ងៃ ខ្ញុំដេកពេលយប់ ។ អ្នកណាមួយបែកចេញពីរបៀបរបស់ខ្ញុំ អ្នកនោះមិនមែនជាក្រុមរបស់ខ្ញុំទេ ។"

ប៊ីហ្គារុល អាន់រ៉ា ក្បាលទី ៩៣ ទំព័រ៧៣

من لا يحضره الفقيه/385/3

២៩០. អ៊ីម៉ា ស្វឌីក្លី صلوات الله عليه មានវចនៈថា៖ "អ្នកណាមួយមិនរៀបការព្រោះខ្លាចមានចំណាយច្រើនមកលើខ្លួន អ្នកនោះមិនទុកចិត្តលើអស់ឡោះហ្ន៎ عَدُوٌّ ព្រះដ៏មានមហិទ្ធិប្រូទ្ធិ និងដ៏រុងរឿង ។"

មាន ឡា យ៉ា ស្ទុំ ឌួរ ហ៊ុល ហ្វាត្វិស្ទុ ក្បាលទី ៣ ទំព័រ ៣៨៥

291- عَنِ الْإِمَامِ الرِّضَا (ع) قَالَ: إِنَّ امْرَأَةً سَأَلَتْ أَبَا جَعْفَرٍ (ع) فَقَالَتْ: أَصْلَحَكَ اللَّهُ إِيَّيَّ مُتَبَلِّغَةً، فَقَالَ لَهَا: وَمَا التَّبْتُ عِنْدَكَ؟ قَالَتْ: لَا أُرِيدُ التَّرْوِيجَ أَبَدًا، قَالَ: وَلِمَ؟ قَالَتْ: أَلْتَمَسُ فِي ذَلِكَ الْفَضْلَ، فَقَالَ (ع): أَنْصَرِفِي، فَلَوْ كَانَ فِي ذَلِكَ فَضْلٌ لَكَانَتْ فَاطِمَةُ صَلَوَاتُ اللَّهِ عَلَيْهَا أَحَقَّ بِهِ مِنْكَ، إِنَّهُ لَيْسَ أَحَدٌ يَسْبِقُهَا إِلَى الْفَضْلِ

بحار الأنوار/103/219

២៩១. សេចក្តីថ្លែងការណ៍ពីអ៊ីម៉ា រីដ្វី صلوات الله عليه ថា៖ "មានស្ត្រីម្នាក់បានមកសួរអ៊ីម៉ា យ៉ាក្នុងប្រទេស صلوات الله عليه ថា៖ "សូមអស់ឡោះហ្ន៎ عَدُوٌّ ប្រទានសិរស្វស្តីដល់លោក ការពិតខ្ញុំរក្សាខ្លួននៅក្នុងព្រហ្មចរិយ ។" លោកបានថា៖ "ហេតុអ្វីអ្នករក្សាខ្លួនក្នុងព្រហ្មចរិយ?" គាត់បានតបថា៖ "ខ្ញុំមិនត្រូវការរៀបអាពាហ៍ពិពាហ៍ទាល់តែសោះ ។" លោកបានសួរថា៖ "ហេតុអ្វី?" គាត់បានតបថា៖ "ខ្ញុំយល់ឃើញថាធ្វើដូច្នេះប្រសើរបំផុត ។" អ៊ីម៉ាបានថ្លែងថា៖ "ចូរអ្នកផ្លាស់ប្តូរចិត្តវិញ ពីព្រោះ បើវាប្រសើរមែននោះ ម្ចាស់ស្រី ហ្វាត្វិស្ទុ عليها ប្រសើរលើសអ្នក ពិតណាស់ ពុំមានស្ត្រីណាម្នាក់ប្រសើរលើសម្ចាស់ស្រីទេ ។"

ប៊ីហ្គារុល អាស័រ ក្បាលទី ១០៣ ទំព័រ ២១៩

292- عَنْ أَبِي عَبْدِ اللَّهِ عَلَيْهِ السَّلَامُ قَالَ: إِنَّ ثَلَاثَ نِسْوَةٍ أَتَيْنَ رَسُولَ اللَّهِ (ص) فَقَالَتْ إِحْدَاهُنَّ: إِنَّ زَوْجِي لَا يَأْكُلُ اللَّحْمَ، وَ قَالَتِ الْأُخْرَى: إِنَّ زَوْجِي لَا يَشْتُمُ الطَّيِّبَ، وَ قَالَتِ الْأُخْرَى: إِنَّ زَوْجِي لَا يَقْرُبُ النِّسَاءَ، فَخَرَجَ رَسُولُ اللَّهِ (ص) يَحْرُ رِدَاءَهُ حَتَّى صَعِدَ الْمِنْبَرَ فَحَمِدَ اللَّهَ وَ أَنبَى عَلَيْهِ نَمًّا قَالَ (ص): مَا بَالُ أَقْوَامٍ مِنْ أَصْحَابِي لَا يَأْكُلُونَ اللَّحْمَ، وَلَا يَشْتُمُونَ الطَّيِّبَ وَ لَا يَأْتُونَ النِّسَاءَ

الكاظمي/5/496

២៩២. សេចក្តីថ្លែងការណ៍ពី អាឌី អុប្បុលឡោះហ្ន៎ صلوات الله عليه ថា៖ "មានស្ត្រីបីនាក់បានមករកវរស្វីលុលឡោះហ្ន៎ عليه ម្នាក់បានថា៖ "ស្វាមីរបស់ខ្ញុំម្ចាស់មិនហូបសាច់ទេ ។" ម្នាក់ទៀតបានថា៖ "ស្វាមីខ្ញុំម្ចាស់មិនហិតគ្រឿងក្រអូបទេ ។" ឯស្ត្រីម្នាក់ទៀតថា៖ "ស្វាមីខ្ញុំម្ចាស់មិនចូលជិតភរិយាទេ ។" វរស្វីលុលឡោះហ្ន៎ عليه បានចេញទៅឡើងមិមបារ ហើយក្រោយពីបាន បង្ហាញអស់ឡោះហ្ន៎ عَدُوٌّ បានថ្លែងថា៖ "តើមានអ្វីកើតឡើងដល់សារកមួយក្រុមរបស់ខ្ញុំ ដែលមិនបរិភោគសាច់, មិនប្រើគ្រឿងក្រអូប, និងគេចភរិយាខ្លួន?"

អាល់កាហ្វីយ ក្បាលទី ៥ ទំព័រ ៤៩៦

293- عَنِ الْإِمَامِ الصَّادِقِ (ع) قَالَ: جَاءَتْ امْرَأَةٌ عُثْمَانَ بْنِ مَطْعُونٍ إِلَى النَّبِيِّ (ص) فَقَالَتْ يَا رَسُولَ اللَّهِ إِنَّ عُثْمَانَ يَصُومُ النَّهَارَ وَ يَقُومُ اللَّيْلَ فَخَرَجَ رَسُولُ اللَّهِ (ص) مُغْضَبًا يَحْمِلُ نَعْلَيْهِ حَتَّى جَاءَ إِلَى عُثْمَانَ فَوَجَدَهُ يُصَلِّي فَانصَرَفَ عُثْمَانُ حِينَ رَأَى رَسُولَ اللَّهِ (ص) فَقَالَ لَهُ: يَا عُثْمَانُ لِمَ يُرْسِلُنِي اللَّهُ تَعَالَى بِالرَّهْبَانِيَّةِ وَلَكِنْ بَعَثَنِي بِالْحَنِيفِيَّةِ السَّهْلَةِ السَّمْحَةِ، أَصُومُ وَ أَصَلِّي وَ أَلْمَسُ أَهْلِي فَمَنْ أَحَبَّ فِطْرَتِي فَلْيَسْتَنَّ بِسُنَّتِي وَ إِنَّ مِنْ سُنَّتِي النَّكَاحَ

الكاظمي/5/494

២៩៣. សេចក្តីថ្លែងការណ៍ពី អ៊ីម៉ា ស្វឌីក្លី صلوات الله عليه ថា៖ "ភរិយារបស់លោក អ៊ីស្តម៉ាន ប៊ិន ម៉ាស្តម៉ាន បានរកជួបវរស្វីលុលឡោះហ្ន៎ عليه ហើយបានជំរាបលោកថា៖ "វរស្វីលុលឡោះហ្ន៎ عليه អើយ លោក អ៊ីស្តម៉ាន កាន់សីលធម៌អាហារនិងនមស្ការ(ស្រីឡាតុ)ទាំងយប់ទាំងថ្ងៃ (មិនយកចិត្តទុកដាក់នឹងសុខទុក្ខភរិយាទេ) ។" វរស្វីលុលឡោះហ្ន៎ عليه ក៏ប្រញាប់ពាក់ស្បែកជើងចេញទៅជួប អ៊ីស្តម៉ាន យ៉ាងរហ័សរហួន ដោយក្រែរក្រោធ ។ លោកបានជួប អ៊ីស្តម៉ាន កំពុងនមស្ការ(ស្រីឡាតុ) ស្រេចហើយទើបវរស្វីលុលឡោះហ្ន៎ عليه

មានវចនៈថា៖ "អ្វីស្រមៃឃើញ អល់ឡោះហ្ន៎ ព្រះដ៏ខ្ពង់ខ្ពស់ មិនបានបញ្ជូនខ្ញុំ មកជាសង្ឃទេ តែព្រះអង្គឲ្យខ្ញុំប្រតិបត្តិតាមសម្រួល តាមសាសនាដ៏ងាយស្រួល (គឺសាសនាដែលការពារសិទ្ធិរបស់ខ្លួនប្រាណនិងវិញ្ញាណ) ។ ខ្ញុំ កាន់សីលអត់អាហារ, ខ្ញុំនមស្ការ(ស្រីឡាតូ) ដោយខ្ជាប់ខ្ជួន, ហើយខ្ញុំនៅជាមួយគ្រួសារខ្ញុំ ។ ដូច្នេះ អ្នកណាមួយស្រឡាញ់បែបបទរបស់ខ្ញុំ និងជំនឿរបស់ខ្ញុំ ត្រូវប្រតិបត្តិតាមបែបបទជីវិតខ្ញុំ, តាមសុំណាស់ ខ្ញុំ ។ ពិតណាស់ អាពាហ៍ពិពាហ៍ជាសុំណាស់មួយរបស់ខ្ញុំ ។"

អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រ ៤៩៤

### ការផ្តល់កិត្តិយសដល់ភរិយា

294- قَالَ رَسُولُ اللَّهِ (ص) : وَيْلٌ لِمَرْأَةٍ أَعْضَبَتْ زَوْجَهَا وَ طُوبَى لِمَرْأَةٍ رَضِيَ عَنْهَا زَوْجُهَا

بحار الأنوار/310/8

២៩៤. រ៉ស្តីលុលឡោះហ្ន៎ មានវចនៈថា៖ "អត់មង្គលកើតមានលើស្រ្តីដែលធ្វើឲ្យស្វាមីខ្លួនក្រែកក្រោធ, សុភមង្គលកើតមានលើស្រ្តីដែលធ្វើឲ្យស្វាមីខ្លួនពេញចិត្តនឹងខ្លួន ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៨ ទំព័រ៣១០

295- قَالَ رَسُولُ اللَّهِ (ص) : مَنْ كَانَتْ لَهُ امْرَأَتَانِ فَلَمْ يَعْدِلْ بَيْنَهُمَا فِي الْقَسْمِ مِنْ نَفْسِهِ وَ مَالِهِ جَاءَ يَوْمَ الْقِيَامَةِ مَعْلُومًا مَائِلًا شَقِيحًا حَتَّى يَدْخُلَ النَّارَ

بحار الأنوار/214/7

២៩៥. រ៉ស្តីលុលឡោះហ្ន៎ មានវចនៈថា៖ "អ្នកណាមួយមាន ភរិយាពីរនាក់ ហើយមិនមានយុត្តិធម៌ចំពោះនាងទាំងពីរ ក្នុងការបែងចែកខ្លួន និងទ្រព្យរបស់ខ្លួនរវាងនាងទាំងពីរ នាថ្ងៃរស់ឡើងវិញ អ្នកនោះនឹងត្រូវធ្វើទារុណកម្មដោយដាក់ច្រវាក់ ហើយពាក់កណ្តាលខ្លួនរបស់គេនឹងមិនត្រង់ រហូតដល់គេបានចូលនរក ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧ ទំព័រ២១៥

296- قَالَ الْإِمَامُ الْبَاقِرُ (ع) : مَنْ اتَّخَذَ امْرَأَةً فَلْيُكْرِمْهَا، فَإِنَّمَا امْرَأَةٌ أَحَدِكُمْ لُعْبَةٌ فَمَنْ اتَّخَذَهَا فَلَا يُضَيِّعُهَا

بحار الأنوار/224/103

២៩៦. អ៊ីម៉ាំ បាគ្យែរ មានវចនៈថា៖ "អ្នកណាក៏ដោយដែលមាន ភរិយា អ្នកនោះត្រូវតែគោរពនាង ពីព្រោះភរិយារបស់អ្នកណាមួយ ក្នុងចំណោមអស់លោក ជាសុភមង្គលរបស់អ្នកនោះ ។ ដូច្នេះ អ្នកណាមួយមានភរិយា អ្នកនោះមិនត្រូវរំលោភសិទ្ធិនាង ឬធ្វើឲ្យនាងមានវិបត្តិអ្វីមួយឡើយ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ១០៣ ទំព័រ២២៥

297- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : فَدَارُوهُنَّ عَلَى كُلِّ حَالٍ وَ أَحْسِنُوا لَهُنَّ الْمَقَالَ لَعَلَّهُنَّ يُحْسِنَنَّ الْفِعَالَ

بحار الأنوار/223/103

២៩៧. អ៊ីម៉ាំ អាមីរុល មុមីនីន អ្គាលី មានវចនៈថា៖ "គ្រប់កាលៈទេសៈ ចូរយកចិត្តទុកដាក់នឹងបណ្តាភរិយា ហើយចូរនិយាយល្អ និងប្រើវាចាស្រទន់ជាមួយពួកនាង ដើម្បីពួកនាងនឹងកែប្រែគំនិតមកធ្វើល្អប្រពៃ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ១០៣ ទំព័រ២២៣

298- عَنْ مُوسَى بْنِ جَعْفَرٍ، عَنْ آبَائِهِ (ع) قَالَ: قَالَ رَسُولُ اللَّهِ (ص) : كَلَّمَا إِزْدَادَ إِيمَانًا إِزْدَادَ حُبًّا لِلنِّسَاءِ

بحار الأنوار/228/103

២៩៨. អ៊ីម៉ា មូសា ប៊ិន យ៉ាគុហ្វារ صلوات الله عليه والسلام បានថ្លែងការណ៍ពីបិតារបស់លោក ថា "វិស្វលុលឡោះហ្ន៎ عليه السلام មានវចនៈថា៖ "ដរាបណាជំនឿរបស់មនុស្សកើនឡើង ដរាបនោះសម្មានការចំពោះបណ្តាស្ត្រីក៏កើនឡើងដែរ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ១០៣ ទំព័រ២២៨

299- قَالَ رَسُولُ اللَّهِ (ص) : حُبَّبَ إِلَيَّ مِنَ الدُّنْيَا ثَلَاثٌ: النِّسَاءُ وَالطَّيِّبُ، وَ قُرَّةُ عَيْنِي فِي الصَّلَاةِ

بحار الأنوار/141/76 & الخصال/183/1

២៩៩. "វិស្វលុលឡោះហ្ន៎ عليه السلام មានវចនៈថា៖ "វត្ថុបីក្នុងលោកនេះដែលខ្ញុំ عليه السلام មានសម្មានចិត្តគឺ ស្ត្រី, វត្ថុក្រអូប, ឯនមស្តារ(ស្រីឡាតូ) ជាវស្សីនៃភ្នែករបស់ខ្ញុំ عليه السلام (សេចក្តីស្រឡាញ់ដ៏ខ្ពង់ខ្ពស់ និងសទ្ធាធម៌មត្តចំពោះអល់ឡោះហ្ន៎ عليه السلام) ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧៦ ទំព័រ១៤១  
អាល់យីស្វល់ ក្បាលទី ១ ទំព័រ១៨៣

299 - (ب) قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : شَرُّ النَّاسِ الْمُضَيِّقُ عَلَى أَهْلِهِ

نورالابصار شبلنجي

អ៊ីម៉ា អាមីរុល មុមីនីន អ្នកលី صلوات الله عليه والسلام មានវចនៈថា៖ "មនុស្សអប្រិយបំផុតគឺ អ្នករឹបរឹតក្រុមគ្រួសារខ្លួន ។"

នុរុល អាប់ស្វីរ ស្លាប់ឡាន់ឃ្មើ

### ភរិយានិងសេចក្តីគាប់ចិត្តស្វាមី

300- قَالَ الْإِمَامُ الْبَاقِرُ (ع) : لَا شَفِيعَ لِلْمَرْأَةِ أَنْحَحَ عِنْدَ رَبِّهَا مِنْ رِضَا زَوْجِهَا

بحار الأنوار/345/81

៣០០. អ៊ីម៉ា អាល់ បាគ្រីរ صلوات الله عليه والسلام មានវចនៈថា៖ "ពុំមានអ្វីជួយសង្គ្រោះស្ត្រីបានឲ្យផុតពីព្រះជាម្ចាស់ عليه السلام របស់នាង ដែលស័ក្តិសិទ្ធិជាងសេចក្តីគាប់ចិត្តរបស់ស្វាមីនាងឡើយ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៨១ ទំព័រ៣៤៥

301- رَوَى أَبُو الْحَسَنِ الرَّضَا (ع) عَنْ أَمِيرِ الْمُؤْمِنِينَ عَلِيِّ (ع) قَالَ : خَيْرُ نِسَائِكُمْ أَلْحَمْسُ قَيْلَ يَا أَمِيرَ الْمُؤْمِنِينَ وَ مَا أَلْحَمْسُ قَالَ الْهَيْئَةُ اللَّيِّنَةُ الْمُوَاتِيئَةُ الَّتِي إِذَا غَضِبَ زَوْجُهَا لَمْ تَكْتَحِلْ بِعُمُضٍ حَتَّى يَرْضَى وَ إِذَا غَابَ عَنْهَا زَوْجُهَا حَفِظَتْهُ فِي غَيْبَتِهِ فَتَلَكُ عَامِلٌ مِنْ عُمَّالِ اللَّهِ وَ عَامِلُ اللَّهِ لَا يَخِيْبُ

الكاافي/324/5

៣០១. អ៊ីម៉ា អាច្ឆិ ហ្គាសាន់ អារីរី صلوات الله عليه والسلام បានរាយការណ៍ពីអ៊ីម៉ា អាមីរុល មុមីនីន អ្នកលី عليه السلام ដែលលោកបានមានវចនៈថា៖ "ស្ត្រីល្អបំផុតក្នុងចំណោមអស់លោកមានគុណសម្បត្តិប្រាំប្រការ ។" គេបានសាកសួរ អ៊ីម៉ា អាមីរុលមុមីនីន អ្នកលី عليه السلام ថា៖ "ស្ត្រីមានគុណសម្បត្តិប្រាំនោះគឺអ្នកណា ?" លោកបានតបថា៖ "១-ស្ត្រីដែលមិនរើសធ្លើស, ដែលស្តាប់បង្គាប់, ដែលដាក់ខ្លួន, និងជួយស្វាមី ។ ២-ស្ត្រីដែលមានចរិយាល្អចំពោះស្វាមី ។ ៣-ស្ត្រីដែលជ្រោមជ្រែង និងជួយស្វាមីក្នុងគ្រាលំបាកលំបិន ។ ៤-ស្ត្រីដែលល្ងង់លោមចិត្តគេពេលគេក្រេវក្រោធ ឬមានវិបត្តិក្នុងផ្លូវចិត្ត ។ ៥-ស្ត្រីដែលថែរក្សាការពារទ្រព្យរបស់ស្វាមី ពេលគេមិននៅផ្ទះ ។ ស្ត្រីប្រភេទនេះ ជា

ភ្នាក់ងារម្នាក់ក្នុងចំណោមភ្នាក់ងាររបស់អល់ឡោះហ្គ័រ ហើយភ្នាក់ងាររបស់ អល់ឡោះហ្គ័រ រមែងមិនខកចិត្តឡើយ ។"

អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រ ៣២៤

302- قَالَ الْإِمَامُ الصَّادِقُ (ع) : أَيَّمَا امْرَأَةٍ بَاتَتْ وَ زَوْجِهَا عَلَيْهَا سَاحِطٌ فِي حَقِّ لَمْ تُقْبَلْ مِنْهَا صَلَوةٌ حَتَّى يَرْضَى عَنْهَا

507/5/الكافي

៣០២. អ៊ីម៉ាំ ស្វ័ឡីត្វ صلوات الله عليه والسلام មានវចនៈថា៖ "ស្ត្រីណាមួយដែលដេកយប់ ពេលដែលស្វាមីខឹងនាងដោយសមស្របតាមច្បាប់ គេនឹងមិនទទួលនមស្ការ(ស្រ្តីឡាតូ)របស់នាងទេ លុះត្រាតែស្វាមីនាងគាប់ចិត្តនឹងនាងវិញ ។"

អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រ ៥០៧

303- قَالَ رَسُولُ اللَّهِ (ص) : حَقُّ الرَّجُلِ عَلَى الْمَرْأَةِ، إِنَارَةُ السَّرَّاجِ وَ إِصْلَاحُ الطَّعَامِ وَ أَنْ تَسْتَقْبِلَهُ عِنْدَ بَابِ بَيْتِهَا فَتَرْحَّبَ بِهِ وَ أَنْ لَا تَمْنَعَهُ نَفْسَهَا إِلَّا مِنْ عِلَّةٍ

246/2/مكارم الاخلاق

៣០៣. រ៉ស្វលលឡោះហ្គ័រ صلوات الله عليه وسلم មានវចនៈថា៖ "សិទ្ធិដែលស្វាមីមានលើភរិយានោះគឺ៖ អុជភ្លើងបំភ្លឺ, ដណ្តាំអាហារ, ទទួលស្វាមីនៅមាត់ទ្វារផ្ទះដោយវាចាពីរោះ, មិនបដិសេធឲ្យស្វាមីមានសេចក្តីសុខជាមួយរូបនាង លើកលែងតែនៅពេលចាំបាច់ ។"

ម៉ាការីមុល អាល់ស្វ័ឡាត្វ ក្បាលទី ២ ទំព័រ ២៤៦

304- قَالَ رَسُولُ اللَّهِ (ص) : لَا تُؤَدِّي الْمَرْأَةُ حَقَّ اللَّهِ عَزَّ وَ جَلَّ حَتَّى تُؤَدِّيَ حَقَّ زَوْجِهَا

257/14/مستدرك الوسائل

៣០៤. រ៉ស្វលលឡោះហ្គ័រ صلوات الله عليه وسلم មានវចនៈថា៖ "ដរាបណាស្ត្រីណាមួយមិនទាន់បានបំពេញករណីយកិច្ចខ្លួន ដែលជាសិទ្ធិរបស់ស្វាមីនាងជាមុនសិនទេ ដរាបនោះស្ត្រីនោះមិនទាន់បានបំពេញករណីយកិច្ចខ្លួន ដែលជាសិទ្ធិអល់ឡោះហ្គ័រ ព្រះដ៏មានមហិទ្ធិប្រទ្ធិ និងដ៏រុងរឿងនៅឡើយទេ ។"

មុសតាដ្ឋរីក អាល់ភីសាអ៊ីល អាល់ស្វ័ឡាត្វ ក្បាលទី ១៤ ទំព័រ ៥៧

305- قَالَ الْإِمَامُ الْبَاقِرُ (ع) : جَاءَتِ امْرَأَةٌ إِلَى النَّبِيِّ (ص) فَقَالَتْ يَا رَسُولَ اللَّهِ مَا حَقُّ الزَّوْجِ عَلَى الْمَرْأَةِ؟ فَقَالَ: أَنْ تُطِيعَهُ وَلَا تَعْصِيَهُ

527/10/وسائل الشيعة

៣០៥. អ៊ីម៉ាំ អាល់ បាគៀរ صلوات الله عليه والسلام មានវចនៈថា៖ "មានស្ត្រីម្នាក់បានមករករ៉ស្វលលឡោះហ្គ័រ صلوات الله عليه وسلم ហើយបានពោលថា៖ "ឱ រ៉ស្វលលឡោះហ្គ័រអើយ صلوات الله عليه وسلم សិទ្ធិរបស់ស្វាមីដែលមានលើភរិយានោះមានអ្វីខ្លះ ? " លោកបានតបថា៖ "គឺនាងត្រូវស្តាប់បង្គាប់គេ និងមិនប្រមាថគេ ។"

ភីសាអ៊ីលុស្ត អាល់ស្វ័ឡាត្វ ក្បាលទី ១០ ទំព័រ ៥២៧

### គុណសម្បត្តិគួរសរសើររបស់ភរិយា

306- قَالَ رَسُولُ اللَّهِ (ص) : مَا مِنْ امْرَأَةٍ تَسْقِي زَوْجَهَا شَرْبَةً مِنْ مَاءٍ إِلَّا كَانَ خَيْرًا لَهَا مِنْ عِبَادَةِ سَنَةِ صِيَامِ نَهَارِهَا وَ قِيَامِ لَيْلِهَا

172/20/وسائل الشيعة

៣០៦. វិស្វលុលឡោះហ្គ័រ عليه السلام មានវចនៈថា៖ "ស្រ្តីមានជំនឿណាមួយដែលបានដងទឹកឲ្យស្វាមីខ្លួនផឹក ស្រ្តីនោះរមែងបានទទួល រង្វាន់ប្រសើរលើសអ្វីបាដាស្តម្ភមួយឆ្នាំ ដោយកាន់សីលអត់អាហារពេលថ្ងៃ និង នមស្ការ(ស្រឡាតូ) ពេលយប់ ។"

វាសាអ៊ុលស្ត ឆ្នាំអាសុ ក្បាលទី ២០ ទំព័រ១៧២

307- قَالَ رَسُولُ اللَّهِ (ص) : ... وَ عَلَيْهَا أَنْ تَطِيبَ بِأَطْيَبِ طَيْبِهَا وَ تَلْبَسَ بِأَحْسَنِ ثِيَابِهَا وَ تَزَيِّنَ بِأَحْسَنِ زِينَتِهَا وَ تَعْرِضَ نَفْسَهَا عَلَيْهِ غُدْوَةً وَ عَشِيَّةً

508/5/الكافي

៣០៧. វិស្វលុលឡោះហ្គ័រ عليه السلام មានវចនៈថា៖ "មុខងាររបស់ស្រ្តីគឺទ្រង់គ្រឿងក្រអូបដ៏ល្អបំផុត, ទ្រង់សំលៀកបំពាក់ដ៏ស្អាតបំផុត, និង តាក់តែងខ្លួនដោយគ្រឿងលំអដ៏ល្អបំផុត ដើម្បីបង្ហាញខ្លួននាងចំពោះស្វាមី ទាំងថ្ងៃ ទាំងយប់ ។"

អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រ ៥០៨

308- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : جِهَادُ الْمَرْأَةِ حُسْنُ التَّبَعْلِ

نهج البلاغة، الكلمات القصار/494

៣០៨. អ៊ីម៉ា អាមីរុល មុមីនីន អាលី صلوات الله عليه والسلام មានវចនៈថា៖ "យ្ហីហ្គាដ្ឋ (ការប្រយុទ្ធក្នុងផ្លូវអល់ឡោះហ្គ័រ عليه السلام) របស់ស្រ្តីគឺជាអ្នកនៅកំដរដ៏ល្អ របស់ស្វាមី ។"

ណាស្ត់យុល បាឡាភ្នំ ត្រី សេចក្តីថ្លែងការណ៍៤៩៤

309- عَنْ أَبِي جَعْفَرٍ (ع) قَالَ: قَالَ رَسُولُ اللَّهِ (ص): قَالَ اللَّهُ عَزَّ وَ جَلَّ إِذَا أَرَدْتُ أَنْ أَجْمَعَ لِلْمُسْلِمِ خَيْرَ الدُّنْيَا وَ الْآخِرَةِ، جَعَلْتُ لَهُ قَلْبًا خَاشِعًا، وَ لِسَانًا ذَاكِرًا، وَ حَسَدًا عَلَى الْبَلَاءِ صَابِرًا، وَ زَوْجَةً مُؤْمِنَةً تَسْرُهُ إِذَا نَظَرَ إِلَيْهَا وَ تَحْفَظُهُ إِذَا غَابَ عَنْهَا فِي نَفْسِهَا وَ مَالِهَا

327/5/الكافي

៣០៩. សេចក្តីថ្លែងការណ៍ពីអ៊ីម៉ា អាហ្វី យ៉ាត្តហ្គា صلوات الله عليه والسلام ថា វិស្វលុលឡោះហ្គ័រ عليه السلام មានវចនៈថា៖ "អល់ឡោះហ្គ័រ عليه السلام ព្រះដ៏មាន មហិទ្ធិប្រដូច និង ដ៏រុងរឿង មានព្រះបន្ទូលថា៖ "បើយើងចង់ប្រមូលសេចក្តីល្អនៃលោកនេះនិងលោកមុខ ឲ្យទៅមុស្លិមអ្នកមានជំនឿ ណាម្នាក់ យើងនឹងឲ្យគេមានចិត្តសុភាពរាបសា ឲ្យគេមានអណ្តាតអតញ្ញូ និងមានរាងកាយអត់ធ្មត់ក្នុងទុក្ខវេទនា ។ យើងនឹងឲ្យ ភរិយាដែលមានជំនឿមុតមាំទៅគេ ពេលគេសម្លឹងមើលនាងគេនឹងពេញចិត្តជាពន្លឹក ហើយនាងនឹងថែរក្សាកិត្តិយសនិងទ្រព្យ របស់គេពេលគេចាកឆ្ងាយពីនាង ។"

អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រ ៣២៧

310- قَالَ الْإِمَامُ الصَّادِقُ (ع) : مَلْعُونَةٌ مَلْعُونَةٌ امْرَأَةٌ تُؤْذِي زَوْجَهَا وَ تَعُمُّهُ وَ سَعِيدَةٌ سَعِيدَةٌ امْرَأَةٌ تُكْرِمُ زَوْجَهَا وَ لَا تُؤْذِيهِ وَ تُطِيعُهُ فِي جَمِيعِ أَحْوَالِهِ

بحار الأنوار/103/252

៣១០. អ៊ីម៉ា ស្វាឌីក្វ صلوات الله عليه والسلام មានវចនៈថា៖ "បណ្តាសាដ៏ធ្ងន់របស់អល់ឡោះហ្គ័រ عليه السلام មានលើស្រ្តីដែលធ្វើឲ្យស្វាមីឈឺចាប់ និងធ្វើឲ្យគេមាន ទុក្ខសោក ។ វិបុលភាពដ៏សម្បើមនឹងមានដល់ស្រ្តីដែលគោរពស្វាមី មិនធ្វើឲ្យគេឈឺចាប់ និងគោរពគ្រប់កាលៈទេសៈ ។"

ប៊ីហ្គាហ្គុល អាន់វ៉ា ក្បាលទី ១០៣ ទំព័រ២៥២

311- قَالَ رَسُولُ اللَّهِ (ص) : إِنَّ مِنْ خَيْرِ نِسَائِكُمْ أَوْلُوْدُ الْوَدُوْدِ السَّتِيْرَةُ الْعَفِيْفَةُ الْعَزِيْزَةُ فِيْ أَهْلِهَا الدَّلِيْلَةُ مَعَ بَغْلِهَا الْمُبْتَرِّجَةُ مِنْ زَوْجِهَا الْخَصَانُ

عَنْ غَيْرِهِ الَّذِي تَسْمَعُ قَوْلَهُ وَ تُطِيعُ أَمْرَهُ وَ إِذَا خَلَّابَهَا بَدَلْتَ لَهُ مَا أَرَادَ مِنْهَا، وَلَمْ تَبْدَلِ كَتَبَدَّلِ الرَّجُلُ

بحار الأنوار/103/235

៣១១. រ៉ស៊ីលុលឡោះហ្គ័រ عليه السلام មានវចនៈថា៖ "ពិតប្រាកដណាស់ ស្ត្រីល្អបំផុតរបស់អស់លោកគឺស្ត្រីដែលឲ្យកំណើត, ដែលមានសេចក្តីស្រឡាញ់, ដែលលាក់បាំងអាថ៌កំបាំង, និងដែលជឿពិត ។ នាងគោរពស្វាមី, និងជាទីស្រឡាញ់ដ៏ថ្លៃថ្នូររបស់ញាតិសណ្តាន ។ ពេលនាងនៅជាមួយស្វាមី នាងបង្ហាញសម្បជញ្ញាណ តែបិទបាំងវាមិនឲ្យជនដទៃក្រៅពីគេឃើញទេ ។ ស្តាប់ស្វាមីនិយាយ និងធ្វើតាមបញ្ជាគេ ។ ពេលនាងនៅជាមួយស្វាមី ផុតពីភ្នែកអ្នកដទៃ នាងតែងខ្លួននិងពេញចិត្តនឹងប្រគល់ខ្លួនឲ្យស្វាមីតាមបំណងរបស់គេ ។ នាងតែងខ្លួន (ដើម្បីស្វាមី) ជាទម្លាប់ ហើយមិនបើកចំហឲ្យឃើញច្បាស់ដូចអស់បុរសឡើយ ។"

ប៊ីហ្គារុល អាស័រ ក្បាលទី ១០៣ ទំព័រ២៣៥

312- قَالَ رَسُولُ اللَّهِ (ص) : مِنْ سَعَادَةِ الْمَرْءِ الْمُسْلِمِ الزَّوْجَةُ الصَّالِحَةُ وَالْمَسْكَنُ الْوَاسِعُ وَالْمَرْكَبُ الْهَيْئُ وَالْوَلَدُ الصَّالِحُ

بحار الأنوار/104/98

៣១២. រ៉ស៊ីលុលឡោះហ្គ័រ عليه السلام មានវចនៈថា៖ "វិបុលភាពមួយចំណែករបស់បុរសមុស្លីមគឺ មានភរិយាដែលមានជំនឿ, មានទីអាស្រ័យធំស្រឡះ, មានសត្វជំនិះជាទីគាប់ចិត្ត, និងមានកូនល្អ ។"

ប៊ីហ្គារុល អាស័រ ក្បាលទី ១០៤ ទំព័រ៩៨

313- قَالَ رَسُولُ اللَّهِ (ص) : جِهَادُ الْمَرْأَةِ حُسْنُ التَّبَعْلِ وَ اعْظَمَ النَّاسِ حَقًّا عَلَيْهَا زَوْجَهَا

بحار الأنوار/103/256

៣១៣. រ៉ស៊ីលុលឡោះហ្គ័រ عليه السلام មានវចនៈថា៖ "ឃ្លីហ្គារុលរបស់ស្ត្រីគឺ គួរជាទីគាប់ចិត្តរបស់ស្វាមី ។ អ្នកមានសិទ្ធិលើនាងធំជាងអ្នកដទៃគឺស្វាមីរបស់នាងនោះឯង ។"

ប៊ីហ្គារុល អាស័រ ក្បាលទី ១០៣ ទំព័រ២៥៦

### ការលែងលះនិងលទ្ធផលរបស់វា

314- قَالَ اللَّهُ تَعَالَى : وَ إِذَا طَلَّقْتُمُ النِّسَاءَ فَبَلَغْنَ أَجْلَهُنَّ فَأَمْسِكُوهُنَّ بِمَعْرُوفٍ أَوْ سَرِّحُوهُنَّ بِمَعْرُوفٍ وَلَا تُمْسِكُوهُنَّ ضِرَارًا لَتَعْتَدُوا وَ مَنْ يَفْعَلْ ذَلِكَ فَقَدْ ظَلَمَ نَفْسَهُ وَلَا تَتَّخِذُوا آيَاتِ اللَّهِ هُزُؤًا وَادْكُرُوا نِعْمَتَ اللَّهِ عَلَيْكُمْ وَ مَا أَنْزَلَ عَلَيْكُمْ مِنَ الْكِتَابِ وَالْحِكْمَةِ يَعِظُكُمْ بِهِ وَ اتَّقُوا اللَّهَ وَ اعْلَمُوا أَنَّ اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ

سورة بقره/231

៣១៤. អស់ឡោះហ្គ័រ عليه السلام ព្រះដ៏ខ្ពង់ខ្ពស់ មានព្រះបន្ទូលថា៖ "កាលបើពួកអ្នកលែងស្ត្រី (ជាភរិយា) ហើយនាងក៏នៅចាំរហូតដល់កំណត់ ពួកអ្នកនឹងយកនាងវិញដោយគុណធម៌ ឬពួកអ្នកឲ្យនាងមានសេរីភាពដោយគុណធម៌ ។ តែពួកអ្នកកុំឃាត់ខ្លួននាងទុកបែបនេះហើយដែលពួកអ្នកធ្លាក់ទៅក្នុងបទល្មើស អ្នកណាមួយធ្វើបែបនេះ ពិតណាស់ គេបានបោកបញ្ឆោតខ្លួនគេផ្ទាល់ ។ ចូរពួកអ្នកកុំចំអកព្រះឱង្ការរបស់អស់ឡោះហ្គ័រ عليه السلام ឡើយ ។ ហើយអ្នកទាំងឡាយចូររំលឹកដល់សេចក្តីប្រោសប្រណិទៃអស់ឡោះហ្គ័រ عليه السلام ដែលទ្រង់បានប្រោសចំពោះពួកអ្នក ព្រមទាំងរំលឹកដល់អ្វីដែលទ្រង់បានប្រទានចុះមកឲ្យពួកអ្នក នោះគឺ គម្ពីរនិងប្រាជ្ញាញាណដែលបានប្រើជាគ្រឿងដាស់តឿនពួកអ្នក ។ ពួកអ្នកចូរក្រែងខ្លាចអស់ឡោះហ្គ័រ និងចូរជ្រាបចុះថាអស់ឡោះហ្គ័រមហាជ្រាបដឹងគ្រប់ប្រការ ។"

សូរ៉ាហ្គីហ្គី អាល់ បាគីហ្គី អាយ៉ាស៊ុប២៣១

315- قَالَ رَسُولُ اللَّهِ (ص) : تَزَوَّجُوا وَلَا تُطَلِّقُوا فَإِنَّ الطَّلَاقَ يَهْتَرُ مِنْهُ الْعَرْشُ

وسائل الشيعة 9/22

៣១៥. រ៉ស៊ីលុលឡោះហ្ន៎ عليه السلام មានវចនៈថា៖ "អស់លោកចូររៀបអាពាហ៍ពិពាហ៍ចុះ ហើយចូរកុំលែងលះគ្នា ពីព្រោះការលែងលះធ្វើឲ្យព្រះរាជបល្ល័ង្កអស់ឡោះហ្ន៎ عليه السلام កក្រើក ។"

វិសាមីលុស្ត រ៉ស៊ីអាល្លាត ក្បាលទី ២២ ទំព័រ ៩

316- قَالَ الْإِمَامُ الصَّادِقُ (ع) : إِنَّ اللَّهَ عَزَّ وَ جَلَّ يُحِبُّ الْبَيْتَ الَّذِي فِيهِ الْعَرْسُ وَ يُبْغِضُ الْبَيْتَ الَّذِي فِيهِ الطَّلَاقُ وَ مَا مِنْ شَيْءٍ أَبْغَضُ إِلَى اللَّهِ عَزَّ وَجَلَّ مِنَ الطَّلَاقِ

الکافي 54/6

៣១៦. អ៊ីមាំ ស្វឺឌីកូ عليه السلام មានវចនៈថា៖ "អស់ឡោះហ្ន៎ عليه السلام ព្រះដ៏មានមហិទ្ធិប្រទ្ធិ និងដ៏រុងរឿង គាប់ព្រះហឫទ័យផ្ទះណាដែលមានពិធីអាពាហ៍ពិពាហ៍ ហើយព្រះអង្គស្អប់ផ្ទះណាដែលមានការលែងលះ ។ ពុំមានអ្វីដែលអស់ឡោះហ្ន៎ عليه السلام ទ្រង់ស្អប់ជាងការលែងលះគ្នាឡើយ ។"

អាល់កាហ្វីយ៍ ក្បាលទី ៦ ទំព័រ ៥៤

317- قَالَ رَسُولُ اللَّهِ (ص) : إِنَّ اللَّهَ عَزَّ وَ جَلَّ يُبْغِضُ أَوْ يَلْعَنُ كُلَّ ذَوَايَ مِنَ الرِّجَالِ وَ كُلَّ ذَوَايَةَ مِنَ النِّسَاءِ

الکافي 54/6

៣១៧. រ៉ស៊ីលុលឡោះហ្ន៎ عليه السلام មានវចនៈថា៖ "ពិតណាស់ អស់ឡោះហ្ន៎ عليه السلام ព្រះដ៏មានមហិទ្ធិប្រទ្ធិ និងដ៏រុងរឿង មិនគាប់ព្រះហឫទ័យ ឬទ្រង់ដាក់បណ្តាសាបុរសណាមួយ ឬស្ត្រីណាមួយដែលមានបំណងលែងលះ ឬរៀបការព្រោះតែចង់ត្រូវសេចក្តីនៃសេចក្តីត្រេកត្រអាលប៉ុណ្ណោះ ។"

អាល់កាហ្វីយ៍ ក្បាលទី ៦ ទំព័រ ៥៤

318- قَالَ رَسُولُ اللَّهِ (ص) : مَنْ سَلِمَ مِنْ نِسَاءِ أُمَّتِي مِنْ أَرْبَعِ حِصَالٍ فَلَهَا الْجَنَّةُ إِذَا حَفِظَتْ مَا بَيْنَ رِجْلَيْهَا وَ أَطَاعَتْ زَوْجَهَا وَصَلَّتْ خَمْسَهَا وَ صَامَتْ شَهْرَهَا

بحار الأنوار 107/104

៣១៨. រ៉ស៊ីលុលឡោះហ្ន៎ عليه السلام មានវចនៈថា៖ "ស្ត្រីណាមួយនៃសហគមន៍ខ្ញុំ កាន់បួនប្រការបានយ៉ាងខ្ជាប់ខ្ជួន ស្ថានសួគ៌នឹងបានមកលើស្ត្រីនោះ គឺ៖ នាងរក្សាជំនឿរបស់នាង, នាងគោរពស្វាមីនាង, នាងនមស្ការ(ស្រឡាតូ)ទាំងប្រាំ, នាងកាន់សីលអត់អាហារខែ រ៉ម៉ាខ្លួន ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ១០៤ ទំព័រ ១០៧

### ការដាក់ភ្នែកនិងការដាក់ខ្លួន

319- قَالَ اللَّهُ تَعَالَى : قُلْ لِلْمُؤْمِنِينَ يَعْضُوا مِنْ أَبْصَارِهِمْ وَ يَحْفَظُوا فُرُوجَهُمْ ذَلِكَ أَزْكَى لَهُمْ إِنَّ اللَّهَ خَبِيرٌ بِمَا يَصْنَعُونَ

سورة النور الرقم 24 الآية 30

៣១៩. អស់ឡោះហ្ន៎តាហ្គឡា មានព្រះបន្ទូលថា៖ "ចូរអ្នកថ្លែងប្រាប់បណ្តាអ្នកមានសទ្ធាឲ្យពួកគេបន្ទាបខ្សែភ្នែករបស់ពួកគេ និងឲ្យពួកគេរក្សាសេចក្តីបរិសុទ្ធ ។ វាជាអំពើដ៏បរិសុទ្ធបំផុតមួយសម្រាប់ពួកគេ ។ ពិតណាស់ អស់ឡោះហ្ន៎ عليه السلام មហាជ្រាបអំពីទង្វើរបស់



320- قَالَ الْإِمَامُ الصَّادِقُ (ع) : اَلنَّظَرُ سَهْمٌ مِنْ سِهَامِ إِبْلِيسَ مَسْمُومٌ، مَنْ تَرَكَهَا لِلَّهِ عَزَّ وَجَلَّ لَا لِعَيْرِهِ أَعْقَبَهُ اللَّهُ إِيْمَانًا يَجِدُ طَعْمَهُ

من لا يحضره الفقيه/18/4

៣២០. អ៊ីម៉ាំ ស្វីត្យិក្ខុ صلوات الله عليه والسلام មានវចនៈថា៖ "ការមើលដោយខុសច្បាប់ ជាគ្រាប់ព្រួញដែលមានពិសមួយរបស់ស្រែតូន عليه السلام ។ អ្នកណាមួយលះបង់វាចោលដើម្បី អល់ឡោះហ្គ័រ عجل ព្រះដ៏មានមហិទ្ធិបូទ្វិ និងដ៏រុងរឿង ហើយមិនដើម្បីអ្វីផ្សេងទៀត អល់ឡោះហ្គ័រ عجل នឹងតបស្នងអ្នកនោះដោយឲ្យគេជួបប្រទះនូវសេចក្តីរីករាយរបស់ជំនឿ ។"

ម៉ាន ឡា យ៉ាស្ត័រឌ្យហ៊ុល ហ្វាត្យិស្ត ក្បាលទី ៤ ទំព័រ ១១៨

321- قَالَ الْإِمَامُ الصَّادِقُ (ع) : فَرِيْقُ الْعَيْنَيْنِ النَّظْرُ، وَزَيْقُ الْقَبْلِ، وَزَيْقُ الْيَدَيْنِ اللَّيْسُ صَدَقَ الْقَرْحُ ذَلِكَ أَمْ كَذَّبَ

الكافي/5/559

៣២១. អ៊ីម៉ាំ ស្វីត្យិក្ខុ صلوات الله عليه والسلام មានវចនៈថា៖ "បាបខាងបទកាមុធ្លា (ការងាប់ក្នុងកាមគុណ) (ស្វីណាយ័) របស់ភ្នែកគឺការរួមបរមណីរបស់ការមើលដោយខុសច្បាប់, បាបខាងបទកាមុធ្លារបស់មាត់គឺការថើបដែលត្រូវហាម, ឯ បាបខាងបទកាមុធ្លារបស់ដៃគឺការប៉ះពាល់ (ដៃ ឬអវយវរបស់អ្នកដែលអាចរៀបការបាន) ទោះវាធ្វើឲ្យទទួលបានអារម្មណ៍ផ្លូវភេទ ឬទេក៏ដោយ ។"

អាល់កាហ្វ៊ីយ័ ក្បាលទី ៥ ទំព័រ ៥៥៩

322- قَالَ الْإِمَامُ الْبَاقِرُ (ع) : لَعَنَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلهِ وَ سَلَّمَ رَجُلًا يَنْظُرُ إِلَى فَرْجِ امْرَأَةٍ لَا تَحِلُّ لَهُ، وَ رَجُلًا خَانَ أَخَاهُ فِي امْرَأَتِهِ ، وَ رَجُلًا يَحْتَاجُ النَّاسَ إِلَى نَفْعِهِ فَسَأَلَهُمُ الرُّشُوَّةَ

الكافي/5/559

៣២២. អ៊ីម៉ាំ អាល់ បាគ្យៀរ صلوات الله عليه والسلام មានវចនៈថា៖ "រស្មីលុលឡោះហ្គ័រ عليه السلام ដាក់បណ្តាសាបុរសណាមួយ ដែលមើលចំកន្លែងអាចិកំបាំងរបស់ស្ត្រីដែលមិនអនុញ្ញាតសម្រាប់គេ, និងបុរសដែលក្បត់បងប្អូនមុស្លិមរបស់គេក្នុងរឿងភរិយារបស់គេ, និងអ្នកដែលអ្នកផងមកសូមពឹងពាក់ជាចាំបាច់ហើយគេបែរជាទាមទារថវិកាពីពួកគេនោះ ។"

អាល់កាហ្វ៊ីយ័ ក្បាលទី ៥ ទំព័រ ៥៥៩

### ស្ត្រីនិងអលង្ការ

323- قَالَ رَسُولُ اللَّهِ (ص) : أَيُّ امْرَأَةٍ تَطَيَّبَتْ ثُمَّ خَرَجَتْ مِنْ بَيْتِهَا فَهِيَ تُلَعْنُ حَتَّى تَرْجِعَ إِلَى بَيْتِهَا مَتَى مَا رَجَعَتْ

الكافي/5/518

៣២៣. រស្មីលុលឡោះហ្គ័រ عليه السلام មានវចនៈថា៖ "ស្ត្រីណាមួយដែលទ្រង់គ្រឿងក្រអូបហើយដើរចេញពីផ្ទះខ្លួន នឹងត្រូវបណ្តាសាអល់ឡោះហ្គ័រ عجل លុះត្រាតែត្រឡប់មកផ្ទះវិញខ្លួនវិញ ។"

អាល់កាហ្វ៊ីយ័ ក្បាលទី ៥ ទំព័រ ៥១៨

324- سئلَ الْإِمَامُ الْبَاقِرُ (ع) عَنِ الْقَرَامِلِ الَّتِي تَصْعَقُهَا النَّسَاءُ فِي رُؤُوسِهِنَّ يَصِلْنَهُ بِشُعُورِهِنَّ فَقَالَ: لَا بَأْسَ عَلَى الْمَرْأَةِ بِمَا تَزَيَّنَّتْ بِهِ لِزَوْجِهَا

៣២៤. អ៊ីម៉ា អាល់ បាក្សៀរ صلوات الله عليه والسلام មានវចនៈថា៖ "មិនទុកជាកំហុសទេដែលស្រ្តីតែងខ្លួនដើម្បីស្វាមីខ្លួននោះ ។"

អាល់កាហ្វ៊ីយ៍ ក្បាលទី ៥ ទំព័រ ១១៩

325- قَالَ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : نَهَى رَسُولُ اللَّهِ (ص) أَنْ تَتَزَيَّنَ لِعَبْرِ زَوْجِهَا فَإِنْ فَعَلَتْ كَانَ حَقًّا عَلَى اللَّهِ عَزَّ وَجَلَّ أَنْ يُحْرِقَهَا بِالنَّارِ

من لا يحضره الفقيه/6/4

៣២៥. អ៊ីម៉ា អាមីរុល មុមីនីន អាលី صلوات الله عليه والسلام មានវចនៈថា៖ "វិស្វលុលឡោះហ្ន៎ صلوات الله عليه والسلام បានហាមមិនឲ្យស្រ្តីតុបតែងខ្លួនដើម្បីអ្នកណាមួយ ក្រៅពីស្វាមីខ្លួនឡើយ ។ បើនាងធ្វើដូច្នោះ វាជាសិទ្ធិរបស់ អល់ឡោះហ្ន៎ صلوات الله عليه والسلام ព្រះដ៏មានមហិទ្ធិបូជ្ជ និងដ៏រុងរឿង ដែលព្រះអង្គនឹងដុត នាងក្នុងភ្លើងនរក ។"

ម៉ាន ឡា យ៉ាស៊ុន្ទូហ៊ុល ហ្វាត្វិស្ត ក្បាលទី ៤ ទំព័រ ១៦

326- قَالَ الْإِمَامُ الْبَاقِرُ (ع) : لَا يَحُوزُ لَهَا أَنْ تَتَطَيَّبَ إِذَا خَرَجَتْ

بحار الأنوار/103/255

៣២៦. អ៊ីម៉ា អាល់ បាក្សៀរ صلوات الله عليه والسلام មានវចនៈថា៖ "មិនអនុញ្ញាតឲ្យស្រ្តីទ្រង់គ្រឿងក្រអូបពេលចាកចេញពីផ្ទះទេ ។"

ប៊ីហ្គារុល អាន់វ៉ា ក្បាលទី ១០៣ ទំព័រ ២៥៥

327- قَالَ النَّبِيُّ (ص) : خَيْرُ نِسَائِكُمْ أَلْعَفِيفَةُ الْعَلِمَةُ

وسائل الشيعة/30/20

៣២៧. ណាប៊ី صلوات الله عليه والسلام មានវចនៈថា៖ "ស្រ្តីល្អបំផុតក្នុងចំណោមស្រ្តីរបស់អស់លោកគឺ ស្រ្តីដែលមានជំនឿស្រប និងស្តាប់ឱវាទស្វាមីខ្លួន ក្នុងការរួមបរវេណី និងក្នុងការតាក់តែងខ្លួន (តែរក្សាខ្លួនពីបុរសដទៃ) ។"

វ៉ាសាអ៊ីលុស្ត ឆ្លីអាស៊ុ ក្បាលទី ២០ ទំព័រ ៣០

### បាបខាងបទកាមុត្តានិងលទ្ធផលអាក្រក់របស់វា

328- قَالَ رَسُولُ اللَّهِ (ص) : مَكْتُوبٌ فِي التَّوْرَةِ: أَنَا اللَّهُ قَاتِلُ الْعَاتِلِينَ وَ مُعَقِّرُ الزَّانِبِينَ

الكافي/5/554

៣២៨. វិស្វលុលឡោះហ្ន៎ صلوات الله عليه والسلام មានវចនៈថា៖ "មានចារឹកទុកក្នុងគម្ពីរតោរថា៖ "យើងគឺអល់ឡោះហ្ន៎ صلوات الله عليه والسلام អ្នកប្រហារអស់ឃាតករ និង ជាអ្នកបង្រួញជីវិតជនានុជនដែលធ្វើបាបខាងបទកាមុត្តា ។"

អាល់កាហ្វ៊ីយ៍ ក្បាលទី ៥ ទំព័រ ៥៥៤

329- قَالَ الْإِمَامُ الصَّادِقُ (ع) : لِلزَّانِي سِتُّ حِصَالٍ: ثَلَاثٌ فِي الدُّنْيَا وَ ثَلَاثٌ فِي الْآخِرَةِ، أَمَّا الَّتِي فِي الدُّنْيَا فَيَذْهَبُ بِنُورِ الْوَجْهِ وَ يُورِثُ الْفُقْرَ وَ يُعَجِّلُ الْفَنَاءَ وَ أَمَّا الَّتِي فِي الْآخِرَةِ فَسَخَطُ الرَّبِّ وَ سُوءُ الْحِسَابِ وَالْخُلُودُ فِي النَّارِ

الكافي/5/541

៣២៩. អ៊ីម៉ា ស្វាឌីក្វ صلوات الله عليه والسلام មានវចនៈថា៖ "អ្នកធ្វើខុសបរវេណីមានទោសប្រាំមួយប្រការ បីប្រការគឺទោសក្នុងលោកនេះ ឯបីប្រការ ទៀតគឺទោសក្នុងលោកមុខ ។ ទោសក្នុងលោកនេះគឺ ទទួលអប្បយសនិងសេចក្តីខូចកេរ្តិ៍ឈ្មោះ, ទៅជាតោកយ៉ាក, និងមានអាយុ

ខ្លី ។ រីឯទោសក្នុងលោកមុខគឺ រងព្រះពិរោធ អស់ឡោះហ្ន៎<sup>عَلَيْهِ</sup>, ទទួលការទូទាត់យ៉ាងសាហាវ, និងនៅក្នុងភ្លើងនរកជាអមត ។"

អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រ ៥៤១

330- قَالَ رَسُولُ اللَّهِ (ص) : أَيُّهَا النَّاسُ لَا تَزْنُوا فَتَزَيَّيَ نِسَاءَكُمْ، كَمَا تَدِينُ تُدَانُ

الكافي/5/554

៣៣០. រ៉ស្មីលុលឡោះហ្ន៎<sup>صلى الله عليه وآله</sup> មានវចនៈថា៖ "ឱប្រជារាស្ត្រទាំងឡាយ ចូរកុំធ្វើខុសបដណី ព្រោះបណ្តាភរិយារបស់អស់លោកនឹងធ្វើដូច្នោះដែរ ។ អ្វីដែលអស់លោកបានសាបព្រោះនោះ អស់លោកនឹងបានទទួលផលវា ។"

អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រ ៥៤៤

331- قَالَ رَسُولُ اللَّهِ (ص) : وَ مَنْ التَزَمَ امْرَأَةً حَرَامًا قُرِنَ فِي سِلْسِلَةٍ مِنْ نَارٍ مَعَ شَيْطَانٍ فَيُقَدِّفَانِ فِي النَّارِ

من لا يحضره الفقيه/4/14

៣៣១. រ៉ស្មីលុលឡោះហ្ន៎<sup>صلى الله عليه وآله</sup> មានវចនៈថា៖ "អ្នកណាមួយឱបស្រ្តីដែលមិនអនុញ្ញាតសម្រាប់គេ អ្នកនោះនឹងត្រូវដាក់ច្រវាក់ធ្វើពីភ្លើងនរកជាមួយស្រ្តីតូន ហើយអ្នកទាំង ពីរនឹងត្រូវច្រានទម្លាក់ទៅក្នុងភ្លើងនរក ។"

ម៉ាន ឡា យ៉ាស្ម័ន ហ៊ុល ហ្វាត្វិស្ត ក្បាលទី ៤ ទំព័រ ១៤

332- قَالَ الْإِمَامُ الصَّادِقُ (ع) : كُلُّ مَا أَنْزَلَ بِهِ الرَّجُلُ مَاءً فِي هَذَا وَ شَبَّهِهُ فَهُوَ زَيْنٌ

الكافي/5/541

៣៣២. អ៊ីម៉ា ឡា ឡីកូ<sup>صلوات الله عليه وآله</sup> មានវចនៈអំពីការរួមសំវាសជាមួយសត្វ ឬដោយខ្លួនឯង មិនថាដោយដៃឬដោយអវយវរបស់អ្នកដទៃថា៖ "ការប្រព្រឹត្តិប្រភេទនេះដែលធ្វើឲ្យមានទឹកកាមខ្លួនឯងចេញមកនោះ ទុកជាការធ្វើខុសបដណី ។"

អាល់កាហ្វីយ៍ ក្បាលទី ៥ ទំព័រ ៥៤១

333- قَالَ رَسُولُ اللَّهِ (ص) : ... مَلْعُونٌ مَلْعُونٌ مَنْ نَكَحَ بِهِمَةً

الكافي/2/270

៣៣៣. រ៉ស្មីលុលឡោះហ្ន៎<sup>صلى الله عليه وآله</sup> មានវចនៈថា៖ "បណ្តាសារកើតមានលើបុរស, បណ្តាសារកើតមានលើបុរសដែលរួមសង្វាសជាមួយសត្វ ។"

អាល់កាហ្វីយ៍ ក្បាលទី ២ ទំព័រ ២៧០

334- قَالَ رَسُولُ اللَّهِ (ص) : سِحَاقُ النِّسَاءِ بَيْنَهُنَّ زَيْنٌ

كنز العمال/5/316

៣៣៤. រ៉ស្មីលុលឡោះហ្ន៎<sup>صلى الله عليه وآله</sup> មានវចនៈថា៖ "ការរួមសង្វាសរវាង ស្រ្តីនិងស្រ្តីដូចគ្នា ទុកជាការធ្វើខុសបដណី ។"

កាន់ស្តីល ម្ពីរម៉ាល់ ក្បាលទី ៥ ទំព័រទី ៣១៦

### អនាម័យក្នុងសាសនាអ៊ីស្លាម

335- قَالَ رَسُولُ اللَّهِ (ص) : ثَلَاثَةٌ يُحِبُّهَا اللَّهُ: قَلَّةُ الْكَلَامِ وَ قَلَّةُ الْمَنَامِ وَ قَلَّةُ الطَّعَامِ، ثَلَاثَةٌ يُبْغِضُهَا اللَّهُ: كَثْرَةُ الْكَلَامِ وَ كَثْرَةُ الْمَنَامِ وَ كَثْرَةُ الطَّعَامِ

اثني عشره/92

៣៣៥. វិស្វលុលឡោះហ្ន៎<sup>صلوات الله عليه وآله</sup> មានវចនៈថា៖ "បីប្រការដែលអស់ឡោះហ្ន៎<sup>صلوات الله عليه وآله</sup> ស្រឡាញ់គឺ៖ និយាយតិច, ដេកតិច, បរិភោគតិច ។ បីប្រការដែលអស់ឡោះហ្ន៎<sup>صلوات الله عليه وآله</sup> ស្អប់គឺ៖ និយាយច្រើន, ដេកច្រើន, បរិភោគច្រើន ។"

អ៊ីស្លាម អុស្តារីយ៉ាត់ ទំព័រ ៩២

336- قَالَ رَسُولُ اللَّهِ (ص) : نَنْظَفُوا بِكُلِّ مَا اسْتَطَعْتُمْ، فَإِنَّ اللَّهَ تَعَالَى بَنَى الْإِسْلَامَ عَلَى النَّظَافَةِ، وَلَنْ يَدْخُلَ الْجَنَّةَ إِلَّا كُلُّ نَظِيفٍ

كنز العمال/26002

៣៣៦. វិស្វលុលឡោះហ្ន៎<sup>صلوات الله عليه وآله</sup> មានវចនៈថា៖ "ចូរអស់លោកជម្រះឲ្យស្អាតអស់ពីសមត្ថភាព ព្រោះការពិត អស់ឡោះហ្ន៎<sup>صلوات الله عليه وآله</sup> ចាក់គ្រឹះសាសនាអ៊ីស្លាមលើសេចក្តីស្អាត ។ ពុំមានអ្នកណាបានចូលឋានសួគ៌ក្រៅពីអ្នកស្អាតឡើយ ។"

កាន់ស៊ុល អ៊ុមម៉ាល់ ហាឌីសទី ២៦០០២

337- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : إِدْمَانُ الشَّبَعِ يُورِثُ أَنْوَاعَ الْوَجَعِ

غرر الحكم/359

៣៣៧. អ៊ីម៉ា អាមីរុល មុមីនីន អាឡី<sup>صلوات الله عليه وآله</sup> មានវចនៈថា៖ "ការផ្អែកហួសប្រមាណធ្វើឲ្យកើតរោគផ្សេងៗ ។"

គួរារុលហ្គីកាំ ទំព័រ ៣៥៩

338- عَنِ الْحَسَنِ بْنِ جَهْمٍ قَالَ: قَالَ أَبُو الْحَسَنِ مُوسَى بْنُ جَعْفَرٍ (ع) : حَمْسٌ مِنَ السُّنَنِ فِي الرَّأْسِ وَ حَمْسٌ فِي الْجَسَدِ: فَأَمَّا الَّتِي فِي الرَّأْسِ: فَالْسَّوَاكُ، وَ أَخَذُ الشَّارِبِ، وَ فَرْقُ الشَّعْرِ، وَ الْمَضْمَضَةُ وَ الْإِسْتِنْشَاقُ، وَ أَمَّا الَّتِي فِي الْجَسَدِ، فَالْحِتَانُ، وَ حَلْقُ الْعَانَةِ، وَ نَتْفُ الْإِبْطَيْنِ، وَ تَقْلِيمُ الْأَظْفَارِ، وَ الْإِسْتِنْجَاءُ

الخصال/125

៣៣៨. សេចក្តីថ្លែងការណ៍ពីលោក ហ្គាសាន់ ប៊ិន យ៉ុកូស្តម ថា អ៊ីម៉ា អាឡី ហ្គាសាន់ មូសា ប៊ិន យ៉ុកូហ្គារ<sup>صلوات الله عليه وآله</sup> មានវចនៈថា៖ "មានប្រាំសុំណាស់ ទាក់ទងនឹងក្បាល ឯប្រាំទៀតទាក់ទងនឹងកាយ ។ ទាក់ទងនឹងក្បាលនោះគឺ៖ ដុសធ្មេញ, ការរៀបចំពុកមាត់ឲ្យរៀបរយ, ការសិតសក់, ការខ្យមាត់និងលាងរន្ធប្រមុះ ។ ទាក់ទងនឹងខ្លួននោះគឺ៖ ការធ្វើខ្លីតាន់ (កាត់ស្បែកចុងលិងបុរស), ការកោររោមត្រង់ខ្មាស់, ការដករោមភ្លៀក, ការកាត់ក្រចក, និងការជម្រះទ្វារតូចធំ (ទ្វារលាមក និងទ្វារមូត្រ ដោយទឹក, ក្រដាស, សំពត់ពេលពុំមានទឹក) ។"

អាល យីស្លល់ ទំព័រ១២៥

339- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) لِلْحَسَنِ (ع) : أَلَا أَعْلَمُكَ أَرْبَعَ حِصَالٍ تَسْتَعْنِي بِهَا عَنِ الطَّبِّ؟ قَالَ: بَلَى، قَالَ: لَا تَحْلِسْ عَلَى الطَّعَامِ إِلَّا وَأَنْتَ جَائِعٌ وَلَا تَقُمْ عَنِ الطَّعَامِ إِلَّا وَأَنْتَ تَشْتَهِيهِ وَ جَوْدَ الْمَضَعِ وَ إِذَا نِمْتَ فَأَعْرِضْ نَفْسَكَ عَلَى الْخَلَاءِ فَإِذَا اسْتَعْمَلْتَ هَذَا اسْتَعْنَيْتَ عَنِ الطَّبِّ

وسائل الشيعة/24/245

៣៣៩. អ៊ីម៉ា អាមីរុល មុមីនីន អាឡី<sup>صلوات الله عليه وآله</sup> បានថ្លែងប្រាប់ អ៊ីម៉ា ហ្គាសាន់<sup>صلوات الله عليه وآله</sup> កូនរបស់លោកថា៖ "ឪពុកបានបង្រៀនកូនហើយឬទេ នូវបួនប្រការដែលទាក់ទងនឹងការព្យាបាលខ្លួនដោយមិនបាច់មានពេទ្យ ?" អ៊ីម៉ា ហ្គាសាន់<sup>صلوات الله عليه وآله</sup> បានតបថា៖ "មែន លោកឪពុក ។"

លោកបានថ្លែងបន្តថា៖ "ចូរអ្នកកុំបរិភោគបើអ្នកមិនឃ្លានទេនោះ, ចូរអ្នកកុំចាក់ចេញពីកន្លែងបរិភោគបើអ្នកនៅឃ្លាន, ចូរអ្នកទំពាឲ្យល្អិត, ពេលអ្នកចូលដំណេក ចូរអ្នកចូលបង្គន់សិន ។ បើអ្នកធ្វើដូច្នោះបាន អ្នកនឹងមិនចាំបាច់ពឹងពាក់លើពេទ្យឡើយ ។"

វិសាមីល្អស្ត ឆ្លើរអាស៊ុ ក្បាលទី ២៤ ទំព័រ២៤៥

### ធុរៈកិច្ចនិងទំនាក់ទំនងសង្គម

340- قَالَ رَسُولُ اللَّهِ (ص) : أَيُّمَا رَجُلٍ اشْتَرَى طَعَامًا فَكَبَسَهُ أَرْبَعِينَ صَبَاحًا يُرِيدُ بِهِ غِلَاءَ الْمُسْلِمِينَ ثُمَّ بَاعَهُ فَتَصَدَّقَ بِتَمَنِيهِ لَمْ يَكُنْ كَفَّارًا لِمَا صَنَعَ

بحار الأنوار/93/103

៣៤០. វិស្វលុលឡោះហ្គាំ<sup>صلوات الله عليه</sup> មានវចនៈថា៖ "អ្នកណាមួយទិញស្បៀងដែលជាវត្ថុចាំបាច់សម្រាប់សាធារណៈជន មកទុកសែសិបថ្ងៃ ដោយសង្ឃឹមថាតម្លៃរបស់វានឹងឡើងខ្ពស់ នៅលើទីផ្សារមុស្លិម ចូរលក់ចុះ ហើយចូរយកប្រាក់ទាំងអស់ ដែលបានមកនោះមកដាក់ជាទានសម្រាប់ជនក្រីក្រ ។ អ្នកណាមួយបានធ្វើដូច្នោះ នឹងពុំមានការលាងទោសទេ ។"

បីហ្គារុល អានវ៉ាវ ក្បាលទី ១០៣ ទំព័រ៨៩

341- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : مَنْ اتَّجَرَ بَعِيرٍ فَقَدْ ارْتَضَمَ فِي الرَّيَا

بحار الأنوار/93/103

៣៤១. អ៊ីម៉ាំ អាមីរុល មុមីនីន អ៊ាលី<sup>صلوات الله عليه</sup> មានវចនៈថា៖ "អ្នកណាមួយលក់ដូរមិនត្រឹមត្រូវតាមច្បាប់សាសនា អ្នកនោះលង់ខ្លួនជាអ្នកស៊ីការប្រាក់ហួសប្រមាណ ។"

បីហ្គារុល អានវ៉ាវ ក្បាលទី ១០៣ ទំព័រ៩៣

342- عَنْ أَمِيرِ الْمُؤْمِنِينَ عَلِيِّ (ع) قَالَ: قَالَ رَسُولُ اللَّهِ (ص) : مَنْ بَاعَ وَاشْتَرَى فَلْيَحْتَنِبْ حِمْسَ خِصَالٍ وَ إِلَّا فَلَا يَبِيعَنَّ وَ لَا يَشْتَرِيَنَّ: الرَّيَا، وَالْحَلْفُ، وَ كَيْتَمَانُ الْعَيْبِ، وَالْمَدْحُ إِذَا بَاعَ، وَالذَّمُّ إِذَا اشْتَرَى

الخصال/286/1

៣៤២. សេចក្តីថ្លែងការណ៍ពី អាមីរុល មុមីនីន អ៊ាលី<sup>صلوات الله عليه</sup> បានថ្លែងថា វិស្វលុលឡោះហ្គាំ<sup>صلوات الله عليه</sup> មានវចនៈថា៖ "អ្នកណាមួយដែលមានធុរៈកិច្ចលក់ទិញ ចូរចៀសវាងប្រាំប្រការនេះ មិនដូច្នោះទេ ចូរកុំលក់ទិញ នោះគឺ៖ ការស៊ីការប្រាក់ហួសប្រមាណ, ការស្បថស្បែក, បិទបាំងតំណិះឬភាពខូចរបស់ទំនិញ, លើកតម្កើងទំនិញហួសប្រមាណពេលដាក់លក់, និងរិះរកតំណិះរបស់ទំនិញពេលទិញវា ។"

អាល់ យីស្វល់ ក្បាលទី ១ ទំព័រ២៨៦

343- قَالَ الْإِمَامُ الْبَاقِرُ (ع) : مَنْ طَلَبَ الرِّزْقَ فِي الدُّنْيَا اسْتِغْفَافًا عَنِ النَّاسِ وَ تَوْسِيْعًا عَلَى أَهْلِهِ وَ تَعَطُّفًا عَلَى جَارِهِ لَقِيَ اللَّهَ عَزَّوَجَلَّ يَوْمَ الْقِيَامَةِ وَ وَجْهُهُ مِثْلُ الْقَمَرِ لَيْلَةَ الْبَدْرِ

الكاظمي/78/5

៣៤៣. អ៊ីម៉ាំ បាគៀរ<sup>صلوات الله عليه</sup> មានវចនៈថា៖ "អ្នកណាស្វែងរកការចិញ្ចឹមជីវិតក្នុងលោកនេះដោយខ្លួនឯង មិនពឹងផ្អែកលើអ្នកដទៃ ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារខ្លួន, និងមានសណ្តោសដល់អ្នកជិតខាង អ្នកនោះនឹងបានជួប អល់ឡោះហ្គាំ<sup>صلوات الله عليه</sup>, ព្រះដ៏មានមហិទ្ធិឫទ្ធិ និងដ៏រុងរឿង នាថ្ងៃជំនុំជម្រះ មុខរបស់គេនឹងភ្លឺដូចខែពេញបារមី ។"

### ការបោកប្រាសក្នុងការលក់ដូរ

344- قَالَ النَّبِيُّ (ص) : مَنْ بَاتَ وَ فِي قَلْبِهِ غِشٌّ لِأَخِيهِ الْمُسْلِمِ بَاتَ فِي سَخَطِ اللَّهِ وَ أَصْبَحَ كَذَلِكَ حَتَّى يُتُوبَ

سفينة البحار/2/318

៣៤៤. ណាប៊ី صلوات الله عليه وآله មានវចនៈថា៖ "អ្នកដេក ដោយរិះរក ក្នុងចិត្ត នូវមធ្យោបាយបោកបងប្អូនមុស្លិមរបស់ខ្លួន អ្នកនោះនឹងដេកនៅ ក្នុងព្រះពិរោធ អស់ឡោះហ្ន៎ عَدُوٌّ ហើយនៅក្នុងនោះលុះត្រាតែគេកែខ្លួន ។"

សាហ្គីណាទុល ប៊ីហ្គារ ក្បាល២ ទំព័រ៣១៨

345- قَالَ النَّبِيُّ (ص) : وَ مَنْ غَشَّ أَخَاهُ الْمُسْلِمِ نَزَعَ اللَّهُ بَرَكَهَ رِزْقِهِ وَ أَفْسَدَ عَلَيْهِ مَعِيشَتَهُ وَ وَكَلَهُ إِلَى نَفْسِهِ

وسائل الشيعة/17/283

៣៤៥. រ៉ស្វីលុលឡោះហ្ន៎ صلوات الله عليه وآله មានវចនៈថា៖ "អ្នកណាបោកបងប្អូន មុស្លិមរបស់ខ្លួន អស់ឡោះហ្ន៎ عَدُوٌّ នឹងយកសេចក្តីសម្បូរនៃការ ចិញ្ចឹមជីវិតរបស់គេចេញ ព្រះអង្គនឹងធ្វើឲ្យជីវភាពរបស់គេខូចខាត និងទុកឲ្យគេនៅតែឯង ។"

រ៉ាសាអ៊ីលុស្ត រ៉ាសាស្ត ក្បាលទី ១៧ ទំព័រ២៨៣

346- قَالَ الْإِمَامُ الصَّادِقُ (ع) : نَهَى النَّبِيُّ (ص) أَنْ يُشَابَّ اللَّيْنُ بِالْمَاءِ لِلْبَيْعِ

التهذيب/7/13

៣៤៦. អ៊ីម៉ា صلوات الله عليه وآله ស្វ័ឌីក្នុង عليه وآله មានវចនៈថា៖ "ណាប៊ី صلوات الله عليه وآله បានហាមមិនឲ្យយកទឹកដោះគោទៅលាយជាមួយទឹក ដើម្បីយកទៅលក់ទេ ។"

អាត់តាស្តស្តីប ក្បាលទី ៧ ទំព័រទី ១៣

347- قَالَ الْإِمَامُ الصَّادِقُ (ع) : لَيْسَ مِنَّا مَنْ غَشَّنَا

៣៤៧. អ៊ីម៉ា صلوات الله عليه وآله ស្វ័ឌីក្នុង عليه وآله មានវចនៈថា៖ "អ្នកណាបោកយើង (មុស្លិមទូទៅ) អ្នកនោះមិនមែនកនយើងទេ ។"

348- قَالَ النَّبِيُّ (ص) : مَنْ غَشَّ مُسْلِمًا فِي شِرَاءٍ أَوْ بَيْعٍ فَلَيْسَ مِنَّا وَ يُحْشَرُ يَوْمَ الْقِيَامَةِ مَعَ الْيَهُودِ لِأَنَّهُمْ أَعَشُّ الْخَلْقِ لِلْمُسْلِمِينَ

بحار الأنوار/103/80

៣៤៨. ណាប៊ី صلوات الله عليه وآله មានវចនៈថា៖ "អ្នកណាបោកមុស្លិមក្នុងការលក់ឬទិញ អ្នកនោះមិនមែនកនយើងទេ ហើយនាថ្ងៃរស់ឡើងវិញ អ្នកនោះនឹងនៅក្នុងចំណោមពួកយ៉ាហ្វីឌី ពីព្រោះពួកគេធ្លាប់បានបោកពួកមុស្លិម ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ១០៣ ទំព័រ៨០

### តណ្ហា

349- قَالَ رَسُولُ اللَّهِ (ص) : ثَلَاثٌ أَخَافُهُنَّ عَلَى أُمَّتِي مِنْ بَعْدِي: الضَّلَالَةُ بَعْدَ الْمَعْرِفَةِ وَ مَضَلَاتُ الْفِتَنِ وَ شَهْوَةُ الْبَطْنِ وَ الْفُرْجِ

الكاظمي/2/79

៣៤៩. រ៉ស្វីលុលឡោះហ្ន៎ صلوات الله عليه وآله មានវចនៈថា៖ "អស់ពីខ្ញុំ صلوات الله عليه وآله ទៅ ខ្ញុំខ្លាចបំផុតនូវបីប្រការសម្រាប់សហគមន៍របស់ខ្ញុំ صلوات الله عليه وآله គឺ៖ ការវង្វេង

ខុសក្រោយពីបានចេះដឹងច្បាស់ហើយ, ការដឹកនាំឲ្យរងខុស, តណ្ហានៃពោះនិងផ្លូវភេទ ។"

អាល់ កាហ្វីយ៍ ក្បាលទី ២ ទំព័រទី ៧៩

350- قَالَ الْإِمَامُ الصَّادِقُ (ع) : مَا مِنْ عِبَادَةٍ أَفْضَلُ عِنْدَ اللَّهِ مِنْ عِفَّةِ بَطْنٍ وَ فَرْجٍ

الكافي/2/80

៣៥០. អ៊ីម៉ាំ ស្ត្រីឱក្ខិ صلوات الله عليه و آله មានវចនៈថា៖ "ពុំមានអ្វីបាដៈតំណាច់ពោះ អល់ឡោះហ្វ្រី, ដែលប្រសើរជាងសេចក្តីបរិសុទ្ធនៃពោះនិងភេទទេ ។"

អាល់ កាហ្វីយ៍ ក្បាលទី ២ ទំព័រទី ៨០

351- قَالَ رَسُولُ اللَّهِ (ص) : مَنْ عَرَضَتْ لَهُ فَاحِشَةٌ أَوْ شَهْوَةٌ فَاجْتَنَبَهَا مِنْ مَخَافَةِ اللَّهِ عَزَّ وَ جَلَّ حَرَّمَ اللَّهُ عَلَيْهِ النَّارَ وَ آمَنَهُ مِنَ الْفَرْجِ الْكَبِيرِ ...

مكارم الاخلاق/429

៣៥១. រ៉ស្តីលុលឡោះហ្វ្រី صلوات الله عليه و آله មានវចនៈថា៖ "អ្នកណាមួយដែលតណ្ហានិងបាបធម៌ជារឿងងាយស្រួល តែគេព្យាយាមគេចវេសពីវា ព្រោះខ្លាច អល់ឡោះហ្វ្រី, ព្រះដ៏មានមហិទ្ធិឫទ្ធិ និងដ៏រុងរឿង ព្រះអង្គនឹងបាំងភ្លើងនរកមិនឲ្យមកប៉ះពាល់អ្នកនោះ ហើយព្រះអង្គនឹងធានាគេឲ្យចាកផុតពីការភិតភ័យធំ ។"

ម៉ាការីមុល អាស្ត្រូឡាតូ ទំព័រ ៤២៩

352- قَالَ رَسُولُ اللَّهِ (ص) : مَنْ وَقِيَ شَرَّ قَبْقَبِهِ وَ ذَبَدَبِهِ وَ لَقَلَقَهُ فَقَدْ وَقِيَ

المحجة البيضاء

៣៥២. រ៉ស្តីលុលឡោះហ្វ្រី صلوات الله عليه و آله មានវចនៈថា៖ "អ្នកណាមួយអាចការពារខ្លួនឲ្យផុតពីបាបធម៌នៃពោះ, អណ្តាត, និងភេទរបស់ខ្លួន ពិតណាស់ អ្នកនោះនឹងចាកផុតពីបាបទាំងពួង ។"

អាល់ មូហ្គាត្រូឡាតុល បៃដ្ឋីអ៊ី

353- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : أذْكُرُوا انْقِطَاعَ اللَّذَاتِ وَ بَقَاءَ التَّيْبَعَاتِ

نهج البلاغة/553

៣៥៣. អ៊ីម៉ាំ អាមីរុល មុមីនីន អុលី صلوات الله عليه و آله មានវចនៈថា៖ "ចូររលឹក (ពេលធ្វើបាប) ថា សេចក្តីត្រេកត្រអាលហួសផុតទៅយ៉ាងលឿន តែលទ្ធផលរបស់វាបិតនៅ ។"

ណាស្ត្រូឡាតុល-បាឡាតុរៈតូ ទំព័រ ៥៥៣

354- قَالَ رَسُولُ اللَّهِ (ص) : مَنْ قَبَّلَ غُلَامًا مِنْ شَهْوَةِ الْحِمَةِ اللَّهُ عَزَّ وَ جَلَّ يَلْحَمُ مِنْ نَارٍ

الكافي/5/548

៣៥៤. រ៉ស្តីលុលឡោះហ្វ្រី صلوات الله عليه و آله មានវចនៈថា៖ "អ្នកណាមួយថើបក្មេងប្រុសដោយកាមមុច្ឆា អល់ឡោះហ្វ្រី, ព្រះដ៏មានមហិទ្ធិឫទ្ធិ និងដ៏រុងរឿង ឃុំឃាំងអ្នកនោះដោយភ្លើងនរក ។"

អាល់ កាហ្វីយ៍ ក្បាលទី ៥ ទំព័រទី ៥៤៨

355- قَالَ الْإِمَامُ الْبَاقِرُ (ع) : أَيُّ الْإِحْتِهَادِ أَفْضَلُ مِنْ عَمَّةٍ بَطْنٍ وَ فَرَجٍ

الكافي/79/2

៣៥៥. អ៊ីម៉ាំ អាល់ បាក្រីរ صلوات الله عليه والسلام មានវចនៈថា៖ "តើការតស៊ូណាមួយដែលប្រសើរជាងការការពារពោះ និងភេទឲ្យនៅក្នុងសីលធម៌ ។"

អាល់ កាហ្វីយ័ ក្បាលទី ២ ទំព័រទី ៧៩

### សម្បត្តិនិងការសង្វាតទ្រព្យលោកនេះដោយលោកលន់

356- قَالَ رَسُولُ اللَّهِ (ص) : مَنْ اسْتَوَى يَوْمَهُ فَهُوَ مَعْبُودٌ

بحار الأنوار/173/71

៣៥៦. រ៉ស៊ូលុលឡោះហ្គ័រ صلوات الله عليه والسلام មានវចនៈថា៖ "អ្នកណាដែលជីវភាពរស់នៅពីថ្ងៃជាប់ៗគ្នានោះស្មើគ្នា (ដោយពុំមានកំណើនអ៊ីម៉ាន់) អ្នកនោះនឹងខាតបង់ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧១ ទំព័រ១៧៣

357- قَالَ الْإِمَامُ الْكَاسِمُ (ع) : مَثَلُ الدُّنْيَا مَثَلُ مَاءِ الْبَحْرِ كُلَّمَا شَرِبَ مِنْهُ الْعَطْشَانُ زَادَ عَطْشًا حَتَّى يَفْتَلَهُ

بحار الأنوار/311/78

៣៥៧. អ៊ីម៉ាំ អាល់ កាស៊ីម صلوات الله عليه والسلام មានវចនៈថា៖ "លោកនេះប្រៀបបាននឹងទឹកទន្លេ អ្នកណាផឹកវាច្រើនណាស់ អ្នកនោះកាន់តែស្រែកណាស់ ទាល់តែស្លាប់នឹងទឹកនោះ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧៨ ទំព័រ៣១១

358- قَالَ الْإِمَامُ عَلِيُّ بْنُ مُحَمَّدٍ الْهَادِي (ع) : النَّاسُ فِي الدُّنْيَا بِالْأَمْوَالِ وَ فِي الْآخِرَةِ بِالْأَعْمَالِ

بحار الأنوار/368/78

៣៥៨. អ៊ីម៉ាំ អុលី ប៊ីន មូហាំម៉ាដូ អាល់ ហ្គាឌី صلوات الله عليه والسلام មានវចនៈថា៖ "ក្នុងលោកនេះ គេគោរពមនុស្សព្រោះតែមានទ្រព្យសម្បត្តិ ឯលោកមុខដោយសារតែមានទង្វើល្អប្រពៃ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៧៨ ទំព័រ៣៦៨

359- قَالَ رَسُولُ اللَّهِ (ص) : هَلَاكُ نِسَاءِ أُمَّتِي فِي الْأَمْزِنِ الذَّهَبِ وَالثِّيَابِ الرَّقَاقِ وَ هَلَاكُ رِجَالِ أُمَّتِي فِي تَرْكِ الْعِلْمِ وَ جَمْعِ الْمَالِ

مجموعة ورام

៣៥៩. រ៉ស៊ូលុលឡោះហ្គ័រ صلوات الله عليه والسلام មានវចនៈថា៖ "មហន្តរាយរបស់ស្ត្រីនៃសហគមន៍ខ្ញុំ صلوات الله عليه والسلام នៅលើវត្ថុពីរគឺ៖ មាស និងសំលៀកបំពាក់មិនរាបសា ឥតអៀនខ្មាស់ ។ ឯមហន្តរាយរបស់បុរសនៃសហគមន៍ខ្ញុំ صلوات الله عليه والسلام នៅលើការបោះបង់ចោលការចេះដឹង និងការសង្វាតប្រមូលទ្រព្យ ។"

ប្រជុំហាឌីស រ៉ាវរម

### លោកមិនបិតថេរ ការទាក់ទាញនិងពិសពុលរបស់វា



360- قَالَ رَسُولُ اللَّهِ (ص) : ... إِذَا حُمِلَ الْمَيِّتُ عَلَى نَعْشِهِ زُفِرَ رُوحُهُ فَوْقَ النَّعْشِ وَ هُوَ يُنَادِي: يَا أَهْلِي وَ يَا وُلْدِي لَا تَلْعَبَنَّ بِكُمْ الدُّنْيَا كَمَا لَعَبْتُ بِي فَحَمَعْتُ الْمَالَ مِنْ حِلِّهِ وَ غَيْرَ حِلِّهِ ثُمَّ حَلَفْتُهُ لِعَيْرِي فَأَلْمَهْنَا لَهُ وَالتَّبِعَهُ عَلَيَّ فَاحْذَرُوا مِثْلَ مَا حَلَّ بِي

بحار الأنوار/161/6

៣៦០. វិស្វលុលឡោះហ្ន៎<sup>صلوات الله عليه وآله</sup> មានវចនៈថា៖ "ពេលគេលើកម៉ាយិត ដែលនៅលើគ្រែ ដែលទៅ វិញ្ញាណរបស់ម៉ាយិតនោះដើរតាម ហើយសោកស្តាយដោយពោលថា៖ "ឱកូនៗនិងញាតិរបស់ខ្ញុំអើយ ចូរប្រយ័ត កុំបណ្តោយឲ្យលោកនេះឆបោកពួកអ្នកដូចវាបាន ឆបោកខ្ញុំឡើយ ។ ខ្ញុំបានប្រមែប្រមូលទ្រព្យ មិនថាឡើយវាត្រឹមត្រូវតាមច្បាប់សាសនាឬមិនត្រឹមត្រូវនោះឡើយ ហើយខ្ញុំក៏បានទុក វាឲ្យអ្នកដទៃ ។ ពេលនេះ គេចោលខ្ញុំឲ្យនៅជាមួយបន្ទុកធ្ងន់របស់វា ឯពួកគេវិញសប្បាយរីករាយជាមួយលទ្ធផលរបស់វា ។ ដូច្នេះ ចូរចៀសវាងកុំឲ្យដូចខ្ញុំឡើយ ។"

បីប្តារុល អានវាវ ក្បាលទី ៦ ទំព័រ១៦១

361- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : لَوْ رَأَى الْعَبْدُ أَحَلَّهُ وَ سُرْعَتَهُ إِلَيْهِ لَابْعَضَ الْأَمَلَ وَ طَلَبَ الدُّنْيَا

بحار الأنوار/166/73

៣៦១. អ៊ីម៉ា អាមីរុល មុមីនីន អូលី<sup>صلوات الله عليه وآله</sup> មានវចនៈថា៖ "បើមនុស្សដឹងពេលស្លាប់របស់ខ្លួន ហើយឃើញថាវាកំពុងឆ្ពោះមកកាន់គេ យ៉ាងលឿន អ្នកនោះនឹងស្អប់ខ្ពើមលោកនេះ និងសេចក្តីសង្ឃឹមរបស់វា យ៉ាងពិតប្រាកដ ។"

បីប្តារុល អានវាវ ក្បាលទី ៧៣ ទំព័រ១៦៦

362- قَالَ الْإِمَامُ الْكَاظمُ (ع) : مِثْلُ الدُّنْيَا مِثْلُ الْحَيَّةِ مَسُّهَا لَيْبٌ وَ فِي جَوْفِهَا أَسَمٌ الْقَاتِلُ يَحْدَرُهَا الرَّجَالُ دَوُّوا الْعُقُولَ وَ يَهْوِي إِلَيْهَا الصَّبِيَّانَ بِأَيْدِيهِمْ

بحار الأنوار/311/78

៣៦២. អ៊ីម៉ា កាស្ទឹម<sup>صلوات الله عليه وآله</sup> មានវចនៈថា៖ "លោកនេះប្រៀបបាននឹងពស់ដែលទន់លូតល្ងន់នៅពេលស្លាប់វា តែមានពិសកំណាចនៅ ខាងក្នុង ។ អ្នកមានសតិបញ្ញាចៀសវាងពីវា តែក្មេងៗស្រឡាញ់វា និងចូលចិត្តចាប់វានឹងដៃ ។"

បីប្តារុល អានវាវ ក្បាលទី ៧៨ ទំព័រ៣១១

363- قَالَ الْإِمَامُ الصَّادِقُ (ع) : حُبُّ الدُّنْيَا رَأْسُ كُلِّ خَطِيئَةٍ

الكافي/315/2

៣៦៣. អ៊ីម៉ា ស្វឌ្និក្ខិ<sup>صلوات الله عليه وآله</sup> មានវចនៈថា៖ "ស្នេហានៃលោកនេះមិនបិតថេរទេ ដើមហេតុនៃបាបធម៌ទាំងពួង ។"

អាល់ កាហ្វីយ៍ ក្បាលទី ២ ទំព័រទី ៣១៥

### ការលង់ខ្លួនក្នុងការបោកបញ្ឆោតរបស់លោកនេះ

364- قَالَ الْإِمَامُ الْحُسَيْنُ (ع) : إِنَّ النَّاسَ عَيْبُ الدُّنْيَا وَالِدَيْنُ لِعَقُّ عَلَى أَلْسِنَتِهِمْ يَحُوطُونَهُ مَا دَرَّتْ مَعَايِشُهُمْ فَإِذَا مُحْصُوا بِالْبَلَاءِ قَلَّ الدَّيَانُونَ

بحار الأنوار/117/78

៣៦៤. អ៊ីម៉ា អាល់ ហ្វីសៃនី<sup>صلوات الله عليه وآله</sup> មានវចនៈថា៖ "ពិតណាស់ មនុស្សជាទាសៈរបស់លោកនេះ ឯសាសនារបស់ពួកគេមានជម្រៅ សើៗ នៅលើអណ្តាតតែប៉ុណ្ណោះ ។ ពេលណាមានប្រយោជន៍ដល់ខ្លួន ពេលនោះទើបពួកគេយកចិត្តទុកដាក់នឹងសាសនា ។ ពេល ពួកគេត្រូវដាក់ពិសោធន៍ អ្នកជឿស្រឡាញ់ពិតប្រាកដមានតែបន្តិចបន្តួចប៉ុណ្ណោះ ។"

365- قَالَ الْإِمَامُ الْمُحْتَبَى (ع) : عَجِبْتُ لِمَنْ يَتَفَكَّرُ فِي مَا كُؤِلِهِ كَيْفَ لَا يَتَفَكَّرُ فِي مَعْفُوْلِهِ، فَيَحْتَبُّ بَطْنَهُ مَا يُؤْذِيهِ وَ يُؤَدِّعُ صَدْرَهُ مَا يُؤْذِيهِ

سفينه البحار/84/2

៣៦៥. អ៊ីម៉ាំ ហ្គាសាន់ អាស់ មុច្ឆតាតា <sup>صلوات الله عليه</sup> មានវចនៈថា៖ "ខ្ញុំឆ្ងល់នឹងមនុស្សដែលចេះរិះគិតអំពីអាហាររបស់ខ្លួន តែមិនរិះគិតអំពីអាហារនៃសតិបញ្ញារបស់ខ្លួនឡើយ ។ គេចៀសវាងអ្វីដែលធ្វើឲ្យមានអន្តរាយដល់ពោះគេ តែគេបែរជាបណ្តោយឲ្យសតិបញ្ញារបស់គេ ពោរពេញទៅដោយអ្វីដែលធ្វើឲ្យគេវិនាស ។"

សាហ្វីណាទុល បីប្បារុ ក្បាលទី ២ ទំព័រ៨៤

### សេចក្តីល្មោភនិងសេចក្តីសង្ឃឹមឥតខ្ចីមសារ

366- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : إِنَّ الْبُخْلَ وَالْحُبْنَ وَالْحِرْصَ عَرَائِزُ شَقِيٍّ يَجْمَعُهَا سُوءُ الظِّلِّ بِاللَّهِ

نهج البلاغه الرسالة/53

៣៦៦. អ៊ីម៉ាំ អាមីរុល មុមីនីន អាលី <sup>صلوات الله عليه</sup> មានវចនៈថា៖ "សេចក្តីកំណាញ់, សេចក្តីកំសាក, និងសេចក្តីល្មោភមានប្រភេទខុសគ្នា តែទាំងអស់នេះមានចំណុចមួយស្របគ្នា គឺត្រង់កន្លែងដែលគិតខុសអំពីអស់ឡោះហ្ន៎ <sup>عَدُوٌّ</sup> ។"

ណាស្ត់យុល-បាឡា ក្បាលទី ៥ លិខិត ៥៣

367- قَالَ الْإِمَامُ الصَّادِقُ (ع) : لَوْ أَنَّ لِابْنِ آدَمَ وَادِيَيْنِ يَسِيلَانِ دَهَبًا وَ فَضَّةً لَأَبْتَعِيَ إِلَيْهِمْ ثَالِثًا

من لا يحضره الفقيه/4/184

៣៦៧. អ៊ីម៉ាំ ស្វីឌីកូ <sup>صلوات الله عليه</sup> មានវចនៈថា៖ "បើកូនអាដាំណាម្នាក់មានភ្នំប្រាក់ពីរ អ្នកនោះនឹងបង់រកភ្នំទីបីមួយទៀត ។"

ម៉ាន ឡា យ៉ាស្ត់ខ្លួនហ៊ុល ហ្វាតិសូ ក្បាលទី ៤ ទំព័រ៤១៨

368- قَالَ الْإِمَامُ الصَّادِقُ (ع) : مَنْ تَعَلَّقَ قَلْبُهُ بِالدُّنْيَا تَعَلَّقَ قَلْبُهُ بِثَلَاثٍ حِصَالٍ: هُمْ لَا يُعْفَى وَ أَمَلٌ لَا يُدْرِكُ وَ رَجَاءٌ لَا يَنَالُ

الكافي/2/320

៣៦៨. អ៊ីម៉ាំ ស្វីឌីកូ <sup>صلوات الله عليه</sup> មានវចនៈថា៖ "អ្នកណាដែលមានចិត្តចងជាប់នឹងលោកនេះ អ្នកនោះជាខ្ញុំរបស់ប្រការបីគឺ៖ សេចក្តីសោកសៅឥតទីបញ្ចប់, សេចក្តីបង់ប្រាថ្នាមិនចេះផ្អែកឆ្លង, និងសេចក្តីសង្ឃឹមឥតខ្ចីមសារ ។"

អាស់ កាហ្វីយ័ ក្បាលទី ២ ទំព័រទី ៣២០

369- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : كَمْ مِنْ شَقِيٍّ حَضَرَهُ أَجَلُهُ وَ هُوَ مُجِدِّ فِي الطَّلَبِ

غرر الحكم/240

៣៦៩. អ៊ីម៉ាំ អាមីរុល មុមីនីន អាលី <sup>صلوات الله عليه</sup> មានវចនៈថា៖ "មានជនរងទុក្ខប៉ុន្មានមកហើយ ដែលសេចក្តីស្លាប់កំពុងខិតចូលមករកខ្លួននោះ ពួកគេកំពុងស្ថិតនៅក្នុងការស្វែងរកទ្រព្យ ។"

គួររុលហ្វីកាំ ទំព័រ ២៤០

# ភាពក្រអឺតក្រអោងនិងបូកខែង

370- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : لَا تَسْتَبِدَّ بِرَأْيِكَ فَمَنْ اسْتَبَدَّ بِرَأْيِهِ هَلَكَ

443/تصنيف غرر الحكم

៣៧០. អ៊ីម៉ាំ អាមីរុល មុមីនីន អាលី صلوات الله عليه والسلام មានវចនៈថា៖ "ចូរកុំមាន៖ (យកតាមតែគំនិតខ្លួន) ពីព្រោះមនុស្សប្រភេទនេះរមែងជួបប្រទះវិនាស ។"

តាស្តីនីហូ គួររុលហ្គីកាំ ទំព័រ៤៤៣

371- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : مَنْ كَانَ عِنْدَ نَفْسِهِ عَظِيمًا كَانَ عِنْدَ اللَّهِ حَقِيرًا

308/تصنيف غرر الحكم

៣៧១. អ៊ីម៉ាំ អាមីរុល មុមីនីន អាលី صلوات الله عليه والسلام មានវចនៈថា៖ "អ្នកណាទុកខ្លួនឯងជាធំ អ្នកនោះតូចតាចបំផុតសម្រាប់ អល់ឡោះហ្គីកាំ ។"

តាស្តីនីហូ គួររុលហ្គីកាំ ទំព័រ៣០៨

372- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : أَهْلَكَ النَّاسُ ائْتَانِ: خَوْفُ الْفَقْرِ وَ طَلْبُ الْفَخْرِ

بحار الأنوار/39/72

៣៧២. អ៊ីម៉ាំ អាមីរុល មុមីនីន អាលី صلوات الله عليه والسلام មានវចនៈថា៖ "វត្ថុពីរធ្វើឲ្យមនុស្សពើបលើវិនាសគឺ៖ ការខ្លាចក្រ, និងការព្យាយាមស្វែងរកសេចក្តីធំធើងដោយក្រអឺតក្រអោង ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្សាលទី ៧២ ទំព័រ៣៩

373- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : إِيَّاكَ وَالْإِعْجَابَ وَحُبَّ الْإِطْرَاءِ فَإِنَّ ذَلِكَ مِنْ أَوْثَقِ فُرُصِ الشَّيْطَانِ

غرر الحكم/298

៣៧៣. អ៊ីម៉ាំ អាមីរុល មុមីនីន អាលី صلوات الله عليه والسلام មានវចនៈថា៖ "អ្នកគប្បីចៀសវាងការស្ងើចខ្លួនឯង, ការទុកចិត្តខ្លួនឯងថាជារបស់, និងការស្រឡាញ់ការសរសើរហួសប្រមាណ ពីព្រោះនេះជាការបើកឱកាសមួយឲ្យស្រីស្រី ។"

គួររុលហ្គីកាំ ទំព័រ២៩៨

374- قَالَ الْإِمَامُ الصَّادِقُ (ع) : لَا يَدْخُلُ الْجَنَّةَ مَنْ فِي قَلْبِهِ مِثْقَالُ ذَرَّةٍ مِنْ كِبْرٍ

الكافي/310/2

៣៧៤. អ៊ីម៉ាំ ស្វ័ឌីក្លី صلوات الله عليه والسلام មានវចនៈថា៖ "អ្នកណាមានភាពច្រឡោងខាមក្នុងចិត្តទោះបីតិចតួច គេនឹងមិនអនុញ្ញាតឲ្យអ្នកនោះចូលបារសួគ៌ទេ ។"

អាល់ កាហ្វីយ៍ ក្សាលទី ២ ទំព័រទី ៣១០

## ការចេះប្រមាណក្នុងសេដ្ឋកិច្ច

375- قَالَ الْإِمَامُ الصَّادِقُ (ع) : ضَمِنْتُ لِمَنْ اقْتَصَدَ أَنْ لَا يَفْتَقِرَ

៣៧៥. អ៊ីម៉ា ស្រីខ្លីក្នុង صلوات الله عليه والسلام មានវចនៈថា៖ "ខ្ញុំធានាថា អ្នកណាសន្សំសំចៃ អ្នកនោះមិនទំលក្រទេ ។"

ប៊ីហ្គារុល អាន់វ៉ារ ក្បាលទី ៧១ ទំព័រ៣៤៦

376- قَالَ الْإِمَامُ أَمِيرَ الْمُؤْمِنِينَ عَلِيُّ (ع) : رَأْسُ السِّيَاسَةِ اسْتِعْمَالُ الرَّفْقِ

غُرر الحكم/182

៣៧៦ អ៊ីម៉ា អាមីរុល មុមីនីន អ្នកលើ صلوات الله عليه والسلام មានវចនៈថា៖ "ការអនុវត្តន៍ដែលប្រសើរបំផុតគឺការមានមេត្តាករុណា ។"

គ្រូរុលហ្គីកាំ ទំព័រ១៨២

377- قَالَ الْإِمَامُ أَمِيرَ الْمُؤْمِنِينَ عَلِيُّ (ع) : مَا فَوْقَ الْكَفَافِ إِسْرَافٌ

مستدرک الوسائل/271/15

៣៧៧. អ៊ីម៉ា អាមីរុល មុមីនីន អ្នកលើ صلوات الله عليه والسلام មានវចនៈថា៖ "(ការប្រើប្រាស់) អ្វីដែលលើសពីសេចក្តីត្រូវការជាការខ្លះខ្លាយ ។"

មុសតាដ្ឋរ៉ក់ អាល់-វ៉ាសាអ៊ីល ក្បាល១៥ ទំព័រ២៧១

378- قَالَ الْإِمَامُ الْكَاطِمُ (ع) : لَوْ أَنَّ النَّاسَ قَصَدُوا فِي الْمَطْعَمِ لَأَسْتَقَامَتْ أَبْدَانُهُمْ

بحار الأنوار/334/66

៣៧៨. អ៊ីម៉ា អាល់ កាត្រឹម صلوات الله عليه والسلام មានវចនៈថា៖ "បើមនុស្សមានទម្លាប់ទប់ខ្លួនក្នុងការបរិភោគ រាងកាយរបស់ពួកគេនឹងមាំទាំ ។"

ប៊ីហ្គារុល អាន់វ៉ារ ក្បាលទី ៦៦ ទំព័រ៣៣៤

379- قَالَ رَسُولُ اللَّهِ (ص) : مَا مِنْ أَحَدٍ يَمُرُّ بِمَقْبَرَةٍ إِلَّا وَ أَهْلُ الْمَقْبَرَةِ يُنَادُونَ: يَا غَافِلٌ! لَوْ عَلِمْتَ مَا عَلِمْنَا لَدَابَ لَحْمِكَ عَلَى حَسَدِكَ

ارشادالقلوب

៣៧៩. រ៉ស្មីលុលឡោះហ្គី صلوات الله عليه وآله មានវចនៈថា៖ "ពុំមានអ្នកណាមួយដើរកាត់ស្នូសាន ដោយពុំមានអ្នកណាស្រែកប្រាប់ក្រៅពីសព ស្រែកប្រាប់អ្នកនោះឡើយថា៖ "ឱអ្នកភ្លេចខ្លួនអើយ! បើសិនពួកអ្នកដឹងនូវអ្វីដែលយើងដឹង ពិតណាស់ ឈាមរបស់ពួកអ្នកនឹងកក មួយរំពេច ។"

អៀរស្តាខុលតូលូប

## ប្រឹក្សា

380- قَالَ رَسُولُ اللَّهِ (ص) : إِذَا كَانَ أَمْرًاؤُكُمْ حَيَارًاؤُمْ وَ أَعْيَاؤُكُمْ سُمَحَائِكُمْ وَ أَمْرُكُمْ سُورَى بَيْنَكُمْ فَظَهَرُ الْأَرْضِ خَيْرٌ لَكُمْ مِنْ بَطْنِهَا، وَ إِذَا كَانَ أَمْرًاؤُكُمْ شَرَارًاؤُمْ وَ أَعْيَاؤُكُمْ بُخَلَاءِؤُمْ وَ لَمْ تَكُنْ أَمْرُكُمْ سُورَى بَيْنَكُمْ فَبَطْنُ الْأَرْضِ خَيْرٌ لَكُمْ مِنْ ظَهْرِهَا

منهج الصادقين/373/2

៣៨០. រ៉ស្មីលុលឡោះហ្គី صلوات الله عليه وآله មានវចនៈថា៖ "បើអ្នកដឹកនាំរបស់អស់លោកជាអ្នកធ្វើល្អក្នុងចំណោមអស់លោក បណ្តាអ្នកមាន របស់អស់លោកមកពីចំពូកអ្នកចិត្តល្អក្នុងចំណោមអស់លោក ហើយកិច្ចការរបស់អស់លោកប្រព្រឹត្តិទៅដោយប្រឹក្សាគ្នារវាងអស់ លោក ។ ដូច្នោះ ការរស់នៅលើផែនដីប្រសើរសម្រាប់អស់លោកជាងរស់នៅក្រោមផែនដី ។ តែបើនាយករបស់អស់លោកជា

មនុស្សអាក្រក់ក្នុងចំណោមអស់លោក បណ្តាអ្នកមានរបស់អស់លោកមកពីចំពួកអ្នកកំណាញ់ ក្នុងចំណោមអស់លោក ហើយកិច្ចការរបស់អស់លោកនឹងប្រព្រឹត្តិទៅដោយពុំមានប្រឹក្សាគ្នារវាងអស់លោកឡើយ ។ ដូច្នោះ នៅក្រោមដីប្រសើរសម្រាប់អស់លោក ជាជាងនៅលើផែនដី ។"

ម៉ានហ្គាយ្យូស្ត ឆ្នាំឌីគីន ក្បាលទី ២ ទំព័រទី ៣៧៣

381- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : مَنْ شَاوَرَ دَوِي الْعُقُولِ اسْتَضَاءَ بِأَنْوَارِ الْعُقُولِ

غرر الحكم/336

៣៨១. អ៊ីម៉ាំ អាមីរុល មុមីនីន អ្នកលើសលាម មានវចនៈថា៖ "អ្នកណាពិភាក្សាជាមួយអ្នកមានសតិបញ្ញា អ្នកនោះស្វែងរករស្មីនៃសម្បជញ្ញៈ ។"

គួររុលហ្គីកាំ ទំព័រ៣៣៦

382- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : مَنْ شَاوَرَ دَوِي الْأَلْبَابِ دَلَّ عَلَى الرَّشَادِ، وَ نَالَ التُّصَحَّحَ مِمَّنْ قَبْلَهُ

بحار الأنوار/105/75

៣៨២. អ៊ីម៉ាំ អាមីរុល-មុមីនីន អ្នកលើសលាម មានវចនៈថា៖ "អ្នកណាពិភាក្សាជាមួយអ្នកចេះដឹង អ្នកនោះស្វែងរកនូវពន្លឺប្រាជ្ញាដើម្បីឈ្ងុងយល់ដោយពន្លឺនោះ (នឹងបានស្គាល់សេចក្តីពិតពីសេចក្តីមិនពិត) ។"

383- قَالَ رَسُولُ اللَّهِ (ص) : مَا شَقَى عَبْدٌ قَطُّ بِمَشْوَرَةٍ وَمَا سَعَدَ بِاسْتِغْنَاءٍ بِرَأْيٍ

نهج الفصاحة/533

៣៨៣. រស្មីលុលឡោះប្តាំ មានវចនៈថា៖ "ពុំមានអ្នកណាភ្លាយទៅជាអ្នករងទុក្ខដោយសារការពិភាក្សាត្រិះរិះឡើយ ហើយក៏ពុំមានអ្នកណាបានទទួលសេចក្តីសុខដោយសារមាន៖ តាមតែការយល់ឃើញរបស់ខ្លួនឯងនោះឡើយ ។"

ណាស្ត់យ្យូល-ហ្គាយ្យូស្ត ក្បាលទី ៥ ទំព័រ ៥៣៣

### ការឧស្សាហ៍និងការខ្ជិលច្រអូស

384- قَالَ رَسُولُ اللَّهِ (ص) : الْعِبَادَةُ سَبْعُونَ جُزْءًا أَفْضَلُهَا طَلَبُ الْحَالِلِ

التهديب/324/6

៣៨៤. រស្មីលុលឡោះប្តាំ មានវចនៈថា៖ "អ្វីបាផ្លាស្ត់មានចិតសិបសាខា តែសាខាដែលប្រសើររបំផុតគឺការប្រកបអាជីពដែលប្តាំឡាស់ ។"

អាត់តាស្ត់ស្តីប ក្បាលទី ៦ ទំព័រទី ៣២៥

385- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : هَيْهَاتَ مِنْ نَيْلِ السَّعَادَةِ السُّكُونُ إِلَى الْهَوَانِ وَالْبَطَالَةِ

غرر الحكم/197

៣៨៥. អ៊ីម៉ាំ អាមីរុល មុមីនីន អ្នកលើសលាម មានវចនៈថា៖ "ពុំមានផ្លូវឈោងចាប់វិបុលភាពបានដោយការខ្ជិលច្រអូសឡើយ ។"

គួររុលហ្គីកាំ ទំព័រ១៩៧

بحار الأنوار/175/78

៣៨៦. អ៊ីម៉ាំ អាល់ បាក្យែរ صلوات الله عليه មានវចនៈថា៖ "ចូរចៀសវាងភាពខ្ជិលច្រអូសនិងទោមនស្ស ព្រោះទាំងពីរនេះជាគន្លឹះនៃបាបធម៌ ។"

បីប្បារុល អាន់វ៉ា ក្បាលទី ៧៨ ទំព័រ១៧៥

387- قَالَ رَسُولُ اللَّهِ (ص) : رَوَى أَنَسُ بْنُ مَالِكٍ أَنَّ رَسُولَ اللَّهِ (ص) لَمَّا أَقْبَلَ مِنْ عَزْوَةِ تَبُوكَ اسْتَقْبَلَهُ سَعْدُ الْأَنْصَارِيِّ فَصَافَحَهُ النَّبِيُّ (ص) ثُمَّ قَالَ لَهُ: مَا هَذَا الَّذِي أَكْتَبَ يَدَيْكَ؟ قَالَ: يَا رَسُولَ اللَّهِ أَضْرِبُ بِالْمَرِّ وَالْمَسْحَاةِ فَأَنْفِقُهُ عَلَى عِيَالِي فَقَبَّلَ يَدَهُ رَسُولُ اللَّهِ (ص) وَ قَالَ: هَذِهِ يَدٌ لَا تَمْسُهَا النَّارُ

أسد الغابة/269/2

៣៨៧. លោក អាណាស់ ប៊ីន ម៉ាលិក បានថ្លែងថា៖ "ពេលវ័ស្វិលុលឡោះហ្គ័រ صلوات الله عليه បានត្រឡប់ពីសមរក្ខមិ តាប៊ុក វិញដោយមានលោក សាក្កុដ្ឋី អាល់ អាន់ស្វីរី ចេញទៅទទួល ។ វ័ស្វិលុលឡោះហ្គ័រ صلوات الله عليه បានចាប់ដៃលោកហើយបានសួរលោកថា៖ "ម្តេចបានជាដៃអ្នកក្រិនដូច្នេះ?" លោកបានតបថា៖ "វ័ស្វិលុលឡោះហ្គ័រអើយ ខ្ញុំប្រើដៃនេះធ្វើការនឹងខ្សែពួរ និងកាប់គាស់ដីកដី ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ ។" វ័ស្វិលុលឡោះហ្គ័រ صلوات الله عليه បានថ្លែងដៃលោកហើយមានវចនៈថា៖ "នេះគឺដៃដែលភ្លើងនរកមិនឆាបឆេះឡើយ ។"

អ៊ុសខុល កុំបាសុ ក្បាលទី ២ ទំព័រទី ២៦៩

### ការធ្វើពលីកម្មនិងអ្នកធ្វើពលីកម្មជីវិត

388- قَالَ رَسُولُ اللَّهِ (ص) : فَوْقَ كُلِّ بَرٍّ بَرٌّ حَتَّى يُقْتَلَ الرَّجُلُ فِي سَبِيلِ اللَّهِ عَزَّ وَ جَلَّ فَلَيْسَ فَوْقَهُ بَرٌّ

بحار الأنوار/10/100

៣៨៨. វ័ស្វិលុលឡោះហ្គ័រ صلوات الله عليه មានវចនៈថា៖ "លើសេចក្តីល្អនៅមានសេចក្តីល្អមួយទៀត លុះត្រាអ្នកមានសទ្ធាណាត្រូវស្លាប់លើផ្លូវអល់ឡោះហ្គ័រ صلوات الله عليه ព្រះដ៏មានមហិទ្ធិបូជ្ជ និងដ៏រុងរឿង ។ ដូច្នោះ ពុំមានអ្វីប្រសើរលើសពីនោះឡើយ ។"

បីប្បារុល អាន់វ៉ា ក្បាលទី ១០០ ទំព័រ១០

389- قَالَ الْإِمَامُ الصَّادِقُ (ع) : مَنْ قُتِلَ فِي سَبِيلِ اللَّهِ لَمْ يُعْرِفْهُ اللَّهُ شَيْئًا مِنْ سَيِّئَاتِهِ

الكاظمي/54/5

៣៨៩. អ៊ីម៉ាំ កាដ្យឹម صلوات الله عليه មានវចនៈថា៖ "អ្នកណាស្លាប់នៅលើផ្លូវអល់ឡោះហ្គ័រ صلوات الله عليه ព្រះអង្គនឹងមិនឲ្យអ្នកនោះ ជ្រាបអំពីបណ្តាបាបរបស់គេទេ ។"

អាល់កាហ្វី ក្បាលទី ៥ ទំព័រ ៥៥

390- قَالَ رَسُولُ اللَّهِ (ص) : ... وَالَّذِي نَفْسِي بِيَدِهِ لَوْ أَنَّ أَهْلَ السَّمَاوَاتِ وَالْأَرْضِ اجْتَمَعُوا عَلَى قَتْلِ مُؤْمِنٍ أَوْ رَضُوا بِهِ لَأَدْخَلَهُمُ اللَّهُ فِي النَّارِ

بحار الأنوار/149/75

៣៩០. វ័ស្វិលុលឡោះហ្គ័រ صلوات الله عليه មានវចនៈថា៖ "សូមស្ស្គចំពោះអ្នកក្តាប់ជីវិតខ្ញុំក្នុងដៃ ប្រសិនបើបណ្តាអ្នកនៅលើជាន់មេឃ និងដែនដី រួមគ្នាសម្លាប់អ្នកមានសទ្ធា ឬពេញចិត្តធ្វើការនោះ ពិតណាស់ អល់ឡោះហ្គ័រ صلوات الله عليه នឹងដាក់ពួកគេទៅក្នុងភ្លើងនរក ។"

391- قَالَ رَسُولُ اللَّهِ (ص) : مَا مِنْ قَطْرَةٍ أَحَبُّ إِلَى اللَّهِ عَزَّ وَجَلَّ مِنْ قَطْرَةٍ دَمٍ فِي سَبِيلِ اللَّهِ

وسائل الشيعة/14/15

៣៩១. រ៉ស្វីលុលឡោះហ្គ័រ عليه السلام មានវចនៈថា៖ "ពុំមានតំណក់អ្វីដែលគាប់ព្រះហឫទ័យ អល់ឡោះហ្គ័រ رحم ព្រះដ៏មានមហិទ្ធិប្រទ្ធិ និងដ៏រុងរឿង ជាងតំណក់ឈាមដែលស្រក់លើផ្លូវអល់ឡោះហ្គ័រ رحم ឡើយ ។"

វ៉ាសាអ៊ុលុស្ត ឡ្លីអាល់ ក្បាលទី ១៥ ទំព័រ១៤

### ការរង់ចាំអ៊ីម៉ាម៉ាស្ត័រ និងរដ្ឋបាលយុត្តិធម៌របស់ព្រះអង្គ عجل الله فرجه

392- قَالَ رَسُولُ اللَّهِ (ص) : الْمَهْدِيَّ مِنْ عِزَّتِي مِنْ وُلْدِ فَاطِمَةَ

سنن أبي داود/107/4

៣៩២. រ៉ស្វីលុលឡោះហ្គ័រ عليه السلام មានវចនៈថា៖ "អាល់-ម៉ាស្ត័រ ជាសាលាហិតរស់ខ្ញុំដែលមកពីកូនចៅរបស់ហ្វាទីម៉ា عليها السلام ។"

ស៊ុណាន់ អាច្វី ដូរដូ ក្បាលទី ៤ ទំព័រ ១០៧

393- قَالَ رَسُولُ اللَّهِ (ص) : طُوبَى لِمَنْ أَدْرَكَ قَائِمَ أَهْلِ بَيْتِي وَ هُوَ مُتَّقِدٌ بِهِ قَبْلَ قِيَامِهِ، يَتَوَلَّى وَلِيِّهُ وَ يَتَّبِعُهُ مِنْ عَدُوِّهِ وَ يَتَوَلَّى الْأَيْمَةَ الْهَادِيَةَ مِنْ قَبْلِهِ، أَوْلِيكَ رُفَعَائِي وَ دُوُوا وَدِّي وَ مَوَدِّي وَ أَكْرَمُ أُمَّتِي عَلَيَّ

بحار الأنوار/129/52

៣៩៣. រ៉ស្វីលុលឡោះហ្គ័រ عليه السلام មានវចនៈថា៖ "សុភមង្គលបានលើអ្នកណាដែលបានជួបនឹង ក្លឹអ៊ីម នៃអាស្ត័រលុលបៃត័របស់ខ្ញុំ និងធ្វើតាមគេមុនគេលេចឡើង ។ គេនោះនឹងស្រឡាញ់អ្នកតាមគេ និងស្អប់សត្រូវរបស់គេ និងទទួលស្គាល់អ្នកនាំមុខនៃបណ្តាអ៊ីម៉ា មុនគេមកដល់ ។ ជនទាំងនេះជាមិត្តរបស់ខ្ញុំ عليه السلام និងជាអ្នកស្មោះត្រង់ជាងគេក្នុងសហគមន៍របស់ខ្ញុំ عليه السلام ដែលខ្ញុំ عليه السلام លើកតំកើងជាទីបំផុត ។"

បីប្បារុល អាន់រ៉ា ក្បាលទី ៥២ ទំព័រ១២៩

394- قَالَ رَسُولُ اللَّهِ (ص) : يَبْعَثُ اللَّهُ رَجُلًا مِنْ عِزَّتِي مِنْ أَهْلِ بَيْتِي فَيَمْلَأُ بِهِ الْأَرْضَ قِسْطًا كَمَا مِلَيْتَ ظُلْمًا وَ جَوْرًا

المصنف/371/11

៣៩៤. រ៉ស្វីលុលឡោះហ្គ័រ عليه السلام មានវចនៈថា៖ "អល់ឡោះហ្គ័រ رحم នឹងឲ្យបុរសម្នាក់លេចឡើងពីសាលាហិតរបស់ខ្ញុំ عليه السلام ចេញមកពីអាស្ត័រលុលបៃត័របស់ខ្ញុំ عليه السلام ។ ផែនដីនឹងពោរពេញដោយយុត្តិធម៌ដោយសារគេម្នាក់ صلوات الله عليه والسلام នេះ ដូចដែលវាធ្លាប់ពោរពេញទៅដោយអយុត្តិធម៌និងការសង្កត់សង្កិនកាលពីមុន ។"

អាល់-មុស្តាណាហ្វ ក្បាលទី ១១ ទំព័រ ៣៧១

395- قَالَ رَسُولُ اللَّهِ (ص) : مَنْ مَاتَ وَلَمْ يَعْرِفْ إِمَامَ زَمَانِهِ مَاتَ مِيتَةً جَاهِلِيَّةً

مسند احمد بن حنبل/83/2 و 446/3 و 96/4

صحيح البخاري/13/5 و صحيح مسلم/21/6 الرقم 1849

و 25 مصدرًا آخر من مصادر علماء العامة

៣៩៥. រស្មីលុលឡោះហ្នាំ<sup>صلوات الله عليه</sup> មានវចនៈថា៖ "អ្នកណាដែលស្លាប់ដោយមិនបានស្គាល់អីម៉ារបស់ខ្លួន រៀបបាននឹងអ្នកស្លាប់ក្នុង ភាពល្ងង់ខ្លៅ ។

មុសណាដូ អាស៊ីម៉ាដូ បឺន ហ្គាន់បាល់ ក្បាលទី ២ ទំព័រ ៨៣, ក្បាលទី ៣ ទំព័រ ៤៤៦, ក្បាលទី ៤ ទំព័រ ៩៦  
ស្ត្រីហ្គីស្ត អាល់-ចូខីរីយ៍ ក្បាលទី ២ ទំព័រ ១៣  
ស្ត្រីហ្គីស្ត មុសលីម ក្បាលទី ៦ ទំព័រ ២១, ហាឌីសលេខ ១៨៤៩  
និង ២៥ ទៀតដកស្រង់ពីគម្រោបនៃម របស់អ្នកប្រាជ្ញស៊ុននី

396- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : لَوْ قَدَ قَامَ قَائِمُنَا لَأَنْزَلَتِ السَّمَاءُ قَطْرَهَا، وَ لَأَخْرَجَتِ الْأَرْضُ نَبَاتَهَا، وَ لَذَهَبَتِ الشَّحَنَاءُ مِنْ قُلُوبِ الْعِبَادِ وَ اصْطَلَحَتِ السَّبَاعُ وَ الْبَهَائِمُ

بحار الأنوار/316/52

៣៩៦. អ៊ីម៉ា អាមីរុល មុមីនីន អុលី<sup>صلوات الله عليه</sup> មានវចនៈថា៖ "ពេលក្តីអីមររបស់យើងលេចឡើង មេឃនឹងបង្ហូរតំណក់ទឹកវាចុះមក ផែនដី នឹងឲ្យរុក្ខជាតិរបស់វាដុះឡើង អារិភាពនឹងរលាយបាត់ពីដួងចិត្តមនុស្ស សត្វសាហាវ និងសត្វព្រៃនឹងរស់នៅជាមួយគ្នាដោយសុខ សាន្ត ។"

បឺហ្គារុល អាន់រ៉ាវ ក្បាលទី ៥២ ទំព័រ៣១៦

397- عَنْ أَبِي الْحَارُودِ قَالَ: قُلْتُ لِأَبِي جَعْفَرٍ (ع): يَا بَنَ رَسُولِ اللَّهِ هَلْ تَعْرِفُ مَوَدِّيَ لَكُمْ وَانْقِطَاعِي إِلَيْكُمْ وَ مُوَالَاتِي إِيَّاكُمْ؟ قَالَ: فَقَالَ: نَعَمْ، قَالَ: فَقُلْتُ: فَإِنِّي أَسْأَلُكَ مَسْأَلَةً تُجِيبُنِي فِيهَا فَإِنِّي مَكْمُوفٌ الْبَصَرِ قَلِيلُ الْمَشْيِ وَلَا أَسْتَطِيعُ زِيَارَتَكُمْ كُلَّ حِينٍ قَالَ: هَاتِ حَاجَتَكَ، قُلْتُ: أَخْبِرْنِي بِدِينِكَ الَّذِي تَدِينُ اللَّهُ عَزَّوَجَلَّ بِهِ أَنْتَ وَ أَهْلُ بَيْتِكَ لِأَدِينَنَّ اللَّهُ عَزَّوَجَلَّ بِهِ، قَالَ: إِنْ كُنْتَ أَقْصَرْتَ الْخُطْبَةَ فَقَدْ أَعْظَمْتَ الْمَسْأَلَةَ، وَ اللَّهُ لَأُعْطِيَنَّكَ دِينِي وَ دِينَ آبَائِي الَّذِي تَدِينُ اللَّهُ عَزَّ وَ جَلَّ بِهِ: شَهَادَةٌ أَنْ لَا إِلَهَ إِلَّا اللَّهُ، وَ أَنَّ مُحَمَّدًا رَسُولُ اللَّهِ (ص)، وَ الْإِفْرَازَ بِحَاجَةٍ بِهِ مِنْ عِنْدِ اللَّهِ، وَالْوَلَايَةَ لَوْلِيَانَا وَ الْبِرَاءَةَ مِنْ عَدُوِّنَا، وَ التَّسْلِيمَ لِأَمْرِنَا، وَ انْتِظَارَ قَائِمِنَا، وَ الْإِحْتِهَادَ وَ الْوَرَعَ

الكاظمي/34/1

៣៩៧. សេចក្តីថ្លែងការណ៍ពី អាចូ អាល់ យ៉ាវដូ ថា៖ "ខ្ញុំបានសួរអ៊ីម៉ា បាភៀរ<sup>صلوات الله عليه</sup> ថា៖ "ឱបុត្ររបស់រស្មីលុលឡោះហ្នាំ<sup>صلوات الله عليه</sup> លោក បានប្រាប់អំពីសេចក្តីស្រឡាញ់ សេចក្តីស្មោះត្រង់របស់ខ្ញុំចំពោះលោកហើយមែនទេ?" លោកបានតបថា៖ "មែនហើយ ។" ខ្ញុំបាន ថ្លែងថា៖ "ខ្ញុំសូមសួរលោកមួយសំណួរ សូមលោកឆ្លើយខ្ញុំផងចុះ ព្រោះភ្នែកខ្ញុំខ្ចាក់ ដើរបានបន្តិចបន្តួច និងមិនអាចមកជួបលោក គ្រប់ពេលបានទេ ។" លោកតបថា៖ "ចូរអ្នកប្រាប់សេចក្តីត្រូវការរបស់អ្នកមកចុះ ។" ខ្ញុំបានសួរថា៖ "សូមលោកប្រាប់ឲ្យខ្ញុំប្រាប់អំពី ជំនឿរបស់លោក និងអ្នកអាស្តូលុលបែតរបស់លោកចំពោះ អល់ឡោះហ្នាំ<sup>عجل</sup>, ព្រះដ៏មានមហិទ្ធិបូទ្វិ និងជំរុងរឿង ដើម្បីខ្ញុំនឹងធ្វើ សក្ការៈចំពោះព្រះអង្គដែរ ។" លោកបានឆ្លើយថា៖ "ទោះបីសម្តីរបស់អ្នកខ្លីក៏ដោយ តែសំណួររបស់អ្នកធំធេងណាស់ ។ សូមសួរច ចំពោះ អល់ឡោះហ្នាំ<sup>عجل</sup> ខ្ញុំនឹងប្រាប់អ្នកឲ្យប្រាប់អំពីជំនឿរបស់ខ្ញុំ និងរបស់បុព្វបុរសរបស់ខ្ញុំ ដែលយើងធ្វើសក្ការៈ អល់ឡោះហ្នាំ<sup>عجل</sup>, ព្រះដ៏មានមហិទ្ធិបូទ្វិ និងជំរុងរឿងនោះ ។ នោះគឺ៖ ការប្តេជ្ញាចិត្តថាពុំមានព្រះផ្សេងពីអល់ឡោះហ្នាំ<sup>عجل</sup>, មូហ្គាំម៉ាដូ<sup>صلوات الله عليه</sup> ជាសាសនៈទូត របស់ អល់ឡោះហ្នាំ<sup>عجل</sup>, និងជឿលើវត្ថុដែលលោកបាននាំមកពី អល់ឡោះហ្នាំ<sup>عجل</sup>, ស្រឡាញ់យើងនិងបណ្តាអ្នកស្រឡាញ់និងគោរព យើង (អ្នកអាស្តូលុលបែត), ស្តាប់បណ្តាសត្រូវរបស់យើង, ទទួលស្គាល់គោលបំណងរបស់យើង, រង់ចាំនូវការលេចឡើងរបស់ ក្តីអីមររបស់យើង, មានសេចក្តីព្យាយាម និងមានជំនឿស្របគ្នាសាសនា ។"

អាល់កាហ្គីយ៍ ក្បាលទី ១ ទំព័រទី ៣៤

398- قَالَ الْإِمَامُ الْبَاقِرُّ (ع) : ... إِذَا قَامَ قَائِمُنَا وَضَعَ يَدَهُ عَلَى رُؤْسِ الْعِبَادِ فَحَمَعَ بِهِ عُقُولَهُمْ، وَ كَمَلَتْ بِهِ أَخْلَامَهُمْ، ثُمَّ مَدَّ اللَّهُ فِي أَبْصَارِهِمْ وَ أَسْمَاعِهِمْ حَتَّى لَا يَكُونَ بَيْنَهُمْ وَ بَيْنَ الْقَائِمِ حِجَابٌ يُرِيدُ أَنْ يُكَلِّمَهُمْ فَيَسْمَعُونَ، وَ يَنْظُرُونَ إِلَيْهِ وَ هُوَ فِي مَكَانِهِ!

يوم الخلاص/269



៣៩៨. អ៊ីម៉ា បាត្រូវ <sup>صلوات الله عليه والسلام</sup> មានវចនៈថា៖ "ពេលណាក្តីអ៊ីមរបស់យើងប្រាកដខ្លួនឡើង ដាក់ដៃលើក្បាលបណ្តាខ្ញុំ ពេលនោះលោក នឹងឲ្យប្រាជ្ញារបស់ពួកគេរីកចម្រើនឈ្លាសវៃឡើង និងឲ្យអំណត់និងសេចក្តីរវាងវៃរបស់ពួកគេសម្បូរគ្រប់គ្រាន់ ។ បន្ទាប់មក អស់ឡោះហ្ន៎ <sup>عليه</sup> នឹងឲ្យភ្នែកនិងត្រចៀករបស់ពួកគេមានអានុភាព ដើម្បីនឹងកុំឲ្យមានឧបសគ្គរវាងពួកគេនិងកូអ៊ីម កាលណាក្តីអ៊ីម ចង់និយាយជាមួយពួកគេ ពួកគេនឹងឮលោក ហើយនឹងមើលឃើញលោក ក្នុងពេលដែលលោកនៅឯកន្លែងលោកឯនោះ ។"

យ៉ាមុលខ័ណ្ឌស្តី ទំព័រ២៦៩

399- قَالَ الْإِمَامُ الصَّادِقُ (ع) : إِنَّ الْمُؤْمِنَ فِي زَمَانِ الْقَائِمِ، وَ هُوَ بِالْمَشْرِقِ، لَيَرَى أَخَاهُ الَّذِي هُوَ فِي الْمَغْرِبِ، وَ كَذَا الَّذِي فِي الْمَغْرِبِ يَرَى أَخَاهُ الَّذِي فِي الْمَشْرِقِ

بحار الأنوار/391/52

៣៩៩. អ៊ីម៉ា <sup>صلوات الله عليه والسلام</sup> ស្តីឱ្យមានវចនៈថា៖ "នាសម័យរបស់កូអ៊ីម បងប្អូនមុស្លិមនៅទិសខាងកើត នឹងមើលឃើញបងប្អូនមុស្លិមនៅ ទិសខាងលិច មើលឃើញគ្នាទៅវិញទៅមក អ្នកនៅទិសខាងលិចមើលឃើញបងប្អូនមុស្លិមរបស់គេដែលនៅឯទិសខាងកើត ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៥២ ទំព័រ៣៩១

### កំណត់

ពិតណាស់ វិធីនាំសារ ដូចជាផ្កាយរណប ទូរទស្សន៍ និងមធ្យោបាយប្រហាក់ប្រហែលគ្នាទៀត អាចជាមធ្យោបាយដ៏ស័ក្តិសិទ្ធ សម្រាប់យើងក្នុងការស្វែងយល់ហាឱសនេះ ថ្វីបើឧបករណ៍បច្ចេកទេសទាំងនេះពុំទាន់មាននៅឡើយនាកាលសម័យ ដែលពាក្យ ពេចន៍ទាំងនេះត្រូវបានចងក្រងឡើង ។

400- قَالَ الْإِمَامُ الصَّادِقُ (ع) : ... يَقِفُ بَيْنَ الرَّكْنِ وَالْمَقَامِ، فَيَصْرُخُ صَرْخَةً فَيَقُولُ: يَا مَعَاشَرَ نُبَّانِي، وَ أَهْلَ خَاصَّتِي، وَ مَنْ دَخَرَهُمُ اللَّهُ لِنُصْرَتِي قَبْلَ ظُهُورِي عَلَى وَجْهِ الْأَرْضِ: ائْتُونِي طَائِعِينَ! فَتَرُدُّ صَيْخَتَهُ عَلَيْهِمْ وَ هُمْ فِي مَحَارِبِهِمْ وَ عَلَى فُرْشِهِمْ فِي شَرْقِ الْأَرْضِ وَ غَرْبِهَا، فَيَسْمَعُونَهُ فِي صَيْحَةٍ وَاحِدَةٍ فِي أَذُنِ كُلِّ رَجُلٍ، فَيَجِئُونَ نَحْوَهَا، وَلَا يَمْضِي لَهُمْ إِلَّا كَلِمَةٌ بَصْرٍ حَتَّى يَكُونُوا كُلُّهُمْ بَيْنَ يَدَيْهِ (ع) بَيْنَ الرَّكْنِ وَ الْمَقَامِ

بحار الأنوار/7/53

៤០០. អ៊ីម៉ា <sup>صلوات الله عليه والسلام</sup> ស្តីឱ្យមានវចនៈថា៖ "គេ (អាល់-ម៉ាស៊ូម) នឹងឈរនៅឯ (កន្លែងជិតកាតុបៈហ៍) រវាងសសរនិងម៉ាកូម (អ៊ីបរហ្គីម) នឹងប្រកាសថា៖ "ឱអស់លោកអ្នកគាំទ្រខ្ញុំ និងប្រជារាស្ត្រដ៏ល្អរបស់ខ្ញុំដែល អស់ឡោះហ្ន៎ <sup>عليه</sup> បានរៀបចំដើម្បីជ័យជំនះរបស់ខ្ញុំ មុន ការប្រាកដខ្លួនរបស់ខ្ញុំនៅលើផែនដី ។ ចូរមករកខ្ញុំដោយស្តាប់ឱវាខ្ញុំ ។" ការប្រកាសរបស់ពួកគេនឹងបានលេចឮសុសសាយដល់ ពួកគេ ទោះបីពួកគេនៅឯសមរកូម និងនៅលើគ្រែដកក់ដោយ ទោះនៅឯទិសខាងកើត ឬនៅឯទិសខាងលិចនៃផែនដីក្តី ។ ពួកគេ នឹងឮការកោះហៅតែម្យ៉ាងនេះ នៅក្នុងត្រចៀករាល់ៗគ្នា ហើយពួកគេនឹងតបវិញ (ដោយមករកគេ) ភ្លាម ។ ពួកគេនឹងមកប្រជុំគ្នា ចំពោះមុខគេមួយប៉ប្រិចភ្នែក រវាងសសរនិងម៉ាកូម (អ៊ីបរហ្គីម) រង់ចាំគេ ។"

ប៊ីហ្គារុល អាន់រ៉ាវ ក្បាលទី ៥៣ ទំព័រ៧

401- قَالَ الْمُفَضَّلُ: سُبْحَانَ اللَّهِ، أَجَلَ هَذَا مِنْ عِلْمِ، قَالَ الصَّادِقُ (ع) : نَعَمْ، يَا مُفَضَّلُ فَأَلْفِهِ إِلَى شَيْعَتِنَا لِئَلَّا يَشْكُوا فِي الدِّينِ

بحار الأنوار/6/53

៤០១. អ៊ីម៉ា <sup>صلوات الله عليه والسلام</sup> បានប្រាប់មិត្តស្នោះគ្រងរបស់លោកម្នាក់មានឈ្មោះ អាល់-មូហ្សាដ្ឋដ្ឋល់ អំពីរឿងរ៉ាវនិងការមកដល់របស់ អាល់-ម៉ាស៊ូម ថា៖ "អាល់-មូហ្សាដ្ឋដ្ឋល់អើយ ចូរអ្នកយករឿងនេះទៅប្រាប់បណ្តាស្ត្រីអាល់-ម៉ាស៊ូមរបស់យើងចុះ ដើម្បីពួកគេនឹងមិន សង្ស័យក្នុងរឿងសាសនា ។"

402- قَالَ الْإِمَامُ الْمَهْدِيُّ (عج) : أَنَا قَائِمُ الزَّمَانِ، أَنَا الَّذِي أَمْلَأُهَا عَدْلًا كَمَا مَلَأْتُ جَوْزًا، إِنَّ الْأَرْضَ لَا تَخْلُو مِنْ حُجَّةٍ وَ لَا يَبْقَى النَّاسُ فِي فِتْرَةٍ وَ هَذِهِ أَمَانَةٌ لَا تُحَدَّثُ بِهَا إِلَّا إِخْوَانُكَ مِنْ أَهْلِ الْحَقِّ

445/كمال الدين

៤០២. អ៊ីម៉ាំ អាណ-ម៉ាសូន្ទីយ៍ عجل الله فرجه មានវចនៈថា៖ "ខ្ញុំគឺ អាណ-ម៉ាសូន្ទីយ៍ និង អាណ-ក្លីអ៊ីម នៃកាលសម័យ, ខ្ញុំនឹងជាអ្នករៀបចំឲ្យ យុត្តិធម៌សុសសាយសព្វផែនដី ដូចដែលធ្លាប់មានការសង្កត់សង្កិនមកហើយនោះដែរ ។ ពិតណាស់ ផែនដីមិនអាចគ្មានកសិណ បានឡើយ ហើយមនុស្សមិនអាចរស់នៅដោយគ្មានអ្នកដឹកនាំបានឡើយ ។ ដូច្នេះ ចូរកុំប្រកាសរឿងនេះប្រាប់អ្នកណាផ្សេងពី បណ្តាបងប្អូនមុស្លីមរបស់អ្នកឡើយ ដែលជាកនររបស់អល់ឡោះហ្ន៎ عجل ។"

កាម៉ាលុដ្ឋឌីន ទំព័រទី ៤៤៥

403- قَالَ الْإِمَامُ الْمَهْدِيُّ (عج) : ... أَمَا الْحَوَادِثُ الْوَأَقْعَةُ فَارْجِعُوا فِيهَا إِلَى رُؤَاةِ حَدِيثِنَا فَإِنَّهُمْ حُجَّتِي عَلَيْكُمْ وَ أَنَا حُجَّةُ اللَّهِ عَلَيْهِمْ

484/كمال الدين

៤០៣. អ៊ីម៉ាំ អាណ-ម៉ាសូន្ទីយ៍ عجل الله فرجه មានវចនៈថា៖ "អំពីឧប្បត្តិហេតុដែលកើតឡើងថ្មីៗនេះ ចូរអស់លោកស្វែងរកចម្លើយពីអ្នកថ្លែង ការណ៍អំពីប្លាឌីស្ត្រូរបស់យើង ពីព្រោះពួកគេជាកសិណរបស់ខ្ញុំសម្រាប់អស់លោក ហើយខ្ញុំក៏ជាកសិណរបស់អល់ឡោះហ្ន៎ عجل សម្រាប់ពួកគេ ។"

កាម៉ាលុដ្ឋឌីន ទំព័រទី ៤៨៤

404- كَتَبَ الْإِمَامُ الْمَهْدِيُّ (عج) فِي رِسَالَةٍ إِلَى الشَّيْخِ الْمُفَيْدِ (ر) : فَإِنَّا يُحِيطُ عَلِمْنَا بِأَنْبَاءِكُمْ وَلَا يَعْزُبُ عَنَّا شَيْءٌ مِنْ أَخْبَارِكُمْ

بحار الأنوار/175/53

៤០៤. អ៊ីម៉ាំ អាណ-ម៉ាសូន្ទីយ៍ عجل الله فرجه បានសរសេរសំបុត្រដល់ ស្តេច អាណ-មូហ្វីដ្ឋ عجل الله فرجه ថា៖ "យើងជ្រាបអំពីជំនឿទាំងអស់របស់អស់ លោក ហើយពុំមានរឿងរ៉ាវណាមួយរបស់អស់លោកអាចចៀសផុតពីយើងបានទេ ។"

បីប្បារុល អាន់ក័រ ក្បាលទី ៥៣ ទំព័រ១៧៥

405- وَ كَذَلِكَ كُتِبَ فِي هَذِهِ الرِّسَالَةِ : إِنَّا غَيْرُ مُهْلِكِينَ لِمُرَاعَاتِكُمْ وَ لَا نَاسِينَ لِذِكْرِكُمْ وَ لَوْ لَا ذَلِكَ لَنَزَلَ بِكُمْ اللَّأْوَاءُ وَ اصْطَلَمَكُمُ الْأَعْدَاءُ فَاتَّقُوا اللَّهَ حَلًّا حَالُهُ ...

بحار الأنوار/175/53

៤០៥. នៅក្នុងសំបុត្រច្បាប់តែមួយនេះ លោកសរសេរទៀតថា៖ "យើងមិនដែលគ្មានការយកចិត្តទុកដាក់អំពីអស់លោក និងមិន ដែលភ្លេចអស់លោកឡើយ ពីព្រោះ មិនដូច្នោះទេ វិនាសនឹងស្រោចមកលើអស់លោក ឯបណ្តាសត្រូវរបស់អស់លោកក៏នឹងកម្ទេច អស់លោកទៅហើយ ។ ដូច្នេះ ចូរខ្លាចអល់ឡោះហ្ន៎ عجل និងប្រតិបត្តិតាមព្រះអង្គ ព្រះដ៏មានមហិទ្ធិឫទ្ធិ ជំរុងរឿង ។"

បីប្បារុល អាន់ក័រ ក្បាលទី ៥៣ ទំព័រ១៧៥

### សហគមន៍មុស្លីមនាសម័យកាលចុងក្រោយ

406- قَالَ رَسُولُ اللَّهِ (ص) : سَيَأْتِي عَلَى النَّاسِ زَمَانٌ لَا يُكْرِمُونَ الْعُلَمَاءَ إِلَّا بِشَوْبٍ حَسَنٍ وَ لَا يَسْمَعُونَ الْقُرْآنَ إِلَّا بِصَوْتٍ حَسَنٍ وَ لَا يَعْبُدُونَ

اللَّهِ إِلَّا فِي شَهْرِ رَمَضَانَ، لَا حَيَاءَ لِنِسَائِهِمْ وَلَا صَبْرَ لِفُقَرَائِهِمْ، وَلَا سَخَاءَ لِأَعْيَانِهِمْ لَا يَفْتَعُونَ بِالْقَلِيلِ، وَلَا يَشْبَعُونَ بِالْكَثِيرِ، هَمَّتُهُمْ بُطُونُهُمْ، وَ دِينَئُهُمْ دَرَاهِمُهُمْ، وَ نِسَاؤُهُمْ قِبَلَتُهُمْ، وَ بِيوتُهُمْ مَسَاجِدُهُمْ يَفْرُونَ مِنَ الْعُلَمَاءِ كَمَا تَفِرُّ الْعَنَمُ مِنَ الذَّنْبِ، فَإِذَا كَانَ ذَلِكَ ابْتِئَالَهُمُ اللَّهُ بِثَلَاثِ حِصَالٍ: أَوْلَاهَا يَرْفَعُ الْبَرَكَهَ مِنْ أَمْوَالِهِمْ. وَ الثَّانِيَةُ يُسَلِّطُ اللَّهُ عَلَيْهِمْ سُلْطَانًا حَائِرًا. وَالثَّالِثَةُ يَخْرِجُونَ مِنَ الدُّنْيَا بِغَيْرِ إِيمَانٍ

وقايح الأيام/439

៤០៦. វិស្វលុលឡោះហ្ន៎ មានវចនៈថា៖ "សម័យកាលមួយនឹងមានឡើងដល់មនុស្ស ពួកគេនឹងមិនគោរពអ្នកចេះដឹងទេ លើកលែងតែដោយអាស្រ័យសំលៀកបំពាក់ល្អរបស់ពួកគេប៉ុណ្ណោះ, ពួកគេនឹងមិនស្តាប់គួរអានទេ លើកលែងតែដោយអាស្រ័យសម្លេងពីពោះប៉ុណ្ណោះ, ពួកគេនឹងមិនគោរពសក្ការៈ អល់ឡោះហ្ន៎ទេ លើកលែងតែក្នុងអំឡុងខែរ៉ម៉ាដ្វនប៉ុណ្ណោះ, នឹងពុំមានសេចក្តីអៀនខ្មាស់ ក្នុងចំណោមស្រ្តីរបស់ពួកគេទេ, នឹងពុំមានការអត់ធ្មត់ក្នុងចំណោមជនក្រីក្រក្នុងចំណោមពួកគេទេ, នឹងពុំមានសុភមង្គលសម្រាប់បណ្តាអ្នកមានក្នុងចំណោមពួកគេទេ, ពួកគេនឹងមិនមានសោមនស្សចំពោះវត្ថុបន្តិចបន្តួចទេ, ពួកគេនឹងមិនឆ្កែតឆ្កន់នឹងការសម្បូណ៌ហូរហៀរទេ ។ ពួកគេនឹងប្រយុទ្ធដើម្បីពោះ ។ សាសនារបស់ពួកគេគឺទ្រព្យសម្បត្តិ ។ ស្រ្តីរបស់ពួកគេជាគូបឡាសុររបស់ពួកគេ, ផ្ទះរបស់ពួកគេជាម៉ាស់ឃ្និដូរបស់ពួកគេ, ពួកគេរត់គេចពីអ្នកចេះដឹងរបស់ពួកគេ ដូចកូនចៀមរត់គេចពីឆ្កែព្រៃ ។ ពេលពួកគេនឹងទៅជាដូច្នោះ អល់ឡោះហ្ន៎, នឹងទម្លាក់ទុក្ខវេទនាមកលើពួកគេបីប្រការគឺ៖ ១- អល់ឡោះហ្ន៎, នឹងដកសុភមង្គលចេញពីទ្រព្យរបស់ពួកគេ, ២-អ្នកដឹកនាំសាហារនឹងគ្រប់គ្រងពួកគេ, ៣-ពួកគេនឹងចាកលោកនេះដោយពុំមានជំនឿ ។

វាក្រឹយ៍អ៊ុល អែយ៉ាម ទំព័រទី ៤៣៩

407- قَالَ رَسُولُ اللَّهِ (ص) : يَا أَيُّهَا عَلَى أُمَّتِي زَمَانٌ يَكُونُ أَمْرًاؤُهُمْ عَلَى الْحَوْرِ وَ عُلَمَاءُؤُهُمْ عَلَى الطَّمَعِ وَ قِلَّةُ الْوَرَعِ، وَ عُبَادُؤُهُمْ عَلَى الرِّيَاءِ، وَ تُحَارِؤُهُمْ عَلَى أَكْلِ الرِّيَا وَ كِتْمَانِ الْعَيْبِ فِي الْبَيْعِ وَ الشَّرَى، وَ نِسَاؤُهُمْ عَلَى زِينَةِ الدُّنْيَا فَعِنْدَ ذَلِكَ يُسَلِّطُ عَلَيْهِمْ شِرَارُهُمْ فَيَدْعُو حِيَارَهُمْ فَلَا يُسْتَجَابُ لَهُمْ

بحار الأنوار/22/23

៤០៧. វិស្វលុលឡោះហ្ន៎ មានវចនៈថា៖ "សម័យកាលមួយនឹងមកដល់សហគមន៍ខ្ញុំ អ្នកដឹកនាំរបស់ពួកគេជាជនសាហាវយង់ឃ្នង, បណ្តាអ្នកចេះដឹងរបស់ពួកគេជាជនល្មោភ ហើយមានជំនឿតែបន្តិចបន្តួច, អ្នកមានភក្តីភាពចំពោះ អល់ឡោះហ្ន៎, ជាជនលាក់ពុតគ្បត, អ្នកជំនួញរបស់ពួកគេជាជនស៊ីការប្រាក់ហួសប្រមាណ ហើយបិទការខូចខាតរបស់ទំនិញក្នុងការលក់ដូរ, ឯបណ្តាស្រ្តីក្នុងចំណោមពួកគេ នឹងឯប់នៅក្នុងលំអនៃលោកនេះ ។ យុគនោះ ជនកំណាចជាងគេក្នុងចំណោមពួកគេនឹងគ្រប់គ្រងពួកគេ, ឯបណ្តាអ្នកប្រព្រឹត្តិល្អក្នុងចំណោមពួកគេវិញ នឹងសូមខ្លួនអាតែមិនបានទទួលការតបវិញទេ ។"

ប៊ីហ្គារុល អាន់វ៉ា ក្បាលទី ២៣ ទំព័រ២២

408- قَالَ النَّبِيُّ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ: سَيَأْتِي زَمَانٌ عَلَى أُمَّتِي يُحِبُّونَ حَمْسًا وَ يَنْسَوْنَ حَمْسًا: يُحِبُّونَ الدُّنْيَا وَ يَنْسَوْنَ الْآخِرَةَ، وَ يُحِبُّونَ الْمَالَ وَ يَنْسَوْنَ الْحِسَابَ، وَ يُحِبُّونَ النِّسَاءَ وَ يَنْسَوْنَ الْخَوْرَ، وَ يُحِبُّونَ الْمُصُوْرَ وَ يَنْسَوْنَ الْقُبُوْرَ، وَ يُحِبُّونَ النَّفْسَ وَ يَنْسَوْنَ الرَّبَّ، أُولَئِكَ بَرِيئُونَ مِنِّي وَ أَنْ بَرِيئٌ مِنْهُمْ

اثنى عشریه/202

៤០៨. ណាប៊ី មានវចនៈថា៖ "សម័យកាលមួយនឹងមកដល់សហគមន៍របស់ខ្ញុំ ពួកគេនឹងស្រឡាញ់វត្ថុប្រាំ និងធ្វេសប្រហែសវត្ថុប្រាំទៀតគឺ៖ ពួកគេនឹងស្រឡាញ់លោកនេះ មិនសូវយកចិត្តទុកដាក់នឹងលោកមុខ, ពួកគេនឹងស្រឡាញ់ទ្រព្យ ភ្លេចថ្ងៃជំនុំជម្រះ, ពួកគេនឹងស្រឡាញ់ស្រ្តី ភ្លេចស្រ្តីស្លូត, ពួកគេនឹងស្រឡាញ់គ្រឹះស្ថាន ភ្លេចផ្ទះ ។ ពួកគេនឹងស្រឡាញ់ខ្លួនឯង តែភ្លេចព្រះជាម្ចាស់របស់ពួកគេ ។ ពួកទាំងនោះមិនចូលចិត្តខ្ញុំទេ ខ្ញុំក៏មិនចូលចិត្តពួកគេដែរ ។"

អ៊ីស្រាណា អុស្តារីសារីយ៉ាសុំទំព័រ ២០២

# ដំណើរជីវិត

409- قَالَ رَسُولُ اللَّهِ (ص) : يَا أَبَادَرٍّ اغْتَنِمْ خَمْسًا قَبْلَ خَمْسٍ شَبَابَكَ قَبْلَ هَرَمِكَ وَ صِحَّتَكَ قَبْلَ سُعْمِكَ وَ غِنَاكَ قَبْلَ فَقْرِكَ وَ فَرَاغَكَ قَبْلَ شُغْلِكَ وَ حَيَاتَكَ قَبْلَ مَوْتِكَ

بحار الأنوار/77/77

៤០៩. រ៉ស្មីលុលឡោះហ្ន៎<sup>صلوات الله عليه</sup>មានវចនៈថា៖ "អាច្នី ស្មារអើយ ចូរយកផលប្រយោជន៍ពីឱកាសប្រាំ មុនវត្ថុប្រាំប្រការទៀតនឹងមកដល់គឺ៖ យុវភាពរបស់អ្នក មុនជរាភាពរបស់អ្នកមកដល់, សុខភាពល្អរបស់អ្នក មុនការឈឺថ្កាត់របស់អ្នកមកដល់, ទ្រព្យរបស់អ្នក មុនភាពក្រីក្ររបស់អ្នកមកដល់, ពេលទំនេរ មុនពេលរវល់មកដល់, ជីវិតរស់នៅរបស់អ្នក មុនការស្លាប់របស់អ្នកមកដល់ ។"

ចីប្បារុល អាស័រ ក្បាលទី ៧៧ ទំព័រ៧៧

410- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : لَيْسَ شَيْءٌ أَعَزَّ مِنَ الْكِبَرِيَّةِ الْأَحْمَرِ إِلَّا مَا بَقِيَ مِنْ عُمْرِ الْمُؤْمِنِ

غرر الحكم/257

៤១០. អ៊ីម៉ា អាមីរុល មុមីនីន អាឡី<sup>صلوات الله عليه</sup>មានវចនៈថា៖ "ពុំមានវត្ថុអ្វីប្រសើរលើសមាសទេ លើកលែងតែការសេសសល់ជីវិតរបស់អ្នកមានសទ្ធាពិត ។"

គួររុលហ្ន៎កាំ ទំព័រ២៥៧

411- قَالَ الْإِمَامُ الصَّادِقُ (ع) : إِذَا كَانَ يَوْمُ الْقِيَامَةِ يُعْزَمُ عُنُقُ مِنَ النَّاسِ فَيَأْتُونَ بَابَ الْحَنَّةِ فَيَضْرِبُونَهُ فَيَقَالُ لَهُمْ: مَنْ أَنْتُمْ؟ فَيَقُولُونَ: نَحْنُ أَهْلُ الصَّبْرِ فَيَقَالُ لَهُمْ: عَلَى مَا صَبَرْتُمْ؟ فَيَقُولُونَ: كُنَّا نَصْبِرُ عَلَى طَاعَةِ اللَّهِ وَ نَصْبِرُ عَنْ مَعْاصِي اللَّهِ، فَيَقُولُ اللَّهُ عَزَّ وَ جَلَّ صَدَقُوا، أَدْخُلُونَهُمُ الْحَنَّةَ وَ هُوَ قَوْلُ اللَّهِ عَزَّ وَ جَلَّ: إِنَّمَا يُؤْتِي الصَّابِرُونَ أَجْرَهُمْ بِغَيْرِ حِسَابٍ

الكافي/75/2

៤១១. អ៊ីម៉ា ស្វឌ្និក្ខី<sup>صلوات الله عليه</sup>មានវចនៈថា៖ "នាថ្ងៃជំនុំជម្រះ មនុស្សនឹងដើមឡើង និងមកកាន់ទ្វារឋានសួគ៌ ដើម្បីនឹងគោះទ្វារនោះ ។ គេនឹងសួរពួកគេថា៖ "ពួកអ្នកជាអ្នកណា?" ពួកគេនឹងតបថា៖ "យើងជាអ្នកអត់ធ្មត់ ។" គេនឹងសួរពួកគេទៀតថា៖ "ពួកអ្នកអត់ធ្មត់អ្វី?" ពួកគេតបថា៖ "យើងអត់ធ្មត់ក្នុងការធ្វើសក្ការៈ អល់ឡោះហ្ន៎<sup>ع</sup> និងអត់ធ្មត់ចៀសវាងប្រព្រឹត្តិបាបចំពោះ អល់ឡោះហ្ន៎<sup>ع</sup> ។" ដូច្នេះ អល់ឡោះហ្ន៎<sup>ع</sup> ព្រះដ៏មានមហិទ្ធិបូទ្ធិ និងដ៏រុងរឿង នឹងមានព្រះបន្ទូលថា៖ "ពួកគេត្រឹមត្រូវ ចូរឲ្យពួកគេចូលឋានសួគ៌ចុះ ។" ព្រះបន្ទូលរបស់អល់ឡោះហ្ន៎<sup>ع</sup> ព្រះដ៏មានមហិទ្ធិបូទ្ធិ និងដ៏រុងរឿង គឺ៖ "ជនទាំងឡាយដែលអត់ធ្មត់ជានិច្ចនឹងត្រូវតបស្នងយ៉ាងបរិបូរដោយឥតគណនា (សិ. ៣៩, អា. ១០) ។"

អាល់កាហ្ន៎យ័ ក្បាលទី ២ ទំព័រទី ៧៥

412- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : طُوبَى لِمَنْ قَصَرَ أَمَلُهُ وَاعْتَنَمَ مَهْلَهُ

غرر الحكم/206

៤១២. អ៊ីម៉ា អាមីរុល មុមីនីន អាឡី<sup>صلوات الله عليه</sup>មានវចនៈថា៖ "សុខុមាលភាពប្រទះលើអ្នកណា ដែលមានសេចក្តីសង្ឃឹមនិងបំណងមិនធំ លើសលុន ហើយគេព្យាយាមរកដើម្បីចិញ្ចឹមជីវិតក្នុងអាយុកាលរបស់គេ ។"

គួររុលហ្ន៎កាំ ទំព័រ២០៦

## សាសនានិងការសិក្សាសាសនា

413- قَالَ رَسُولُ اللَّهِ (ص) : أَفَّ لِكُلِّ مُسْلِمٍ لَا يَجْعَلُ فِي كُلِّ جُمُعَةٍ يَوْمًا يَتَفَقَّهُ فِيهِ أَمْرَ دِينِهِ وَ يَسْأَلُ عَنْ دِينِهِ

بحار الأنوار/176/1

៤១៣. វិស្វលុលឡោះហ្ន៎<sup>صلوات الله عليه</sup> មានវចនៈថា៖ "គួរឲ្យខ្មាស់ណាស់ អ្នកណាដែលមិនទុកមួយថ្ងៃ ក្នុងមួយសប្តាហ៍ ដើម្បីសិក្សាសេចក្តី របស់សាសនាខ្លួន និងស្រាវជ្រាវសាសនាខ្លួន ។"

បីប្តារុល អានកំរ ក្បាលទី ១ ទំព័រ១៧៦

414- قَالَ رَسُولُ اللَّهِ (ص) : مَنْ تَفَقَّهَ فِي دِينِ اللَّهِ كَفَاهُ اللَّهُ هَمَّهُ وَ رَزَقَهُ مِنْ حَيْثُ لَا يَحْتَسِبُ

المحجّة البيضاء/15/1

៤១៤. វិស្វលុលឡោះហ្ន៎<sup>صلوات الله عليه</sup> មានវចនៈថា៖ "អ្នកណាសិក្សាសាសនា អស់ឡោះហ្ន៎<sup>رحمته</sup> អស់ឡោះហ្ន៎<sup>رحمته</sup> នឹងឲ្យអ្នកនោះចាកផុតទុក្ខ វេទនា និងផ្គត់ផ្គង់គេដោយគ្រឿងចិញ្ចឹមជីវិតដែលគេមិននឹកស្មានដល់ឡើយ ។"

អាល់ ម៉ាហ្គាថ្មយ៉ាទុល បៃត្តីអ៊ី ក្បាលទី ១ ទំព័រទី ១៥

415- قَالَ الْإِمَامُ الصَّادِقُ (ع) : لَوْ أُتَيْتُ بِشَابٍّ مِنْ شَبَابِ الشَّيْعَةِ لَا يَتَفَقَّهُ لَأَدَّبْتُهُ

بحار الأنوار/214/1

៤១៥. អ៊ីម៉ា ស្វាឌីក្កី<sup>صلوات الله عليه</sup> មានវចនៈថា៖ "បើខ្ញុំប្រទះយុវជនស្ត្រីអានុណាដែលពុំបានសិក្សាសាសនា ខ្ញុំនឹងបង្ហាត់បង្រៀនយុវជន នោះ ។"

បីប្តារុល អានកំរ ក្បាលទី ១ ទំព័រ២១៤

416- قَالَ الْإِمَامُ الْبَاقِرُ (ع) : أَتْلَعُ شَيْعَتَنَا أَنَّهُمْ إِذَا قَامُوا بِمَا أَمُرُوا أَنَّهُمْ هُمُ الْفَائِزُونَ يَوْمَ الْقِيَامَةِ

بحار الأنوار/29/2

៤១៦. អ៊ីម៉ា បាគ្យៀរ<sup>صلوات الله عليه</sup> មានវចនៈថា៖ "ចូរប្រកាសប្រាប់ស្ត្រីអានុរបស់យើងថាពួកគេនឹងបានទទួលជ័យជំនះនាថ្ងៃរស់ឡើងវិញ យ៉ាងពិតប្រាកដ បើពួកគេប្រតិបត្តិតាមបទបញ្ជាដែលបានទទួលហើយនោះ ។"

បីប្តារុល អានកំរ ក្បាលទី ២ ទំព័រ២៩

417- قَالَ رَسُولُ اللَّهِ (ص) : مَنْ حَفِظَ مِنْ أُمَّتِي حَدِيثًا مِمَّا يَحْتَاجُونَ إِلَيْهِ مِنْ أَمْرِ دِينِهِمْ بَعَثَهُ اللَّهُ يَوْمَ الْقِيَامَةِ فَقِيهًا عَالِمًا

بحار الأنوار/153/2

៤១៧. វិស្វលុលឡោះហ្ន៎<sup>صلوات الله عليه</sup> មានវចនៈថា៖ "អ្នកណាមួយ ក្នុងសហគមន៍ខ្ញុំ<sup>صلوات الله عليه</sup> ចាំរត់មាត់ ៤០ ហ្វាឌីស្ត្រ ក្នុងចំណោមហ្វាឌីស្ត្រទាំង នោះដែលមនុស្សចាំបាច់ត្រូវមាន (គឺត្រូវដឹង) ក្នុងការប្រតិបត្តិសាសនា អស់ឡោះហ្ន៎<sup>رحمته</sup> នឹងឲ្យអ្នកនោះរស់ឡើងវិញជាអ្នកប្រាជ្ញខាង សាសនា នាថ្ងៃរស់ឡើងវិញ ។"

បីប្តារុល អានកំរ ក្បាលទី ២ ទំព័រ១៥៣

### ចរិយាល្អនិងលទ្ធផលរបស់វា

418- قَالَ رَسُولُ اللَّهِ (ص) : إِنَّ الْعَبْدَ لَيُدْرِكُ بِحُسْنِ خُلُقِهِ دَرَجَةَ الصَّائِمِ الْقَائِمِ

៤១៨. រស្មីលុលឡោះហ្ន៎<sup>صلوات الله عليه</sup> មានវចនៈថា៖ "ពិតណាស់ បារបម្រើរបស់អល់ឡោះហ្ន៎<sup>ﷺ</sup> អាចបានទទួលថ្នាក់ស័ក្តិយសរបស់អ្នក ដែលកាន់សីលអត់អាហារពេលថ្ងៃនិងមស្ការ (ស្រ្តីឡាតូ) ពេលយប់ ដោយអាស្រ័យលើចរិយាល្អប្រពៃ ។"

បីហ្ន៎រុល អាន់រ៉ាវ ក្បាលទី ៧១ ទំព័រ៣៧៣

419- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) لِابْنِهِ الْحَسَنِ : يَا بُنَيَّ ! لَا غَيْرَ أَكْبَرَ مِنَ الْعُقْلِ، وَ لَا فَقْرَ مِثْلُ الْجَهْلِ، وَ لَا وَحْشَةَ أَشَدُّ مِنَ الْعُجْبِ، وَ لَا عَيْشَ أَلَدُّ مِنْ حُسْنِ الْخُلُقِ

៤១៩. អ៊ីម៉ា អាមីរុល មុមីនីន អុលី<sup>صلوات الله عليه</sup> បានថ្លែងប្រាប់ អាល់ ហ្ន៎សាន់<sup>صلوات الله عليه</sup> កូនប្រុសរបស់លោកថា៖ "កូនអើយ ពុំមានទ្រព្យណា ដែលប្រសើរលើសសតិបញ្ញាទេ ពុំមានភាពក្រីក្រណាស្មើនឹងសេចក្តីល្អឯខ្លៅទេ ។ ពុំមានភាពស្រងេះស្រងោចណាអាក្រក់ជាង សេចក្តីក្រអឺតក្រទមរង្វេងខ្លួនទេ ពុំមានជីវិតណាដែលសុខដុមជាងការមានចរិយាល្អប្រពៃទេ ។"

បីហ្ន៎រុល អាន់រ៉ាវ ក្បាលទី ៧៨ ទំព័រ១១១

420- رِوَايَةٌ عَنِ الْإِمَامِ الْحَسَنِ (ع) : حَدَّثَنَا الْحَسَنُ عَنِ الْحَسَنِ (ع) إِنَّ أَحْسَنَ الْخُلُقِ الْحَسَنُ

៤២០. សេចក្តីថ្លែងការណ៍ពី អ៊ីម៉ា ហ្ន៎សាន់<sup>صلوات الله عليه</sup> ថា៖ "ពិតណាស់ អ្វីដែលប្រសើរលើសសេចក្តីល្អទៀតនោះគឺ ចរិយាល្អ ប្រសើរ ។"

អាល់យីស្តូល ទំព័រទី ២៩

421- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : حُسْنُ الْخُلُقِ فِي ثَلَاثٍ : اجْتِنَابُ الْمَحَارِمِ، وَ طَلَبُ الْحَالِلِ، وَالتَّوَسُّعُ عَلَى الْعِيَالِ

៤២១. អ៊ីម៉ា អាមីរុល មុមីនីន អុលី<sup>صلوات الله عليه</sup> មានវចនៈថា៖ "ចរិយាល្អប្រពៃស្ថិតនៅលើបីប្រការគឺ៖ ចៀសវាងអ្វីដែលត្រូវហាម, ប្រកប អាជីពដែលត្រឹមត្រូវតាមច្បាប់សាសនា, មានសមធម៌ចំពោះសមាជិកគ្រួសារ ។"

បីហ្ន៎រុល អាន់រ៉ាវ ក្បាលទី ៧១ ទំព័រ៣៩៤

422- حَدَّثَنَا أَبُو حَمْرَةَ الثَّمَالِيُّ عَنْ عَلِيِّ بْنِ الْحُسَيْنِ (ع) قَالَ : الْقَوْلُ الْحَسَنُ يُثْرِي الْمَالَ وَ يُنْجِي الرِّزْقَ، وَ يُنْسِئُ فِي الْأَجْلِ، وَ يُحَبِّبُ إِلَى الْأَهْلِ، وَ يُدْخِلُ الْحَنَّةَ

៤២២. អាច្និ ហ្ន៎ស្នៈត៍ ស្ន្នីម៉ាលីយ៍ បានថ្លែងថា អ៊ីម៉ា អុលី ប៊ិន ហ្ន៎សែនី<sup>صلوات الله عليه</sup> មានវចនៈថា៖ "សម្តីល្អប្រពៃនាំមកនូវទ្រព្យ, បង្កើន គ្រឿងផ្គត់ផ្គង់ជីវិត, ពន្យារមរណៈកាល, បណ្តាលឲ្យមានសេចក្តីស្រឡាញ់ក្នុងក្រុមគ្រួសារ, ធ្វើឲ្យបុគ្គលបានចូលឋានសួគ៌ ។"

អាល់យីស្តូល ទំព័រទី ៣១៧

423- قَالَ الْإِمَامُ الصَّادِقُ (ع) : ثَلَاثٌ مَنْ أَتَى اللَّهَ بِوَاحِدَةٍ مِنْهُنَّ أَوْجَبَ اللَّهُ لَهُ الْجَنَّةَ: الْإِنْفَاقُ مِنْ إِفْتَارٍ، وَالْبِشْرُ لِجَمِيعِ الْعَالَمِ وَالْإِنْصَافُ مِنْ نَفْسِهِ

103/2/الكافي

៤២៣. អ៊ីម៉ា ស្រីឌីក្ខី صلوات الله عليه وآله មានវចនៈថា៖ "មានបីប្រការ អ្នកណាបានវិលត្រឡប់ទៅរក អល់ឡោះហ្គ័រ វិញដោយបានប្រតិបត្តិតាម ប្រការណាមួយ (ក្នុងចំណោមប្រការទាំងបីនោះ) អល់ឡោះហ្គ័រ ចាំបាច់នឹងប្រទានឋានសួគ៌ឲ្យអ្នកនោះ ។ ប្រការទាំងនោះគឺ៖ បរិច្ចាគទានដល់ជនក្រីក្រ, មានចរិតល្អប្រពៃចំពោះមនុស្សទាំងពួង, មានយុត្តិធម៌ចំពោះខ្លួនឯង ។

អាល់កាហ្វីយ៍ ក្បាលទី ២ ទំព័រទី ១០៣

424- قَالَ رَسُولُ اللَّهِ (ص) : أَكْثَرُ مَا تَلِجُ بِهِ أُمَّتِي الْجَنَّةَ تَقْوَى اللَّهِ وَ حُسْنُ الْخُلُقِ

100/2/الكافي

៤២៤. វិស្វលុលឡោះហ្គ័រ صلوات الله عليه وآله មានវចនៈថា៖ "អ្វីដែលបណ្តាលឲ្យសហគមន៍ខ្ញុំ صلوات الله عليه وآله បានចូលឋានសួគ៌នោះ ភាគច្រើន (នៃអ្វីៗទាំង នោះ) គឺការខ្ជាចក្រែង អល់ឡោះហ្គ័រ និងចរិយាល្អប្រពៃ ។"

អាល់កាហ្វីយ៍ ក្បាលទី ២ ទំព័រទី ១០០

### គុណវិត្តិនៃកំហឹងនិងអារម្មណ៍អាក្រក់

425- قَالَ رَسُولُ اللَّهِ (ص) : الْعَضْبُ يُفْسِدُ الْإِيمَانَ كَمَا يُفْسِدُ الْخَلُّ الْعَسَلَ

302/2/الكافي

៤២៥. វិស្វលុលឡោះហ្គ័រ صلوات الله عليه وآله មានវចនៈថា៖ "កំហឹងធ្វើឲ្យខូចជំនឿ ដូចទឹកខ្មេះធ្វើឲ្យទឹកឃ្មុំខូច ។"

អាល់កាហ្វីយ៍ ក្បាលទី ២ ទំព័រទី ៣០២

426- قَالَ الْإِمَامُ الصَّادِقُ (ع) : الْعَضْبُ مِفْتَاحُ كُلِّ شَرٍّ

303/2/الكافي

៤២៦. អ៊ីម៉ា ស្រីឌីក្ខី صلوات الله عليه وآله មានវចនៈថា៖ "កំហឹងជាកូនសោរនៃបាបធម៌ ។"

អាល់កាហ្វីយ៍ ក្បាលទី ២ ទំព័រទី ៣០៣

427- عَنِ الرَّضَا (ع) عَنْ آبَائِهِ، عَنْ أَمِيرِ الْمُؤْمِنِينَ (ع) : قَالَ رَجُلٌ لِلنَّبِيِّ (ص) عَلَّمَنِي عَمَلًا لَا يُحَالُ بَيْنَهُ وَ بَيْنَ الْجَنَّةِ، قَالَ: لَا تَعْضَبْ وَلَا تَسْأَلِ النَّاسَ شَيْئًا، وَ ارْضَ لِلنَّاسِ مَا تَرْضَى لِنَفْسِكَ

بحار الأنوار/27/75

៤២៧. អ៊ីម៉ា អ្នកលី វិជ្ជី صلوات الله عليه وآله បានថ្លែងការណ៍ពីបុព្វបុរសរបស់លោក ដែលបានទទួលសេចក្តីថ្លែងការណ៍មកពី អ៊ីម៉ា អាមីរុល មុមិនីន صلوات الله عليه وآله ថា៖ "បុរសម្នាក់បានមករកវិស្វលុលឡោះហ្គ័រ صلوات الله عليه وآله សូមឲ្យលោកបង្ហាត់ឲ្យគាត់ចេះវិធីមួយ ដែលមិនធ្វើឲ្យមានអ្វីមួយ រារាំងឋានសួគ៌និងគាត់បាន ។ វិស្វលុលឡោះហ្គ័រ صلوات الله عليه وآله តបថា៖ "ចូរអ្នកកុំក្រោធ, ចូរអ្នកកុំសូមអ្វីមួយពីមនុស្ស, ចូរអ្នកបង់ប្រាថ្នាឲ្យអ្នក ដទៃបានទទួលនូវអ្វីដែលខ្លួនអ្នកបង់ចង់បាននោះដែរ ។"

ប៊ីហ្គារុល អាន់វ៉ា ក្បាលទី ៧៥ ទំព័រទី ២៧

428- قَالَ الْإِمَامُ الصَّادِقُ (ع) : مَنْ كَفَّ عَضْبَهُ سَتَرَ اللَّهُ عَوْرَتَهُ

303/2/الكافي

៤២៨. អ៊ីម៉ា ស្រ្តិក្ខិ صلوات الله عليه والسلام មានវចនៈថា៖ "អ្នកណាមួយព្យាយាមទប់កំហឹងរបស់ខ្លួន អស់ឡោះហ្ន៎ عجل នឹងបិទបាំងគុណវិបត្តិរបស់អ្នកនោះ ។"

អាល់កាហ្ស័យ ក្បាលទី ២ ទំព័រទី ៣០៣

429- قَالَ الْإِمَامُ الصَّادِقُ (ع) : الْعَضْبُ مَمْحَقَةٌ لِقَلْبِ الْحَكِيمِ، وَ قَالَ: مَنْ لَمْ يَمْلِكْ غَضَبَهُ لَمْ يَمْلِكْ عَقْلَهُ

الكافي/303/2

៤២៩. អ៊ីម៉ា ស្រ្តិក្ខិ صلوات الله عليه والسلام មានវចនៈថា៖ "កំហឹងជាឃាតករចិត្តរបស់បណ្ឌិត ។ អ្នកណាមិនគ្រប់គ្រងកំហឹងខ្លួនឯងបានទេ អ្នកនោះក៏មិនមានសមត្ថភាពគ្រប់គ្រងគតិបណ្ឌិតរបស់ខ្លួនឯងបានទេដែរ ។"

អាល់កាហ្ស័យ ក្បាលទី ២ ទំព័រទី ៣០៣

### ការអង្វរករសូមខមាទោសពីអល់ឡោះហ្ន៎ عجل

430- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : تَعَطَّرُوا بِالْإِسْتِغْفَارِ لَا تَفْضَحَنَّكُمْ رَوَائِحُ الدُّنُوبِ

بحار الأنوار/22/6

៤៣០. អ៊ីម៉ា អាមីរុល មុមីនីន អ៊ាលី صلوات الله عليه والسلام មានវចនៈថា៖ "ចូរអស់លោកប្រោះគ្រឿងក្រអូបលើខ្លួន (លាបគ្រឿងក្រអូប) ពេលអង្វរករសូមអភ័យទោស (ពីអល់ឡោះហ្ន៎ عجل) ដើម្បីនឹងកុំឲ្យក្លិនអាសោចនៃបាបរបស់អស់លោកធ្វើឲ្យអស់លោកអាម៉ាស់មុខ ។"

ប៊ីហ្គារុល អាន់វ៉ា ក្បាលទី ៦ ទំព័រ២២

431- قَالَ الْإِمَامُ أَمِيرُ الْمُؤْمِنِينَ عَلِيُّ (ع) : الْحَمْدُ لِلَّهِ عَلَى كُلِّ نِعْمَةٍ، وَ أَسْأَلُ اللَّهَ مِنْ كُلِّ خَيْرٍ وَ أَعُوذُ بِاللَّهِ مِنْ كُلِّ شَرٍّ، وَ أَسْتَغْفِرُ اللَّهَ مِنْ كُلِّ ذَنْبٍ

بحار الأنوار/242/94

៤៣១. អ៊ីម៉ា អាមីរុល មុមីនីន អ៊ាលី صلوات الله عليه والسلام មានវចនៈថា៖ "សេចក្តីសរសើរទាំងអម្បាលម៉ានជាកម្មសិទ្ធិរបស់អល់ឡោះហ្ន៎ عجل សម្រាប់សេចក្តីប្រោសប្រណីគ្រប់ប្រការ, ខ្ញុំសូម អល់ឡោះហ្ន៎ عجل នូវសេចក្តីល្អគ្រប់ប្រការ, ខ្ញុំសូមពឹងពាក់ អល់ឡោះហ្ន៎ عجل ឲ្យផុតពីបាបធម៌ទាំងឡាយ, ខ្ញុំសូមអភ័យទោសពី អល់ឡោះហ្ន៎ عجل សម្រាប់បាបគ្រប់ប្រការ ។"

ប៊ីហ្គារុល អាន់វ៉ា ក្បាលទី ៩៥ ទំព័រ២៤២

432- عَنْ أَبِي جَعْفَرٍ مُحَمَّدِ بْنِ عَلِيِّ الْبَاقِرِ (ع) قَالَ سَمِعَ رَسُولَ اللَّهِ (ص) عَنْ خِيَارِ الْعِبَادِ، فَقَالَ: إِذَا أَحْسَنْتُمْ إِسْتَبَشَرْتُمْ، وَ إِذَا أَسَأْتُمْ إِسْتَعْفَرْتُمْ، وَ إِذَا أُعْطُوا شَكَرُوا، وَ إِذَا أُبْتَلُوا صَبَرُوا، وَ إِذَا غَضِبُوا عَفَرُوا

الخصال/317

៤៣២. សេចក្តីថ្លែងការណ៍ពី អាច្ឆិ យ៉ាត្តាហ្វារ មូហ្វាម៉ាដ្ច ប៊ីន អ៊ាលី អាល់ បាក្ស័រ صلوات الله عليه والسلام ថា៖ "មានគេសួររស្មីលុលឡោះហ្ន៎ عجل អំពីបណ្តាបម្រើ អល់ឡោះហ្ន៎ عجل ដែលល្អបំផុត លោកបានតបថា៖ "ពេលពួកគេបានធ្វើអំពើល្អ ពួកគេសប្បាយចិត្ត, ពេលពួកគេបានធ្វើខុស ពួកគេខឹងខំសូមអភ័យទោស, ពេលពួកគេបានទទួលសេចក្តីប្រោសប្រណី ពួកគេថ្លែងអំណរគុណ, ពេលពួកគេជួបប្រទះទុក្ខវេទនា ពួកគេអត់ធ្មត់, ពេលពួកគេខឹង ពួកគេឲ្យអភ័យ ។"

អាល់យីស្តូល ទំព័រទី ៣១៧



433- قَالَ الْإِمَامُ الصَّادِقُ : إِذَا أَكْثَرَ الْعَبْدُ مِنَ الْإِسْتِعْفَارِ رُفِعَتْ صَحِيفَتُهُ وَ هِيَ تَتَأَلَّأُ

313/مكارم الأخلاق

៤៣៣. អ៊ីមាំ ស្វ័ឡិត្តិ صلوات الله عليه والسلام មានវចនៈថា៖ "បើមុស្លិមណាសូមអភ័យទោស អល់ឡោះហ្ន៎ وَجَلَّ ជាញឹកញយ បញ្ជី (កំណត់ទង្វើ) របស់អ្នកនោះនឹងឡើងទៅលើ ដោយមានរស្មីរន្ទាល ។"

ម៉ាការីមុល អាស៊ុឡាត្តិ ទំព័រ ៣១៣

### នមស្តារ(ស្វ័ឡាត្ត)ជុំគ្នា (យ៉ាម៉ាអាស៊ុ)

434- قَالَ رَسُولُ اللَّهِ (ص) : إِنَّ اللَّهَ يَسْتَحْيِي مِنْ عَبْدِهِ إِذَا صَلَّى فِي جَمَاعَةٍ ثُمَّ سَأَلَهُ حَاجَةً أَنْ يَنْصَرِفَ حَتَّى يَفْضِيَهَا

بحار الأنوار/4/88

៤៣៤. "រស្វីលុលឡោះហ្ន៎ صلوات الله عليه والسلام មានវចនៈថា៖ "ពិតណាស់ ពេលបម្រើអល់ឡោះហ្ន៎ وَجَلَّ ណាម្នាក់ នមស្តារ(ស្វ័ឡាត្ត)ជុំគ្នា ហើយបានអង្វរសូមអ្វីម្យ៉ាងពីព្រះអង្គ وَجَلَّ ព្រះអង្គទ្រង់ខ្មាស់អ្នកនោះ ទាល់តែព្រះអង្គនឹងបំពេញសំណូមរនោះ ។"

ប៊ីហ្គារុល អាស៊ុឡាត្តិ ក្បាលទី ៨៨ ទំព័រ ៤

435- قَالَ الْإِمَامُ الرِّضَا (ع) : فَضَّلُ الْجَمَاعَةَ عَلَى الْفَرْدِ بِكُلِّ رَكْعَةٍ أَلْفًا رَكْعَةً

بحار الأنوار/4/88 & وسائل الشيعة/290/8

៤៣៥. អ៊ីមាំ រីដ្វី صلوات الله عليه والسلام មានវចនៈថា៖ "នមស្តារ(ស្វ័ឡាត្ត) រួមគ្នា បើប្រៀបនឹង នមស្តារ(ស្វ័ឡាត្ត) តែឯងនោះ មួយរំក្លាត់ស្មើនឹងមួយពាន់រំក្លាត់ ។"

ប៊ីហ្គារុល អាស៊ុឡាត្តិ ក្បាលទី ៨៨ ទំព័រ ៤  
ភាសាអ៊ីលុស្ត្រ ស្តីអាស៊ុ ក្បាលទី ៨ ទំព័រ ២៩០

436- قَالَ رَسُولُ اللَّهِ (ص) : صَلَاةُ الرَّجُلِ فِي جَمَاعَةٍ خَيْرٌ مِنْ صَلَاتِهِ فِي بَيْتِهِ أَرْبَعِينَ سَنَةً

مستدرک الوسائل/446/6

៤៣៦. "រស្វីលុលឡោះហ្ន៎ صلوات الله عليه والسلام មានវចនៈថា៖ " នមស្តារ(ស្វ័ឡាត្ត) រួមគ្នារបស់អ្នកណាម្នាក់ ប្រសើរជាង នមស្តារ(ស្វ័ឡាត្ត) ម្នាក់ឯងនៅឯផ្ទះសែសិបឆ្នាំ ។"

មុសតាដ្ឋ័រីក អាល់ភាសាអ៊ីល ក្បាល៦ ទំព័រ ៤៥៦

437- قَالَ النَّبِيُّ (ص) : وَ أَمَّا الْجَمَاعَةُ فَإِنَّ صُفُوفَ أُمَّتِي فِي الْأَرْضِ كَصُفُوفِ الْمَلَائِكَةِ فِي السَّمَاءِ، وَ الرَّكْعَةُ فِي جَمَاعَةٍ أَرْبَعَةٌ وَ عِشْرُونَ رَكْعَةً كُلُّ رَكْعَةٍ أَحَبُّ إِلَيَّ اللَّهُ عَزَّ وَ جَلَّ مِنْ عِبَادَةٍ أَرْبَعِينَ سَنَةً، وَ أَمَّا يَوْمَ الْقِيَامَةِ فَيَجْمَعُ اللَّهُ فِيهِ الْأَوْلِيَيْنَ وَ الْأَحْرَبِينَ لِلْحِسَابِ، فَمَا مِنْ مُؤْمِنٍ مَشَى إِلَى الْجُمُعَةِ إِلَّا خَفَّفَ اللَّهُ عَلَيْهِ عَزَّ وَ جَلَّ أَهْوَالَ يَوْمِ الْقِيَامَةِ ثُمَّ يَأْمُرُ بِهِ إِلَى الْجَنَّةِ

بحار الأنوار/6/88

៤៣៧. ណាប៊ី صلوات الله عليه والسلام មានវចនៈថា៖ " នមស្តារ(ស្វ័ឡាត្ត) រួមគ្នាជាជួរ របស់សហគមន៍ខ្ញុំនៅលើផែនដីនោះ ប្រៀបបាននឹងជួររបស់ម៉ាឡាអ៊ីកាស្ត្រនៅលើជាន់មេឃ ។ នមស្តារ(ស្វ័ឡាត្ត)រួមគ្នាមួយរំក្លាត់ស្មើនឹងម្ភៃបួនរំក្លាត់ ។ គ្រប់រំក្លាត់ជាទីស្រឡាញ់របស់អល់ឡោះហ្ន៎ وَجَلَّ ព្រះដ៏មានមហិទ្ធិប្បូន និងដ៏រុងរឿង ជាងអ្វីបាដូស្ត្រសែសិបឆ្នាំ ។ នាថ្ងៃគ្រឿងយ៉ាម៉ាស្ត្រថ្ងៃដែលអល់ឡោះហ្ន៎ وَجَلَّ នឹងប្រមូលមុនុស្សទាំងអស់ ទាំងសម័យមុននិងសម័យចុងក្រោយមកដើម្បីជំនុំជម្រះ អល់ឡោះហ្ន៎ وَجَلَّ ព្រះដ៏មានមហិទ្ធិប្បូន និងដ៏រុងរឿង នឹងសម្រាលទុក្ខវេទនាឲ្យអ្នកដែលបានទៅនមស្តារ(ស្វ័ឡាត្ត)រួមគ្នានៅថ្ងៃជំនុំជម្រះ បន្ទាប់មកព្រះអង្គនឹងបញ្ជាឲ្យអ្នកនោះចូលឋានសួគ៌ ។"

438- قَالَ رَسُولُ اللَّهِ (ص) : أَتَى رَجُلٌ أَعْمَى رَسُولَ اللَّهِ (ص) فَقَالَ: يَا رَسُولَ اللَّهِ إِنِّي ضَرِيرٌ الْبَصَرِ وَ رَبِّمَا أَسْمَعُ النَّدَاءَ وَلَا أَحَدٌ مِنْ يَتُودُنِي إِلَى الْجَمَاعَةِ وَالصَّلَاةِ مَعَكَ فَقَالَ لَهُ النَّبِيُّ (ص) شَدَّ مِنْ مَنْزِلِكَ إِلَى الْمَسْجِدِ حَبْلًا وَ أَحْضِرِ الْجَمَاعَةَ

التهديب/266/3

៤៣៨. រ៉ស៊ីលុលឡោះហ្ន៎ عليه السلام មានវចនៈថា៖ "បុរសខ្វាក់ភ្នែកម្នាក់បានមកជួបរ៉ស៊ីលុលឡោះហ្ន៎ عليه السلام ហើយបានសួរថា៖ "រ៉ស៊ីលុលឡោះហ្ន៎អើយ ខ្ញុំជាមនុស្សពិការ បើពុំមានអ្នកណានាំខ្ញុំទៅ នមស្ការ(ស្រ្តីឡាតូ)រួមជាមួយលោក ពេលបានឮហៅ នមស្ការ (ស្រ្តីឡាតូ)នោះ នឹងឲ្យខ្ញុំធ្វើយ៉ាងណា?" ណាប៊ី عليه السلام បានតបថា៖ "ចូរអ្នកយកខ្សែចងពីផ្ទះអ្នកទៅម៉ាស់យ៉ាងដូច្នោះ ហើយចូរមក នមស្ការ(ស្រ្តីឡាតូ) រួមគ្នា ។"

អាត់តាស្តូប ក្បាលទី ៣ ទំព័រទី ២៤៤

439- قَالَ الْإِمَامُ الْبَاقِرُ (ع) : مَنْ تَرَكَ الْجَمَاعَةَ رَغْبَةً عَنْهَا وَ عَنْ جَمَاعَةِ الْمُسْلِمِينَ مِنْ غَيْرِ عِلَّةٍ فَلَا صَلَاةَ لَهُ

بحار الأنوار/11/88

៤៣៩. អ៊ីម៉ាំ អាល់ បាហ្គៀរ عليه السلام មានវចនៈថា៖ "អ្នកណាមួយចោល នមស្ការ(ស្រ្តីឡាតូ) រួមដោយគ្មានអនុញ្ញាត ព្រោះតែរូញា និង ព្រោះតែចង់គេចមុខមិត្តមុស្លិម ប្រៀបបាននឹងពុំមាន នមស្ការ(ស្រ្តីឡាតូ) សម្រាប់អ្នកនោះឡើយ ។"

បីប្រាំរយ អានវិញ ក្បាលទី ៨៨ ទំព័រ១១

440- قَالَ الْإِمَامُ الرِّضَا (ع) : إِنَّمَا جُعِلَتِ الْجَمَاعَةُ قِبَلًا لِقَوْلِ الْإِخْلَاصِ وَالتَّوْحِيدِ وَ الْإِسْلَامِ وَ الْعِبَادَةِ لِلَّهِ إِلَّا طَاهِرًا مَكْشُوفًا مَشْهُودًا لِأَنَّ فِي إِظْهَارِهِ حُجَّةً عَلَى أَهْلِ الْمَشْرِقِ وَ الْمَغْرِبِ لِلَّهِ عَزَّ وَ جَلَّ وَحْدَهُ وَ لِيَكُونَ الْمُنَافِقُ وَالْمُسْتَحْفُ مُؤَدِّيًا لِمَا أَقَرَّ بِهِ يُظْهِرُ الْإِسْلَامَ وَالْمُرَاقَبَةَ وَ لِيَكُونَ شَهَادَاتُ النَّاسِ بِالْإِسْلَامِ مِنْ بَعْضِهِمْ لِبَعْضٍ جَائِزَةً مُمَكِّنَةً مَعَ مَا فِيهِ مِنَ الْمُسَاعَدَةِ عَلَى الْبِرِّ وَالتَّقْوَى وَالتَّزْجِرِ عَنْ كَثِيرٍ مِنْ مَعَاصِي اللَّهِ عَزَّ وَ جَلَّ

بحار الأنوار/12/88

៤៤០. អ៊ីម៉ាំ រីដ្តី عليه السلام មានវចនៈថា៖ "ពិតណាស់ នមស្ការ(ស្រ្តីឡាតូ)រួមគ្នាបានដាក់មកជាបញ្ញត្តិ ដើម្បីជំនឿបរិសុទ្ធិលើឯកភាព លើ សាសនាអ៊ីស្លាម, និងលើការសក្ការៈបូជា អល់ឡោះហ្ន៎ عليه السلام នោះ នឹងបើកឲ្យឃើញជាក់ច្បាស់ ពីព្រោះដោយសារការបើកឲ្យឃើញ នេះ គោលបំណងរបស់អល់ឡោះហ្ន៎ عليه السلام ព្រះដ៏មានមហិទ្ធិបូទិ និងដ៏រុងរឿង នឹងបានទទួលសេចក្តីសម្រេចសម្រាប់អស់មនុស្សទាំង ខាងកើតនិងខាងលិច ។ ឯគោលបំណង (របស់ នមស្ការ(ស្រ្តីឡាតូ)រួម) មួយទៀតគឺ ឲ្យបណ្តាអ្នកដែលឃ្នាតឆ្ងាយពីសេចក្តីពិត, ពួកលាក់ពុត, និងពួកត្រដាបត្រដួសប្រតិបត្តិតាមការប្តេជ្ញាខ្លួន ទោះស្ម័គ្រក្តីមិនស្ម័គ្រក្តី ដោយសម្តែងឲ្យឃើញជាអ៊ីស្លាម យ៉ាងជាក់ ច្បាស់ និងជាអ្នកការពារ (ច្បាប់សាសនាក្នុងសង្គម) ។ នមស្ការ(ស្រ្តីឡាតូ) រួមធ្វើឲ្យមនុស្សស្គាល់គ្នាទៅវិញទៅមក ដើម្បីនឹងឲ្យភាគ ខ្លះ ក្នុងចំណោមពួកគេ ជាកសិណរបស់អ្នកដទៃសម្រាប់សាសនាអ៊ីស្លាមរបស់ពួកគេ ។ ហើយនេះក៏ជាមធ្យោបាយ ក្នុងការ ប្រព្រឹត្តិអំពើល្អនិងទង្វើផ្សេងៗដើម្បី អល់ឡោះហ្ន៎ عليه السلام ដោយងាយស្រួលនិងដោយរួមគ្នា ដើម្បីចៀសវាងការប្រព្រឹត្តិល្មើសបញ្ញត្តិ អល់ឡោះហ្ន៎ عليه السلام ព្រះដ៏មានមហិទ្ធិបូទិ និងដ៏រុងរឿង ។"

បីប្រាំរយ អានវិញ ក្បាលទី ៨៨ ទំព័រ១២

### ការអង្វរករ

قَالَ الْإِمَامُ الْبَاقِرُ (ع) : اللَّهُمَّ إِنَّا نَرْغَبُ إِلَيْكَ فِي دَوْلَةٍ كَرِيمَةٍ تُعِزُّ بِهَا الْإِسْلَامَ وَ أَهْلَهُ وَ تُدِلُّ بِهَا التَّقَاةَ وَ أَهْلَهُ وَ تَحْعَلُنَا نِيهَا مِنَ الدُّعَاةِ إِلَى

بحار الأنوار/6/91

អ៊ីម៉ា អាល់ បាក្យៀរ صلوات الله عليه والسلام មានវចនៈថា៖ "ឱព្រះជាម្ចាស់! អស់ទូលព្រះបង្គំជាខ្ញុំប្រាថ្នា ឲ្យព្រះអង្គប្រទានយុត្តិធម៌ដល់អស់ទូលព្រះបង្គំជាខ្ញុំ, និងប្រទានរដ្ឋបាលអ៊ីស្លាមត្រឹមត្រូវ។ សូមឲ្យសាសនាអ៊ីស្លាម និងប្រជារាស្ត្រអ៊ីស្លាមបានទទួលជោគវាសនាល្អដោយរដ្ឋបាលនោះ និងសូមឲ្យពុតត្បុតមាយា និងអស់ពួកមានពុតត្បុតមាយាបានទទួលនូវអពមង្គល ហើយសូមឲ្យអស់ទូលព្រះបង្គំជាខ្ញុំបាននៅក្នុងរដ្ឋបាលនោះ ក្នុងចំណោមអស់អ្នកបង្គាប់ប្រជារាស្ត្រឲ្យគោរពព្រះអង្គ និងក្នុងចំណោមអស់អ្នកចង្អុលណែនាំទៅកាន់ផ្លូវអល់ឡោះហ្ន៎, និងសូមព្រះមេត្តាប្រទានកិត្តិយស និងសេចក្តីរុងរឿងនៃលោកនេះនិងលោកមុខ ឲ្យអស់ទូលព្រះបង្គំជាខ្ញុំ។"

ប៊ីហ្គារុល អាន់រ៉ា ក្សាលទី៩១ ទំព័រ៦